



អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
LOLC (Cambodia) Plc.

កាតអេធីអ៊ីម
អិលអូអិលស៊ី

ទាន់សម័យ និងសុវត្ថិភាពខ្ពស់



ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម



ប្រាក់កម្ចីតាមរដូវកាល



របាយការណ៍ប្រចាំឆ្នាំ
២០១៨



ប្រាក់បញ្ញើសន្សំ




 ការិយាល័យ អិលអូអិលស៊ី កំពុងធ្វើប្រតិបត្តិការ
 ការិយាល័យដែលនឹងបើកក្នុងឆ្នាំ២០១៩
 តំបន់ប្រតិបត្តិការរបស់ អិលអូអិលស៊ី

❖❖

၁၂

ចំណាំ៖ ផែនទីនេះត្រូវបានរៀបចំឡើងដោយប្រើប្រាស់ព័ត៌មានពីការស្រាវជ្រាវ និងការសិក្សា ដែលបានរៀបចំឡើងដោយអង្គការសហប្រតិបត្តិការអន្តរជាតិ។



ទស្សនវិស័យ

ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត នៃ សេដ្ឋកិច្ចសង្គម ទទួលបាន សក្តានុពលភាព ដើម្បីរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។



បេសកកម្ម


អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដែលមានទស្សនវិស័យសង្គម និងទិសដៅ អាជីវកម្ម ដែលផ្តល់ឱ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិត នៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម នូវឱកាស សេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ ពួកគេឱ្យប្រសើរឡើង តាមរយៈការផ្តល់ឱ្យអតិថិជននូវសេវា កម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។



សមិទ្ធផលហិរញ្ញវត្ថុជាក់ស្តែង និងការរំពឹងទុក

	សមិទ្ធផលសម្រេចបាន			ការរំពឹងទុក
	២០១៦	២០១៧	២០១៨	២០១៩
ទ្រព្យសកម្មសរុប (ដុល្លារ)	២៥២.៨៥១.៨៩៩	៣៧១.៤១៨.១០៣	៦១៣.៧៧៩.៦៩៧	៨៩៨.៩១៥.៦០០
ផលប៉ុន្តែងណាម៉ាណូ (ដុល្លារ)	២១៩.៥៣៨.៧៩៦	៣២៣.៦៤៤.៨២២	៤៨៧.៤៩៥.៣២៩	៧៥០.១៣២.៦០០
មូលធនភាគទុនិក (ដុល្លារ)	៤៨.៥២៩.៧៨៧	៦២.៣២៤.៩៨០	៨៧.៩៧៤.៨៥០	១២៧.៨៦០.៨៩៥
ប្រាក់ចំណេញសុទ្ធ (ដុល្លារ)	១៣.៦២២.៧២៤	១៥.១៥៧.៥០០	២០.១៦៦.៨៤៩	៣០.០៨០.៤១៥
ចំនួនអតិថិជនឥណទាន	២០៨.៣៩៣	២១០.២២៧	២៣៥.៦១៣	២៨០.៥១៤
សមតុល្យប្រាក់បញ្ញើ (ដុល្លារ)	១៩.៣៥១.៧០២	៩០.៣១៤.៣៩៨	២៣២.៧២៣.៨០៩	៤២០.០០០.០០០
ចំនួនគណនីប្រាក់បញ្ញើ	២៧.៣០៧	៧២.៧០៥	១៩៨.៨៧៩	២៧៤.២៣២
ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ	២៥.៩៧៤	៦៥.៦៩៤	១៨០.៣០៥	២៤៦.៨១០
ចំនួនសាខា (រួមបញ្ចូលការិយាល័យកណ្តាល)	៧៣	៧៧	៧៨	៨០
ចំនួនបុគ្គលិក	១.៨៧៣	២.០៦៥	២.៣២៧	២.៦២០
ចំណាយប្រតិបត្តិការ/ផលប៉ុន្តែងណាម៉ាណូ	៩,២៥%	៨,៤៤%	៧,៧១%	៦,៣៩%
ហានិភ័យឥណទានធំជាង ៣០ថ្ងៃ	១,៣៧%	១,៤០%	០,៩៦%	១,៥០%
អនុបាតឥណទានលុបចេញពីបញ្ជី	០,៥២%	០,៤០%	០,៤៤%	០,៤៧%
អនុបាតសាធារណ	២៤,៤៥%	២០,៦៨%	១៩,៥១%	១៩,០៤%
អនុបាតបំណុលធៀបមូលធនភាគទុនិក	៤,២x	៥,០x	៦,៤x	៦,០x
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសំវិធានធន)	៥៨,០៨%	៥៨,៥៦%	៥៨,៣៨%	៥៨,១២%
អត្រាចំណេញពីទ្រព្យសកម្ម	៥,៦១%	៤,៨៦%	៤,០៩%	៤,០៣%
អត្រាចំណេញពីមូលធនភាគទុនិក	៣១,៩៨%	២៧,៣៥%	២៧,៧៩%	២៨,០០%


ផលប៉ុន្តែងណាម៉ាណូសរុប
(គិតជាលានដុល្លារ)




អតិថិជនឥណទានសកម្ម
(គិតជាពាន់នាក់)




ប្រាក់ចំណេញសុទ្ធ
(គិតជាលានដុល្លារ)




ហានិភ័យឥណទានធំជាង ៣០ថ្ងៃ



អត្រាចំណេញពីទ្រព្យសកម្ម



អត្រាចំណេញពីមូលធនភាគទុនិក



ចំណាប់អារម្មណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	ទំព័រ ៦-៧
របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ	៨-១០
អំពី អិលអូអិលស៊ី	
ចក្ខុវិស័យប្រទេសកម្ពុជា	១២
អំពី អិលអូអិលស៊ី	១៣
ប្រវត្តិ អិលអូអិលស៊ី	១៣
ម្ចាស់កម្ចី និងដៃគូ	១៤
សកម្មភាពចម្បងរបស់ អិលអូអិលស៊ី	១៥
អំពី អាជីវកម្ម	
ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ	១៨
និន្នាការនៃផលិតផល	១៩
សមិទ្ធផលអាជីវកម្ម	២០-២២
សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ	២៣-២៤
ទស្សនវិស័យអំពីអតិថិជន	២៥
ការអភិវឌ្ឍធនធានមនុស្ស	២៥
អំពី ការគ្រប់គ្រងសកម្មភាពសង្គម និងបរិស្ថាន	
តើយើងពន្យល់អត្ថន័យនៃសកម្មភាពសង្គមយ៉ាងដូចម្តេច?	២៨
ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី	២៩
ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI	៣០-៣២
ការអប់រំចំណេះដឹងហិរញ្ញវត្ថុ	៣៣-៣៤
សកម្មភាពសង្គម	៣៥-៣៦
ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅ អិលអូអិលស៊ី	៣៦
អភិបាលកិច្ច	
រចនាសម្ព័ន្ធភាគទុនិក	៣៨
រចនាសម្ព័ន្ធនៃការគ្រប់គ្រង	៣៩
គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់អភិបាលកិច្ចសាជីវកម្ម	៤០-៤៣
តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល	៤៤-៤៦
របាយការណ៍ក្រុមប្រឹក្សាភិបាល	៤៧-៤៨
គណៈគ្រប់គ្រង	៤៩-៥៥
ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង	៥៦
របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ	
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	៥៨-៦០
របាយការណ៍របស់សវនករឯករាជ្យ	៦១-៦២
តារាងតុល្យការ	៦៣
របាយការណ៍លទ្ធផល	៦៤
របាយការណ៍ស្តីពីបម្រែបម្រួលមូលធន	៦៥
របាយការណ៍លំហូរទឹកប្រាក់	៦៦-៦៧
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៦៨-១០១
បណ្តាញប្រតិបត្តិការ របស់ អិលអូអិលស៊ី	១០២-១០៤



“

ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ ក្នុងការបង្ហាញនូវ របាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី សម្រាប់ឆ្នាំ២០១៨។ ២០១៨ គឺជាឆ្នាំជោគសម្បជ័យដែលអិលអូអិលស៊ី បានបន្តកំណើនយ៉ាងល្អប្រសើរដែលបានជម្រុញដោយភាពច្នៃប្រឌិត គំនិតផ្តួចផ្តើមថ្មីៗ និងគំនិតឆ្ពោះទៅខុត្តមភាព។

”

លោក ហ៊ីនហ្គី ដេ ហ្ស៊ីលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងថយចុះបន្តិច ក្នុងឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុន ថ្វីបើមានកំណើនយ៉ាងរឹងមាំ ប្រហែលជា ៧% ក៏ដោយ។ កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនបាន កើនឡើង ៧,៣% ដោយផ្អែកលើការកើនឡើងនៃការនាំចេញផលិតផល ការកើនឡើងនៃវិស័យទេសចរណ៍ដែលកំពុងរីកចម្រើន និងលំហូរចូល ជាប្រចាំនូវការវិនិយោគដោយផ្ទាល់ពីបរទេស ។

ជាមួយនឹងការព្យាករណ៍អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅប្រទេស ជឿនលឿន ដូចជានៅតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន និងចិន ដែល ជាទិសដៅសំខាន់សម្រាប់ការនាំចេញរបស់កម្ពុជា កំណើនផ្នែកវិស័យ នាំចេញ និងវិស័យទេសចរណ៍នៅកម្ពុជា នឹងទំនងជាមានការធ្លាក់ចុះ ផងដែរ។

វិស័យឧស្សាហកម្ម និងសំណង់ត្រូវបានរំពឹងទុកថានឹងផល ប៉ះពាល់អវិជ្ជមានខ្លាំងបំផុត ដោយសារតែបរិយាកាសខាងក្រៅដែល មានភាពទន់ខ្សោយ។ កំណើនវិស័យឧស្សាហកម្មនឹងមានការថយចុះ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងមានកម្រិតតិចតួច ហើយ វិស័យកសិកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,៧% ខណៈពេល ដែលវិស័យសេវាកម្មត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦,៨%។

ទាក់ទងនឹងបញ្ហាប្រឈមខាងក្រៅ ដែលអាចប៉ះពាល់ដល់

កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ គួរកត់សម្គាល់ផងដែរថា ការធ្លាក់ចុះនៃ សេដ្ឋកិច្ចពិភពលោកអាចនឹងមានការធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។ សហភាពអឺរ៉ុបកំពុងពិភាក្សាអំពីលទ្ធភាពក្នុងការព្យួរការលើកលែង ពន្ធនាំចេញ (Everything But Arms) របស់កម្ពុជាផងដែរ។

ចំពោះហានិភ័យផ្ទៃក្នុង ការផ្តោតលើវិស័យអចលនទ្រព្យអាច បង្កឱ្យមានហានិភ័យដល់ស្ថេរភាពវិស័យហិរញ្ញវត្ថុ។ ហានិភ័យសំខាន់ មួយទៀត គឺគ្រោះរាំងស្ងួតដែលអាចនឹងកើតឡើងនៅឆ្នាំនេះ។ ប្រទេស កម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាដ៏សំខាន់មួយទៀត គឺគម្លាតជំនាញ ដែលបណ្តាលមកពីភាពខ្វះចន្លោះរវាងជំនាញដែលផ្គត់ផ្គង់ដោយកម្លាំង ពលកម្មដែលមានស្រាប់ និងតម្រូវការរបស់និយោជក។

អិលអូអិលស៊ី បន្តរក្សាបាននូវលទ្ធផលហិរញ្ញវត្ថុ និងសង្គម គួរជាទីគាប់ចិត្ត នៅក្នុងឆ្នាំ២០១៨។ ជាមួយនឹងការផ្លាស់ប្តូរប្រទេស កម្ពុជា ពីប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតទាប ធ្វើឱ្យតម្រូវការប្រាក់កម្ចីមានការកើនឡើងធំជាងមុន ពីសហគ្រិនខ្នាតតូច និងមធ្យម និងប្រជាជនដែលមានចំណូលមធ្យម ដែលជាលទ្ធផលធ្វើឱ្យទំហំឥណទានជាមធ្យមកើនឡើងដល់ ១.៩៥០ ដុល្លារអាមេរិក។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស និងប្រកបដោយ គុណភាព អិលអូអិលស៊ី បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើ ដែលធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា បើគិតទៅ លើចំនួនអតិថិជន ផលប្រភូតណាទាន និងសមតុល្យប្រាក់បញ្ញើ ខណៈ ដែលអត្រាចំណេញពីទ្រព្យសកម្ម សម្រេចបាននូវលទ្ធផលខ្ពស់ជាងគេ បង្អស់ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៧ ហើយអត្រាចំណេញពីមូលនិធិភាគទុនិក ទទួលបានលទ្ធផលខ្ពស់ ជាងគេលំដាប់ទី២ ទាំងក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។

យើងសម្លឹងឃើញ ឆ្នាំ២០១៩ គឺជាឆ្នាំដែលមានសក្តានុពល កំណើន និងជាឱកាសដ៏ពិសេសសម្រាប់ អិលអូអិលស៊ី ក្នុងការពង្រីក អាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួន ជាមួយនឹងផលិតផលដែលត្រូវបាន រចនាឡើងសម្រាប់បំពេញតម្រូវការសហគ្រិន និងគ្រួសារដែលមាន ចំណូលមធ្យម ដែលមានការរីកលូតលាស់យ៉ាងឆាប់រហ័ស។ ការរីក ចម្រើនក្នុងវិស័យសហគ្រាសធុនមធ្យមធ្វើឱ្យមានតម្រូវការផលិតផល កាន់តែទំនើប និងសម្បូរបែបជាងមុន។

ជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេសពី អិលអូអិលស៊ីគ្រុប អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តកែលម្អផលិតផល និងសេវាកម្ម ដែលមានស្រាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ បន្ថែមលើ នេះអិលអូអិលស៊ី នឹងដាក់ឱ្យប្រើប្រាស់ផលិតផលថ្មីចំនួន ពីរបន្ថែមទៀត នៅក្នុងឆ្នាំ២០១៩ គឺគណនីគេហដ្ឋាន និងគណនីធានាដោយ សន្និធិ។ លើសពីនេះទៅទៀត អិលអូអិលស៊ី នឹងបន្តពង្រឹងសេវាអតិថិជន និងផ្តល់ផលិតផល ព្រមទាំងសេវាកម្មថ្មីៗសម្បូរបែបទៅតាមតម្រូវការ របស់អតិថិជនរួមមាន គណនីសន្សំសម្រាប់ប្រើប្រាស់ក្នុងគម្រោងពេល អនាគត គណនីសន្សំសម្រាប់បុត្រធីតា និងសេវាទូទាត់វិក្កយបត្រ។ អិលអូអិលស៊ី មានទស្សនវិស័យសម្រាប់ឆ្នាំ២០១៩ នេះ ជាឆ្នាំសម្រាប់ សេវាហិរញ្ញវត្ថុឌីជីថល ដែលធ្វើឱ្យសេវាអតិថិជនរបស់យើងកាន់តែល្អ ប្រសើរឡើងមួយកម្រិតទៀត និងបង្កើនប្រសិទ្ធភាពតាមរយៈការប្រើប្រាស់ សេវាហិរញ្ញវត្ថុឌីជីថល។

គណៈគ្រប់គ្រង និងបុគ្គលិកអិលអូអិលស៊ីបានបង្ហាញនូវភាព រឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរម៉ាក្រូសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ទន្ទឹមគ្នានឹងការធានាបាននូវអនុលោមភាពលើ រាល់ច្បាប់ និងបទបញ្ញត្តិទាំងឡាយ។ អិលអូអិលស៊ី អនុលោមតាម បទបញ្ញត្តិដ៏រឹងមាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងមាន សមត្ថភាពអនុវត្តតាមបទបញ្ញត្តិថ្មីដែលបានចេញនៅក្នុងឆ្នាំ២០១៨ ដូចជាការកំណត់ទ្រនាប់ដើមទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការចូលជាសមាជិកប្រព័ន្ធទូទាត់រហ័ស (FAST) និងប្រព័ន្ធ Cambodian Shared Switch (CSS) អនុបាតក្របខណ្ឌសន្ទនីយភាព និងចំណាត់ ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអ៊ុយកែរមែន។

ចាប់ពីឆ្នាំ២០១៩ អិលអូអិលស៊ី នឹងអនុវត្តស្តង់ដារគណនេយ្យ IFRS ដើម្បីបំពេញតាមតម្រូវការរបស់ក្រុមប្រឹក្សាជាតិគណនេយ្យ និង ជាពិសេស IFRS 9 ដើម្បីអនុលោមពេញលេញតាមប្រកាសស្តីពី ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសិទ្ធិធនលើអ៊ុយកែរមែន។ បន្ថែមលើនេះ អិលអូអិលស៊ី ធ្វើប្រតិបត្តិការក្នុងក្របខណ្ឌអភិបាលកិច្ច មួយដែលរួមបញ្ចូលគ្នារវាងបទបញ្ញត្តិអភិបាលកិច្ចសាជីវកម្មដែលចេញ ដោយធនាគារជាតិនៃកម្ពុជា និងចំណុចល្អៗនៃអភិបាលកិច្ចសាជីវកម្ម ដទៃទៀត ដើម្បីធានាបាននូវអភិបាលកិច្ចដែលមានគុណភាពខ្ពស់ និង និរន្តរភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ្នក ដែលពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយតករ ធនាគារ និងដៃគូម្ចាស់កម្មទាំងក្នុង និងក្រៅប្រទេសសម្រាប់ការជឿជាក់ ការទុកចិត្ត និងសហប្រតិបត្តិការគាំទ្រចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី ក្នុង រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមកោតសរសើរចំពោះ ក្រុមប្រឹក្សាភិបាលទាំងអស់ សម្រាប់ការណែនាំ និងផ្តល់យោបល់ល្អៗ និងបុគ្គលិកអិលអូអិលស៊ីទាំងអស់ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ គណៈគ្រប់គ្រងដែលមានសមត្ថភាព សម្រាប់ការខិតខំប្រឹងប្រែងក្នុង ការបំពេញការងារ។ អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើដែលឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំប្តេជ្ញា ចិត្តចូលរួមជាផ្នែកមួយដ៏សំខាន់ ក្នុងការផ្តល់ឱកាសសេដ្ឋកិច្ចដល់ អតិថិជន និងប្រជាជនកម្ពុជា។

យើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន និង ភាគទុនិកទាំងអស់របស់យើងថា នៅឆ្នាំ២០១៩ យើងនឹងបន្តផ្តោត សំខាន់លើវិស័យដែលផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់អិលអូអិលស៊ី (ខេមបូឌា) ដើម្បីសម្រេចបាននូវអត្រាកំណើនដ៏រឹងមាំ និងមានស្ថេរភាព និងដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្ររបស់យើង ក្នុងការលើកកម្ពស់ អត្រាចំណេញ ក៏ដូចជាពង្រឹងទីតាំងរបស់ អិលអូអិលស៊ី នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។

ប៊ែនលី ដេ ហ៊ីងហ្គី
ប្រធានក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ប្រធាននាយកប្រតិបត្តិ

“

វិស័យមីក្រូហិរញ្ញវត្ថុសម្រេចបាននូវកំណើនយ៉ាងរឹងមាំនៅក្នុងឆ្នាំ២០១៨ ជាមួយនឹងផលប៉ុន្តែស្ថិតភាពទានសរុបនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលកើនឡើងដល់ ៥,៥ ប៊ីលានដុល្លារអាមេរិក ដែលកើនឡើងចំនួន ៣០% ខណៈដែលអត្រាឥណទានមិនដំណើរការមានត្រឹមតែ ១,១៥% ដែលមានភាពល្អប្រសើរជាងឆ្នាំមុន។ ចំនួនអតិថិជនសរុបកើនឡើងដល់ជាង ១,៩៥លាននាក់។ សមតុល្យប្រាក់បញ្ញើរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើកើនឡើងដល់ ២,៨ ប៊ីលានដុល្លារអាមេរិក ដែលអតិថិជនប្រាក់បញ្ញើមានចំនួន ២,២លាននាក់ (ទិន្នន័យពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៦៩ និងអង្គការក្រៅរដ្ឋាភិបាលចំនួន ៨)។

”

លោក សុខ ឿន
ប្រធាននាយកប្រតិបត្តិ នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី



ប្រទេសកម្ពុជាសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧,៣% នៅក្នុងឆ្នាំ២០១៨ និងទំនងជាថយចុះតិចតួចប៉ុន្តែនៅតែរឹងមាំ ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលរឹងមាំទុកថានឹងកើនឡើងត្រឹម ៧% ក្នុងឆ្នាំ ២០១៩ និង ៦,៨% ក្នុងឆ្នាំ២០២០ យោងទៅលើរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank)។

ចំនួនប្រជាជនកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ១៧,៣ លាននាក់ នៅត្រឹមឆ្នាំ២០២៣ ដែលក្នុងនោះ ៥៤% ជាប្រជាជនសកម្មមានអាយុចន្លោះពី ២០ ទៅ ៦០ ឆ្នាំ។ ដូច្នេះ នេះគឺជាឱកាសដ៏ល្អសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការបង្កើតផលិតផលនិងសេវាកម្មរបស់ខ្លួនឱ្យសមស្របទៅតាមតម្រូវការរបស់អតិថិជន និងពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជននៅទីប្រជុំជន និងជនបទដាច់ស្រយាលដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ។

សមិទ្ធផលសំខាន់ៗក្នុងឆ្នាំ២០១៨

ខ្ញុំបាទនឹងលើកឡើងពីសមិទ្ធផលសំខាន់ៗដែលអិលអូអិលស៊ីសម្រេចបាននៅក្នុងឆ្នាំ២០១៨។

ផលប៉ុន្តែស្ថិតភាព

អិលអូអិលស៊ី រក្សាបាននូវកំណើនប្រកបដោយគុណភាព នៅក្នុងឆ្នាំ ២០១៨ ដែលផលប៉ុន្តែស្ថិតភាពកើនឡើងចំនួន ៥១% និងមានសមតុល្យសរុបចំនួន ៤៨៧,៥ លានដុល្លារអាមេរិក ខណៈដែលហានិភ័យផលប៉ុន្តែស្ថិតភាពត្រឹមតែ ០,៩៦%។ ចំនួនអតិថិជនបានកើនឡើង ១២% ដែលមានចំនួនសរុប ២៣៥.៦១៣ នាក់។ ផលប៉ុន្តែស្ថិតភាពនេះរួមមានឥណទានក្រុម ៤០% និងឥណទានឯកត្តជន ៦០%។ ផលប៉ុន្តែស្ថិតភាពភាគច្រើន គឺផ្តល់ដល់អតិថិជនដែលមានចំណូលទាប ដែលនេះឆ្លុះបញ្ចាំងពីបេសកកម្មរបស់អិលអូអិលស៊ី ក្នុងការផ្តល់កម្មវិធីសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនបទ។

គុណភាពផលប៉ុន្តែស្ថិតភាព

អិលអូអិលស៊ី នៅតែអាចរក្សាបាននូវកំណើនផលប៉ុន្តែស្ថិតភាពប្រកបដោយគុណភាពខ្ពស់ និងការត្រួតពិនិត្យផ្ទៃក្នុងដ៏រឹងមាំដែលធ្វើឱ្យអិលអូអិលស៊ី អាចសម្រេចបាននូវលទ្ធផលល្អប្រសើរជាងលទ្ធផលជាមធ្យមរបស់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល។ ក្រុមប្រឹក្សាភិបាល និង

គណៈគ្រប់គ្រងអិលអូអិលស៊ី បានសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង លើការគ្រប់គ្រងហានិភ័យឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុងដែលរួម មាន៖

- ការពង្រឹងលើដំណើរការឥណទាន និងការត្រួតពិនិត្យផ្ទៃក្នុង
- ពង្រឹងការត្រួតពិនិត្យឥណទានបន្ទាប់ពីទម្លាក់ទុនរួចតាមរយៈ វិធីសាស្ត្រផ្សេងៗគ្នា
- ការបញ្ចប់បង្កធនធានគ្រប់គ្រងហានិភ័យនៅទូទាំងអិលអូអិលស៊ី
- ការពង្រឹងក្រុមការងារធានាគុណភាពឥណទាន ដើម្បីធានាបាន ប្រសិទ្ធភាពនៃការអនុវត្ត និងការត្រួតពិនិត្យផ្ទៃក្នុង
- នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តការត្រួតពិនិត្យផ្ទៃក្នុង
- កែលម្អចំណុចនៃការលើកទឹកចិត្តមន្ត្រីឥណទាន និងបុគ្គលិក សហគមន៍ផ្សេងទៀត ដោយផ្អែកលើគុណភាពឥណទានជាចម្បង
- ការត្រួតពិនិត្យការិយាល័យឥណទាននៃកម្ពុជាឱ្យបាន ១០០% ចំពោះអ្នកខ្ចី និងអ្នករួមខ្ចី មុនពេលទម្លាក់ទុន ដើម្បីវាយតម្លៃ ឥណទានរបស់អតិថិជនម្នាក់ៗឱ្យបានហ្មត់ចត់
- ផ្តល់វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងផលិតភាពរបស់បុគ្គលិក
- ការអនុវត្តគោលការណ៍ការពារអតិថិជន ដែលជាផ្នែកមួយដ៏ សំខាន់ក្នុងការគ្រប់គ្រងហានិភ័យ
- ការអនុវត្តដ៏មានប្រសិទ្ធភាពក្នុងកម្មវិធីបណ្តុះបណ្តាលចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីផ្តល់ឱ្យអតិថិជន និស្សិតសាកលវិទ្យាល័យ និងប្រជាជនក្នុងសហគមន៍នូវជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ។

ការប្រមូលប្រាក់បញ្ញើសន្សំ

សមតុល្យប្រាក់បញ្ញើសន្សំកើនឡើងយ៉ាងឆាប់រហ័សដល់ជាង ២៣២ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ កើនឡើងជិត បីដងនៃសមតុល្យប្រាក់បញ្ញើក្នុងឆ្នាំ២០១៧ ដែលមានចំនួនត្រឹមតែ ៩០ លានដុល្លារអាមេរិក។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យ ប្រាក់បញ្ញើសន្សំបង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរ ដល់អតិថិជន ការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និង ផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។ អិលអូ- អិលស៊ី មានគោលដៅសម្រេចឱ្យបាននូវកំណើនសមតុល្យប្រាក់បញ្ញើ ទ្វេដង ដើម្បីតាមឱ្យទាន់ដៃគូនៅត្រឹមដំណាច់ឆ្នាំ២០១៩។

គម្រោងធនាគារឌីជីថល

ដើម្បីគាំទ្រអាជីវកម្ម និងការអភិវឌ្ឍផលិតផលថ្មីៗ អិលអូអិលស៊ី បានវិនិយោគលើគម្រោងធនាគារឌីជីថល ដើម្បីអនុលោមតាមតម្រូវការ ចាំបាច់ពីធនាគារជាតិនៃកម្ពុជា លើប្រព័ន្ធទូទាត់ហ្វាស (FAST system) សម្រាប់ការផ្ទេរប្រាក់ឆ្លងធនាគារ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់រួចរាល់ ហើយព្រមទាំងប្រព័ន្ធ Central Shared Switch ដែលអតិថិជនអាច ប្រើប្រាស់កាត ATM សម្រាប់ធ្វើប្រតិបត្តិការនៅគ្រប់ម៉ាស៊ីន ATM ទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលកំពុងធ្វើការសាកល្បង និងដាក់ ឱ្យប្រើប្រាស់នៅក្នុងត្រីមាសទី២ ឆ្នាំ២០១៩។

អត្រាចំណេញពីទ្រព្យសកម្ម និងអត្រាចំណេញពីមូលធនរបស់ភាគទុនិក

អត្រាចំណេញពីទ្រព្យសកម្ម របស់អិលអូអិលស៊ីមានការធ្លាក់ ចុះបន្តិចពី ៤,៨៦% ក្នុងឆ្នាំ២០១៧ ទៅ ៤,០៩% ក្នុងឆ្នាំ២០១៨ ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិកកើនឡើងតិចតួច ពី

២៧,៣៥% ទៅ ២៧,៧៩%។ យ៉ាងណាមិញ បើធៀបទៅនឹងដៃគូ ប្រកួតប្រជែង អត្រាចំណេញពីទ្រព្យសកម្មរបស់អិលអូអិលស៊ីទទួលបាន លទ្ធផលល្អឈានមុខគេក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល ប្រាក់បញ្ញើដែលធំជាងគេទាំង៧ ខណៈដែលអត្រាចំណេញពីមូលធន ភាគទុនិករបស់អិលអូអិលស៊ីជាប់លំដាប់ថ្នាក់លេខ២ ពីរឆ្នាំជាប់គ្នា នៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ជាលទ្ធផល អិលអូអិលស៊ី គឺជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា គិត ទៅលើចំនួនអតិថិជន ផលបំពេញឥណទាន និងសមតុល្យប្រាក់បញ្ញើ។

សកម្មភាពសង្គម

អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយ ការទទួលខុសត្រូវសង្គម និងបរិស្ថាន ដល់ប្រជាជន និងសហគ្រិននៅ ជនបទ។ ប្រមាណជា ៧២% នៃអតិថិជនរបស់អិលអូអិលស៊ីជាស្ត្រី ប្រមាណជា ៣០% នៃអតិថិជនថ្មីរស់នៅក្រោមបន្ទាត់ភាពក្រីក្រថ្នាក់ ជាតិ ១៥០% និងប្រហែល ៤៦% នៃអតិថិជនមានមុខរបរទាក់ទងនឹង កសិកម្ម។ អិលអូអិលស៊ី សម្រេចបានជោគជ័យនៃការអនុវត្តសកម្ម ភាពសង្គមនៅក្នុងឆ្នាំ២០១៨ តាមរយៈការអនុវត្តការត្រួតពិនិត្យ តាមដាន ផលប៉ះពាល់ទៅលើបរិស្ថាន ការវាយតម្លៃផលប៉ះពាល់សង្គម និង បរិស្ថាន សម្រាប់ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ស្តង់ដារសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការ វាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃការអនុវត្ត សកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ីសម្រេចបានជោគជ័យ និង ទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនលើការអនុវត្តសកម្មភាព សង្គមដូចជា វិញ្ញាបនបត្រសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ វិញ្ញា បនបត្រកិច្ចការពារអតិថិជនពី SMART Campaign វិញ្ញាបនបត្រ GIIRS, វិញ្ញាបនបត្រ Microfinance Institutional Rating Grade A- from Microfinanza ដែលបានវាយតម្លៃ អិលអូអិលស៊ី ទៅលើផ្នែក ជាច្រើនដូចជា ទៅលើបរិយាកាសប្រកួតប្រជែងខាងក្រៅ អភិបាលកិច្ច និងយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ គុណភាពផលបំពេញឥណទាន ប្រព័ន្ធនិងការត្រួតពិនិត្យ និងកិច្ចការពារអតិថិជន។

លើសពីនេះទៀត កម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាជាង ១២.៩៧៧ នាក់ នៅក្នុង ឆ្នាំ២០១៨ និងសរុបជាង ៥៦.១៥៣ នាក់ ចាប់តាំងពីឆ្នាំ២០១៣ គឺជា សកម្មភាពសង្គមមួយដែលអិលអូអិលស៊ី ផ្តល់ជូនដោយឥតគិតថ្លៃក្នុង គោលបំណងបង្កើនការយល់ដឹងរបស់អតិថិជនទៅលើសេវាហិរញ្ញវត្ថុ។ ចាប់តាំងពីឆ្នាំ២០១៧ អិលអូអិលស៊ីក៏បានបង្កើតកម្មវិធីឡ “គំនិតរីក ចម្រើន” ក្នុងគោលបំណងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ (ដូចជាការ សន្សំប្រាក់ ការគ្រប់គ្រងសាច់ប្រាក់ ការគ្រប់គ្រងបំណុល ការការពារ អតិថិជន) ចែករំលែកគំនិត/បទពិសោធន៍ និងការគ្រប់គ្រងអាជីវកម្ម ខ្នាតតូចសម្រាប់អ្នកស្តាប់។ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៨ ជាមួយនឹងការ គាំទ្រពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីតប្តូរ កម្ពុជា (CBC) ធ្វើឱ្យកម្មវិធីឡនេះ កាន់តែមានភាពល្បីល្បាញ និងត្រូវ បានចូលរួមដោយគណៈគ្រប់គ្រងជាន់ខ្ពស់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់ CMA និងដៃគូរបស់ក្រុមហ៊ុនក្រេឌីតប្តូរកម្ពុជា (CBC) ដើម្បីចែករំលែកបទពិសោធន៍ ដ៏សម្បូរបែបលើការគ្រប់គ្រង ហិរញ្ញវត្ថុដល់ប្រិយមិត្តអ្នកស្តាប់។

យុទ្ធសាស្ត្រអាទិភាពសម្រាប់ឆ្នាំ២០១៩

យើងមើលឃើញឆ្នាំ២០១៩ ពោរពេញទៅដោយឱកាសថ្មីៗ និង ការប្រកួតប្រជែងសម្រាប់អិលអូអិលស៊ី។

ខាងផ្នែកឥណទាន យើងនឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រដែលមានស្រាប់ និងបន្តផ្ដោតការយកចិត្តទុកដាក់លើឥណទានខ្នាតតូច និងមធ្យម និង ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលបានកម្រិតខ្ពស់ជាងគេ ដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ដែលជាអាជីវកម្មចម្បងរបស់ អិលអូអិលស៊ី។ បន្ថែមលើនេះ អិលអូអិលស៊ីនឹងដាក់ឱ្យប្រើប្រាស់ ផលិតផលថ្មីៗនៃប្រព័ន្ធប្រតិបត្តិការ ឥណទានគេហដ្ឋាន និងឥណទានធានាដោយ សន្និធិ ព្រមទាំងកែលម្អផលិតផលដែលមានស្រាប់ដើម្បីបំពេញតាម តម្រូវការដាក់ស្តែងរបស់អតិថិជន។

ខាងផ្នែកប្រាក់បញ្ញើ យើងនឹងបន្តពង្រឹងសេវាអតិថិជន និងផ្តល់នូវ ផលិតផល និងសេវាកម្មថ្មីៗសម្រាប់ប្រើប្រាស់តាមតម្រូវការរបស់អតិថិជន រួមមានគណនីសន្សំសម្រាប់ប្រើប្រាស់ក្នុងគម្រោងពេលអនាគត គណនី សន្សំសម្រាប់បុត្រាធិតា និងសេវាទូទាត់ក្តីយបត្រ។

ខាងផ្នែកឌីជីថល អិលអូអិលស៊ីនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលអាចលើកកម្ពស់សេវាអតិថិជនឱ្យកាន់តែប្រសើរឡើង និងបង្កើន ប្រសិទ្ធភាពការងារដូចជា Tablet, ATM, mobile banking application និង third-party connection។ អិលអូអិលស៊ី មានគម្រោងដាក់ឱ្យ ប្រើប្រាស់កាត ATM ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់កាត របស់ខ្លួននៅគ្រប់ម៉ាស៊ីន ATM របស់គ្រឹះស្ថានដែលជាសមាជិកប្រព័ន្ធ Cambodian Share Switch (CSS) ។ អិលអូអិលស៊ីនឹងបង្កើតកម្មវិធី Mobile App (iPay) ដែលអនុញ្ញាតឱ្យអតិថិជនប្រាក់បញ្ញើរបស់ អិលអូអិលស៊ីទាញយក និងតម្កល់កម្មវិធីនេះនៅក្នុងទូរសព្ទដៃរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការដោយខ្លួនឯងបានដូចជា ពិនិត្យមើលសមតុល្យ គណនី របាយការណ៍គណនីសង្ខេប ផ្ទេរប្រាក់ ទូទាត់ការចំណាយ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទដៃ បើកគណនីបញ្ញើមានកាលកំណត់ បញ្ជាក់ការទូទាត់តាមកាលកំណត់ គណនាប្រាក់បញ្ញើ គណនាប្រាក់ កម្ចី និងបង្ហាញទីតាំងការិយាល័យជាដើម។

អិលអូអិលស៊ីនឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ Tablet Banking ដែលអនុញ្ញាតឱ្យបុគ្គលិកឥណទានអនុវត្តការងារ (ដូចជាការវាយតម្លៃ ឥណទាន ការប្រមូលកម្ចីយ៉ាង បើកគណនីបញ្ញើសន្សំ) ពីឧបករណ៍ Tablet devices ដែលនឹងជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ។

ខាងផ្នែកមូលនិធិ អិលអូអិលស៊ី នឹងស្វែងរកទុនពីប្រភពផ្សេងៗគ្នា ដើម្បីធានាភាពគ្រប់គ្រាន់នៃមូលនិធិ សម្រាប់គាំទ្រកំណើនឥណទាន របស់អិលអូអិលស៊ី។ បន្ថែមលើប្រភពទុនពីម្ចាស់ភាគទុនិក កម្ចីពី ម្ចាស់កម្ចី និងប្រាក់បញ្ញើរបស់អតិថិជន អិលអូអិលស៊ី មានជម្រើស មួយបន្ថែមទៀតតាមរយៈការបោះផ្សាយសាជីវកម្មដើម្បីគាំទ្រនិរន្តរភាព នៃការរីកលូតលាស់របស់អិលអូអិលស៊ី។

ខាងផ្នែកសកម្មភាពសង្គម អិលអូអិលស៊ី នឹងបន្តយកចិត្តទុកដាក់លើ សកម្មភាពសង្គមដើម្បីសម្រេចបានតាមគុណតម្លៃរបស់ អិលអូអិលស៊ី ដែលចែងថា “អិលអូអិលស៊ីឱ្យតម្លៃលើទស្សនវិស័យក្នុងការធ្វើឱ្យមាន តុល្យភាពរវាងកិច្ចការសង្គម និងផលចំណេញ”។ តាមរយៈនេះ អិលអូអិលស៊ីនឹងបន្តផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុប្រកបដោយ ការទទួលខុសត្រូវសង្គម និងបរិស្ថាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់អតិថិជន។ បន្ថែមលើនេះ អិលអូអិលស៊ីនឹងត្រួតពិនិត្យការអនុវត្ត ក្នុងការលើកកម្ពស់សកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង តាមរយៈ ការបញ្ចូលសកម្មភាពសង្គមទៅក្នុងប្រតិបត្តិការអាជីវកម្ម ដោយប្រើប្រាស់ USSPM, SPI4, ការវាយតម្លៃបរិស្ថាន និងសង្គម សម្រាប់ឥណទាន ខ្នាតតូច និងមធ្យម និងការការពារអតិថិជន។ លើសពីនេះទៅទៀត អិលអូអិលស៊ីនឹងបន្តកម្មវិធីវិទ្យុ “គំនិតរីកចម្រើន” ដើម្បីលើកកម្ពស់ ការយល់ដឹងរបស់ប្រជាជនកម្ពុជាលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ។

សរុបជាមួយគ្នា យើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពក្នុង ការចាប់យកឱកាសជោគជ័យ ហើយយើងជឿជាក់ថា អិលអូអិលស៊ី នឹងអាចនាំមកនូវតម្លៃបន្ថែមទៀតដល់ម្ចាស់ភាគទុនិក។

ជាចុងក្រោយ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការទាំងអស់សម្រាប់ការ ដឹកនាំ ការគាំទ្រ និងការផ្តល់ជំនួយនានាក្នុងមួយឆ្នាំកន្លងទៅនេះ។ ខ្ញុំបាទក៏សូមបង្ហាញនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រ ចំពោះបុគ្គលិក អិលអូអិលស៊ីទាំងអស់ សម្រាប់ការខិតខំប្រឹងប្រែងបំពេញការងារអស់ ពីកម្លាំងកាយចិត្ត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារប្រកប ដោយសុចរិតភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះអតិថិជន និងដៃគូពាក់ព័ន្ធដែល តែងតែគាំទ្រអិលអូអិលស៊ីដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ បន្ថែមលើ នេះទៀត ខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងធនាគារ ជាតិនៃកម្ពុជាសម្រាប់ការគាំទ្រនៅក្នុងឆ្នាំ២០១៨ និងជោគជ័យដែល រំពឹងទុកនៅឆ្នាំបន្តបន្ទាប់ទៀត។


សុខ ជឿន
ប្រធាននាយកប្រតិបត្តិ

អំពី អិលអូអិលស៊ី



- ចក្ខុវិស័យប្រទេសកម្ពុជា
- អំពី អិលអូអិលស៊ី
- ប្រវត្តិ អិលអូអិលស៊ី
- ម្ចាស់កម្ចី និងដៃគូ
- សកម្មភាពចម្បងរបស់ អិលអូអិលស៊ី

បញ្ជីវិស័យប្រទេសកម្ពុជា

ភូមិសាស្ត្រ និងប្រជាសាស្ត្រ

ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់ត្រូពិច ជាសមាជិកនៃមហាអនុតំបន់ទន្លេមេគង្គ សមាជិកប្រទេសអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៩ និងជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចាប់តាំងពីឆ្នាំ២០០៤។ ភូមិសាស្ត្រប្រទេសកម្ពុជាមានភាព អំណោយផល និងសម្បូរទៅដោយប្រភពទឹក ធនធានធម្មជាតិ ទេសចរណ៍ ធម្មជាតិ (ភ្នំ ឆ្នេរខ្សាច់ ព្រៃព្រឹក្សា និងសត្វព្រៃ) និងទេសចរណ៍វប្បធម៌ ដូចជាប្រាង្គប្រាសាទជាដើម។ ជាមួយប្រទេសកម្ពុជាទទួលបានចំណាត់ ថ្នាក់លេខ ១៤៣ ក្នុងចំណោម ១៨៨ប្រទេស លើសន្ទស្សន៍នៃការអភិវឌ្ឍ ធនធានមនុស្ស ដែលត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានការអភិវឌ្ឍ ធនធានមនុស្សកម្រិតមធ្យម។ ប្រទេសកម្ពុជា មានប្រជាជនប្រមាណ ជាង ១៦លាននាក់ និងបន្តកើនឡើងជាមួយនឹងអត្រាកំណើន ១,៥៦%។ ប៉ុន្តែអ្វីដែលសំខាន់គឺប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យ ក្មេងជាងគេនៅលើពិភពលោកដែលជាងពាក់កណ្តាលនៃប្រជាជនមាន អាយុក្រោម ២៥ឆ្នាំ។

ម៉ាក្រូសេដ្ឋកិច្ច


ធនាគារជាតិនៃកម្ពុជាបានសរុបទិន្នន័យកំណើនផលិតផល ក្នុងស្រុកសរុបចំនួន ៧,៣% នៅក្នុងឆ្នាំ២០១៨ ខណៈដែលអត្រា អតិផរណាមានចំនួន ២,៥%។ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា រួមមាន៖ ១. វិស័យឧស្សាហកម្ម (៣៤,៩%) ក្នុងនោះរួមមានសំណង់ វាយនភ័ណ្ឌ និងសម្លៀកបំពាក់ និងធនធានរ៉ែជាដើម ២. សេវាកម្ម (៣៩,៤%) ក្នុងនោះ រួមមានទេសចរណ៍ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាដើម និង ៣. កសិកម្ម (១៨,១០%)។

ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់កើនឡើងដល់ ប្រមាណជា ១.៥០០ ដុល្លារអាមេរិក ដែលលើសកម្រិតកំណត់របស់ ធនាគារដែលមានចំនួនត្រឹមតែ ១.០៤៥ ដុល្លារអាមេរិក សម្រាប់មនុស្ស ម្នាក់ធ្វើឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតទាប។ បន្ថែមលើនេះ អត្រាឥណទានឯកជនរៀបរៀងផលិតផល ក្នុងស្រុកសរុបមានចំនួន ៨០,៣% ក្នុងឆ្នាំ២០១៨។ ប្រទេសកម្ពុជាត្រូវ បានគេស្គាល់ថាជាប្រទេសដុល្លារបន្ថែមកម្ម។ យ៉ាងណាមិញអត្រាប្តូរ រូបិយប័ណ្ណរវាងប្រាក់រៀល និងប្រាក់ដុល្លារនៅរក្សាស្ថេរភាពល្អក្នុងរយៈ ពេលជាងមួយទសវត្សរ៍ក្រោយនេះ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ អត្រាប្តូរប្រាក់មានចំនួន ៤.០១៨ រៀល ក្នុងមួយដុល្លារអាមេរិក។

នៅក្នុងឆ្នាំ២០១៩ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិបានព្យាករណ៍ កំណើនផលិតផលក្នុងស្រុកសរុបចំនួន ៧% ខណៈដែលអត្រាអតិផរណា មានចំនួន ២,៧%។

វិស័យមីក្រូហិរញ្ញវត្ថុ

វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាសម្រេចបានកំណើនផលប៉ុន្តែឥណទាន ចំនួន ៣០% ដែលមានចំនួន ៥,៥ ប៊ីលានដុល្លារអាមេរិកនៅក្នុង ឆ្នាំ២០១៨ និងអត្រាហានិភ័យផលប៉ុន្តែឥណទានចំនួន ១,១៥%។ ជាមធ្យមអតិថិជនម្នាក់មានប្រាក់កម្ចីចំនួន ២.៨០០ ដុល្លារអាមេរិកហើយ អតិថិជនសរុបចំនួនរហូតដល់ជិត ២លាននាក់។ បច្ចុប្បន្នមានគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំៗចំនួនប្រាំពីរ ដែលទទួលបានអាជ្ញាប័ណ្ណ ទទួលប្រាក់បញ្ញើពីអតិថិជន។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ អតិថិជនប្រាក់បញ្ញើមានចំនួនជិត ២,២ លាននាក់ នៅក្នុងវិស័យមីក្រូ ហិរញ្ញវត្ថុ ជាមួយនឹងសមតុល្យប្រាក់បញ្ញើ ២,៨ ប៊ីលានដុល្លារអាមេរិក។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានលក្ខណៈទូលំទូលាយ ដែលអាចផ្តល់សេវាដល់អតិថិជននៅទូទាំងប្រទេស និងមានផលិតផល ប្រកបដោយភាពច្នៃប្រឌិតទាំងផ្នែកឌីជីថល និងភាពសម្បូរបែបនៃ ផលិតផលដូចជាផលិតផលកម្ចីដែលមិនមានទ្រព្យដាក់ធានា ភតិសន្យា ហិរញ្ញវត្ថុ ផលិតផលកម្ចីសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារ ដែលទិញជាទ្រព្យដាក់ធានា ផលិតផលកម្ចីសហគ្រាសខ្នាតតូច និងមធ្យម និងផលិតផលកម្ចីសម្រាប់កសិកម្មជាដើម។ លើសពីនេះទៅទៀតនិន្នា ការនៃបច្ចេកវិទ្យាទំនើបក៏មានប្រជាប្រិយភាពផងដែរនៅក្នុងវិស័យនេះ ដូចជាសេវាធនាគារចល័ត សេវាទូទាត់វិក្កយប័ត្រ និងសេវាប្រាក់កម្ចី តាមបែបឌីជីថល។ សរុបជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមាន អាជ្ញាប័ណ្ណជាង ៧០គ្រឹះស្ថានដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស កម្ពុជា ដែលក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើធំៗទាំង ប្រាំពីរចាប់យកចំណែកទីផ្សារជាង ៨៥% នៃទំហំទីផ្សារសរុប។



អំពី អិលអូអិលស៊ី

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើស្របច្បាប់ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា ដោយផ្ដោតសំខាន់ទៅលើការបម្រើសេវាដល់សហគ្រិន និង ក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់។ បច្ចុប្បន្ន LOLC Private Limited កាន់កាប់ភាគហ៊ុនចំនួន ៩៦,៩៧% នៃចំនួន ហ៊ុនសរុបរបស់ អិលអូអិលស៊ី (ខេមបូឌា) ហើយភាគហ៊ុនដែលនៅសល់ ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនបុគ្គលិកអិលអូអិលស៊ី ហៅកាត់ថា ធីកីស៊ី-អ៊ីសប៊ី Employee Stock Ownership Plan (TPC-ESOP)។


អិលអូអិលស៊ី ត្រូវបានបង្កើតឡើងដោយអង្គការ Catholic Relief Services ហៅកាត់ថា (“CRS”) ក្នុងឆ្នាំ១៩៩៤ និងត្រូវបានចុះបញ្ជី ក្រោមឈ្មោះ ធនាគារភូមិ (ខេមបូឌា) អិលធីឌី ក្នុងឆ្នាំ២០០២។ បន្ទាប់មកធនាគារភូមិទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅក្នុងឆ្នាំ២០០៣។ ជាមួយនឹងភាគទុនិកដ៏រឹងមាំ រួមមាន Developing World Markets (“DWM”) និង LOLC Micro Investment Ltd. (“LOMI”) នៅក្នុងឆ្នាំ២០១៥ ធនាគារភូមិ (ខេមបូឌា) អិលធីឌី បានប្តូរឈ្មោះមក ជាឈ្មោះអន្តរជាតិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និងទទួល បានអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា ក្នុងពេលជាមួយគ្នា។ នៅក្នុងឆ្នាំ២០១៨ LOLC Private Limited បាន ទិញភាគហ៊ុនចំនួន ៣៦,៩៧% ពី Developing World Market (“DWM”) និង ៦០% ពី LOLC Micro Investment Ltd. (“LOMI”) ដែលជាលទ្ធផល LOLC Private Limited កាន់កាប់ភាគហ៊ុនចំនួន ៩៦,៩៧% នៃចំនួនហ៊ុនសរុបរបស់អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។

បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់ បញ្ញើធំជាងគេលំដាប់ទី៤ នៅកម្ពុជា គិតទៅលើ ផលប៉ុន្តែសណាទាន ចំនួនអតិថិជន និងសមតុល្យប្រាក់បញ្ញើ។ តាមរយៈបណ្តាញការិយាល័យ ចំនួន ៧៨ នៅទូទាំងប្រទេស អិលអូអិលស៊ីបាននឹងកំពុងបម្រើអតិថិជន ជាង ២៣០.០០០នាក់ ជាមួយនឹងផលប៉ុន្តែសណាទានជាង ៤៨៧ លាន ដុល្លារអាមេរិក។ ចាប់តាំងពីទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ទទួលប្រាក់បញ្ញើ អិលអូអិលស៊ីបានពង្រីកផលិតផល និងសេវា ហិរញ្ញវត្ថុរបស់ខ្លួន ដោយបានបញ្ចូលផលិតផលប្រាក់បញ្ញើសន្សំ និង ផលិតផលប្រាក់បញ្ញើមានកាលកំណត់។ ក្នុងឆ្នាំ២០១៦ អិលអូអិលស៊ី បានដាក់ឱ្យប្រើប្រាស់ផលិតផលប្រាក់បញ្ញើ សន្សំទៅគ្រប់សាខា ទាំងអស់ទូទាំងប្រទេស ដែលជាលទ្ធផលទទួលបានជោគជ័យគួរជាទី គាប់ចិត្ត និងសម្រេចបានសមតុល្យប្រាក់បញ្ញើជាង ២៣២ លាន ដុល្លារអាមេរិកគិត ត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ ក្នុងរយៈពេលត្រឹមតែ បីឆ្នាំ ដែលកើនឡើងពីសមតុល្យជាង ១៩ លានដុល្លារអាមេរិក នៅត្រឹម ដំណាច់ឆ្នាំ២០១៦។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើ សន្សំបង្ហាញឱ្យឃើញថា អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់ អតិថិជន ការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិត ផលសណាទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។

តទៅមុខទៀត អិលអូអិលស៊ី នឹងបន្តពង្រីកប្រតិបត្តិការរបស់ ខ្លួននៅជនបទ និងទីប្រជុំជន អភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ សម្រាប់បំពេញតម្រូវការរបស់អតិថិជន។ ជាមួយនឹងគណៈគ្រប់គ្រង ដែលមានបទពិសោធន៍ខ្ពស់ អភិបាលកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តក្នុង សកម្មភាពសង្គម អិលអូអិលស៊ី បានត្រៀមខ្លួនជាស្រេចក្នុងការបន្ត ពង្រីកប្រតិបត្តិការ និងឥទ្ធិពលរបស់ខ្លួននៅទូទាំងប្រទេស។

ប្រវត្តិ អិលអូអិលស៊ី

កំណត់ត្រារយៈពេល ២៤ឆ្នាំ ក្នុងការផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវផ្នែកសង្គមនៅក្នុងប្រទេសកម្ពុជា។



ម្ចាស់កម្ម និងដៃគូ

	Industrial and Commercial Bank of China Limited
	ធនាគារ ស្ថាបនា ភីអិលស៊ី
	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
	ធនាគារ ភ្នំពេញ ពាណិជ្ជ
	ធនាគារ វឌ្ឍនៈ
	responsAbility
	Oikocredit
	Cyrano-Management
	Overseas Private Investment Corporation
	Symbiotics SA
	Incofin Invesment Management
	Instituto de Crédito Oficial
	BlueOrchard
	PPB (People's Bank)
	ធនាគារពាណិជ្ជទីមួយ
	Frankfurt School Financial Services
	Deutsche Bank
	Kookmin Bank Cambodia Plc

	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
	ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី)
	The Smart Campaign
	Agence Française de Développement
	Water.org

	MicroVest Purposeful Investing
	Fonds Desjardins
	KCD-Mikrofinanzfonds
	Developing World Markets
	Grameen Crédit Agricole
	Agence Française de Développement
	FMO
	MCE Social Capital
	Triple Jump BV
	Hatton National Bank
	Alterfin c.v.b.a.
	PG Impact
	ធនាគារ សហពាណិជ្ជ ក.អ
	ធនាគារ អេស៊ីលីដា ភីអិលស៊ី
	Nordic Microfinance Initiative
	ធនាគារឯកទេស ខេមបូឌី
	WaterEquity
	Invest in Visions





	Microcredit Summit Campaign
	USAID
	ធនាគារឯកទេសវីង (ខេមបូឌី) លីមីតធីត
	MIX Market

សកម្មភាពចម្បងរបស់ អិលអូអិលស៊ី

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ក្នុងការផ្តល់សេវាប្រាក់កម្ចី និងប្រាក់បញ្ញើដល់សាធារណជន។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងផ្តល់សេវាសម្បូរបែបជាច្រើនដូចជា ប្រាក់កម្ចីដែលមិនមានការធានា ប្រាក់កម្ចីដែលមានការធានា ភតិសន្យាហិរញ្ញវត្ថុ ប្រាក់កម្ចីសម្ភារប្រើប្រាស់ ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា គណនីប្រាក់បញ្ញើសន្សំ គណនីប្រាក់បញ្ញើមានកាលកំណត់ និងសេវាផ្សេងៗទៀត។ ភាគច្រើននៃ អតិថិជន គឺនៅតាមតំបន់ជនបទ។

	ផលប័ត្រឥណទាន ខែធ្នូ ឆ្នាំ២០១៨	ចំនួនអតិថិជនឥណទាន ខែធ្នូ ឆ្នាំ២០១៨
ប្រាក់កម្ចីដែលមិនមានការធានា	៤៦.៨៤៨.៩៥១	៩៨.៩៤០
ប្រាក់កម្ចីដែលមានការធានា	៣៨៦.៤២២.៥២១	១២៦.០៨២
ភតិសន្យាហិរញ្ញវត្ថុ	១.១៣៧.៦៩០	៦០៥
ប្រាក់កម្ចីសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា	៥៣.០៨៦.១៦៧	២៤.១២៤

	សមតុល្យប្រាក់បញ្ញើ ខែធ្នូ ឆ្នាំ២០១៨	ចំនួនអតិថិជនដាក់ប្រាក់បញ្ញើ ខែធ្នូ ឆ្នាំ២០១៨
គណនីប្រាក់បញ្ញើសន្សំ	២៤.៨៥៨.៥៨២	១៨០.២៨៤
គណនីប្រាក់បញ្ញើមានកាលកំណត់	២០៧.៨៦៥.២២៧	៣.៨៦០







- ការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ
- និន្នាការនៃផលិតផល
- សមិទ្ធផលអាជីវកម្ម
- សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ
- ទស្សនវិស័យអំពីអតិថិជន
- ការអភិវឌ្ឍធនធានមនុស្ស

ការវិភាគប្រើប្រាស់ដោយការទទួលខុសត្រូវ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណ និងមានការវិភាគប្រើប្រាស់ដោយផ្ដោតសំខាន់លើការផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ ឱ្យបានប្រសើរឡើង។ ជាមួយនឹងសេវាហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី ក្រុមគ្រួសារនៅកម្រិតពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមទទួលបានសក្តានុពលភាពដើម្បីរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ច សុវត្ថិភាពសង្គម និងយុត្តិធម៌។ បច្ចុប្បន្ន អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេបំផុតលំដាប់ទី៤នៅក្នុងប្រទេសកម្ពុជាបើគិតទៅលើចំនួនអតិថិជន ផលបត្រឥណទាន និងសមតុល្យប្រាក់បញ្ញើ។ អិលអូអិលស៊ី ប្តេជ្ញាចិត្តក្នុងការបម្រើសេវាដល់អតិថិជនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្ដោតសំខាន់លើសេវាអតិថិជនការផ្តល់ជូននូវផលិតផលថ្មីៗ និងរក្សាបាននូវតម្លៃសមរម្យ និងតម្លាភាព។ ទាំងនេះបានធ្វើឱ្យ អិលអូអិលស៊ីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ។ ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់យើង ក្នុងការផ្តល់សក្តានុពលភាពដល់សហគ្រិន និងក្រុមគ្រួសារ នៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គម ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការអភិវឌ្ឍផលិតផលថ្មីៗ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនការបង្កើតគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុងដែលមានប្រសិទ្ធភាព និងកម្មវិធីបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ចំណេះដឹង និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុដល់អតិថិជន។

ផលបត្រឥណទានរបស់អិលអូអិលស៊ីកើនឡើងចំនួន ៥១% ពីសមតុល្យសរុបចំនួន ៣២៣,៦ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០១៧ ទៅ ៤៨៧,៥ លានដុល្លារអាមេរិកនៅត្រឹមដំណាច់ឆ្នាំ២០១៨។ អិលអូអិលស៊ី នៅតែរក្សាបាននូវកំណើនឥណទានប្រកបដោយ គុណភាព និងការត្រួតពិនិត្យហានិភ័យ និងសម្រេចបានលទ្ធផលល្អប្រសើរជាងអត្រាហានិភ័យជាមធ្យមរបស់វិស័យហិរញ្ញវត្ថុទាំងមូល។ ផលិតផលប្រាក់បញ្ញើសរុបរបស់ អិលអូអិលស៊ី សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដោយសមតុល្យប្រាក់បញ្ញើមានការកើនឡើងយ៉ាងឆាប់រហ័សដល់ចំនួនជាង ២៣២ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ កើនឡើងជិតបីដងនៃសមតុល្យប្រាក់បញ្ញើក្នុងឆ្នាំ២០១៧ ដែលមានចំនួនត្រឹមតែ ៩០ លានដុល្លារអាមេរិក។ កំណើនយ៉ាងឆាប់រហ័សនៃសមតុល្យប្រាក់បញ្ញើសរុបបង្ហាញឱ្យឃើញថា អិលអូអិលស៊ីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្តខ្ពស់ ដែលផ្តល់នូវសេវាហិរញ្ញវត្ថុដ៏ល្អប្រសើរដល់អតិថិជន ការពារអតិថិជន និងផ្តល់នូវផលិតផលប្រាក់បញ្ញើ និងផលិតផលឥណទានថ្មីៗ ដែលមានលក្ខណៈប្រកួតប្រជែង។

អត្រាចំណេញពីទ្រព្យសកម្ម របស់អិលអូអិលស៊ីមានការធ្លាក់ចុះបន្តិចពី ៤,៨៦% ក្នុងឆ្នាំ២០១៧ ទៅ ៤,០៩% ក្នុងឆ្នាំ២០១៨ ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិកកើនឡើងតិចតួចពី ២៧,៣៥% ទៅ ២៧,៧៩%។ យ៉ាងណាមិញ បើធៀបទៅនឹងដៃគូប្រកួតប្រជែងអត្រាចំណេញពីទ្រព្យសកម្មរបស់អិលអូអិលស៊ីទទួលបានលទ្ធផលល្អឈានមុខគេក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានប្រាក់បញ្ញើដែលធំជាងគេទាំងប្រាំពីរ ខណៈដែលអត្រាចំណេញពីមូលធនភាគទុនិករបស់អិលអូអិលស៊ី ជាប់លំដាប់ថ្នាក់លេខ២ ពីរឆ្នាំជាប់គ្នានៅក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ជាលទ្ធផល អិលអូអិលស៊ីគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសកម្ពុជា គិតទៅលើចំនួនអតិថិជន ផលបត្រឥណទាន និងសមតុល្យប្រាក់បញ្ញើ។

ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ អិលអូអិលស៊ី ក្នុងការការពារអតិថិជនពីការជំពាក់បំណុលវិវាទ និងបម្រើអតិថិជនដោយស្មើភាពត្រូវបានបង្ហាញច្បាស់ តាមរយៈការអនុវត្តយ៉ាងហ្មត់ចត់នូវគោលនយោបាយឥណទាន និងគោលនយោបាយឥណទានត្រួតគ្នាដែលត្រូវបានជម្រុញនិងយកចិត្តទុកដាក់តាមរយៈការអនុវត្តគោលការណ៍ការពារអតិថិជននៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ អិលអូអិលស៊ីបានចាត់វិធានការមួយចំនួនផងដែរដើម្បីឆ្ពោះទៅការគ្រប់គ្រងសកម្មភាពសង្គមឱ្យមានប្រសិទ្ធភាពដូចជា ការត្រួតពិនិត្យតាមដានផលប៉ះពាល់ទៅលើបរិស្ថាន ការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានសម្រាប់ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ការអនុវត្តស្តង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការវាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃការអនុវត្តសកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ អិលអូអិលស៊ីបានចាត់វិធានការមួយចំនួនផងដែរដើម្បីឆ្ពោះទៅការគ្រប់គ្រងសកម្មភាពសង្គមឱ្យមានប្រសិទ្ធភាពដូចជា ការត្រួតពិនិត្យតាមដានផលប៉ះពាល់ទៅលើបរិស្ថាន ការវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានសម្រាប់ផលិតផលប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ការអនុវត្តស្តង់ដារជាសាកលនៃការគ្រប់គ្រងសកម្មភាពសង្គម (USSPM) និងការវាយតម្លៃផ្ទាល់ខ្លួន (SPI4) ដើម្បីកំណត់ជំហានបន្ទាប់នៃ ការអនុវត្តសកម្មភាពសង្គមឱ្យបានល្អប្រសើរនៅក្នុងគ្រឹះស្ថាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អិលអូអិលស៊ីសម្រេចបានជោគជ័យ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាច្រើនលើការអនុវត្តសកម្មភាពសង្គមដូចជាវិញ្ញាបនបត្រសន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ វិញ្ញាបនបត្រកិច្ចការពារអតិថិជនពី SMART Campaign វិញ្ញាបនបត្រ GIIRS, វិញ្ញាបនបត្រ Microfinance Institutional Rating Grade A- ពី Microfinanza ដែលបានវាយតម្លៃ អិលអូអិលស៊ីទៅលើផ្នែកជាច្រើនដូចជា ទៅលើបរិយាកាសប្រកួតប្រជែងខាងក្រៅ អភិបាលកិច្ចនិងយុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ គុណភាពផលបត្រឥណទាន ប្រព័ន្ធនិងការត្រួតពិនិត្យ និងកិច្ចការពារអតិថិជន។ បន្ថែមលើនេះ អិលអូអិលស៊ីបានបញ្ចប់ការវាយតម្លៃឡើងវិញដោយជោគជ័យលើការការពារអតិថិជនដែលត្រូវបានវាយតម្លៃដោយ M-CRIL និងអាចបន្តប្រើប្រាស់វិញ្ញាបនបត្រគោលការណ៍ការពារអតិថិជនពី SMART Campaign បន្តទៅទៀត ពីខែកញ្ញាឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០២០។ លើសពីនេះទៀត កម្មវិធីបណ្តុះបណ្តាលចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដែលត្រូវបានផ្តល់ជូនប្រជាជនកម្ពុជាជាង ១២.៩៧៧ នាក់ នៅក្នុងឆ្នាំ២០១៨ និងសរុបជាង ៥៦.១៥៣ នាក់ ចាប់តាំងពីឆ្នាំ២០១៣ គឺជាសកម្មភាពសង្គមមួយដែលអិលអូអិលស៊ីផ្តល់ជូនដោយឥតគិតថ្លៃក្នុងគោលបំណងបង្កើនការយល់ដឹងរបស់អតិថិជនទៅលើសេវាហិរញ្ញវត្ថុ។ ការផ្តួចផ្តើមនិងដំណើរការទាំងនេះរួមចំណែកក្នុងការកាត់បន្ថយហានិភ័យរបស់អតិថិជន និងធានាថាអិលអូអិលស៊ីបម្រើអតិថិជនប្រកបដោយតម្លាភាពនិងយុត្តិធម៌។

សរុបសេចក្តីមក ប្រតិបត្តិការ និងគម្រោងផែនការរបស់យើងត្រូវបានគាំទ្រតាមរយៈការបង្កើនចំនួនបុគ្គលិកពី ២.០៦៥ នាក់ក្នុងឆ្នាំ២០១៧ ទៅ ២.៣២៧ ក្នុងឆ្នាំ២០១៨។ អិលអូអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ៧៧សាខា ក្នុងឆ្នាំ២០១៨ ដែលកំពុងធ្វើប្រតិបត្តិការនៅ ២៥ រាជធានី-ខេត្តទូទាំងប្រទេស។ បុគ្គលិក អិលអូអិលស៊ី សុទ្ធតែទទួលបាននូវការបណ្តុះបណ្តាលលើគោលនយោបាយឥណទាន និងគោលនយោបាយត្រួតពិនិត្យផ្ទៃក្នុង ដើម្បីឱ្យ អិលអូអិលស៊ី បន្តការវិវឌ្ឍន៍ទន្ទឹមគ្នានឹងកំណើនផលបត្រឥណទានប្រកបដោយគុណភាព។

● និទ្ទាការនៃផលិតផល

អិលអូអិលស៊ីបានពង្រឹង និងបង្កើតផលិតផលផ្សេងៗគ្នាជាច្រើន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ បេសកកម្មរបស់យើងក្នុងការផ្តល់សក្តានុពលភាពដល់ប្រជាជននៅ កម្រិតមូលដ្ឋានពីរមីតនៃសេដ្ឋកិច្ចសង្គមគឺជាចំណុចចម្បងដែលយើង តែងតែគិតពិចារណាក្នុងការ អភិវឌ្ឍផលិតផល។ លើសពីនេះទៅទៀត យើងនឹងព្យាយាមបត់បែនតាមដែលអាចធ្វើទៅបានក្នុងការផ្តល់សេវា ដល់អតិថិជននិងលុបបំបាត់ឧបសគ្គនានាដែលរាំងស្ទះដល់ការផ្តល់ សេវាកម្មនេះ។ យើងក៏បានពង្រីកទំហំឥណទានឯកត្តជន និងអភិវឌ្ឍ ផលិតផលថ្មីៗដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជន។

ផលិតផលប្រាក់កម្ចីក្រុមរបស់អិលអូអិលស៊ី នៅតែជាផលិតផល កម្ចីដែលត្រូវបានបង្កើតឡើងយ៉ាងល្អប្រសើរបំផុសសម្រាប់បំពេញ តម្រូវការរបស់អតិថិជន។ ផលិតផលប្រាក់កម្ចីក្រុម មានផលប៉ុន្ត ឥណទានចំនួន ១០% នៃផលប៉ុន្តឥណទានសរុប និងមានអតិថិជន ចំនួន ៤០% នៃអតិថិជនសរុបរបស់អិលអូអិលស៊ី។ ថ្វីត្បិតតែផលិតផល ទាំងពីរនេះបានបំពេញមុខងារយ៉ាងល្អ និងធ្វើឱ្យអតិថិជនមានការពេញ ចិត្តខ្លាំងក៏ដោយក៏យើងនៅតែព្យាយាមរកវិធីសាស្ត្រដើម្បីបង្កើនគុណភាព ផលិតផលនេះឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ អិលអូអិលស៊ីបាន បង្កើនទំហំឥណទាន សម្រាប់ប្រាក់កម្ចីក្រុមនៅក្នុងឆ្នាំ២០១៨ ដើម្បី បំពេញកំណើនតម្រូវការរបស់ប្រជាជននៅក្នុងសហគមន៍។

ផលិតផលប្រាក់កម្ចីឯកត្តជនមានផលប៉ុន្តឥណទានចំនួន ៩០% នៃផលប៉ុន្តឥណទានសរុប និងមានអតិថិជនចំនួន ៦០% នៃអតិថិជន សរុប។ ជាមួយនឹងទំហំកម្ចីធំជាងមុន ផលិតផលប្រាក់កម្ចីឯកត្តជនមាន គោលបំណងផ្តល់កម្ចីសម្រាប់សហគ្រិនដែលត្រូវការដើមទុនដើម្បីបង្កើត អាជីវកម្ម។ លើសពីនេះទៀតផលិតផលប្រាក់កម្ចីតាមរដូវកាល មាន គោលបំណងផ្តល់លទ្ធភាពឱ្យអតិថិជនដែលមានសកម្មភាពអាជីវកម្ម ពាក់ព័ន្ធនឹងកសិកម្មសម្រាប់ទិញផលិតផលផ្គត់ផ្គង់ការដាំដុះ និងបង់សង វិញនៅពេលប្រមូលផល។ ផលិតផលប្រាក់កម្ចីតាមរដូវកាលអនុញ្ញាត ឱ្យអតិថិជនបង់ការប្រាក់ប្រចាំខែ និងបង់ប្រាក់ដើមនៅចុងគ្រា ឬអាច បង់តាមដំណាក់កាល។ ក្រៅពីនេះ ផលិតផលប្រាក់កម្ចីសហគ្រាស ខ្នាតតូច និងមធ្យម មានទំហំកម្ចីអតិបរមារហូតដល់ ៧០.០០០ ដុល្លារ អាមេរិក ដែលផ្តល់ដើមទុនដល់អ្នកធ្វើអាជីវកម្មខ្នាតតូច និងមធ្យម ដើម្បីពង្រីកមុខរបររបស់ខ្លួន។ ថ្វីត្បិតតែផលិតផលទាំងអស់នេះមាន អតិថិជនគោលដៅផ្សេងគ្នា ភាពជោគជ័យនៃផលិតទាំងនេះបង្ហាញឱ្យ ឃើញពីភាពវិជ្ជមាននៃការផ្តល់ផលិតផលដល់អតិថិជននៅលើទីផ្សារ។

អិលអូអិលស៊ី ក៏បានផ្តល់ផលិតផលសម្រាប់កែលម្អគេហដ្ឋាន ផងដែរ ផលិតផលប្រាក់កម្ចីកែលម្អគេហដ្ឋាន គឺជាផលិតផលកម្ចីមាន កាលកំណត់ដែលអនុញ្ញាតឱ្យអតិថិជនអាចកែលម្អគេហដ្ឋានរបស់ ពួកគាត់ឱ្យល្អប្រសើរជាងមុន ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់ សម្រាប់ទុកធ្វើអាជីវកម្ម។ ស្រដៀងគ្នានេះដែរ ផលិតផលប្រាក់កម្ចី ប្រើប្រាស់ផ្ទាល់ខ្លួនផ្តល់ឱ្យអតិថិជនដែលមានប្រភពចំណូលទៀងទាត់

នូវឱកាសក្នុងការទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនជាមួយនឹងអត្រាការប្រាក់ និងរយៈពេលកម្ចីសមរម្យ។ ផលិតផលឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ផលិតផលកតិសន្យា ហិរញ្ញវត្ថុ ផ្តល់ឱ្យអតិថិជនដែលមានបំណងទិញសម្ភារថ្មី ឬសម្ភារដែល ប្រើប្រាស់រួចដូចជា ម៉ូតូ រ៉ឺម៉ក ឡាន និងគ្រឿងចក្រកសិកម្ម សម្រាប់បម្រើ ក្នុងសកម្មភាពអាជីវកម្មប្រចាំថ្ងៃ ឬប្រើប្រាស់ជាមធ្យោបាយផ្ទាល់ខ្លួនក្នុង រយៈពេលវែង ដោយពុំចាំបាច់ប៉ះពាល់ដល់ប្រាក់សម្រាប់ទុកធ្វើអាជីវកម្ម។

បន្ថែមលើនេះ អិលអូអិលស៊ី ក៏បានផ្តល់ផលិតផលផ្សេងៗ ទៀតបន្ថែមលើផលិតផលស្នូលរបស់ខ្លួន រួមមានផលិតផលប្រាក់កម្ចី ទឹកស្អាត និងអនាម័យ និងផលិតផលប្រាក់កម្ចីសម្រាប់ទិញសម្ភារ ប្រើប្រាស់ក្នុងផ្ទះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០១៦។ ផលិតផលទាំងពីរនេះត្រូវបានផ្តល់ជូន សម្រាប់អតិថិជនដែលត្រូវការ សាច់ប្រាក់បន្ថែមពី អិលអូអិលស៊ី ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាអនាម័យ។ ដើម្បីកាត់បន្ថយហានិភ័យ នៃបំណុលវិវាទ អិលអូអិលស៊ី នឹងផ្តល់ឥណទានប្រាក់កម្ចីបន្ថែមនេះដល់អតិថិជនណា ដែលមានវិន័យល្អ ក្នុងការបង់សង និងមានសមត្ថភាពបង់សងជា ទៀងទាត់ប៉ុណ្ណោះ។

ផលិតផលប្រាក់កម្ចីគ្រឿងចក្រកសិកម្ម មានទំហំចាប់ពី ១.០០០ ដុល្លារអាមេរិក ដល់អតិបរមា ៣៥.០០០ ដុល្លារអាមេរិក។ ផលិតផល ប្រាក់កម្ចីគ្រឿងចក្រកសិកម្ម ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនកសិករ និងអ្នកផ្តល់សេវា ដូចជាអ្នកជួលគ្រឿងចក្រ សម្រាប់ទិញគ្រឿងចក្រ កសិកម្ម ដើម្បីបង្កើនផលិតភាព ទិន្នផល និងប្រាក់ចំណូលបន្ថែម។ បច្ចុប្បន្ន ផលិតផលនេះត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់សាខាទាំងអស់ ជាមួយប័ណ្ណប្រាក់ដុល្លារ និងប្រាក់បាត។

អិលអូអិលស៊ី ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ទទួល ប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ សាកល្បងនូវផលិតផលប្រាក់បញ្ញើសន្សំនៅសាខាមួយចំនួនក្នុងខែ តុលា ឆ្នាំ២០១៥។ ក្នុងឆ្នាំ២០១៦ អិលអូអិលស៊ីបានដាក់ឱ្យប្រើប្រាស់ ផលិតផលប្រាក់បញ្ញើសន្សំទៅគ្រប់សាខាទាំងអស់ទូទាំងប្រទេស ដែល ជាលទ្ធផលទទួលបានជោគជ័យគួរជាទីគាប់ចិត្ត និងសម្រេចបាន សមតុល្យប្រាក់បញ្ញើជាង ២៣២ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ ខែធ្នូ ឆ្នាំ២០១៨ ក្នុងរយៈពេលត្រឹមតែបីឆ្នាំ ដែលកើនឡើងពីសមតុល្យ ជាង ៩០លានដុល្លារអាមេរិកនៅត្រឹមដំណាច់ឆ្នាំ២០១៧។ អិលអូអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផលប្រាក់បញ្ញើសន្សំចំនួនពីរប្រភេទគឺ គណនីបញ្ញើសំចៃ និងគណនីបញ្ញើមានកាលកំណត់។ សម្រាប់គណនី បញ្ញើសំចៃ អតិថិជនអាចដាក់ និងដកប្រាក់គ្រប់ពេលវេលាផ្សំរាល់ ម៉ោងធ្វើការ។ ចំពោះគណនីបញ្ញើមានកាលកំណត់មានគោលបំណង ជួយអតិថិជនក្នុងការសន្សំ និងបង្កើនចំនួនបន្ថែម ជាមួយនឹងអត្រាការ ប្រាក់ខ្ពស់ និងមានសុវត្ថិភាព ជាជាងការទុកសាច់ប្រាក់នៅផ្ទះ។ ការប្រាក់ អាចដកបានជាផ្សំរាល់ខែ ឬដកនៅចុងការិយបរិច្ឆេទ។

សមិទ្ធផលឥណទានតាមវិស័យ

ចំនួនគណនី

ល.រ	វិស័យ	២០១៥	២០១៦	២០១៧	២០១៨
១	កសិកម្ម	១២០.៣៣៩	១២៥.៥៩៧	១២០.៦៧៩	១១៥.៩០៣
២	ផលិតកម្ម	២.៥៤២	២.២២៥	១.៤៧៩	៨.៦៥០
៣	ពាណិជ្ជកម្ម	២៦.០៧២	២៧.១៥៧	២៦.៤៥៤	២៨.៣២៦
៤	សេវាកម្ម	១៧.២៣៧	១៧.១០៥	១៩.៣២៤	២៣.៩០០
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៥២.៨៦៧	៣៧.៨៦៣	៤៨.៦៧៨	៧២.៦១០
៦	ផ្សេងៗ	៥៩៦	៦២	១.៤០៦	៣៦២
	សរុប	២១៩.៦៥៣	២១០.០០៩	២១៨.០២០	២៤៩.៧៥១

ផលប្រតិបត្តិឥណទាន (ដុល្លារអាមេរិក)

ល.រ	វិស័យ	២០១៥	២០១៦	២០១៧	២០១៨
១	កសិកម្ម	៩០.៥៣១.៩១៣	១១៤.២២១.៤៤៣	១៥១.៩១៤.២០០	១៧៦.៩៥៣.៣០៤
២	ផលិតកម្ម	២.៦៣២.៥៧៤	២.៨៩២.២១០	៣.១៨៤.៧២១	២១.៥៣៩.៧៤៩
៣	ពាណិជ្ជកម្ម	៣១.៣៥៥.៧៤០	៣៧.៥៥៨.៨៧៣	៥៣.៣៣៣.៩៧២	៨០.៨៣៣.៣០៩
៤	សេវាកម្ម	២១.៥២០.២១៦	២៦.៣៧៨.០៥៤	៤១.៥៩៨.៦០០	៦៩.៣៧៩.៩៧០
៥	ប្រាក់បៀវត្ស និងប្រាក់ឈ្នួល	៤១.៧៨៧.១៦០	៣៨.៣៥៥.៤៤៦	៧១.៧៥៦.៨៣៩	១៣៨.០៣៥.០០៨
៦	ផ្សេងៗ	៥២៧.២៣១	៩២.៧៦៩	១.៨៥៦.៤៩១	៧៥៣.៩៨៩
	សរុប	១៨៨.៣៥៤.៨៣៤	២១៩.៥៣៨.៧៩៦	៣២៣.៦៤៤.៧២២	៤៨៧.៤៩៥.៣២៩

ផលប្រតិបត្តិឥណទានរបស់អិលអូអិលស៊ីកើនឡើងចំនួន ៥១% ធៀបទៅនឹងឆ្នាំមុន ដែលមានចំនួនកើនឡើងដល់ជិត ៤៨៨ លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨។

បើគិតទៅតាមវិស័យ ប្រាក់កម្ចីក្នុងវិស័យកសិកម្មមានទំហំធំជាងគេបង្អស់ ដែលមានចំនួនប្រមាណជា ៣៦% នៃផលប្រតិបត្តិឥណទានសរុប ហើយវិស័យដែលមានផលប្រតិបត្តិឥណទានធំបន្តបន្ទាប់មានដូចជា ប្រាក់បៀវត្ស និងប្រាក់ឈ្នួល ពាណិជ្ជកម្ម និងសេវាកម្ម។

សមិទ្ធផលឥណទានតាមផលិតផល

ចំនួនគណនី

ល.រ	ផលិតផល	២០១៥	២០១៦	២០១៧	២០១៨
១	ប្រាក់កម្ចីក្រុម	១៥៥.៥៨០	១៣១.៨២៤	១០៧.៥០០	៩៨.៩៤០
២	ប្រាក់កម្ចីឯកត្តជន	៣៩.១០៣	៤៦.៤៦០	៦២.៩៤៧	៧៨.៣២៩
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	១.១៣៩	១.១៩៥	២.៦៦១	៤.៥៥៤
៤	ប្រាក់កម្ចីតាមរដូវកាល	១៥.៣៧៣	១៧.៥៩៦	១៨.៩៣១	១៨.៩៦៣
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	៣.១១៩	៤.២៩២	៧.១៥៦	១០.០៦០
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	៥.៣៤២	៧.២៩១	១០.៨២៥	២៩.៧៤២
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	-	១.៣៥១	៧.៧៩៥	៨.៥៥៨
៨	ភតិសន្យាហិរញ្ញវត្ថុ	-	-	២០៥	៦០៥
	សរុប	២១៩.៦៥៣	២១០.០០៩	២១៨.០២០	២៤៩.៧៥១

អិលអូអិលស៊ីក្បាបាននូវចំនួនអតិថិជនយ៉ាងច្រើននៅក្នុងឆ្នាំ២០១៨ ដែលមានចំនួនជាង ២៣០.០០០នាក់។ អិលអូអិលស៊ី បានបង្កើតផលិតផលផ្សេងៗជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគ្រប់ស្រទាប់។ អតិថិជនរបស់ អិលអូអិលស៊ី ភាគច្រើនជាអតិថិជនប្រាក់កម្ចីក្រុម អតិថិជនប្រាក់កម្ចីឯកត្តជន និងអតិថិជនប្រាក់កម្ចីតាមរដ្ឋាការ។

ផលប៉ះពាល់ឥណទាន

ល.រ	ផលិតផល	២០១៥	២០១៦	២០១៧	២០១៨
១	ប្រាក់កម្ចីក្រុម	៦០.០៧៧.២៨២	៥៣.១១៣.៤៧០	៤៥.០០៨.៣០៨	៤៦.៨៤៨.៩៥១
២	ប្រាក់កម្ចីឯកត្តជន	៧១.០៩០.០៧៥	៩៣.៧៩១.៨២៣	១៤៩.១៨៤.៣០៧	២១៤.៦៣០.១៨០
៣	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	១០.៩៩៣.៨៣០	១៤.៨១១.៩៣១	៤០.១៩៤.០០២	៦៧.២១៥.១៥៣
៤	ប្រាក់កម្ចីតាមរដ្ឋាការ	៣១.៥៧៩.២១១	៣៦.៧១៥.០៦៦	៤៦.០៨៤.១៣៥	៥៣.៨៨៨.៤៧៣
៥	ប្រាក់កម្ចីកែលម្អគេហដ្ឋាន	៨.០៤៨.១៩០	១១.៤៦៩.៣៥៩	២៣.៦១១.៩៧៤	៣៧.៨៣៩.១៨២
៦	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន	៦.៥៦៦.២៤៧	៨.៨៧៦.៣៦៧	១៥.១៥៧.០៤២	៦២.០៥៩.៥២៨
៧	ប្រាក់កម្ចីទឹកស្អាត និងអនាម័យ	-	៧៦០.៧៨០	៤.០៥៦.៦៧៣	៣.៨៧៦.១៧២
៨	ភតិសន្យាហិរញ្ញវត្ថុ	-	-	៣៤៨.៣៨០	១.១៣៧.៦៩០
	សរុប	១៨៨.៣៥៤.៨៣៥	២១៩.៥៣៨.៧៩៦	៣២៣.៦៤៤.៨២២	៤៨៧.៤៩៥.៣២៩

ក្នុងករណីបែងចែកផលិតផលឥណទានជាបីប្រភេទធំៗ៖

ល.រ	ផលិតផល	២០១៧	២០១៨	កំណើន	
				ចំនួន	ភាគរយ
១	ប្រាក់កម្ចីអាជីវកម្មខ្នាតតូច	២៦៧.៩៤៥.៣៩៨	៣៥៧.០៨២.៩៥៨	៨៩.១៣៧.៥៦០	៣៣%
២	ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម	៤០.១៩៤.០០២	៦៧.២១៥.១៥៣	២៧.០២១.១៥១	៦៧%
៣	ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ	១៥.៥០៥.៤២២	៦៣.១៩៧.២១៨	៤៧.៦៩១.៧៩៦	៣០៨%
	សរុប	៣២៣.៦៤៤.៨២២	៤៨៧.៤៩៥.៣២៩	១៦៣.៨៥០.៥០៧	៥១%

ក្នុងឆ្នាំ២០១៨ ផលិតផលឥណទានប្រើប្រាស់ផ្ទាល់ខ្លួនដែលទទួលយកសម្ភារដែលទិញជាទ្រព្យដាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ មានការកើនឡើងយ៉ាងខ្លាំងបើធៀបទៅនឹងឆ្នាំមុន ដែលមានអត្រាកំណើន ៣០៨%។ បន្ទាប់ពីនេះ គឺផលិតផលឥណទានសហគ្រាសខ្នាតតូច និងមធ្យម ដែលមានអត្រាកំណើន ៦៧%។ អិលអូអិលស៊ី ផ្ដោតការយកចិត្តទុកដាក់លើការផ្តល់ប្រាក់កម្ចីដល់សហគ្រិនខ្នាតតូច និងមធ្យមដែលមិនទាន់ទទួលបានប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីគាំទ្រការក្នុងការពង្រីកអាជីវកម្ម និងបង្កើនប្រាក់ចំណូលនៅក្នុងគ្រួសារ។ ផលិតផលនេះមានការកើនឡើងយ៉ាងខ្លាំងដោយសារតែមានការជួយគាំទ្រខ្លាំងពីក្រុមហ៊ុន អិលអូអិលស៊ី គ្រប ដែលជាក្រុមហ៊ុនដំបូងគេបង្អស់ដែលផ្តល់ផលិតផលភតិសន្យាហិរញ្ញវត្ថុនៅក្នុងប្រទេសស្រីលង្កា។ ប្រាក់កម្ចីអាជីវកម្មខ្នាតតូច មានការកើនឡើងជាសន្សឹមៗដើម្បីធានានូវគុណភាពឥណទាន។

ផលិតផលប្រាក់បញ្ញើ

ដោយសារកំណើននៃការគាំទ្រពីអតិថិជនខ្ពស់ អិលអូអិលស៊ី មានការកើនឡើងនូវផលប៉ះពាល់ប្រាក់បញ្ញើគួរឱ្យចាប់អារម្មណ៍ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាលទ្ធផលនៅចុងឆ្នាំ២០១៨ អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបចំនួន ២៣២,៧២ លានដុល្លារអាមេរិក ដែលមានគណនីចំនួន ១៩៨,៨៧៩។ សមតុល្យប្រាក់បញ្ញើមានការកើនឡើង ១៥៨% និងចំនួនគណនីមានកំណើន១៧៤% ធៀបនឹងឆ្នាំ២០១៧។

គណនីបញ្ញើសំបែ

គឺជាប្រភេទគណនី ដែលផ្តល់ជូនអតិថិជន នូវភាពងាយស្រួលក្នុងការដាក់ ឬដកប្រាក់បានគ្រប់ពេលវេលា និងគ្រប់សាខានៅរៀងរាល់ម៉ោងធ្វើការ ដោយមិនមានកំណត់ចំនួនទឹកប្រាក់។

តារាងសង្ខេបគណនីបញ្ជីសំចៃ៖

រូបិយប័ណ្ណ	ប្រាក់រៀល ដុល្លារ និងថៃបាត
សមតុល្យអប្បបរមា	អាចស្មើសូន្យ
រយៈពេល	មិនកំណត់
អត្រាការប្រាក់ប្រចាំឆ្នាំ	៥%
សៀវភៅប្រាក់បញ្ញើ	មិនគិតថ្លៃពេលបើកគណនី និងប្រើអស់

គណនីបញ្ជីមានកាលកំណត់

គឺជាប្រភេទគណនីដែលផ្តល់ជូនអតិថិជនក្នុងគោលបំណង សន្សំប្រាក់ទៅតាមពេលវេលាជាក់លាក់ណាមួយ ដើម្បីបង្កើនប្រាក់ចំណូលរបស់ខ្លួន ដោយទទួលបានអត្រាការប្រាក់ខ្ពស់ដែលអាចដកការប្រាក់ប្រចាំខែ ឬនៅចុងការិយបរិច្ឆេទ។

តារាងសង្ខេបបញ្ជីមានកាលកំណត់៖

រូបិយប័ណ្ណ	ប្រាក់រៀល ដុល្លារ និងថៃបាត
សមតុល្យអប្បបរមា	២០០.០០០រៀល / ៥០ដុល្លារ / ២.០០០បាត
រយៈពេល	១ ៣ ៦ ៩ ១២ ២៤ ៣៦ និង៦០ខែ
អត្រាការប្រាក់ប្រចាំឆ្នាំស្តីពីបំណុល	៩%

សេវាផ្ទេរប្រាក់ក្នុងស្រុក

អតិថិជន អាចផ្ទេរប្រាក់ក្នុងស្រុកទៅឱ្យបងប្អូន មិត្តភក្តិ និងដៃគូអាជីវកម្ម ដែលមានគណនីសំចៃជាមួយ អិលអូអិលស៊ីជាមួយសេវាលឿនរបស់ទាន់ចិត្ត និងមានភាពងាយស្រួល។

តារាងសង្ខេបសេវាផ្ទេរប្រាក់ក្នុងស្រុក៖

ល.រ	បរិយាយ	កម្រៃសេវា		សម្គាល់
		រៀល	ដុល្លារ	
១	ផ្ទេរប្រាក់ក្នុងសាខា តែមួយ	មិនគិតកម្រៃ		ផ្ទេររវាងគណនីដាក់ ឬដកប្រាក់ឆ្លងសាខា
	សងប្រាក់កម្ចីឆ្លងសាខា			
	ផ្ទេរប្រាក់រវាងសាខា			

សេវាផ្ទេរប្រាក់ឆ្លងធនាគារ (តាមប្រព័ន្ធទូទាត់រហ័ស FAST)

អតិថិជនអាចផ្ទេរប្រាក់ជាប្រភេទប័ណ្ណប្រាក់រៀល ចេញ ចូលឆ្លងធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលជាសមាជិក FAST បានយ៉ាងរហ័សទាន់ចិត្ត និងមានភាពងាយស្រួល។

សេចក្តីសង្ខេបអំពីសមិទ្ធផលហិរញ្ញវត្ថុ

តារាងសង្ខេបប្រាក់ចំណេញ និងខាត

តារាងសង្ខេបប្រាក់ចំណេញ និងខាត (គិតជាពាន់ដុល្លារ)	ឆ្នាំ២០១៧ បានធ្វើសវនកម្ម	ឆ្នាំ២០១៨ បានធ្វើសវនកម្ម	ប្រែប្រួល (%)
ចំណូលការប្រាក់សុទ្ធ	៣៦.៩៩៧	៤១.២៧៤	១១,៥៦%
ចំណូលផ្សេងៗ	៨.៨៥១	១៩.៥៨៣	១២១,២៦%
ចំណូលសុទ្ធពីប្រតិបត្តិការ	៤៥.៨៤១	៦០.៨៥៧	៣២,៧៤%
ចំណាយប្រតិបត្តិការ	(២២.៩១៥)	(៣១.២៥៦)	៣៦,៤០%
សវិធានធនឥណទានអាក្រក់ និងសង្ស័យ			
ឧបករណ៍ហិរញ្ញវត្ថុ	(៣.៩៣២)	(៤.២៧១)	៨,៦០%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	១៨.៩៩៤	២៥.៣៣១	៣៣,៣២%
ចំណាយពន្ធលើប្រាក់ចំណេញ	(៣.៨១២)	(៥.១៦៤)	៣៤,៤១%
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	១៥.១៨២	២០.១៦៧	៣៣,០៥%

អិលអូអិលស៊ី សម្រេចបានកំណើនប្រាក់ចំណេញសុទ្ធចំនួន ៣៣% ដែលមានចំនួន ២០,១៧ លានដុល្លារអាមេរិក (កើនឡើងពី ១៥,១៦លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧) ថ្វីត្បិតតែមានការប្រកួតប្រជែងលើបរិយាកាសប្រតិបត្តិការ រួមបញ្ចូលទាំងការទទួលស្គាល់សវិធានធនសម្រាប់ការទូទាត់ចំណាយលើប្រាក់អតិថិភាពការងារដែលត្រូវទូទាត់មុនឆ្នាំ២០១៩ ដែលមានចំនួន ១,១ លានដុល្លារអាមេរិក។ ជាលទ្ធផល អិលអូអិលស៊ី សម្រេចបានអត្រាចំណេញពីមូលនិធិជាមធ្យមចំនួន ២៧,៧៩% និងអត្រាចំណេញពីទ្រព្យសកម្មចំនួន ៤,០៩%។

តារាងតុល្យការសង្ខេប

តារាងតុល្យការសង្ខេប (គិតជាពាន់ដុល្លារ)	ឆ្នាំ២០១៧ បានធ្វើសវនកម្ម	ឆ្នាំ២០១៨ បានធ្វើសវនកម្ម	ប្រែប្រួល (%)
ទ្រព្យសកម្ម	៣៧១.៤១៨	៦១៣.៧៨០	៦៥,២៥%
ផលប៉ុន្តែសឥណទានដុល	៣២៣.៦៤៨	៤៨៧.៤៩៥	៥០,៦៣%
បំណុល	៣០៩.០៩៣	៥២៥.៨០៥	៧០,១១%
សមតុល្យប្រាក់បញ្ញើ	៩០.៣១៤	២៣២.៧២៤	១៥៧,៦៨%
សមតុល្យប្រាក់កម្ចី	២០៥.៦០០	២៧០.៨៩៥	៣១,៧៦%
មូលធនភាគទុនិក	៦២.៣២៥	៨៧.៩៧៥	៤១,១៦%

ទ្រព្យសកម្មសរុបរបស់ អិលអូអិលស៊ី កើនឡើងចំនួន ៦៥% ដែលមានចំនួន ៦១៤ លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ ដែលភាគច្រើនបានមកពីកំណើនផលប៉ុន្តែសឥណទាន ដែលមានអត្រាកំណើន ៥១% ធៀបនឹងឆ្នាំមុន និងចំនួនផលប៉ុន្តែសឥណទានចំនួនដិត ៤៨៨ លានដុល្លារអាមេរិក។

ផលិតផលប្រាក់បញ្ញើ កើនឡើងយ៉ាងខ្លាំងចំនួន ១៥៨% ដល់សមតុល្យជាង ២៣២ លានដុល្លារអាមេរិក ដោយសារ អិលអូអិលស៊ី នៅតែបន្តទទួលបានការដើរទុកចិត្តខ្ពស់ពីសំណាក់អតិថិជនប្រាក់បញ្ញើ។ សមាមាត្រនៃសមតុល្យប្រាក់បញ្ញើក្នុងចំណោមផលិតផលប្រាក់បញ្ញើ

ទាំងពីរប្រភេទ គឺគណនីបញ្ញើសន្សំមានចំនួន ១១% និងគណនីបញ្ញើមានកាលកំណត់មានចំនួន ៨៩%។ ប្រាក់កម្ចីពីម្ចាស់កម្ចីមានការកើនឡើងចំនួន ៣២% ដែលមានចំនួន ២៧១ លានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីពីធនាគារក្នុងស្រុកកើនឡើងចំនួន ៥២% ស្មើនឹង ៥៤ លានដុល្លារអាមេរិក (ឆ្នាំ២០១៧ មានត្រឹម ៣៦ លានដុល្លារអាមេរិក) និងប្រាក់កម្ចីពីធនាគារក្រៅប្រទេស កើនឡើង ចំនួន ២៨% ស្មើនឹង ២១៧ លានដុល្លារអាមេរិក (ឆ្នាំ២០១៧ មានត្រឹម ១៧០ លានដុល្លារអាមេរិក)។

សូចនាករណ៍អនុបាតសំខាន់ៗ	ឆ្នាំ២០១៧ បានធ្វើសវនកម្ម	ឆ្នាំ២០១៨ បានធ្វើសវនកម្ម
អត្រាចំណេញមូលធនភាគទុនិក	២៧,៣៥%	២៧,៧៩%
អត្រាចំណេញពីទ្រព្យសកម្ម	៤,៨៦%	៤,០៩%
ចំណាយប្រតិបត្តិការធៀបនឹងផលបំពេញឥណទានជាមធ្យម	៨,៤៤%	៧,៧១%
អនុបាតចំណាយធៀបចំណូល (រួមបញ្ចូលសំវិធានធន)	៥៨,៥៦%	៥៨,៣៨%
ប្រាក់បញ្ញើធៀបឥណទាន	២៧,៩១%	៤៧,៧៤%
អនុបាតក្របខណ្ឌសន្ទនីយភាព	២៦២,៨៨%	២៣៤,០០%
អនុបាតសាធនភាព	២០,៦៨%	១៩,៥១%
អនុបាតឥណទានមិនដំណើរការ	១,២៣%	០,៨៣%

អិលអូអិលស៊ី រក្សាបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយធ្វើឱ្យប្រសើរឡើងនូវអនុបាតចំណាយប្រតិបត្តិការធៀបនឹងផលបំពេញឥណទានជាមធ្យម មកត្រឹមតែ ៧,៧% (ដែលឆ្នាំ២០១៧ មានចំនួន ៨,៤%) ខណៈដែលអនុបាតចំណាយធៀបនឹងប្រាក់ចំណូល (រួមបញ្ចូលសំវិធានធន) មានភាពល្អប្រសើរជាងមុនតិចតួចប៉ុណ្ណោះ មកត្រឹម ៥៨,៤% (ដែលឆ្នាំ២០១៧ មានចំនួន ៥៨,៦%)។

បន្ថែមលើនេះ អិលអូអិលស៊ី រក្សាបាននូវ អនុបាតក្របខណ្ឌសន្ទនីយភាពខ្ពស់ ដែលមានអត្រា ២៣៤% ខណៈដែលតម្រូវការរបស់ធនាគារជាតិនៃកម្ពុជាមានចំនួន ៨០% ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ (ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តម្រូវឱ្យមានអត្រា ៩០% និងចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ តម្រូវឱ្យមានអត្រា ១០០%)។ លើសពីនេះទៅទៀតអនុបាតសាធនភាពក៏ត្រូវបានគ្រប់គ្រងយ៉ាងល្អ ដែលមានចំនួន ១៩,៥១% ខណៈដែលតម្រូវការអប្បបរមា របស់ធនាគារជាតិនៃកម្ពុជាគឺមិនត្រូវតិចជាង ១៥%។

គុណភាពទ្រព្យសកម្មគឺជាចំណុចចម្បងដែលគណៈគ្រប់គ្រងនិងក្រុមប្រឹក្សាភិបាល ផ្ដោតការយកចិត្តទុកដាក់ផងដែរ។ គុណភាពទ្រព្យសកម្មមានភាពល្អប្រសើរជាងមុន ដែលមានអត្រា ០,៨៣% (ដែលឆ្នាំ២០១៧ មានអត្រា ១,២៣%)។

ទស្សនវិស័យឆ្នាំ២០១៩

នៅក្នុងឆ្នាំ២០១៩ អិលអូអិលស៊ីនឹងបង្កើនប្រាក់ចំណូលរបស់ខ្លួនពីកំណើនទ្រព្យសកម្មដែលមានការប្រាក់ដូចជា ឥណទានសម្ភារ

ប្រើប្រាស់ផ្ទាល់ខ្លួនដោយទទួលយកសម្ភារដែលទិញជាទ្រព្យជាក់ធានា/ភតិសន្យាហិរញ្ញវត្ថុ ឥណទានអាជីវកម្មខ្នាតតូច និងឥណទានសហគ្រាសខ្នាតតូច និងមធ្យម ដែលរួមបញ្ចូលផលិតផលកម្ចីដែលមិនប៉ះពាល់ដល់បរិស្ថាន។

ដើម្បីគាំទ្រកំណើនទ្រព្យសកម្ម គណៈគ្រប់គ្រងត្រូវបន្តពង្រីកសេវាប្រាក់បញ្ញើសន្សំ ពង្រឹងភាពជាដៃគូជាមួយម្ចាស់កម្ចីបច្ចុប្បន្ន និងម្ចាស់កម្ចីថ្មីៗ និងចូលខ្លួនក្នុងទីផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយមូលបត្រសាជីវកម្ម។

បន្ថែមលើនេះ គណៈគ្រប់គ្រងនឹងបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់បុគ្គលិក តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដូចជាប្រព័ន្ធធនាគារដែលប្រើប្រាស់តាម Tablet ដែលអនុញ្ញាតឱ្យមន្ត្រីឥណទានធ្វើប្រតិបត្តិការធនាគារពីក្រៅការិយាល័យ និងភ្ជាប់ព័ត៌មានដោយផ្ទាល់ទៅប្រព័ន្ធធនាគារស្នូលរបស់គ្រឹះស្ថាន។ លើសពីនេះទៅទៀត គណៈគ្រប់គ្រងនឹងបន្តរក្សាឱ្យបាននូវភាពរឹងមាំក្នុងការគ្រប់គ្រងគុណភាពទ្រព្យសកម្ម ដើម្បីកាត់បន្ថយឥណទានមិនដំណើរការ។

ទន្ទឹមនឹងនេះផងដែរ អិលអូអិលស៊ី នឹងបន្តផ្ដោតការយកចិត្តទុកដាក់លើការរក្សាកម្រិតសន្ទនីយភាពឱ្យមានសុខភាពល្អ តាមរយៈការវាស់វែងអនុបាតក្របខណ្ឌសន្ទនីយភាព និងអនុបាតសាធនភាព ដើម្បីរក្សាអនុលោមភាពជាមួយតម្រូវការពី និយ័តករ ក៏ដូចជាគាំទ្រកំណើនប្រកបដោយសុខភាពល្អ។

ទស្សនវិស័យអំពីអតិថិជន

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុធំៗនៅក្នុងប្រទេសកម្ពុជា ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពនៃការផ្តល់សេវាកម្មសំដៅធ្វើឱ្យមានភាពងាយស្រួលសម្រាប់អតិថិជនទូទៅក្នុងការប្រើប្រាស់នូវផលិតផល និងសេវាកម្ម។ តាមបទពិសោធន៍នាពេលកន្លងមកនេះ អិលអូអិលស៊ី ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនប្រាក់កម្ចី អតិថិជនភតិសន្យាហិរញ្ញវត្ថុ និងអតិថិជនប្រាក់បញ្ញើ ដែលធ្វើឱ្យយើងមានការរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីចុងក្រោយនេះ។

ការរីកចម្រើនដ៏ខ្លាំងក្លានេះគឺដោយសារតែអិលអូអិលស៊ីតែងតែទទួលយកនូវការរិះគន់ ការត្អូញត្អែរ គំនិតកែលម្អ និងការផ្តល់យោបល់ផ្សេងៗពីអតិថិជន ដើម្បីអភិវឌ្ឍផលិតផល និងសេវាកម្មរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងសមស្របទៅតាមការចង់បានរបស់អតិថិជន។

អិលអូអិលស៊ី និងបុគ្គលិកទាំងអស់ក៏យកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរចំពោះការរក្សាទំនាក់ទំនងជាមួយ អតិថិជន ដៃគូ

តារាងសង្ខេបការត្អូញត្អែរបស់អតិថិជនសម្រាប់ឆ្នាំ២០១៨

ខែ	មករា	កុម្ភៈ	មីនា	មេសា	ឧសភា	មិថុនា	កក្កដា	សីហា	កញ្ញា	តុលា	វិច្ឆិកា	ធ្នូ
ចំនួនដងនៃការត្អូញត្អែរ	៧	៦	៤	៦	២	៥	១០	២២	៦	១០	៨	៧

ការអភិវឌ្ឍផលប៉ះពាល់វិជ្ជមាន

នៅក្នុងឆ្នាំ២០១៨ នាយកដ្ឋានធនធានមនុស្សមានមោទនភាពដែលសម្រេចបានជោគជ័យដ៏ធំ ក្រោមកិច្ចសហការពីថ្នាក់គ្រប់គ្រងនៅក្នុងនាយកដ្ឋាននីមួយៗ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់។ ចំនួនបុគ្គលិកសរុប គិតត្រឹមដំណាច់ខែធ្នូឆ្នាំ២០១៨ មានចំនួន ២.៣២៧នាក់ ដែលក្នុងនោះ ២២% ជាបុគ្គលិកនារី។

បុគ្គលិកត្រូវបានបំពាក់បំប៉នជាមួយនឹងវគ្គបណ្តុះបណ្តាលទៅតាមប្រភេទ និងជំនាញខុសៗគ្នា ដែលជួយលើកកម្ពស់ជំនាញ និងសមត្ថភាពរបស់បុគ្គលិកក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាព។ មន្ត្រីតំណាងថ្មីៗ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិស នៅការិយាល័យកណ្តាល ដែលពួកគេទទួលបានការបណ្តុះបណ្តាលទៅលើ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់ក្រុមហ៊ុន ព្រមទាំងគោលនយោបាយ និងការអនុវត្តផ្សេងៗជាច្រើន។ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលអំពីគោលនយោបាយនៅការិយាល័យកណ្តាល មន្ត្រីតំណាងថ្មីៗ នឹងទទួលបានការបណ្តុះបណ្តាល បន្ថែមទៀតតាមរយៈការអនុវត្តការងារជាក់ស្តែងជាមួយមន្ត្រីតំណាងដែលមានបទពិសោធន៍ស្រាប់ នៅតាមសាខានីមួយៗ ទទួលបានការពន្យល់ណែនាំពីប្រធានគ្រប់គ្រង និងរៀនសូត្រពីការអនុវត្តជាក់ស្តែងក្នុងពេលបំពេញការងារ។ ក្រៅពីនេះ បុគ្គលិកនៅសាខាទាំងអស់ក៏ទទួលបានការបណ្តុះបណ្តាលលើកឡើងវិញជាប្រចាំនៅតាមសាខារបស់ខ្លួន អំពីគោលនយោបាយ នីតិវិធី ជំនាញបច្ចេកទេស និងជំនាញផ្នែកគ្រប់គ្រង និងទំនាក់ទំនង។ បន្ថែមលើការបណ្តុះបណ្តាលផ្ទៃក្នុង អិលអូអិលស៊ី

សហការណ៍ អាជ្ញាធរ ភាគីពាក់ព័ន្ធផ្សេងៗ សំដៅទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ លើសពីនេះទៅទៀត ចំពោះអតិថិជនដែលចាកចេញពីអិលអូអិលស៊ីទៅហើយក៏ដោយក៏ អិលអូអិលស៊ី មិនដែលបោះបង់ចោលឡើយ ហើយផ្ទុយទៅវិញ បានជម្រុញឱ្យបុគ្គលិកទាំងអស់ចុះជួបពួកគាត់ជាប្រចាំ ដើម្បីទទួលបាននូវព័ត៌មានត្រឡប់និងបន្តជូនដំណឹងដល់ពួកគាត់បន្ថែមពី ផលិតផល និងសេវាកម្មថ្មីៗដែលមាន។

ទោះបីជាមានការគាំទ្រ ខ្លាំងពីសំណាក់អតិថិជនយ៉ាងណាក៏ដោយ ក៏ អិលអូអិលស៊ី មិនអាចនៅស្ងៀមនោះដែរ ហើយផ្ទុយទៅវិញបាន និងកំពុងតែរីករាលដាលផ្សេងៗទៀតដើម្បីកែលម្អផលិតផល និងសេវាកម្មដែលមានស្រាប់ព្រមទាំងអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗទៀតដើម្បីបំពេញសេចក្តីត្រូវការអតិថិជនទូទៅ និងថែរក្សាអតិថិជនដែលមានស្រាប់។

ក៏បានទាក់ទងជាមួយគ្រូបណ្តុះបណ្តាលពីខាងក្រៅ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលទៅតាមផ្នែកជំនាញ ដល់បុគ្គលិកផងដែរ។ អិលអូអិលស៊ី ក៏បានបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលទាំងក្នុងស្រុក និងក្រៅប្រទេស រួមទាំងទស្សនកិច្ចសិក្សា ដើម្បីរៀនសូត្រពីការអនុវត្តល្អៗនៅក្រុមហ៊ុនមេ នៅក្នុងប្រទេសស្រីលង្កា។

បន្ថែមលើការបណ្តុះបណ្តាលផ្ទាល់នៅក្នុងថ្នាក់រៀន អិលអូអិលស៊ី ក៏បានផ្តល់ជម្រើសដល់បុគ្គលិកក្នុងការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធខ្ចីដីថលដូចជា ការបណ្តុះបណ្តាលតាមវីដេអូ និង video conference ដែលគ្រូបណ្តុះបណ្តាលអាចភ្ជាប់ការទំនាក់ទំនងមកក្នុងរូបវន្តបណ្តុះបណ្តាលពីកន្លែងផ្សេងគ្នាបាន។ មធ្យោបាយមួយទៀតដែលអិលអូអិលស៊ី បានអនុវត្តសម្រាប់ការបណ្តុះបណ្តាលបុគ្គលិកគឺកម្មវិធីផ្លាស់ប្តូរតួនាទីការងារ។ កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់បុគ្គលិកដើម្បីផ្លាស់ប្តូរតួនាទីការងារបច្ចុប្បន្នរបស់ខ្លួន ទៅកាន់តួនាទីការងារមួយទៀត ក្នុងរយៈពេលកំណត់មួយ។ កម្មវិធីនេះមានគោលបំណងហ្វឹកហាត់បុគ្គលិកដែលមានសក្តានុពល ដើម្បីរៀបចំផែនការអភិវឌ្ឍបុគ្គលិកឱ្យប្រុងជាស្រេច។ ជាចុងក្រោយ អិលអូអិលស៊ី ក៏មានផ្តល់ឱកាសហាត់ការងារ សម្រាប់និស្សិត ដើម្បីជួយឱ្យពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ការងារ តាមរយៈការរៀនសូត្រដើម្បីក្លាយជា អ្នកធ្វើការងារប្រកបដោយវិជ្ជាជីវៈ ហើយពួកគាត់អាចទទួលបានឱកាសក្នុងការបម្រើការងារនៅ អិលអូអិលស៊ី ផងដែរ ប្រសិនបើពួកគាត់មានសមត្ថភាពគ្រប់គ្រាន់។





- តើយើងពន្យល់អត្ថន័យនៃបេសកកម្មរបស់យើងយ៉ាងដូចម្តេច?
- ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី
- ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI
- ការអប់រំចំណេះដឹងហិរញ្ញវត្ថុ
- សកម្មភាពសង្គម
- ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គមនៅ អិលអូអិលស៊ី

តើយើងពន្យល់អត្ថន័យនៃបេសកកម្មរបស់យើងយ៉ាងដូចម្តេច ?



◆ ការវាស់វែងគោលដៅសង្គមរបស់ អិលអូអិលស៊ី

គោលដៅសង្គម	ការវាស់វែង KPIs ប្រចាំឆ្នាំ ឱ្យស្របទៅនឹង USSPM	២០១៥	២០១៦	២០១៧	២០១៨
ការបង្កើនការផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជន	ចំនួនអតិថិជននៅតាមតំបន់ជនបទ	៩៩%	៩៥%	៩៤%	៩៣%
	ចំនួនអតិថិជនក្នុងវិស័យកសិកម្ម	៥៥%	៦០%	៥៥%	៤៦%
	ភាគរយនៃអតិថិជនជាស្ត្រី	៨៤%	៨១%	៧៨%	៧២%
	ចំនួនអ្នកចូលរួមក្នុងការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ	៧.៩៣៩	១៣.៦១៦	១៤.២០២	១២.៩៧៧
ការកាត់បន្ថយភាពក្រីក្រ	ភាគរយនៃអតិថិជនថ្មីដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	៣៨,៣៧%	៣៦%	៣៣%	២៩.៦២%
	ចំនួនអតិថិជនថ្មីដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រថ្នាក់ជាតិ ១៥០%	៣០.៤៨២	២៥,៣៩២	១៥,១១៣	១៥,៦១១
និរន្តរភាពបរិស្ថាន	លទ្ធផលវាយតម្លៃបរិស្ថានក្នុងៗត្រីមាស “គ្មានផលប៉ះពាល់”	គ្មានផលប៉ះពាល់	ការត្រួតពិនិត្យ “មានផលប៉ះពាល់មធ្យម”	ការត្រួតពិនិត្យ “មានផលប៉ះពាល់មធ្យម”	ការត្រួតពិនិត្យ “មានផលប៉ះពាល់មធ្យម”




ការវាស់វែងសកម្មភាពសង្គមតាមរយៈ PPI

ឧបករណ៍សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ (PPI) ត្រូវបានប្រើប្រាស់សម្រាប់វាស់វែងសកម្មភាពសង្គមរបស់ អិលអូអិលស៊ី លើ អតិថិជនក្រីក្រ និងលទ្ធភាពក្នុងការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់អតិថិជន ថែមទាំងធានាថាផលិតផលសមស្របត្រូវបានផ្តល់ជូនដល់ អតិថិជន គោលដៅ ។ លើសពីនេះទៅទៀត ការប្រើប្រាស់ PPI អាចឱ្យអិលអូអិលស៊ីកំណត់ប្រភេទអតិថិជនដូចខាងក្រោម៖




កម្រិតភាពក្រីក្ររបស់អតិថិជន អិលអូអិលស៊ី

នៅត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ អតិថិជនថ្មីរបស់អិលអូអិលស៊ីចំនួន ៥២,៧០៨ ត្រូវបានធ្វើចំណាត់ថ្នាក់តាមកម្រិតភាពក្រីក្រ ទៅតាម សន្ទស្សន៍នៃការចាកផុតពីភាពក្រីក្រ។ លទ្ធផលបានបង្ហាញថាភាគច្រើននៃអតិថិជនរបស់អិលអូអិលស៊ី ស្ថិតនៅក្នុងកម្រិតក្រីក្រ និងមានចំណូលទាប។



បម្រែបម្រួលភាពត្រីក្ររបស់អតិថិជន

ដោយសារតែកម្រងសំណួរសន្ទស្សន៍នៃការចាកផុតពីភាពត្រីក្រត្រូវបានកែសម្រួល និងត្រៀមជាស្រេចសម្រាប់ប្រៀបធៀបលទ្ធផលនៅឆ្នាំបន្ទាប់ អិលអូអិលស៊ី បានចាប់ផ្តើមធ្វើការវាស់វែងឡើងវិញលើកម្រិតភាពត្រីក្ររបស់អតិថិជន ដើម្បីត្រួតពិនិត្យបម្រែបម្រួលភាពត្រីក្រ ដោយយកឆ្នាំ២០១៦ ជាឆ្នាំមូលដ្ឋាន។ ក្រាបខាងក្រោមនេះបង្ហាញពី លទ្ធផល នៃកម្រិតភាពត្រីក្ររបស់អតិថិជនដែលត្រូវបានជ្រើសរើសសម្រាប់ធ្វើការវាស់វែង។




ការវាយតម្លៃផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គម

ការវាយតម្លៃសង្គម និងបរិស្ថានថ្មីៗនេះត្រូវបានបញ្ចូលយ៉ាងពេញលេញទៅក្នុងដំណើរការផ្តល់ប្រាក់កម្ចី សហគ្រាសខ្នាតតូច និងមធ្យម។ ជាលទ្ធផលចាប់ពី ខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៨ កម្ចីសហគ្រាសខ្នាតតូច និងមធ្យមដែលមានទំហំកម្ចីចាប់ពី ៣០.០០០ដុល្លារឡើង ចំនួន៤៤០ អតិថិជន ត្រូវបានវាយតម្លៃ ។







ការវាយតម្លៃបរិស្ថាន និងសង្គម	ចំនួនគណនី	សម្គាល់
ទាប	១០៤	- គុណភាពនៃការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានកម្រិតខ្ពស់ - កម្រិតហានិភ័យអតិថិជនមានកម្រិតទាប ដូច្នេះពុំចាំបាច់មានវិធានការអ្វីនោះទេ។
មធ្យម	៣៣៦	- គុណភាពនៃការគ្រប់គ្រងហានិភ័យរបស់អតិថិជនមានកម្រិតពីមធ្យមទៅខ្ពស់ - កម្រិតហានិភ័យអតិថិជនមានកម្រិតពីទាបទៅមធ្យម ដូច្នេះការត្រួតពិនិត្យឡើងវិញដើម្បីតាមដានការវិវត្តនៃហានិភ័យនេះ
សរុប	៤៤០	

ការបែងចែកឥណទានទៅតាមប្រភេទផលប៉ះពាល់បរិស្ថាន និងសង្គម



របាយការណ៍កត់ត្រាពីផលប៉ះពាល់បរិស្ថាន

ក្រាបខាងក្រោមនេះបង្ហាញពីរបាយការណ៍កត់ត្រាពីផលប៉ះពាល់លើបរិស្ថាន តាមរយៈការប្រើប្រាស់ក្រដាស ទឹក ភ្លើង និងប្រេងរបស់បុគ្គលិក ម្នាក់ក្នុងឆ្នាំ២០១៨។




ការអប់រំចំណេះដឹងហិរញ្ញវត្ថុ

១. វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ

ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៨ អិលអូអិលស៊ី បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជន ចំនួន ១២.៩៧៧ នាក់ (៧៤% ឬ ស្មើនឹង ៩.៦២៣ នាក់ជាស្រ្តី) ក្នុងនោះមានអតិថិជនរបស់អិលអូអិលស៊ី ចូលរួមចំនួន ២.៨៩១ នាក់។ កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ឱ្យ អតិថិជន ក៏ដូចជាប្រជាជនកម្ពុជានូវចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងសាច់ប្រាក់ ការសន្សំ ការវិនិយោគ ការគ្រប់គ្រងបំណុល និងការគ្រប់គ្រងអាជីវកម្ម ឧត្តតូច។

តាំងពីចាប់ផ្តើមផ្តល់កម្មវិធីបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុក្នុងឆ្នាំ២០១៣មក អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ សរុបទាំងអស់ មានចំនួន ៥៦.១៥៣ នាក់។



២. កម្មវិធីវិជ្ជា

តាមរយៈប្រព័ន្ធផ្សព្វផ្សាយ អិលអូអិលស៊ី បានបង្កើតនូវកម្មវិធីវិជ្ជាដែលមានឈ្មោះថា "គំនិតរីកចម្រើន" ដែលមានការរៀបចំដោយបុគ្គលិករបស់ខ្លួនផ្ទាល់។ កម្មវិធី "គំនិតរីកចម្រើន" តែងតែចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៩:០០ នាទីព្រឹក រហូតដល់ម៉ោង ១០:០០នាទីព្រឹក តាមរយៈ វិទ្យុស្ត្រីអេហ្វអិម ១០៣.៥ ។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណង ផ្តល់សារអប់រំផ្នែកហិរញ្ញវត្ថុ គោលការណ៍ការពារអតិថិជន ការលើកទឹកចិត្តខ្លួនឯង និងការគ្រប់គ្រងអាជីវកម្មឧត្តតូច ដល់ប្រជាជននៅតាមទីជនបទ។ វាក្នុងដែលមានបទពិសោធន៍ផ្នែកហិរញ្ញវត្ថុត្រូវបានអញ្ជើញដូចជា៖

- ឧកញ៉ា បណ្ឌិត ប៊ុន មុនី ជាទីប្រឹក្សានៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិថីម៉ាយក្រហាយនៃន ភីអិលស៊ី
- លោក អឿ សុផាវីត្ថ ជាប្រធាននាយកប្រតិបត្តិ នៃការិយាល័យឥណទានកម្ពុជា
- លោក អេ ប៊ុនចាត នាយក-សវនករឯករាជ្យ នៃក្រុមហ៊ុន វិច័ធ & ផាតនើរ

- លោក ម៉ុក ណាច ជាអគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាពហ្វាយនែន ភីអិលស៊ី
- លោក ដែត ជូ ជាអ្នកផ្តល់ប្រឹក្សាជាន់ខ្ពស់ ប្រចាំប្រទេសកម្ពុជានៃក្រុមហ៊ុន EMC Cambodia
- លោក លី ប៊ុនរិទ្ធិ ជានាយកប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចម្រើន ភីអិលស៊ី
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក នូ សុធាវ៉ា ជានាយកប្រតិបត្តិឥណទាន នៃធនាគារ អេស៊ីលីដា ភីអិលស៊ី
- លោក ប្រឹក សុធា ជានាយកហានិភ័យ និងប្រតិបត្តិការ នៃការិយាល័យឥណទានកម្ពុជា



ជាលទ្ធផល ចាប់តាំងពីកម្មវិធីចាប់ផ្តើមដំណើរការក្នុង ខែមិថុនា ឆ្នាំ២០១៦ មានប្រិយមិត្តអ្នកស្តាប់រាប់រយនាក់បានចាប់អារម្មណ៍ និងបានហៅទូរសព្ទចូលរួមកម្មវិធី ក្នុងគោលបំណងសួរសំណួរ និងចែករំលែកគំនិតយោបល់ផ្សេងៗ។

៣. សន្សំដើម្បីគោលដៅ និងឆ្លាំមង្គលជាអប់រំចំណេះដឹងហិរញ្ញវត្ថុ

ក្នុងឆ្នាំ២០១៨ អិលអូអិលស៊ី ក៏មានសកម្មភាព «បំនិនសន្សំប្រាក់ ដើម្បីគោលដៅ» ដល់កុមារតូចៗ នៅតាមសាលាមត្តេយ្យសហគមន៍ តាមរយៈបណ្តុះបណ្តាលគ្រូបង្គោល ដែលរួមមានការផ្តល់សម្ភារៈមួយចំនួនដល់កុមារ និងគ្រូនៅក្នុងសាលាមត្តេយ្យសហគមន៍ ដើម្បីជំនួយដល់ការបង្រៀនរបស់គ្រូ ទៅកុមារតូចៗ អ្វីដែលកាន់តែពិសេសនោះគឺ ការផ្តល់កូនជ្រូកជាបំនិនសន្សំប្រាក់ដល់កុមារ ដែលឱ្យពួកគាត់ចេះសន្សំ ចេះមានគោលដៅច្បាស់លាស់ក្នុងការសន្សំ ។

ជាលទ្ធផល សិស្សដែលបានទទួលបានការអប់រំបំនិនសន្សំប្រាក់ មានចំនួន ១.២៣៥នាក់ ស្រី ៦៣៩នាក់ ជាសរុបរួម ៥១ថ្នាក់។ គ្រូ និងសិស្សរួមទាំងអាណាព្យាបាល មានការពេញចិត្តនៃកម្មវិធីនេះណាស់ ធ្វើឱ្យកូនៗរបស់ពួកគាត់ចេះមានគំនិតសន្សំតាំងពីតូចៗ ចង់បានអ្វីពួកគេខំសន្សំទិញដោយខ្លួនឯង និងចេះកាត់បន្ថយការចំណាយខ្លះខ្លាយផ្សេងៗផងដែរ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ជាមួយនឹងការចុះផ្តល់គ្រូបណ្តុះបណ្តាលតាមភូមិ និងសាលាមត្តេយ្យសហគមន៍ ក៏បានបោះពុម្ពជាឆ្លាំងបង្ហាញចំនួន ៧៥ឆ្លាំង យកទៅចងដាក់តាមភូមិ ទីប្រជុំជន ដូចជា នៅផ្ទះមេភូមិ សាលាបុណ្យភូមិ តាមសាលាមត្តេយ្យសហគមន៍ ជាដើម។ ដើម្បីជាសារអប់រំដល់ប្រជាជនតាមសហគមន៍ ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាការគ្រប់គ្រងសាច់ប្រាក់ផ្ទាល់ខ្លួនបានល្អប្រសើរ ។



សកម្មភាពសង្គម

១. ព្រឹត្តិការណ៍សហគមន៍

ព្រឹត្តិការណ៍សហគមន៍គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងសង្គម របស់សាខា អិលអូអិលស៊ី ដែលកំពុងធ្វើប្រតិបត្តិការ។ ព្រឹត្តិការណ៍សហគមន៍រួមមាន ការជួសជុលផ្លូវថ្នល់ ដាក់បង់អង្គុយលេងនៅតាមកម្រិតសាធារណៈ សកម្មភាពផ្សេងៗនៅសាលា ការដាំដើមឈើផ្តល់សៀវភៅសម្រាប់បណ្តាលប័យ សម្អាតទីសាធារណៈ។ល។ គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ ព្រឹត្តិការណ៍សហគមន៍ចំនួន ៧០ ព្រឹត្តិការណ៍ ទូទាំងខេត្តក្រុង ត្រូវបានរៀបចំឡើងនៅតាមបណ្តាញ ប្រតិបត្តិការរបស់អិលអូអិលស៊ី ដោយមានការចូលរួមពីបុគ្គលិក អិលអូអិលស៊ីទាំងអស់ សិស្ស និស្សិត មេភូមិ អាជ្ញាធរមូលដ្ឋាន និងលោកគ្រូអ្នកគ្រូ សរុបទាំងអស់មានចំនួនប្រហែល ១២.៥០០នាក់។

២. បេសកកម្ម ១ ផលិតផល១

អិលអូអិលស៊ី ក៏បានចូលរួមផ្តល់ជាវគ្គបណ្តុះបណ្តាល ដល់បុគ្គលិកមន្ត្រីរាជការ សហគ្រិនភាព ស្តីពី៖ ការគ្រប់គ្រងសហគ្រិន និងផ្តួចផ្តើមឱ្យស្ត្រីប្រើប្រាស់បច្ចេកវិទ្យាធម្មនាគមន៍ព័ត៌មានវិទ្យា(ITC) ក្នុងចលនាកូមិ១ ផលិតផល១ ដែលបានសហការណ៍ ជាមួយសាលាខេត្ត អង្គការតម្លាភាពនៅកម្ពុជា ក្រុមហ៊ុន Resolvo Cambodia និងក្រុមហ៊ុនកាកាកូឡាកម្ពុជា ចំនួន ៦ខេត្ត មាននៅ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ កំពត កំពង់ចាម សៀមរាប និងរតនគិរី សរុបអ្នកចូលរួមចំនួន ២៨១នាក់។

៣. មហោស្រពពត្ត្រី និងចម្រៀងកុមារ

ដើម្បីចូលរួមក្នុងការ លើកទឹកចិត្តដល់កុមារ នៅក្នុងវិស័យសិល្បៈ ដែលជាផ្នែកមួយនៃសកម្មភាពសង្គម អិលអូអិលស៊ី ក៏បានចូលរួមជាឧបត្ថម្ភថវិកា ដល់កម្មវិធីមហោស្រពពត្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ដែលប្រព្រឹត្តិទៅរៀងរាល់ឆ្នាំនៅ “សាលាចតុមុខ”។

៤. បោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏តែងតែឧបត្ថម្ភការបោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយ ប្រឆាំងគ្រឿងញៀន ចំនួន ៥០.០០០សន្លឹក រៀងរាល់ឆ្នាំ ហើយឆ្នាំនេះជាលើកទី៣ ហើយដែល អិលអូអិលស៊ី នៅតែបន្តសហការណ៍ឧបត្ថម្ភរួចប្រគល់ជូន លោក លីម តុងហួត ប្រធាននាយកដ្ឋាន នីតិកម្មក្នុងការបោះពុម្ព និងស្តារនីតិសម្បទា

នៃអគ្គលេខា ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ហើយ អិលអូអិលស៊ី សង្ឃឹមថា ខិត្តប័ណ្ណដែលបាន បោះពុម្ពផ្សាយនេះ នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការជួញដូរ ការចរចា ការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គម ។

៥. ការចែកអំណោយដល់អតិថិជន និងប្រជាជនដែលទោះដោយទឹកជំនន់ និងភ្លើងតេះផ្ទះ

អិលអូអិលស៊ី មានទស្សនវិស័យជួយសេដ្ឋកិច្ចសង្គមទទួលបានសក្តានុពលដើម្បីរស់នៅក្របដោយភាពថ្លៃថ្នូរ សុវត្ថិភាពសេដ្ឋកិច្ចសង្គម និងយុត្តិធម៌។ តួយ៉ាងក្នុងឆ្នាំនេះផងដែរ អិលអូអិលស៊ី សាខាខេត្តស្ទឹងត្រែង សាខាខេត្តត្បូងឃ្មុំ សាខាខេត្តក្រចេះ សាខាស្រុកឆ្លូង និងសាខាស្រុកអូរាំងឌី បានចុះសួរសុខទុក្ខអតិថិជន និងប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅ និងអាជីវកម្មសរុប ៤៨ គ្រួសារ។ អំណោយដែលសាខាផ្តល់ជូន ប្រជាជនមានសម្ភារដូចជា៖ អង្ករ ក្រីខ មីកញ្ចប់ គ្រឿងឧបភោគ បរិភោគផ្សេងៗទៀត ។

៦. ពិព័រណ៍សៀវភៅកម្ពុជា

ក្នុងឆ្នាំនេះផងដែរ អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភ (Gold Sponsor) ដល់កម្មវិធី «ពិព័រណ៍សៀវភៅកម្ពុជា» ថ្នាក់ជាតិលើកទី៧ ដែលប្រព្រឹត្តទៅចំនួន ៣ថ្ងៃ ក្នុងគោលបំណងលើកទឹកចិត្តដល់ អ្នកនិពន្ធ វិទ្យាស្ថាន អង្គការ គ្រឹះស្ថានផ្សព្វផ្សាយ គ្រឹះស្ថានបោះពុម្ពនានា ធ្វើការប្រកួតប្រជែង ដាក់បង្ហាញស្នាដៃរបស់ខ្លួនដល់ សិស្ស និសិក្ស មន្ត្រីរាជការ ដើម្បីទស្សនា ទិញនូវស្នាដៃទាំងនោះ ក៏ដូចជាដើម្បីលើកទឹកចិត្តដល់កុមារ កុមារី សិស្ស និស្សិត យុវវ័យ មន្ត្រីរាជការ ឱ្យប្តូរមកចាប់អារម្មណ៍ការអាន។ ក្នុងនោះដែរអិលអូអិលស៊ី ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងកម្មវិធីនេះ ដោយបានបង្កើតពាក្យស្លោកមួយថា «អានដើម្បីជីវិតកាន់តែប្រសើរ» រួមនឹងសកម្មភាពមួយចំនួនដូចជា ចែកជូននូវខិត្តប័ណ្ណផ្សព្វផ្សាយផ្សេងៗ របស់អិលអូអិលស៊ី ប្រតិទិនឆ្នាំថ្មី សៀវភៅអប់រំនានា ព្រឹត្តិបត្រសំខាន់ៗ របស់ធនាគារជាតិនៃកម្ពុជា ហើយទន្ទឹមគ្នានោះដែរ យើងក៏បានរៀបចំ ការប្រកួតប្រជែងគួររូបគំនូរដល់ប្អូនៗ កុមារ កុមារី ការឆ្លើយសំណួរ ល្បងប្រាជ្ញា និងការប្រកួតប្រជែងក្រុមផ្នែកលើប្រធានបទទាក់ទងទៅ នឹងការអប់រំចំណេះដឹង ហិរញ្ញវត្ថុ ដើម្បីទទួលយកនូវវត្ថុអនុស្សាវរីយ៍ពី អិលអូអិលស៊ី ។



៧. អិលអូអិលស៊ី

អិលអូអិលស៊ី ក៏តែងតែចូលរួមឧបត្ថម្ភថវិកាជាដ្ឋាន ដល់អង្គការ ក្រុមគ្រូពេទ្យសង្គ្រោះ ដែលបានចុះតាមមូលដ្ឋាន ដើម្បីធ្វើការវះកាត់កុមារតូចៗដែលកើតមានបញ្ហាឆ្លងមាត់ ឆ្លងក្រអូបមាត់។ នេះជាការចូលរួមចំណែករបស់ អិលអូអិលស៊ី ក្នុងការធ្វើអោយកុមារកម្ពុជា មានស្ថាប័នព្រឹទ្ធិជាថ្មីផងដែរ ។

៨. កាកបាទក្រហមកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏បានចូលរួមឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ជាដ្ឋានដល់ផងដែរ ដើម្បីធ្វើការចូលរួមចំណែកក្នុងសកម្មភាពសង្គម និងការងារសប្បុរសធម៌ដ៏សកម្ម ដែលកាកបាទក្រហមកម្ពុជា តែងតែអនុវត្តចុះជាក់ស្តែងដល់មូលដ្ឋានផ្ទាល់ៗកន្លងមក ។

ការអនុវត្តស្តង់ដារជាសកលនៃការគ្រប់គ្រងសកម្មភាពសង្គម នៅ អិលអូអិលស៊ី

ព្រឹត្តិការណ៍សំខាន់ៗរបស់ អិលអូអិលស៊ី បានបង្ហាញយ៉ាងច្បាស់ពីការរួមបញ្ចូល នូវការអនុវត្តដ៏ល្អបំផុតក្នុងការគ្រប់គ្រងសកម្មភាពសង្គម ឬស្តង់ដារសកលនៃការគ្រប់គ្រងសកម្មភាពសង្គម ។

២០១៥		• ទទួលបានវិញ្ញាបនបត្រគោលការណ៍ការពារអតិថិជន • ការបណ្តុះបណ្តាល និងការកសាងសមត្ថភាពបុគ្គលិក អំពីការគ្រប់គ្រងសកម្មភាពសង្គម • ដាក់ឱ្យអនុវត្តន៍ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅគ្រប់សាខាទាំងអស់
២០១៦		• បង្កើតគោលការណ៍ណែនាំស្តីពីផែនការ និងថវិកាសម្រាប់គ្រប់គ្រងសកម្មភាពសង្គម • បង្កើតនីតិវិធីវាយតម្លៃសកម្មភាពសង្គម និងបរិស្ថាន • ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជនគ្រប់សាខាទាំងអស់
២០១៧		• ទទួលបានចំណាត់ថ្នាក់ A- សម្រាប់ការវាយតម្លៃការអនុវត្តជាមួយរបស់គ្រឹះស្ថាន • បានបញ្ចប់ការវាយតម្លៃដោយពិនិត្យសារជាថ្មីលើគោលការណ៍ការពារអតិថិជន ផ្អែកលើកំណែទម្រង់លើកទី២ ដោយជោគជ័យ
២០១៨		• ទទួលបានការបញ្ជាក់វិញ្ញាបនបត្រលើ CPP ដោយជោគជ័យចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ ខែកញ្ញា ឆ្នាំ២០២០ ដោយ Smart Campaign • ប្រាក់កម្ចីសហគ្រាសធុនតូច និងមធ្យមដែលមាន ចំនួនពី ៣០.០០០ ដុល្លារអាមេរិក ត្រូវបានវាយតម្លៃអំពីបរិស្ថាននិងសង្គម


អភិបាលកិច្ច




- រចនាសម្ព័ន្ធភាគទុនិក
- រចនាសម្ព័ន្ធនៃការគ្រប់គ្រង
- គោលនយោបាយ និងគោលការណ៍ណែនាំ
សម្រាប់អភិបាលកិច្ចសាជីវកម្ម
- តួនាទី និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល
- របាយការណ៍ក្រុមប្រឹក្សាភិបាល
- គណៈគ្រប់គ្រង
- ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង


របាយការណ៍សម្ព័ន្ធភាគទុនិក

បច្ចុប្បន្នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី មានភាគទុនិកចំនួនពីរគឺ LOLC Private Limited និង TPC Employee Stock Ownership Plan (“TPC-ESOP/ ធីក៏ស៊ី-អ៊ីសប”) ដែលមានរបាយការណ៍សម្ព័ន្ធភាគហ៊ុនដូចខាងក្រោម៖



LOLC Private Limited = ៩៦,៩៧%
ធីក៏ស៊ី-អ៊ីសប “TPC-ESOP” = ៣,០៣%





គោលនយោបាយ និងគោលការណ៍ណែនាំសម្រាប់អភិបាលកិច្ចសាខាវិភាគ

ការជ្រើសរើសក្រុមប្រឹក្សាភិបាល

រូបវន្តបុគ្គលណាមួយមានសមត្ថភាព និងមានអាយុ ១៨ឆ្នាំ យ៉ាងតិចអាចបម្រើការងារក្នុងតំណែងអភិបាលបាន។ អភិបាលមិនចាំបាច់ជាម្ចាស់ភាគហ៊ុនឡើយ។ អភិបាលត្រូវជ្រើសតាំងតាមសេចក្តីសម្រេចរបស់ម្ចាស់ភាគហ៊ុន ដែលអនុម័តយល់ព្រមដោយសម្លេងភាគច្រើននៃសម្លេងបោះឆ្នោតរបស់ម្ចាស់ភាគហ៊ុននៅក្នុងមហាសន្និបាត។ អភិបាលអាចទទួលបានលាភការសម្រាប់ការងារដែលខ្លួនធ្វើ ដែលកំណត់ក្នុងមហាសន្និបាតរបស់ម្ចាស់ភាគហ៊ុន។ រាល់សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ត្រូវទទួលបានការយល់ព្រមជាមុន ពីធនាគារជាតិនៃកម្ពុជា មុននឹងត្រូវបានតែងតាំងជាអភិបាល។

ក្រុមប្រឹក្សាភិបាល សមាសភាព

ល.រ	ឈ្មោះ	មុខតំណែង
១	លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក ខនរ៉ាត ជាយអ៊ីស	អភិបាល
៣	លោក ខូលីប វ៉ាស៊ីកា សាម៉ាវ៉ារី	អភិបាល
៤	លោក ម៉ៃយ៉ែល ម៉ែម៉ែន	អភិបាលឯករាជ្យ
៥	លោក អ៊ុនប្រាជ័ត វីជេស៊ីរីជាណា	អភិបាលឯករាជ្យ

ប្រវត្តិសង្ខេបរបស់ក្រុមប្រឹក្សាភិបាល

អិលអូអិលស៊ី មានក្រុមប្រឹក្សាភិបាលដែលសកម្ម មានគុណវុឌ្ឍិ និងបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រង និងការអភិវឌ្ឍន៍។



លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា
ប្រធានក្រុមប្រឹក្សាភិបាល

លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា ជាប្រធានក្រុមប្រឹក្សាភិបាល របស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកក៏កំពុងបម្រើការងារនៅក្រុមហ៊ុន អិលអូអិលស៊ីគ្រប់ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន LOLC Finance Plc. និងប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Brown Marchinery (Cambodia) Co., Ltd. ថែមទាំងជាអគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LOLC Myanmar Micro Finance Company Limited ផងដែរ។ មុនពេលចូលបម្រើការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី លោកជាអគ្គនាយកគ្រប់គ្រង និងជាប្រធាននាយកប្រតិបត្តិ នៅ អិលអូអិលស៊ី ហ្វាយនែន ភីអិលស៊ី ក្នុងប្រទេសស្រីលង្កា។ លោកបានបម្រើការងារនៅក្នុងវិស័យ សេវាមិនមែនហិរញ្ញវត្ថុអស់រយៈពេល ៣៥ឆ្នាំកន្លងមកហើយ ទាំងនៅក្រុមហ៊ុនហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ និងក្រុមហ៊ុនឯកទេសកតិសន្យាដោយមានមុខតំណែងជាក្រុមប្រឹក្សាភិបាល និងអគ្គនាយក គ្រប់គ្រងទូទៅ មុនពេលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ អិលអូអិលស៊ី (ខេមបូឌា)។ លោកមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យសេវាមិនមែនហិរញ្ញវត្ថុមាន ទីផ្សារ និងការលក់ ការគ្រប់គ្រងឥណទាន និងដោះស្រាយបំណុល និងហិរញ្ញវត្ថុ។ លោក ដេ ហ្ស៊ីលវ៉ា ជាបុគ្គលដ៏ឆ្លើយតបរបស់ Sri Lanka Institute of Credit Management ហើយ លោកត្រូវបានជ្រើសតាំងជាលេខាធិការកិត្តិយសក្នុងឆ្នាំ២០១០។ លោកក៏ធ្លាប់ជាសមាជិក ក្រុមប្រឹក្សាគ្រប់គ្រងនៃសមាគម Finance Houses Association ក្នុងប្រទេសស្រីលង្កា អស់រយៈ ពេល ៩ឆ្នាំ ក្នុងនោះអស់រយៈពេលជាង ៤ឆ្នាំ ដែលលោកកាន់តំណែងជាអនុប្រធាន ក្រុមប្រឹក្សាភិបាល និងអគ្គនាយករបស់ក្រុមហ៊ុន Financial Ombudsman Sri Lanka (Guarantee) Limited ហើយលោកបានផ្តល់ការណែនាំ និងចែករំលែកបទពិសោធន៍ជាច្រើន ដើម្បីជាប្រយោជន៍ដល់ក្រុមហ៊ុន Non-Bank Financial Services Industry ក្នុងប្រទេស ស្រីលង្កាផងដែរ។ ក្នុងឆ្នាំ២០១៥ លោកបានលាលែងពីតំណែងទាំងអស់នេះដើម្បីទទួលខុស ត្រូវក្នុងការគ្រប់គ្រង LOLC Group ក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។ លោកក៏បានបម្រើការងារ (ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០១៥) ជាអគ្គនាយកមិនប្រតិបត្តិរបស់ Navajeevana Rehabilitation – Tangalle ក្នុងប្រទេសស្រីលង្កា ដែលជាអង្គការមិនមែនរដ្ឋាភិបាលក្នុងការបម្រើដល់ ជនពិការ។



លោក ខន់រ៉ាត ជាយអ៊ីស
អភិបាល

លោក ខន់រ៉ាត ជាយអ៊ីស ជាប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន នៃក្រុមហ៊ុន អិលអូអិលស៊ី គ្រុប នៅប្រទេសស្រីលង្កា និងជាសហស្ថាបនិក/អភិបាលនៃក្រុមហ៊ុន iPay ។ លោកបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Leicester និងជាសមាជិកនៃវិទ្យាស្ថាន Chartered Institute ផ្នែកគណនេយ្យគ្រប់គ្រង វិទ្យាស្ថាន Chartered Global ផ្នែកគណនេយ្យគ្រប់គ្រង ជាសមាជិកនៃសមាគមប្រព័ន្ធបច្ចេកវិទ្យា នៅប្រទេសអង់គ្លេស និងជាសមាជិកនៃវិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant ក្នុងប្រទេសស្រីលង្កា។ លោក ជាយអ៊ីស មានបទពិសោធន៍ និងជំនាញ ឯកទេសជាង២៥ឆ្នាំ លើវិស័យពាណិជ្ជកម្ម ធនាគារនិងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម និងការផលិត។ ជាការទទួលស្គាល់ស្នាដៃចំពោះការរួមចំណែក របស់លោកដល់ក្រុមហ៊ុន អិលអូអិលស៊ី គ្រុប និងវិស័យបច្ចេកវិជ្ជាព័ត៌មាន នៅក្នុងប្រទេសទាំងមូល លោកទទួលបាន ពានរង្វាន់ CSSL CIO Award នៅក្នុងឆ្នាំ២០១៦ និងពានរង្វាន់ Professional Excellence Award នៅក្នុងឆ្នាំ២០១៧ ក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយ វិទ្យាស្ថានវិជ្ជាជីវៈគណនេយ្យ Certified Management Accountant នៃប្រទេសស្រីលង្កា។



លោក ខូលីប រ៉ាណា សាម៉ាវ៉ា
អភិបាល

លោក ខូលីប រ៉ាណា សាម៉ាវ៉ា ជាអភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ។ លោក ខូលីប សាម៉ាវ៉ា បានបញ្ចប់សញ្ញាបត្រវិទ្យាសាស្ត្របរិទ្យា ជំនាញឯកទេសផ្នែកស្ថិតិ ពីសាកលវិទ្យាល័យ Sri Jayawardenepura និងបានប្រលង បញ្ចប់ការសិក្សាពីវិទ្យាស្ថាន Chartered Institute of Accountant នៅចក្រភពអង់គ្លេស។ លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនលើការស្រាវជ្រាវ ការវិនិយោគក្នុងឆ្នាំ២០០៤ និងបាន ចូលបម្រើការងារជាមួយ LOLC Group ក្នុងឆ្នាំ២០០៧។ លោកបានបម្រើការងារអភិបាលនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅប្រទេសមីយ៉ាន់ម៉ា។ លោកមានជំនាញ និងបទ ពិសោធន៍ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការកែលម្អដំណើរការផ្សេងៗ ការធ្វើផែនការយុទ្ធសាស្ត្រ ការវិនិយោគ និងការទិញភាគហ៊ុន។



លោក ម៉ែយ៉ែល ម៉ែម៉ែន
អភិបាលឯករាជ្យ

លោក ម៉ែយ៉ែល ម៉ែម៉ែន ជាអភិបាលឯករាជ្យរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកបានចាប់ផ្តើមអាជីពការងាររបស់លោកក្នុងនាយកដ្ឋានកិច្ចការបរទេស របស់ ធនាគារ ABN AMRO នៃប្រទេសហូឡង់ក្នុងឆ្នាំ១៩៧១ ហើយក្នុង ឆ្នាំ១៩៧៣ លោកត្រូវបានបញ្ជូនឱ្យទៅធ្វើការនៅប្រទេសឥណ្ឌូនេស៊ី។ លោក ម៉ែយ៉ែល ទទួលបាន បទពិសោធន៍ជាច្រើនពីការបម្រើការងារក្នុងមុខតំណែងខុសៗគ្នា និងការបម្រើការងារក្នុងប្រទេស នានាជាច្រើនមុនពេលលោក ទទួលបានតំណែងជាថ្នាក់គ្រប់គ្រងជាន់ខ្ពស់។ ក្នុងឆ្នាំ ១៩៩២ លោកធ្លាប់បម្រើការក្នុងតំណែងជា នាយកកុម្មិភាគនៃធនាគារឯកជន ABN AMRO ក្នុងប្រទេសអាមេរិកឡាទីន ហើយចាប់ពីឆ្នាំ១៩៩៤ លោកបានបម្រើការងារឱ្យ ABN AMRO ជានាយកគ្រប់គ្រងប្រចាំប្រទេសជាច្រើនរួមមាន៖ ប្រទេសវៀតណាម ស្រីលង្កា និងហ្វីលីពីន។ ចាប់តាំងពីឆ្នាំ២០០៥ លោក ម៉ែយ៉ែល បានបំពេញការងារ ជាច្រើនក្នុងនាមជាអ្នកប្រឹក្សាយោបល់ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងបម្រើការងារជាប្រធាន ក្រុមប្រឹក្សាភិបាលក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនពីរ។ ភាពខ្លាំងនៃវិជ្ជាជីវៈរបស់លោក រួមមាន៖ សវនកម្មផ្ទៃក្នុង ការគ្រប់គ្រងធនធានមនុស្ស និងការគ្រប់គ្រងការផ្លាស់ប្តូរ។ លោក ម៉ែយ៉ែល ម៉ែម៉ែន ចូលបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០១៣។



លោក អ៊ីនប្រាជ័ត វីជេស៊ីរីវ៉ាដាណា បច្ចុប្បន្នជាអភិបាលឯករាជ្យ របស់ អិលអូអិលស៊ី (ខេមបូឌា) គឺអិលស៊ី។ លោក អ៊ីនប្រាជ័ត ជាទីប្រឹក្សាយោបល់ជំនាញ លើផ្នែកអភិវឌ្ឍន៍ប្រព័ន្ធអន្តរជាតិដែលមានបទពិសោធន៍ជាង ២០ឆ្នាំ មកពីឆ្នាំ ៣០ប្រទេស។ ជំនាញសំខាន់ៗរបស់លោកមាន៖ វិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និងមធ្យម និងការកសាងសមត្ថភាពនៅក្នុងវិស័យហិរញ្ញវត្ថុ។ លោកមានជំនាញ និងបទពិសោធន៍ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍អាជីវកម្ម ដូចជាប្រព័ន្ធហិរញ្ញវត្ថុ ការអភិវឌ្ឍសមត្ថភាព ក្នុងវិស័យហិរញ្ញវត្ថុ ដោយផ្ដោតទៅលើវិស័យមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូច និង មធ្យម ការផ្លាស់ប្តូរស្ថាប័ន ការបង្កើតផលិតផលថ្មីៗ និងការកែលម្អដំណើរការ។ មុនពេល លោកបម្រើការជាទីប្រឹក្សាយោបល់ លោកបានបម្រើការនៅក្នុងវិស័យធនាគារ ហើយលោក បានរៀបចំ និងវាយតម្លៃសំណើផែនការ និងត្រួតពិនិត្យផែនការ។ ទំនួលខុសត្រូវរបស់ លោកមាន ហិរញ្ញប្បទាន ឥណទានសម្រាប់សហគ្រាសខ្នាតតូច មធ្យម និងខ្នាតធំ ហិរញ្ញប្បទានពាណិជ្ជកម្ម ហិរញ្ញប្បទានមូលធន កំណែទម្រង់បង្កើតសមាគមហិរញ្ញប្បទាន និងភតិសន្យាហិរញ្ញវត្ថុ។ លោកបានបង្កើត និងគ្រប់គ្រង សេវាគាំទ្រហិរញ្ញវត្ថុជាច្រើនដូចជា ការរៀបចំគម្រោង ការគ្រប់គ្រងថវិកា គណនេយ្យ រដ្ឋបាល ហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រព័ន្ធ ព័ត៌មាន (MIS) ។ លោក អ៊ីនប្រាជ័ត វីជេស៊ីរីវ៉ាដាណា ចាប់ផ្តើមបម្រើការនៅ អិលអូអិលស៊ី (ខេមបូឌា) គឺអិលស៊ី នៅខែមករា ឆ្នាំ២០១៥។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់បីខែម្តង។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលទ្ធផលការងាររបស់ ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុ រួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទបញ្ញត្តិ និងរបៀប ដែលការ ផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។ របាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាយការណ៍អំពីលទ្ធផលការងារ និងការប្រតិបត្តិតាម ត្រូវបានត្រួតពិនិត្យ និងពិភាក្សាជាទៀងទាត់ជាមួយនឹងរបាយការណ៍ផ្សេងៗទៀតដែលរួមបញ្ចូលទាំងបញ្ហាដែលមិនមែនជា ប្រតិបត្តិការប្រចាំថ្ងៃ ផងដែរ។

ក្រមសីលធម៌

អាកប្បកិរិយារបស់បុគ្គលិកទាំងនៅក្នុង និងក្រៅកន្លែងធ្វើការអាចជះឥទ្ធិពលដល់កិត្តិយស និងក្បួនល្មោះរបស់ អិលអូអិលស៊ី។ ដូច្នេះបុគ្គលិក របស់ អិលអូអិលស៊ី ទាំងអស់ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់តាមក្រមសីលធម៌របស់ក្រុមហ៊ុន។

ក្រមសីលធម៌ដែលបុគ្គលិកត្រូវអនុវត្ត៖

១. បុគ្គលិកត្រូវមានភាពស្មោះត្រង់ និងត្រូវប្រើប្រាស់ពាក្យសម្តីសមរម្យជាមួយបុគ្គលិក និងអតិថិជន មកធ្វើការទៀងទាត់ពេលវេលា ស្លៀកពាក់ ឯកសណ្ឋានឱ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍ព្យាយាម និងសន្សំសំចៃធនធានរបស់ក្រុមហ៊ុន។
២. បុគ្គលិកត្រូវគោរពសិទ្ធិរបស់អតិថិជនដូចជា៖ សិទ្ធិក្នុងការដឹង និងយល់អំពីតម្លៃសេវាកម្ម និងលក្ខខណ្ឌប្រាក់កម្ចីទាំងអស់មុនពេល ទទួលប្រាក់ សិទ្ធិមិនទទួលយកប្រាក់កម្ចី សិទ្ធិតវ៉ា ឬស្វ័យប្រវត្តិបញ្ជាក់ពីសេវាកម្មផ្សេងៗ របស់អិលអូអិលស៊ី សិទ្ធិទទួលបានតារាង កាលវិភាគសងប្រាក់ និងឯកសារសំខាន់ៗផ្សេងទៀតនៅពេលទទួលប្រាក់កម្ចី និងបង្កាន់ដៃបង់ប្រាក់ សិទ្ធិទទួលបាននូវភាពស្មើគ្នា ការយកចិត្ត ទុកដាក់ និងការគោរពដោយគ្មានការរើសអើងពី បុគ្គលិកអិលអូអិលស៊ី និងសិទ្ធិទាមទារឱ្យអិលអូអិលស៊ី រក្សាការសម្ងាត់នូវព័ត៌មានប្រាក់កម្ចី និងព័ត៌មានផ្ទាល់ខ្លួន។
៣. បុគ្គលិកត្រូវគោរពចំពោះអតិថិជនទាំងអស់ដោយស្មើភាពគ្នាដោយគ្មានការរើសអើងពីគណបក្សនយោបាយជាតិសាសន៍ ឬសង្គមជាតិឡើយ។
៤. បុគ្គលិកត្រូវរក្សាទំនាក់ទំនងល្អជាមួយអតិថិជនដូច្នេះលេខទូរសព្ទទំនាក់ទំនងរបស់មន្ត្រីឥណទានត្រូវតែអាចទាក់ទងបាន និងមានការឆ្លើយ តបទាន់សភាពការណ៍។
៥. បុគ្គលិកត្រូវអានឱ្យបានឮៗទៅកាន់អតិថិជនអំពីឃ្លាដែលមានចែងនៅក្នុងកិច្ចសន្យា និងកិច្ចសន្យារក្សាការសម្ងាត់ មុនពេលអ្នកប្រមូលទិន្នន័យ ពីអតិថិជន និងធ្វើការបញ្ចេញសាច់ប្រាក់ជូនពួកគាត់។
៦. បុគ្គលិកត្រូវអានយល់ច្បាស់ និងអនុវត្តតាមបទបញ្ញត្តិក្រមសីលធម៌របស់អិលអូអិលស៊ី។ ការបំពានលើក្រមសីលធម៌អាចនឹងទទួលបានការ ព្រមាន ឬបញ្ឈប់ពីការងារ។
៧. បុគ្គលិកទាំងអស់មានកាតព្វកិច្ចរក្សាការសម្ងាត់ប្រធានផ្ទាល់ នាយក/នាយិកាសាខា ឬនាយក/នាយិកានាយកដ្ឋានប្រសិនបើសង្កេត ឃើញមានករណីបំពានលើក្រមសីលធម៌ ឬគោលនយោបាយផ្សេងៗ។ ក្នុងករណីពិសេសណាមួយបុគ្គលិកអាចរាយការណ៍ដោយផ្ទាល់មក កាន់នាយិកានាយកដ្ឋានធនធានមនុស្ស មន្ត្រីប្រតិបត្តិតាម ឬប្រធាននាយកប្រតិបត្តិ។

សកម្មភាពមិនអនុញ្ញាត៖

- មិនត្រូវប្រើប្រាស់សម្តីគំរោះគំរើយដល់អតិថិជនដែលមានការបង់សងយឺតឡើយ ប៉ុន្តែត្រូវស្តាប់ហេតុផលរបស់អតិថិជន និងកសាងនូវវប្បធម៌ជួយគ្នា និងពិភាក្សាគ្នា។ នៅពេលដោះស្រាយបំណុលជាមួយអតិថិជនជាពិសេសអតិថិជនដែលបង់ប្រាក់យឺត មន្ត្រីគណនាត្រូវពិភាក្សាជាមួយអតិថិជនដើម្បីដោះស្រាយ និងផ្តល់ដំបូន្មានដល់ពួកគាត់។ បុគ្គលិកមិនត្រូវបង្ខំប្រមូលប្រាក់កម្ចីភ្លាមៗដោយគ្មានអនុគ្រោះចំពោះការយឺតយ៉ាវរបស់អតិថិជនដែលជួបបញ្ហាលំបាកខ្លាំង និងជួបវិបត្តិសាច់ប្រាក់នោះឡើយ។
- បុគ្គលិកមិនត្រូវប្រើប្រាស់តួនាទីរបស់ខ្លួនដើម្បីទទួលយកកម្រៃជើងសារ និងអត្ថប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ បុគ្គលិក និងសាច់ញាតិដែលជាប់ពាក់ព័ន្ធនឹងការដាក់លក់ទ្រព្យរបស់អតិថិជនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមដេញថ្លៃទិញទ្រព្យនោះឡើយ។
- បុគ្គលិកមិនត្រូវលេងក្នុងទីនោះនៃការស្វែងរកស្រ្តីក្នុងម៉ោងការងារ សេពគ្រឿងស្រវឹងក្នុងម៉ោងការងារ សេពគ្រឿងញៀន លេងល្បែងស៊ីសងឬប្រើប្រាស់អាវុធជាតិផ្ទុះឬសារធាតុដែលច្បាប់ហាមឃាត់ បន្លំឯកសារ ប្រើប្រាស់អំពើហិង្សា ជេរប្រមាថគំរាមកំហែង ឬរំលោភបំពានផ្លូវភេទលើអ្នកដទៃឡើយ។
- បុគ្គលិកមិនត្រូវមានការរើសអើងដូចជា ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ អាយុ។ល។ មិនត្រូវបៀតបៀនអ្នកដទៃ ឬប្រព្រឹត្តអំពើអនាចារ និងមិនត្រូវបើកមើលឬបង្ហោះចែកចាយរូបភាពអាសអាភាសឡើយ។
- ក្នុងអំឡុងពេលបម្រើការងារ និងក្រោយពេលបញ្ចប់ការងារជាមួយអិលអូអិលស៊ី បុគ្គលិកមិនត្រូវចែកចាយ ឬប្រើប្រាស់ព័ត៌មានសម្ងាត់ និងឯកសារសម្ងាត់របស់អតិថិជន និងអិលអូអិលស៊ីដោយគ្មានការអនុញ្ញាត ឬតម្រូវការពីផ្នែកច្បាប់ឡើយ។

ឯករាជ្យភាព និងគម្លាតភាព

អនុវត្តតាមអភិបាលកិច្ចសាជីវកម្ម អិលអូអិលស៊ីមានក្រុមប្រឹក្សាភិបាលចំនួន ៥រូប ដែលក្នុងនោះ ៣រូបជាក្រុមប្រឹក្សាភិបាលមិនប្រតិបត្តិ និង ២រូប ជាក្រុមប្រឹក្សាភិបាលឯករាជ្យ។ អិលអូអិលស៊ី អនុលោមតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មដែលក្នុងនោះរួមមានច្បាប់ពាក់ព័ន្ធនឹងអភិបាលកិច្ចសាជីវកម្ម និងប្រកាសស្តីពីអភិបាលនៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសកម្ម	
ឆ្លងកាត់ដំណើរការសាកល្បងពីភាពសាកសម និងត្រឹមត្រូវ នៅធនាគារជាតិនៃកម្ពុជា	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវចូលរួមប្រជុំយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ	✓
សមាជិកក្រុមប្រឹក្សាភិបាលត្រូវធ្វើការវិនិច្ឆ័យប្រកបដោយភាពត្រឹមត្រូវ	✓
គណៈកម្មាធិការសវនកម្មនៃគ្រឹះស្ថានត្រូវដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ	✓
តម្លាភាព	
ការបង្ហាញដល់សាធារណៈជន៖ - រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងរបស់គ្រឹះស្ថាន - រចនាសម្ព័ន្ធកម្មសិទ្ធិជាមូលដ្ឋាន - រចនាសម្ព័ន្ធក្រុមហ៊ុនមេ និងកម្មសិទ្ធិភាគហ៊ុន ប្រសិនបើមាន - ការដឹកនាំ - ការលើកទឹកចិត្ត - ក្រុមសីលធម៌ - គោលនយោបាយទាក់ទងនឹងទំនាស់ផលប្រយោជន៍ - គោលនយោបាយកម្ចី និងកម្រិតកំណត់សម្រាប់បុគ្គលពាក់ព័ន្ធ	✓
- របាយការណ៍ប្រចាំឆ្នាំ - របាយការណ៍សវនកម្ម	✓
ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម	
- ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនត្រូវអនុម័តរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយការអនុម័តត្រូវបង្ហាញតាមរយៈហត្ថលេខារបស់ក្រុមប្រឹក្សាភិបាលមួយរូប ឬច្រើនរូប។	✓
- ក្រុមហ៊ុនមិនត្រូវចេញផ្សាយ បោះពុម្ព ឬចែករំលែកចម្លងនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំឡើយលុះត្រាតែរបាយការណ៍ហិរញ្ញវត្ថុនោះត្រូវបានអនុម័តរួចរាល់ ដោយក្រុមប្រឹក្សាភិបាល អមដោយរបាយការណ៍របស់សវនករ។	✓
- ការកោះប្រជុំ៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងយ៉ាងហោចណាស់ម្តងក្នុងមួយត្រីមាស។ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលត្រូវធ្វើឡើងតាមរយៈការបោះឆ្នោតសម្លេងភាគច្រើននៃសមាជិកក្រុមប្រឹក្សាភិបាល ឬអ្នកតំណាង ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ។	✓

គួរដឹង និងទំនួលខុសត្រូវរបស់គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការតែចតាំង និងផ្តល់តម្លៃការ

១. គោលនយោបាយ និងនីតិវិធី

- ក. ធានាថាគោលនយោបាយផ្តល់តម្លៃការមានសង្គតិភាពជាមួយនឹងទិសដៅរយៈពេលវែង និងគុណតម្លៃរបស់ស្ថាប័ន។
- ខ. ត្រួតពិនិត្យឡើងវិញរាល់ការវាយតម្លៃពីខាងក្រៅចំពោះយុទ្ធសាស្ត្រ និងគោលនយោបាយធនធានមនុស្សរបស់គ្រឹះស្ថាន ហើយរាយការណ៍ទៅក្រុមប្រឹក្សាភិបាលនូវរបកគំហើញ និងការផ្តល់អនុសាសន៍។
- គ. ត្រួតពិនិត្យឡើងវិញ និងផ្តល់អនុសាសន៍ទៅក្រុមប្រឹក្សាភិបាលលើយុទ្ធសាស្ត្រ និងគោលនយោបាយធនធានមនុស្សរបស់អិលអូអិលស៊ី ដោយរួមបញ្ចូលការជ្រើសរើសបុគ្គលិក ការអភិវឌ្ឍការថែរក្សាបុគ្គលិក ការទូទាត់ និងផលប្រយោជន៍ផ្សេងៗទៀត។

២. ដំណើរការតែចតាំង និងការត្រួតពិនិត្យ

- ក. ផ្តល់អនុសាសន៍លើនីតិវិធីក្នុងការជ្រើសរើស និងផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាល។
- ខ. ផ្តល់អនុសាសន៍អំពីបុគ្គលឯករាជ្យដែលអាចជាសមាជិកគណៈកម្មាធិការ។
- គ. អនុម័តលើការតែងតាំងគណៈគ្រប់គ្រងជាន់ខ្ពស់។

៣. ការផ្តល់តម្លៃការ

- ក. ត្រួតពិនិត្យ និងផ្តល់អនុសាសន៍លើការរៀបចំតម្លៃការសម្រាប់ក្រុមប្រឹក្សាភិបាលប្រតិបត្តិ រួមមានលក្ខខណ្ឌកិច្ចសន្យាតម្លៃការប្រចាំឆ្នាំ និងការចូលរួមនៅក្នុងផែនការប្រាក់លើកទឹកចិត្តរយៈពេលខ្លី និងរយៈពេលវែង របស់ក្រុមហ៊ុន។
- ខ. ត្រួតពិនិត្យការផ្លាស់ប្តូរ និងការអភិវឌ្ឍសំខាន់ៗរបស់ក្រុមហ៊ុនអំពីតម្លៃការ ការជ្រើសរើសបុគ្គលិក ការថែរក្សាបុគ្គលិក នីតិវិធីនិងគោលនយោបាយបញ្ឈប់បុគ្គលិក សម្រាប់គណៈគ្រប់គ្រងជាន់ខ្ពស់។
- គ. ត្រួតពិនិត្យ និងអនុម័តយុទ្ធសាស្ត្រប្រាក់លើកទឹកចិត្តរយៈពេលខ្លី ផែនការការងារ និងប្រាក់រង្វាន់បំណាច់ឆ្នាំ។

៤. នីតិវិធីរាយការណ៍

- ក. គណៈកម្មាធិការនឹងផ្តល់អនុសាសន៍ទៅក្រុមប្រឹក្សាភិបាលទៅតាមពេលវេលាសមស្រប លើផ្នែកដែលចាំបាច់ត្រូវបានធានាការឬកែលម្អ។
- ខ. គណៈកម្មាធិការនឹងរៀបចំរបាយការណ៍ ប្រសិនបើមានការតម្រូវពីក្រុមប្រឹក្សាភិបាល អំពីសកម្មភាពរបស់ គណៈកម្មាធិការសម្រាប់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការ

១. ក្របខណ្ឌគ្រប់គ្រងហានិភ័យ

- ក. ផ្តល់អនុសាសន៍ទៅក្រុមប្រឹក្សាភិបាលទាក់ទងនឹងហានិភ័យដែលកំពុងប្រឈមបច្ចុប្បន្ន និងហានិភ័យដែលអាចកើតមាននៅពេលអនាគត យុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ និងការអនុវត្តក្នុងការគ្រប់គ្រងហានិភ័យ។
- ខ. ត្រួតពិនិត្យលើការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងការកំណត់អាទិភាពនៃហានិភ័យដែលអាចកើតមានចំពោះក្រុមហ៊ុន។
- គ. ពិភាក្សាលើហានិភ័យនៃការគែបន្តដែលលើកយកមកពិភាក្សានៅក្នុងគណៈកម្មាធិការ ដោយសវនករឯករាជ្យ និងអនុសាសន៍របស់សវនករ ដើម្បីចាត់វិធានការឱ្យទាន់ពេលវេលា។
- ឃ. ត្រួតពិនិត្យទៅលើទស្សនវិស័យនៃហានិភ័យ យុទ្ធសាស្ត្រ និងគោលនយោបាយ ទៅតាមអនុសាសន៍របស់គណៈគ្រប់គ្រងនិងធានាឱ្យបាននូវការអនុលោមតាមគោលនយោបាយទាំងនោះ ក៏ដូចជាគោលនយោបាយគ្រប់គ្រងហានិភ័យជាមួយរបស់គ្រឹះស្ថាន។ ហានិភ័យដែលកើតមានឡើងជាញឹកញាប់រួមមានហានិភ័យទីផ្សារ ហានិភ័យផលប៉ះពាល់ត្រួតពិនិត្យ ហានិភ័យសាច់ប្រាក់ងាយស្រួល ហានិភ័យប្រតិបត្តិការ និងហានិភ័យពាណិជ្ជកម្មដែលរួមមានហានិភ័យពាក់ព័ន្ធដូចជា៖
 - ហានិភ័យអត្រាការប្រាក់
 - ហានិភ័យនៃការប្តូរប្រាក់ប័ណ្ណ
 - ហានិភ័យបច្ចេកវិទ្យាព័ត៌មាន
 - ហានិភ័យនៃការបង្កើតប្រតិបត្តិការឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ

- ហានិភ័យប្រតិបត្តិការ
- ហានិភ័យកេរ្តិ៍ឈ្មោះ
- ហានិភ័យនៃការប្រកួតប្រជែង
- ហានិភ័យផ្នែកច្បាប់
- ហានិភ័យនៃការគ្រប់គ្រង និងការអនុលោមតាមច្បាប់
- ហានិភ័យនៃសុវត្ថិភាព សុខភាព និងបរិស្ថាន
- ហានិភ័យនៃការវិនិយោគ
- ហានិភ័យនៃការវាយតម្លៃទ្រព្យសកម្ម
- ហានិភ័យផ្សេងៗទៀតដែលពាក់ព័ន្ធនឹងអាជីវកម្មដែលត្រូវកត់សម្គាល់មើលជាទៀងទាត់។

២. គោលនយោបាយ និងរបាយការណ៍

- ក. ត្រួតពិនិត្យទៅលើការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យដែលកំណត់ដោយក្រុមប្រឹក្សាភិបាល។
- ខ. ត្រួតពិនិត្យឡើងវិញនូវគោលនយោបាយគ្រប់គ្រងទ្រព្យសកម្មនិងអកម្មរបស់គ្រឹះស្ថានរៀងរាល់មួយឆ្នាំម្តង ឬញឹកញាប់ជាងនេះប្រសិនបើមានតម្រូវការ ហើយត្រួតពិនិត្យចាត់សាច់ប្រាក់របស់គ្រឹះស្ថានត្រូវបានចាត់ចែង និងគ្រប់គ្រងស្របទៅតាមគោលនយោបាយដែរឬទេ។
- គ. ត្រួតពិនិត្យគោលការណ៍ណែនាំរបស់គ្រឹះស្ថានទៅលើការទទួលយកហានិភ័យផ្នែកហិរញ្ញវត្ថុ និងត្រួតពិនិត្យការអនុវត្តជាក់ស្តែងធៀបនឹងកម្រិតកំណត់។

- ឃ. ត្រួតពិនិត្យរបាយការណ៍របស់គណៈគ្រប់គ្រង ដោយមានបញ្ចូលលម្អិតពីភាពគ្រប់គ្រាន់ និងប្រសិទ្ធភាពនៃ មុខងារគ្រប់គ្រងហានិភ័យរបស់គ្រឹះស្ថាន ព្រមទាំងការអនុវត្តរបស់គណៈគ្រប់គ្រងលើការគ្រប់គ្រងហានិភ័យ និងត្រួតពិនិត្យរបាយការណ៍គ្រប់គ្រងផ្ទៃក្នុងអនុសាសន៍ និងធានាថាបានចាត់វិធានការសមស្របចំពោះហានិភ័យដែលអាចកើតមាន។
- ង. ត្រួតពិនិត្យផលប៉ះពាល់លើតារាងតុល្យការ គណនីប្រាក់ចំណេញ និងខាត និងសាច់ប្រាក់ងាយស្រួល ដែលកើតឡើងពីការប្រែប្រួលនៃបរិមាណ និងតម្លៃនៃផលិតផលថ្លៃដើមកំណើននៃឥណទាន និងប្រាក់កម្ចីពីម្ចាស់កម្ចីប្រាក់បញ្ញើ ព្រមទាំងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលនៃយុទ្ធសាស្ត្រវិនិយោគ និងអាកប្បកិរិយារបស់អតិថិជន។

៣. ការធានារ៉ាប់រង និងការអនុលោមតាមច្បាប់

- ក. ត្រួតពិនិត្យលើទំហំ ការធានា និងតម្លៃនៃកម្មវិធីធានារ៉ាប់រងសម្រាប់គ្រឹះស្ថាន។
- ខ. ធានាថាគ្រឹះស្ថានបំពេញតាមតម្រូវការច្បាប់ និងបញ្ញត្តិនានាកំណត់ដោយម្ចាស់កម្ចី ដែលមានចែងនៅក្នុងកិច្ចសន្យាកម្ចី។

៤. បញ្ហាផ្សេងៗទៀត

- ក. ត្រួតពិនិត្យដោយលម្អិតលើចំណុចដែលត្រូវបោះពុម្ពផ្សាយនៅ

ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថាន ទាក់ទងនឹងសកម្មភាពរបស់គណៈកម្មាធិការ។

- ខ. រៀបចំធ្វើសមាធិកភាពទៅលើការអនុវត្តរបស់ខ្លួនយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តង និងធានាថាគណៈកម្មាធិការមានធនធានគ្រប់គ្រាន់សម្រាប់បំពេញភារកិច្ចរបស់ខ្លួន និងធានាថាវគ្គបណ្តុះបណ្តាលចាំបាច់ត្រូវបាន ផ្តល់ទៅឱ្យសមាជិកគណៈកម្មាធិការទៅតាមតម្រូវការ និងជាទៀងទាត់។ គណៈកម្មាធិការនឹងផ្តល់អនុសាសន៍លើការផ្លាស់ប្តូរ ដែលគណៈកម្មាធិការគិតថាចាំបាច់ទៅក្រុមប្រឹក្សាភិបាល ដើម្បីសុំការអនុម័ត។
- គ. ត្រួតពិនិត្យបញ្ញត្តិរបស់គណៈកម្មាធិការរៀងរាល់មួយឆ្នាំម្តង និង/ឬ ពេលមានតម្រូវការ។

៥. នីតិវិធីវាយតម្លៃ

- ក. គណៈកម្មាធិការត្រូវផ្តល់អនុសាសន៍ ទៅក្រុមប្រឹក្សាភិបាល ទៅលើវិធានការ ឬតម្រូវការកែលម្អផ្សេងៗ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។
- ខ. គណៈកម្មាធិការត្រូវរៀបចំរបាយការណ៍អំពីសកម្មភាពរបស់ខ្លួនដែលត្រូវបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាភិបាល ប្រសិនបើមានតម្រូវការពីក្រុមប្រឹក្សាភិបាល។

គណៈកម្មាធិការសមាជិក

១. របាយការណ៍ហិរញ្ញវត្ថុ

- គណៈកម្មាធិការត្រូវត្រួតពិនិត្យ និងស្ទង់ធ្វើដោយពេញលេញចាំបាច់ដើម្បី៖
- ក. ធានាថាគោលនយោបាយគណនេយ្យ ឬការកែសម្រួលនានាមានភាពស៊ីសង្វាក់គ្នា ដែលត្រូវពិនិត្យឡើងវិញជាប្រចាំឆ្នាំ។
- ខ. ធានាថាព័ត៌មានដែលត្រូវផ្តល់ជូនទៅសាធារណជន ធនាគារជាតិនៃកម្ពុជា អង្គភាពច្បាប់ និងដៃគូពាក់ព័ន្ធ មានភាពច្បាស់លាស់ ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន។
- គ. ធានាថាព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានពាក់ព័ន្ធនឹងហានិភ័យនានាមានភាពត្រឹមត្រូវច្បាស់លាស់ និងវាយតម្លៃពី វិធីសាស្ត្រគណនេយ្យដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតគណនីឯកត្តជនគណនីសរុបរួម និងរបាយការណ៍ហិរញ្ញវត្ថុ។
- ឃ. ធានាថាគ្រឹះស្ថានអនុលោមតាមស្តង់ដារគណនេយ្យ និងធ្វើការវាស់វែងបានយ៉ាងត្រឹមត្រូវ។
- ង. ស្ទង់ធ្វើដោយទៅលើមតិយោបល់របស់សវនករឯករាជ្យ។
- ច. ធានាភាពច្បាស់លាស់នៃព័ត៌មាន និងខ្លឹមសារនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថាន និង
- ឆ. ធានាព័ត៌មានចាំបាច់ដែលត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាព័ត៌មានអំពីប្រតិបត្តិការ ហិរញ្ញវត្ថុ និងអភិបាលកិច្ច (ដែលទាក់ទងនឹងសវនកម្ម និងការគ្រប់គ្រងហានិភ័យ) មានភាពត្រឹមត្រូវ។

២. ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ

- គណៈកម្មាធិការត្រូវ៖
- ក. ត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ដែលត្រូវបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការគ្រប់គ្រងហានិភ័យ។
- ខ. វាយតម្លៃពីគុណភាពនៃនីតិវិធីត្រួតពិនិត្យផ្ទៃក្នុង ជាពិសេសពិនិត្យថាតើប្រព័ន្ធរស់វែង ត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យមានភាពត្រឹមត្រូវស៊ីសង្វាក់គ្នាឬទេ និងផ្តល់អនុសាសន៍បន្ថែមពេលចាំបាច់។

៣. ការអនុលោមតាមច្បាប់ ប្រព័ន្ធផ្តល់ព័ត៌មានដោយសង្វាក់ និងការគែបន្លំ

- គណៈកម្មាធិការត្រូវ៖
- ក. ត្រួតពិនិត្យទៅលើភាពគ្រប់គ្រាន់ និងសុវត្ថិភាពនៃការរៀបចំរបស់គ្រឹះស្ថាន សម្រាប់ឱ្យបុគ្គលិក និងដៃគូពាក់ព័ន្ធក្នុងការលើកឡើងពីការព្រួយបារម្ភ អំពីភាពដែលគ្រឹះស្ថានអាចអនុវត្តខុសក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឬបញ្ហាដទៃទៀត។ គណៈកម្មាធិការត្រូវធានាឱ្យបានថាការរៀបចំទាំងនោះអាចឱ្យគណៈកម្មាធិការធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើបញ្ហាទាំងនោះបាន និងចាត់វិធានការតាមដានសមស្រប។
- ខ. ត្រួតពិនិត្យទៅលើនីតិវិធីរបស់គ្រឹះស្ថានក្នុងការរកឃើញនូវការគែបន្លំ។
- គ. ត្រួតពិនិត្យទៅលើប្រព័ន្ធ និងការគ្រប់គ្រងរបស់គ្រឹះស្ថាន ក្នុងការបង្ការការស្តាប់ចោល និងបង្ការមិនឱ្យគ្រឹះស្ថានទទួលបានរបាយការណ៍មិនអនុលោមតាមច្បាប់ ពីអង្គភាពច្បាប់ ឬដៃគូពាក់ព័ន្ធ។

៤. សវនកម្មផ្ទៃក្នុង

គណៈកម្មាធិការត្រូវ៖

- ក. គ្រប់គ្រង និងត្រួតពិនិត្យទៅលើប្រសិទ្ធភាពនៃមុខងារសវនកម្មផ្ទៃក្នុង ស្របទៅតាមប្រព័ន្ធគ្រប់គ្រងហានិភ័យជាមូលដ្ឋាន។
- ខ. អនុម័តលើការតែងតាំង និងការបញ្ឈប់សវនករផ្ទៃក្នុង។
- គ. ត្រួតពិនិត្យ និងវាយតម្លៃផែនការសវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ ការបណ្តុះបណ្តាល និងផែនការបុគ្គលិក។
- ឃ. ត្រួតពិនិត្យរបាយការណ៍ដែលសវនករផ្ទៃក្នុងធ្វើជូនគណៈកម្មាធិការ។
- ង. តាមដានការអនុវត្តវិធានការកែលម្អឱ្យមានប្រសិទ្ធភាព តាមរយៈការពិនិត្យតាមដានទៅលើអនុសាសន៍របស់ សវនករផ្ទៃក្នុង ដែលថ្នាក់គ្រប់គ្រងមិនទាន់បានអនុវត្តច្បាស់ និងបន្តគាំទ្រការងាររបស់សវនកម្មផ្ទៃក្នុង។
- ច. ជួបប្រជុំជាមួយដៃគូសវនកម្មផ្ទៃក្នុងយ៉ាងហោចណាស់ ៤ដងក្នុងមួយឆ្នាំ និងយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំដោយគ្មានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាពីការទទួលខុសត្រូវ និងបញ្ហានានា ដែលរកឃើញដោយសវនករផ្ទៃក្នុង។
- ឆ. សវនករផ្ទៃក្នុងត្រូវរាយការណ៍ដោយផ្ទាល់ទៅប្រធានគណៈកម្មាធិការ និងប្រធានក្រុមប្រឹក្សាភិបាល។

៥. សវនកម្មឯករាជ្យ

គណៈកម្មាធិការត្រូវ៖

- ក. គិតគូរ និងផ្តល់អនុសាសន៍ទៅក្រុមប្រឹក្សាភិបាលទាក់ទងនឹងការតែងតាំងថ្មី ការតែងតាំងឡើងវិញ និងការបញ្ឈប់សវនករឯករាជ្យរបស់គ្រឹះស្ថាន។ គណៈកម្មាធិការត្រូវត្រួតពិនិត្យលើដំណើរការជ្រើសរើសសវនករថ្មី ហើយប្រសិនបើសវនករណាម្នាក់បានបញ្ឈប់ការងារ គណៈកម្មាធិការត្រូវស៊ើបអង្កេតពីមូលហេតុដែលបណ្តាលឱ្យឈប់ និងសម្រេចថាតើគួរចាត់វិធានដោះស្រាយ។
- ខ. ត្រួតពិនិត្យលើឯករាជ្យភាពរបស់សវនករឯករាជ្យ គោលដៅនិងប្រសិទ្ធភាពនៃដំណើរការសវនកម្ម ព្រមទាំងរបាយការណ៍ពីសវនករឯករាជ្យ លើនីតិវិធីត្រួតពិនិត្យគុណភាពផ្ទៃក្នុងរបស់ខ្លួន។
- គ. ត្រួតពិនិត្យលើទំនាក់ទំនងជាមួយសវនករឯករាជ្យ ដូចជា៖
 - o ផ្តល់អនុសាសន៍លើថ្លៃសេវា ថាតើថ្លៃសេវាប្រើប្រាស់សម្រាប់សេវាកម្មសវនកម្ម ឬមិនមែនសវនកម្ម ហើយថាតើកម្រិតនៃថ្លៃសេវាអាចប្រើប្រាស់គ្រប់គ្រាន់សម្រាប់ការធ្វើសវនកម្មដែរឬទេ។
 - o អនុម័តលើលក្ខខណ្ឌនៃការផ្តល់សេវា ព្រមទាំងលិខិតបញ្ជាក់ពីការផ្តល់សេវា (Engagement Letter) ដែលត្រូវចេញនៅពេលចាប់ផ្តើមធ្វើសវនកម្ម និងទំហំនៃការធ្វើសវនកម្ម។
 - o ធានាឱ្យបានថាគ្មានទំនាក់ទំនងណាមួយ ដូចជាទំនាក់ទំនងគ្រួសារ ប្រធានគ្រប់គ្រង និងបុគ្គលិក ការវិនិយោគទំនាក់ទំនងផ្នែកហិរញ្ញវត្ថុបំផុត រវាងសវនករនឹងគ្រឹះស្ថាន ក្រៅពីទំនាក់ទំនងគ្នាធម្មតាក្នុងអាជីវកម្មឡើយ។
 - o ត្រួតពិនិត្យលើការអនុលោមតាមច្បាប់របស់សវនករ ជាមួយនឹងក្រមសីលធម៌ និងជំនាញវិជ្ជាជីវៈដែលពាក់ព័ន្ធទៅលើការផ្លាស់ប្តូរដៃគូសវនករ ថ្លៃសេវាដែលគ្រឹះស្ថានត្រូវបង់ រៀបចំនឹងចំណូលជាមូល ការិយាល័យ ដៃគូ និងតម្រូវការពាក់ព័ន្ធផ្សេងៗទៀត។

- o ធានាការសម្របសម្រួលសកម្មភាពការងាររបស់សវនករផ្ទៃក្នុង។
- ឃ. ជួបប្រជុំជាប្រចាំជាមួយសវនករឯករាជ្យ ដូចជាជួបម្តងនៅដំណាក់កាលធ្វើផែនការមុនពេលធ្វើសវនកម្ម និងម្តងទៀតនៅពេលធ្វើរបាយការណ៍បន្ទាប់ពីធ្វើសវនកម្ម។ គណៈកម្មាធិការត្រូវជួបជាមួយសវនករឯករាជ្យយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដោយគ្មានវត្តមានរបស់គណៈគ្រប់គ្រង ដើម្បីពិភាក្សាពីទំនួលខុសត្រូវរបស់សវនករ និងបញ្ហានានា ដែលរកឃើញដោយសវនករ។
- ង. ត្រួតពិនិត្យ និងអនុម័តលើសវនកម្មប្រចាំឆ្នាំ និងធានាថាលទ្ធផលសវនកម្មស្របទៅតាមទំហំនៃសវនកម្មដែលបានព្រមព្រៀង។
- ច. ត្រួតពិនិត្យរបកគំហើញសវនកម្មជាមួយសវនករឯករាជ្យរួមមាន៖
 - o ការពិភាក្សាទៅលើបញ្ហាសំខាន់ៗដែលរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម។
 - o ការទទួលខុសត្រូវ និងការវិនិច្ឆ័យសវនកម្ម។
 - o កម្រិតនៃកំហុសដែលបានកត់សម្គាល់ក្នុងអំឡុងពេលធ្វើសវនកម្ម។
 - o ប្រសិទ្ធភាពនៃការធ្វើសវនកម្ម។
- ឆ. ត្រួតពិនិត្យរបាយការណ៍របស់គណៈគ្រប់គ្រង និងការឆ្លើយតបរបស់គណៈគ្រប់គ្រងទៅនឹងរបកគំហើញ និងអនុសាសន៍របស់សវនករ។
- ជ. បង្កើត និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សេវាមិនមែនសវនកម្មដោយសវនករឯករាជ្យ និងទទួលយកការណែនាំផ្សេងៗដែលពាក់ព័ន្ធទៅនឹងបញ្ហានានាដែលអាចកើតមាន។

៦. បញ្ហាផ្សេងទៀត

គណៈកម្មាធិការត្រូវ៖

- ក. មានធនធានគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។
- ខ. ទទួលបានការបណ្តុះបណ្តាលសមស្រប និងមានពេលវេលាគ្រប់គ្រាន់ ទាំងការបណ្តុះបណ្តាលដំបូងសម្រាប់សមាជិកចូលថ្មី និងការបណ្តុះបណ្តាលជាប្រចាំសម្រាប់សមាជិកទាំងអស់។
- គ. ទទួលខុសត្រូវក្នុងការសម្របសម្រួលសវនករផ្ទៃក្នុង និងសវនករឯករាជ្យ។
- ឃ. ត្រួតពិនិត្យការស៊ើបអង្កេតលើសកម្មភាពនានា ដែលស្ថិតនៅក្នុងក្របខណ្ឌបញ្ញត្តិរបស់ខ្លួន។
- ង. រៀបចំធ្វើសមាធិកភាពទៅលើការអនុវត្តរបស់ខ្លួន និងយ៉ាងហោចណាស់រៀងរាល់មួយឆ្នាំម្តង ធ្វើការត្រួតពិនិត្យ ទៅលើក្របខណ្ឌបញ្ញត្តិរបស់ខ្លួន ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពជាអតិបរមា និងផ្តល់អនុសាសន៍រាល់ការកែលម្អទៅក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត។

៧. នីតិវិធីនៃការរាយការណ៍

- ក. គណៈកម្មាធិការត្រូវផ្តល់អនុសាសន៍ទៅក្រុមប្រឹក្សាភិបាល ទៅលើវិធានការ ឬតម្រូវការកែលម្អផ្សេងៗ ដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន។
- ខ. គណៈកម្មាធិការត្រូវរៀបចំរបាយការណ៍អំពីសកម្មភាពរបស់ខ្លួន ដែលត្រូវបញ្ចូលនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល ប្រសិនបើមានតម្រូវការពីក្រុមប្រឹក្សាភិបាល។

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានក្តីសោមនស្សរីករាយក្នុងការបង្ហាញនូវរបាយការណ៍ប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៨។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់អិលអិលស៊ីគឺផ្តល់សេវាហិរញ្ញវត្ថុដល់សហគ្រិន និងក្រុមគ្រួសារនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ចក្នុងការផ្លាស់ប្តូរជីវភាពរស់នៅរបស់ពួកគាត់។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលនៅក្នុងឆ្នាំសារពើពន្ធ មានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	មុខតំណែង
១	លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា	ប្រធានក្រុមប្រឹក្សាភិបាល
២	លោក ខនរ៉ាត ងាយអ៊ីស	អភិបាល
៣	លោក ខូលីប វ៉ាស៊ីកា សាម៉ាវ៉ាវ៉ា	អភិបាល
៤	លោក ម៉ៃយ៉ីល ម៉ារ៉ែន	អភិបាលឯករាជ្យ
៥	លោក អ៊ីនដ្រាជីត វីជេស៊ីវ៉ាដាណា	អភិបាលឯករាជ្យ

គណៈកម្មាធិការក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលបានតែងតាំងគណៈកម្មាធិការ ដូចខាងក្រោម៖

១. គណៈកម្មាធិការសវនកម្ម រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក ម៉ៃយ៉ីល ម៉ារ៉ែន	ប្រធាន	អភិបាលឯករាជ្យ
២	លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា	សមាជិក	ប្រធានក្រុមប្រឹក្សាភិបាល
៣	លោក អ៊ីនដ្រាជីត វីជេស៊ីវ៉ាដាណា	សមាជិក	អភិបាលឯករាជ្យ

២. គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិកម្ម រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក ម៉ៃយ៉ីល ម៉ារ៉ែន	ប្រធាន	អភិបាលឯករាជ្យ
២	លោក ប៊្រិនលី ដេ ហ្ស៊ីលវ៉ា	សមាជិក	ប្រធានក្រុមប្រឹក្សាភិបាល
៣	លោក ខនរ៉ាត ងាយអ៊ីស	សមាជិក	អភិបាល

៣. គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ រួមមានសមាសភាពដូចខាងក្រោម៖

ល.រ	ឈ្មោះ	តួនាទី	មុខតំណែង
១	លោក អ៊ីនដ្រាជីត វីជេស៊ីវ៉ាដាណា	ប្រធាន	អភិបាលឯករាជ្យ
២	លោក ខនរ៉ាត ងាយអ៊ីស	សមាជិក	អភិបាល
៣	លោក ខូលីប វ៉ាស៊ីកា សាម៉ាវ៉ាវ៉ា	សមាជិក	អភិបាល

គណៈកម្មាធិការទាំងនេះអនុវត្តមុខងារទៅតាមបទបញ្ញត្តិ ឬ Terms of Reference របស់គណៈកម្មាធិការនីមួយៗដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងអនុវត្តមុខងារបន្ថែមទៅតាមរបៀបវារៈដែលបានអនុម័តជាមុន ដើម្បីធានាថាគ្រប់ចំណុចសំខាន់ៗទាំងអស់ត្រូវបានបញ្ចូលព្រមទាំងមានភាពបត់បែនគ្រប់គ្រាន់ដើម្បីលើកទឹកចិត្ត ដល់សមាជិកគណៈកម្មាធិការដើម្បីលើកឡើងនូវបញ្ហាផ្សេងៗទៀតដែលពួកគេយល់ថាគួរយកចិត្តទុកដាក់។

ក្រុមប្រឹក្សាភិបាលផ្តល់សិទ្ធិដល់គណៈកម្មាធិការ ក្នុងការស្នើសុំព័ត៌មានបន្ថែម និងកោះហៅគណៈគ្រប់គ្រងសំខាន់ៗដើម្បីផ្តល់ព័ត៌មានលម្អិត ឬពិភាក្សាអនុសាសន៍នានាដើម្បីចាត់វិធានការ ដើម្បីធានាថាប្រតិបត្តិការហានិភ័យ អភិបាលកិច្ច ឬបទបញ្ញត្តិដែលពាក់ព័ន្ធត្រូវបានពិភាក្សាស៊ីជម្រៅ និងសម្រេចបានដំណោះស្រាយល្អប្រសើរ។ ដោយសារតែកំណត់ហេតុប្រជុំរបស់គណៈកម្មាធិការនីមួយៗត្រូវបានលើកយកមកពិនិត្យឡើងវិញនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សមាជិកក្រុម

ប្រឹក្សាភិបាលទាំងអស់ទទួលបានព័ត៌មានទាំងអស់អំពីការពិភាក្សានៅក្នុងគណៈកម្មាធិការនីមួយៗ និងអាចចែករំលែកមតិយោបល់នៅពេលចាំបាច់។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលត្រូវបានធ្វើឡើងរៀងរាល់បីខែម្តង។ នៅក្នុងកិច្ចប្រជុំនីមួយៗ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យលទ្ធផលការងាររបស់ក្រុមហ៊ុន។ ក្រុមប្រឹក្សាភិបាលក៏ត្រូវបានជូនដំណឹងអំពីការអភិវឌ្ឍនៅក្នុងវិស័យហិរញ្ញវត្ថុរួមទាំងការផ្លាស់ប្តូរលក្ខន្តិកៈ ឬបទបញ្ញត្តិ និងរបៀបដែលការផ្លាស់ប្តូរទាំងនោះប៉ះពាល់មកលើក្រុមហ៊ុន។ របាយការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល រាយការណ៍អំពីលទ្ធផលការងារ និងការប្រតិបត្តិតាម ត្រូវបានត្រួតពិនិត្យ និងពិភាក្សាជាទៀងទាត់ ជាមួយនឹងរបាយការណ៍ផ្សេងៗទៀត ដែលរួមបញ្ចូលទាំងបញ្ហាដែលមិនមែនជាប្រតិបត្តិការប្រចាំថ្ងៃផងដែរ។

ទំនាស់ផលប្រយោជន៍

ក្រុមប្រឹក្សាភិបាលត្រូវប្រកាសទំនាស់ផលប្រយោជន៍ ទៅតាមការតម្រូវរបស់ក្រុមហ៊ុន។ ការប្រកាសអំពីទំនាស់ផលប្រយោជន៍នេះត្រូវបានកត់សម្គាល់ដោយក្រុមប្រឹក្សាភិបាល កត់ត្រានៅក្នុងកំណត់ហេតុប្រជុំ និងបញ្ចូលទៅក្នុងបញ្ជីទំនាស់ផលប្រយោជន៍ ដែលត្រូវរក្សាទុកដោយក្រុមហ៊ុន។ ទោះជាយ៉ាងនេះក្តី មកដល់ពេលបច្ចុប្បន្ន គ្មានក្រុមប្រឹក្សាភិបាលរូបណាមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុនឡើយ។

ការកាន់កាប់ភាគហ៊ុនដោយក្រុមប្រឹក្សាភិបាល

បច្ចុប្បន្នគ្មានក្រុមប្រឹក្សាភិបាលរូបណាកាន់កាប់ភាគហ៊ុននៅក្នុងអិលអូអិលស៊ី (ខេមបូឌា) ក៏អិលស៊ី ឡើយ។

អាណត្តិរបស់ក្រុមប្រឹក្សាភិបាល

អាណត្តិរបស់ក្រុមប្រឹក្សាភិបាលមិនត្រូវបានកំណត់ឡើយ និងអាចលាយបំប្លែងដោយភាគទុនិក។ ក្រុមប្រឹក្សាភិបាលអាចត្រូវបានបញ្ឈប់ដោយការបោះឆ្នោតសម្លេងភាគច្រើន ដោយភាគទុនិកទាំងអស់នៅក្នុងកិច្ចប្រជុំទូទៅ។ ក្រុមប្រឹក្សាភិបាលអាចលាយបំប្លែងតំណែងដោយជូនដំណឹងទៅភាគទុនិកយ៉ាងហោចណាស់ ១ខែមុន តាមរយៈលិខិតជាលាយលក្ខណ៍អក្សរ និងមានការទទួលស្គាល់ការលាយបំប្លែងភាគទុនិក។ តំណែងទំនេររបស់ក្រុមប្រឹក្សាភិបាលអាចត្រូវបានជំនួសដោយសេចក្តីសម្រេច ដែលអនុម័តដោយសម្លេងភាគច្រើន ២/៣ (ពីរភាគបី) នៃសម្លេងឆ្នោត ដោយភាគទុនិកនៅក្នុងកិច្ចប្រជុំទូទៅ។

ការអនុលោមតាមច្បាប់ និងបទបញ្ញត្តិ

អិលអូអិលស៊ី អនុលោមតាមច្បាប់ និងបទបញ្ញត្តិទាំងអស់របស់ធនាគារជាតិនៃកម្ពុជា និងនីយ័តការពាក់ព័ន្ធ។

អភិបាលកិច្ចសាជីវកម្ម

ក្រុមប្រឹក្សាភិបាលជឿជាក់ថា អភិបាលកិច្ចសាជីវកម្មល្អនាំមកនូវប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។ របាយការណ៍អំពីអភិបាលកិច្ចសាជីវកម្ម ត្រូវបានបង្ហាញលម្អិតនៅទំព័រទី ៣៧ - ៥៦ ។

ការត្រួតពិនិត្យផ្ទៃក្នុង

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងនាយកដ្ឋានប្រតិបត្តិតាមត្រួតពិនិត្យជាទៀងទាត់លើនីតិវិធី គោលនយោបាយ ការអនុវត្ត និងបញ្ជូនរបាយការណ៍ទៅគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម និងគណៈកម្មាធិការសវនកម្ម។ ការខ្វះចន្លោះ ឬភាពខ្សោយដែលបានរកឃើញ ត្រូវបានលើកយកមកពិភាក្សាជាមួយបុគ្គលិកដែលពាក់ព័ន្ធផ្នែកប្រតិបត្តិការ ដើម្បីធានាថាបុគ្គលិកពាក់ព័ន្ធទាំងអស់យល់ច្បាស់ពីភាពខ្វះចន្លោះទាំងនោះ និងចាត់វិធានការទាន់ពេលវេលា។ សេចក្តីសម្រេចនានាដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ ត្រូវបានតាមដានឡើងវិញជាញឹកញាប់នៅ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ ឬកិច្ចប្រជុំក្រុមប្រឹក្សាភិបាល។

ប្រតិបត្តិការសាជីវកម្ម

នៅក្នុងអំឡុងឆ្នាំ ក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យទៅលើរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន និងរបាយការណ៍ហិរញ្ញវត្ថុចុងឆ្នាំព្រមទាំងត្រួតពិនិត្យប្រតិបត្តិការជាទៀងទាត់ និងបរិយាកាសដែលក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការ រួមមានបរិយាកាសម៉ាក្រូសេដ្ឋកិច្ចហានិភ័យដែលអាចកើតមានឡើង និងការបែងចែកធនធាន។ ផ្អែកលើព័ត៌មានដែលទទួលបានក្រុមប្រឹក្សាភិបាលយល់ឃើញថា ក្រុមហ៊ុនកំពុងធ្វើប្រតិបត្តិការយ៉ាងល្អ និងមានលទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគត។ ដូច្នេះហើយ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានថា ក្រុមហ៊ុននឹងមានប្រតិបត្តិការដោយល្អ និងទទួលបានប្រាក់ចំណេញយ៉ាងល្អប្រសើរ។

របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុជាមួយនឹងមតិយោបល់ ដែលត្រូវបានបង្ហាញនៅទំព័រទី ៥៨ ដល់ ១០១ ត្រូវបានរៀបចំឡើង ដោយអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា។

សវនករ

សវនកររបស់អិលអូអិលស៊ីគឺក្រុមហ៊ុន KPMG ដែលត្រូវបានតែងតាំងសម្រាប់ធ្វើសវនកម្មរយៈពេល ៣ឆ្នាំ សម្រាប់ឆ្នាំ សារពើពន្ធពី២០១៧ ដល់ ២០១៩។ ដូចដែលក្រុមប្រឹក្សាភិបាលបានជ្រាបមកហើយ សវនករមិនមានទំនាក់ទំនង ជាមួយក្រុមហ៊ុន ឬមិនមានទំនាស់ផលប្រយោជន៍ជាមួយក្រុមហ៊ុនឡើយ។

អនុលោមតាមគំនិតផ្តួចផ្តើមនៃអភិបាលកិច្ចល្អ ការផ្លាស់ប្តូរដៃគូសវនកម្មត្រូវបានអនុវត្ត។



លោក សុខ ឡឿន
ប្រធាននាយកប្រតិបត្តិ

លោក សុខ ឡឿន ប្រធាននាយកប្រតិបត្តិ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យវៀលប្រាយ ប្រទេស កម្ពុជាក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រង សហគ្រាស នៅអតីតមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងនឹងផ្នែកមីក្រូហិរញ្ញវត្ថុ នៅគ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុ Boulder ប្រទេសអ៊ីតាលី និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធដទៃទៀតនៅប្រទេសជា ច្រើនដូចជា សហរដ្ឋអាមេរិក អាហ្វ្រិកខាងត្បូង ឥណ្ឌា បង់ក្លាដែស និងប្រទេសថៃ។ លោក ក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរនៅក្នុង ប្រទេសកម្ពុជា លើការគ្រប់គ្រង ឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងហានិភ័យ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការ ជាមន្ត្រីឥណទាននៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី ពីឆ្នាំ២០០០-២០០១ ហើយលោក ត្រូវបានតំឡើងតំណែងជាប្រធានផ្នែកគ្រប់គ្រងឥណទាន នៅកម្មវិធីយល់យកកណ្តាលពីឆ្នាំ ២០០១-២០០៥។ ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១០ លោកគឺជា នាយកប្រតិបត្តិការ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត ដែលទទួលខុសត្រូវលើប្រតិបត្តិការប្រចាំថ្ងៃ រួមមាន ការគ្រប់គ្រងឥណទាន ប្រាក់បញ្ញើ ប្រតិបត្តិការផ្ទេរសាច់ប្រាក់ និងការពង្រីកទីផ្សារ។ លោកចាប់ផ្តើមបម្រើការងារ ឱ្យអិលអូអិលស៊ី ជាប្រធាននាយកប្រតិបត្តិការ នៅក្នុងខែមេសា ឆ្នាំ២០១០ ហើយលោកត្រូវបានដំឡើងតំណែងជា អនុប្រធាននាយកប្រតិបត្តិ នៅខែធ្នូ ឆ្នាំ២០១២។ បច្ចុប្បន្ន លោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជា ប្រធាននាយកប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។



លោក សុខ សុផល
អនុប្រធាននាយកប្រតិបត្តិ
និង ប្រធាននាយកហិរញ្ញវត្ថុ

លោក សុខ សុផល អនុប្រធាននាយកប្រតិបត្តិ និងប្រធាននាយកហិរញ្ញវត្ថុ ទទួល បានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៧។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រភាសាអង់គ្លេស ជំនាញពាណិជ្ជកម្ម អន្តរជាតិ នៅវិទ្យាស្ថានភាសាបរទេសក្នុងឆ្នាំ២០០៥ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស នៅអតីតមហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា កម្មវិធីភាពជា អ្នកដឹកនាំ និងការបង្កើតថ្មី រៀបចំដោយ Women World Banking ដោយមានការគាំទ្រ ពីសាកលវិទ្យាល័យ Wharton University of Pennsylvania (USA), កម្មវិធីគ្រប់គ្រង ជាន់ខ្ពស់ រៀបចំដោយ Cornell University at Colombo (Sri Lanka), Syndication Loan Pricing & Structuring រៀបចំដោយ Universal Network Intelligence (Malaysia) និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទៀតទាក់ទងទៅនឹងវិស័យ ហិរញ្ញប្បទានលើទីផ្សារមូលបត្រ ការផ្សព្វផ្សាយមូលបត្របំណុល ផលប៉ះពាល់នៃការ វិនិយោគ សន្និសីទមីក្រូហិរញ្ញវត្ថុ ការវិភាគហិរញ្ញវត្ថុ គណនេយ្យ និងទីផ្សារ។ នៅក្នុង ឆ្នាំ២០១៨ លោកបានចូលរួម វគ្គបណ្តុះបណ្តាល Certified Management Accountant Program Australia ដែលជាវគ្គបណ្តុះបណ្តាលលើកទី៦ ស្តីពីវិជ្ជាជីវៈពាណិជ្ជកម្មចុងក្រោយគេ បង្អស់ ផ្តោតលើយុទ្ធសាស្ត្រគ្រប់គ្រងការចំណាយ និងយុទ្ធសាស្ត្រវិភាគអាជីវកម្ម។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជិត ១០ឆ្នាំ ពីឆ្នាំ ២០០១ ដល់ ឆ្នាំ២០១០ ក្នុងមុខតំណែងដូចជា ជំនួយការប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៣-២០០៧ និងជាប្រធានផ្នែកគណនេយ្យគ្រប់គ្រង ពីឆ្នាំ២០០៧-២០០៨។ ក្នុងឆ្នាំ២០០៨ លោកត្រូវបានដំឡើងតំណែងជា ជំនួយការនាយកប្រតិបត្តិ (ទទួលបន្ទុក ការងារវិនិយោគ) នៃនាយកដ្ឋានកិច្ចការច្បាប់ នៃធនាគារអេស៊ីលីដា។ ចាប់ពី ខែមករា ឆ្នាំ ២០០៩ លោកត្រូវបានដំឡើងតំណែងជានាយកប្រតិបត្តិ រង នាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រនៃធនាគារអេស៊ីលីដា។ លោកបានចាប់ផ្តើមបម្រើការងារជាមួយអិលអូអិលស៊ី នៅក្នុងខែសីហា ឆ្នាំ២០១០ ជាប្រធាននាយកហិរញ្ញវត្ថុ ហើយលោកត្រូវបានដំឡើងតំណែងជា អនុប្រធាននាយកប្រតិបត្តិប្រធាននាយកហិរញ្ញវត្ថុ នៅក្នុងខែមីនា ឆ្នាំ២០១៩។



លោកស្រី ស្រីយ សុខីណា
ប្រធាននាយិកាគ្រប់គ្រងហានិភ័យ

លោកស្រី ស្រីយ សុខីណា ប្រធាននាយិកាគ្រប់គ្រងហានិភ័យ ទទួលបានសញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈពីវិទ្យាស្ថាន អាជីពផ្នែកគណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ បន្ថែមលើនេះ លោកស្រីទទួលបានសញ្ញាបត្រជាន់ខ្ពស់ ផ្នែកគណនេយ្យពី CAMED Business School នៅដើមឆ្នាំ២០១៣។ លោកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំគម្រោងយុទ្ធសាស្ត្រ និងវគ្គបណ្តុះបណ្តាលផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ ជាច្រើនប្រទេសដូចជា សហរដ្ឋ អាមេរិក ប្រទេសហូឡង់ សាធារណៈរដ្ឋឆេក និងប្រទេសផ្សេងទៀត។ លោកស្រីធ្លាប់បានបម្រើការក្នុង ក្រុមហ៊ុនគណនេយ្យអន្តរជាតិធំៗ ក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជា សវនករជាន់ខ្ពស់អស់រយៈពេលជិត៤ឆ្នាំ ដែលលោកស្រី ទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករចុះធ្វើសវនកម្មនៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី នៅក្នុងខែឧសភា ឆ្នាំ២០១១ និងត្រូវបានតំណែងជាប្រធាននាយិកាគ្រប់គ្រងហានិភ័យ នៅក្នុងខែមីនា ឆ្នាំ២០១៨។



លោក រ៉ូម៉េស ម៉េរ៉េវ៉ា
ប្រធាននាយកបណ្តាញចែកចាយ

លោក រ៉ូម៉េស ម៉េរ៉េវ៉ា ប្រធាននាយកបណ្តាញចែកចាយ ធ្លាប់បានបម្រើការនៅ LOLC Finance Plc. (LOFC) ក្នុងប្រទេសស្រីលង្កាក្នុងតំណែងជាជំនួយការអគ្គនាយកអស់រយៈពេល ១៣ឆ្នាំ មុនពេលដែលលោកមកបម្រើការ នៅគ្រឹះស្ថាននេះ។ ក្នុងកំឡុងពេល ១៩ឆ្នាំ មុនលោកបានបម្រើការងារនៅក្នុងវិស័យហិរញ្ញវត្ថុ មិនទទួលបានប្រាក់បញ្ញើ ទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារឯកទេសនៅក្នុងប្រទេសស្រីលង្កា ដោយកាន់តំណែងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់ មុនពេលដែលលោកមកកាន់តំណែងជាប្រធាននាយកបណ្តាញចែកចាយនៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។ លោកមានជំនាញ និងបទពិសោធន៍ជាច្រើនទាំងនៅក្នុងវិស័យ ធនាគារឯកទេស និងវិស័យមីក្រូហិរញ្ញវត្ថុ ដោយគ្រប់គ្រងទៅលើផ្នែកលក់ និងទីផ្សារផ្នែកហានិភ័យឥណទាន និងផ្នែកហិរញ្ញប្បទាន និងគ្រប់គ្រង ការប្រមូលឥណទានត្រឡប់មកវិញ។ ទំនួលខុសត្រូវរបស់លោករួមមាន ការធ្វើហិរញ្ញប្បទានធម្មតា និងអ៊ីស្តាម ការធ្វើហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មសន្យាហិរញ្ញវត្ថុ ការធ្វើហិរញ្ញប្បទានលើសម្ភារប្រើប្រាស់ ការគ្រប់គ្រងផលិតផលប្រាក់បញ្ញើសន្សំ និងការគ្រប់គ្រងប្រតិបត្តិការបញ្ចាំ និងប្រតិបត្តិការឆ្លងតំបន់។ ជំនាញ និងការអនុវត្តការងារ ដែលលោកបានបង្ហាញស្នាដៃក្នុងតំណែងជាមន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៅ ប្រទេសស្រីលង្កាបានធ្វើឱ្យលោកទទួលបានឱកាសបម្រើការងារថ្មីឱ្យ LOLC Group នៅក្នុងប្រទេសកម្ពុជា។ លោក រ៉ូម៉េស បានមកបម្រើការងារ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ក្នុងខែមិថុនា ឆ្នាំ២០១៧ ក្នុងតំណែងជាមន្ត្រីឯកទេសហិរញ្ញប្បទានសម្ភារប្រើប្រាស់ និងសេវាកម្មសន្យាហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកមានតំណែងជាប្រធាននាយកបណ្តាញចែកចាយ ដែលមានប្រសិទ្ធភាពចាប់ពីខែសីហា ឆ្នាំ២០១៨។



លោក ឌុលីប ធីយ៉ានេក
ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន

លោក ឌុលីប ធីយ៉ានេក ប្រធាននាយកបច្ចេកវិជ្ជាព័ត៌មាន ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុ ពីវិទ្យាស្ថានគ្រប់គ្រង នៃសាកលវិទ្យាល័យ Sri Jayewardenepura នៅប្រទេសស្រីលង្កា។ ហើយលោក ឌុលីប ទទួលបាន បរិញ្ញាបត្រកុំព្យូទ័រ (កម្រិត២) ចេញដោយសាកលវិទ្យាល័យ Wolverhampton នៅប្រទេសអង់គ្លេស។ បន្ថែមពីលើចំណេះដឹងសិក្សាខាងលើ គាត់ក៏ទទួលបានបរិញ្ញាបត្រជំនាញ ផ្នែកគ្រប់គ្រងព័ត៌មានវិជ្ជា និងសុវត្ថិភាពបច្ចេកវិជ្ជាព័ត៌មានជាច្រើនរួមមាន Certified Payment Card Industry Security Implementer (CPSI) និង Certified Android Security Specialist ហើយគាត់ក៏បានបំពេញត្រួតពិនិត្យកំណត់ដោយស្តង់ដារ ISO 27001:2013 Lead Auditor។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គាត់មានបទពិសោធន៍ជាង ១៤ឆ្នាំ នៅប្រទេសស្រីលង្កា ទៅលើផ្នែកផ្សេងៗទាក់ទងនឹងបច្ចេកវិជ្ជាព័ត៌មាន និងការគ្រប់គ្រង។ គាត់បានបម្រើការងារអស់រយៈពេលជាង ១០ឆ្នាំ នៅ LankaPay (LankaClear (Pvt) Ltd.) ដែលជាស្ថាប័នផ្តល់សេវាវិភាគសម្ព័ន្ធទូទាត់ជាតិក្រោមការត្រួតពិនិត្យពី ធនាគារជាតិនៃប្រទេសស្រីលង្កា។ លោក ឌុលីប មានបទពិសោធន៍ និងជំនាញទៅលើផ្នែកបច្ចេកវិជ្ជាព័ត៌មាន ការគ្រប់គ្រងគម្រោងបច្ចេកវិជ្ជាព័ត៌មាន កម្មវិធីទូទាត់កាត និងមានឯកទេស ទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិជ្ជាផងដែរ។ ក្នុងកំឡុងពេលដែលលោកកាន់ការងារនៅ LankaPay លោកបានបង្ហាញសមត្ថភាព ការងាររបស់លោកក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយ លើសុវត្ថិភាពព័ត៌មានវិជ្ជា ដោយគ្រប់គ្រងលើប្រព័ន្ធទូទាត់ជាតិ រួមមាន (១) Online Cheque Image and truncation System (CITS) (២) JustPay ដែលជាប្រព័ន្ធទូទាត់ វាយតាមរយៈទូរស័ព្ទ (M) PKI based Digital Certification Authority និងប្រព័ន្ធផ្សេងទៀត។ គាត់មិនត្រឹមតែមានបទពិសោធន៍ទៅលើបច្ចេកវិជ្ជាព័ត៌មានប៉ុណ្ណោះទេតែក៏មានបទពិសោធន៍ទៅលើផ្នែកសុវត្ថិភាពព័ត៌មានវិជ្ជា ការគ្រប់គ្រងព័ត៌មានវិជ្ជា ការគ្រប់គ្រងហានិភ័យ និងផ្នែកប្រតិបត្តិការ ការធ្វើផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលក់ និងការប្រមូលត្រឡប់មកវិញ។ លោក ឌុលីប ក៏ធ្លាប់បម្រើការជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Open នៅប្រទេសអង់គ្លេស សាកលវិទ្យាល័យ Sri Jayewardenepura និងសាកលវិទ្យាល័យ Wayamba នៅប្រទេសស្រីលង្កាផងដែរ។



លោកស្រី ណេថ កុមារា
ប្រធាននាយិកាឌីជីថល សេវាហិរញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ

លោកស្រី ណេថ កុមារា ប្រធាននាយិកាឌីជីថល សេវាហិរញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រអាជីវកម្មនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១២។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ អក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែកគ្រប់គ្រងសហគ្រាស នៅសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០០។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាល ជាច្រើនទាំងក្នុង និងក្រៅប្រទេស ទាក់ទងនឹងការរីកចម្រើន និងផលប៉ះពាល់នៃអាជីវកម្មមីក្រូហិរញ្ញវត្ថុ ផលិតផល-សេវាធនាគារឌីជីថល ទំនាក់ទំនងលក់ សេវាអតិថិជន ការអភិវឌ្ឍផលិតផល ការគ្រប់គ្រងប្រតិបត្តិការ និងភាពជាអ្នកដឹកនាំ។ លោកស្រីមានបទពិសោធន៍នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុចាប់តាំងពីដើមឆ្នាំ២០០០។ លោកស្រីបានចាប់ផ្តើមអាជីពការងារជាមួយធនាគារអេស៊ីលីដា ក្នុងជំនាញគ្រប់គ្រងសាច់ប្រាក់ និងហិរញ្ញវត្ថុនៅឆ្នាំដើមឆ្នាំ២០០០។ ចាប់ពីឆ្នាំ២០០៧ ដល់២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋាន គ្រប់គ្រងប្រាក់បញ្ញើ លោកស្រីបានផ្តួចផ្តើមគំនិត និងបង្កើតយុទ្ធសាស្ត្រក្នុងការដឹកនាំ និងកេណ្ឌប្រមូលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុជូនធនាគារស្ថាបនា ប្រកបដោយភាពជោគជ័យ។ ជាងនេះទៅទៀតនៅក្នុងឆ្នាំ២០១៥-២០១៦ លោកស្រីបានចូលរួមក្នុងគម្រោងរួមបញ្ចូលគ្នាជាផ្លូវការរវាងធនាគារម៉ារហាន់ដប៊ុន និងស្ថាបនា លីមីតធីត និងធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ លោកស្រីបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ចាប់ពីខែមករា ឆ្នាំ២០១៦ ក្នុងតួនាទីជានាយិកានាយកដ្ឋានគ្រប់គ្រងប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ និងត្រូវបានដំឡើងតំណែងជា ប្រធាននាយិកាឌីជីថល សេវាហិរញ្ញវត្ថុ និងប្រាក់បញ្ញើសន្សំ ចាប់តាំងពីខែមីនា ឆ្នាំ២០១៩។



លោក កេត កាត
នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង

លោក កេត កាត នាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង ទទួលបាន សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ វេសស្ទើន ក្នុងឆ្នាំ២០០៨ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មជំនាញ គណនេយ្យនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្នុងឆ្នាំ២០០៤។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើន ទាក់ទងនឹងទម្រង់នីតិវិធី នៃការអនុវត្តន៍ផ្ទៃក្នុង ជាលក្ខណៈអាជីព នៅក្នុងប្រទេសម៉ាឡេស៊ី ផែនការអាជីវកម្ម និងការគ្រប់គ្រងភាពរីកចម្រើន ក្នុងប្រទេសហ្វីលីពីន ការគ្រប់គ្រងផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព ក្នុងប្រទេស ម៉ុងហ្គោល ការចែករំលែក បទពិសោធន៍ ទាក់ទងនឹងធនាគារ ក្នុងប្រទេសស្រីលង្កា និងវគ្គបណ្តុះបណ្តាល ផ្សេងៗទៀត ជាច្រើនក្នុងប្រទេសកម្ពុជា មានដូចជា ការគ្រប់គ្រងហានិភ័យ សវនកម្មផ្ទៃក្នុងកម្រិតខ្ពស់ របៀបសរសេរបាយការណ៍ និងជំនាញក្នុងការដឹកនាំ។ លោកមានបទពិសោធន៍ បម្រើការងារក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នក្រៅរដ្ឋាភិបាល នៅក្នុងប្រទេសកម្ពុជាច្រើនជាង ១៥ឆ្នាំ រួមមានបម្រើការងារនៅ Catholic Relief Services ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣ ក្នុងមុខតំណែងជា សវនករផ្ទៃក្នុង និងជានាយកសាខាក្នុងឆ្នាំ ២០០៤ បន្ទាប់ពី Catholic Relief Services ត្រូវបានដាក់បញ្ចូលជាមួយ អិលអូអិលស៊ី។ លោកបានបម្រើការងារឱ្យគ្រឹះស្ថាន អង្គមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងមុខតំណែងជាអ្នកដឹកនាំក្រុមសវនករផ្ទៃក្នុង និងជាប្រធានភូមិភាគ ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកចាប់ផ្តើមបម្រើការងារអិលអូអិលស៊ី ជានាយកនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៅខែធ្នូ ឆ្នាំ២០០៨។



លោកស្រី កៀង ថាវី
នាយិកានាយកដ្ឋានធនធានមនុស្ស

លោកស្រី កៀង ថាវី បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនធានមនុស្សមកពីសាកលវិទ្យាល័យ ម៉ូណាស់ ប្រទេសអូស្ត្រាលី នៅចុងឆ្នាំ២០១៣ ដែលកម្មវិធីសិក្សានេះត្រូវបានផ្គត់ផ្គង់ថវិកា ដោយអាហារូបករណ៍ប្រទេសអូស្ត្រាលី។ លោកស្រី ក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកជំនួញ រដ្ឋបាលមកពីវិទ្យាស្ថានជាតិគ្រប់គ្រងនៅឆ្នាំ២០០២។ បន្ថែមពីនេះទៀត លោកស្រីក៏បាន ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងគ្រប់គ្រងធនធានមនុស្ស នៅប្រទេសមួយចំនួនមានដូចជាប្រទេសថៃ ប្រទេសសិង្ហបុរី ប្រទេសស្រីលង្កា ប្រទេសហ្វីលីពីន ប្រទេសម៉ាឡេស៊ី ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី។ លោកស្រីបានចាប់ផ្តើមបម្រើ ការងារដំបូងជា លេខាធិការ របស់នាយកនាយកដ្ឋានធនធានមនុស្ស នៅអង្គការ ទស្សនៈពិភពលោកកម្ពុជា ពីឆ្នាំ២០០៣ ដល់ ២០០៤។ បន្ទាប់មកលោកស្រី ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលធនធានមនុស្សពីឆ្នាំ២០០៤ ដល់ ២០០៥ ដែលអនុញ្ញាតអោយ លោកស្រីមានឱកាសទៅបម្រើការងារជាបុគ្គលិកអន្តរជាតិនៅអង្គការទស្សនៈពិភពលោក ស្រីលង្កា ប្រទេសស្រីលង្ការយៈពេលបីខែ។ ពីឆ្នាំ២០០៥ ដល់ ២០០៩ លោកស្រី មានតួនាទីជាប្រធានផ្នែកធនធានមនុស្ស នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសហ្វាន់ បន្ទាប់មកបាន ផ្លាស់ប្តូរទៅកាន់តួនាទីជាប្រធានផ្នែកធនធានមនុស្ស នៅអង្គការយើរកម្ពុជា ក្នុងឆ្នាំ២០១០។ នៅឆ្នាំ២០១២ លោកស្រីបានចាកចេញទៅសិក្សានៅប្រទេសអូស្ត្រាលី។ ក្នុងកំឡុងពេល សិក្សានៅអូស្ត្រាលី លោកស្រីក៏បានបម្រើការងារ ក្រៅម៉ោងជាមន្ត្រីបត្តិផ្នែកធនធានមនុស្ស នៅសាកលវិទ្យាល័យម៉ូណាស់ រហូតដល់ពេលលោកស្រីវិលត្រឡប់មកកាន់ ប្រទេសកម្ពុជា វិញនៅឆ្នាំ២០១៤។ លោកស្រីចាប់ផ្តើមបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅខែសីហា ឆ្នាំ២០១៤។



លោកស្រី ទ្រី សុឡា
នាយិកានាយកដ្ឋានរតនាគារ

លោកស្រី ទ្រី សុឡា នាយិកានាយកដ្ឋានរតនាគារ បច្ចុប្បន្នកំពុងបន្តការសិក្សាយក សញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាឈ្មោះ ពីវិទ្យាស្ថានអាជីពផ្នែក គណនេយ្យធំជាងគេរបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ ២០១១។ លោកស្រី បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដែលរួមមាន ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឆាំង ការសម្អាតសាច់ប្រាក់ និងហិរញ្ញប្បទានភារកម្ម និងវគ្គបណ្តុះបណ្តាលផ្សេងទៀត ដែលពាក់ព័ន្ធទៅនឹងមីក្រូហិរញ្ញវត្ថុ។ លោកស្រីធ្លាប់បានបម្រើការងារក្នុងក្រុមហ៊ុនគណនេយ្យ អន្តរជាតិ ធំមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង៤ ដែលមានតួនាទីជាសវនករជាន់ខ្ពស់ អស់រយៈពេល ជិត៤ឆ្នាំ ដែលលោកស្រីទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើនរួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការ ក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ លោកស្រីបានចាប់ផ្តើមបម្រើការងារអិលអូអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ២០១៥ ក្នុងតួនាទី ជានាយិកានាយកដ្ឋាន រតនាគារ។



លោកស្រី កែវ សារធី
នាយិកានាយកដ្ឋានហិរញ្ញវត្ថុ

លោកស្រី កែវ សារធី នាយិកានាយកដ្ឋានហិរញ្ញវត្ថុ បច្ចុប្បន្នកំពុងបន្តការសិក្សាយក សញ្ញាបត្រវិជ្ជាជីវៈគណនេយ្យ ដែលទទួលស្គាល់ជាសាធារណៈ ពីវិទ្យាស្ថានអាជីពផ្នែក គណនេយ្យធំជាងគេបស់ចក្រភពអង់គ្លេស។ លោកស្រី បានទទួលសញ្ញាបត្របរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រផ្នែក អក្សរសាស្ត្រអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស ក្នុងឆ្នាំ២០០៩។ លោកស្រីធ្លាប់បានបម្រើការក្នុងក្រុមហ៊ុន គណនេយ្យអន្តរជាតិធំមួយ ក្នុងចំណោមក្រុម ហ៊ុនធំៗទាំង៤ ដែលមានតួនាទី ជាសវនករជាន់ខ្ពស់អស់រយៈពេល ៣ឆ្នាំ ដែលលោកស្រី ទទួលខុសត្រូវក្នុងតួនាទីជាអ្នកដឹកនាំក្រុមសវនករ ចុះធ្វើសវនកម្ម នៅក្នុងវិស័យជាច្រើន រួមមាន ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល និងវិស័យផ្សេងៗទៀត។ មុននឹងចូលបម្រើការជាមួយ អិលអូអិលស៊ី លោកស្រីធ្លាប់បាន បម្រើការជា ប្រធានគណនេយ្យនៅធនាគារមេឃប៉ែង អស់រយៈពេល ៤ឆ្នាំ។ លោកស្រីបាន ចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី នៅក្នុងខែមិថុនា ឆ្នាំ២០១៨ ក្នុងតួនាទីជា នាយិកា នាយកដ្ឋានហិរញ្ញវត្ថុ។



លោក សៀម ហាក់
នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច

លោក សៀម ហាក់ នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច បានទទួលអាហារ រូបករណ៍ ពីសមាគមអភិវឌ្ឍន៍វិទ្យាសាស្ត្រអាស៊ីអាគ្នេយ៍ (CDSSEA) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រសង្គម ផ្នែកយើងខ្ញុំ និងការអភិវឌ្ឍ នៅវិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន ព្រះរាជា ណាចក្រកម្ពុជា ក្នុងឆ្នាំ២០១៣។ លោកក៏បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យវៀតណាម ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០០៩។ នៅក្នុងឆ្នាំ ២០០៦ លោកបានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងនៅ វិទ្យាស្ថានក្រុងអង្គរ។ លោកបានចូលរួម វគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការគ្រប់គ្រងគម្រោង ការសរសេរស្នើសុំគម្រោង ការគ្រប់ គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក នៅមជ្ឈមណ្ឌលអប់រំអូស្ត្រាលី កម្ពុជា និងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់សេវាមិនមែនហិរញ្ញវត្ថុ នៅវិយ៉ែនខ្សែចង្វាក់ពេញ។ ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ លោកបានបម្រើការនៅក្នុងមជ្ឈមណ្ឌលសកម្មភាពកំចាត់មិន កម្ពុជា ស៊ីម៉ាក់ ជាជំនួយការចលនូបត្ថម្ភ នៅកងឯកភាពកំចាត់មិនទី២ ខេត្តបាត់ដំបង និងមន្ត្រីផ្នែកចលនូបត្ថម្ភ នៅក្នុងកងឯកភាពកំចាត់មិនទី៣ ប៉ៃលិន ពីឆ្នាំ២០០៤ ដល់ ឆ្នាំ ២០០៦។ ពីឆ្នាំ២០០៦ ដល់ ឆ្នាំ២០០១៣ លោកត្រូវបានតម្កើងតំណែងជាអនុប្រធាន កងឯកភាពកំចាត់មិនទី១ ដែលទទួលបានការគ្រប់គ្រងនៅខេត្តបន្ទាយមានជ័យ និងខេត្ត មានជ័យ។ បន្ទាប់ពីបានបញ្ចប់ពីការសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាអាស៊ាន ព្រះរាជា ណាចក្រកម្ពុជា លោកបានបម្រើការជា ប្រធានផ្នែក ISO និងបទដ្ឋានស្តង់ដារ នៅទីបញ្ជាការ ស៊ីម៉ាក់ភ្នំពេញ ។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ លោកបានបម្រើការជា អ្នកប្រឹក្សាយោបល់ ក្នុងជំនាញយើងខ្ញុំ និងការអភិវឌ្ឍសង្គម នៅក្នុងក្រុមហ៊ុន Key Consultants Cambodia (KCC)។ បន្ទាប់មក លោកបានត្រឡប់ទៅបម្រើការជា អនុប្រធានកងឯកភាពកំចាត់មិន ទី១ នៅក្នុងខេត្តបន្ទាយមានជ័យវិញ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨។ លោកបានចាប់ផ្តើម បម្រើការងារនៅ អិលអូអិលស៊ី ក្នុងមុខតំណែងជា នាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច ចាប់ពីខែមិថុនា ឆ្នាំ២០១៨។



លោក ហ៊ុល សុខុត្តា
នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន

លោក ហ៊ុល សុខុត្តា នាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន ទទួលបានសញ្ញាបត្រ បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣។ លោកមានបទពិសោធន៍ជាង ១៣ឆ្នាំ ជាមួយវិស័យធនាគារក្នុងស្រុក និងធនាគារមកពី បរទេស។ បន្ថែមពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មាន E-Banking និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន ដូចជា នៅប្រទេសកម្ពុជា ប្រទេស សិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានតួនាទីជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ នៅឆ្នាំ២០០៥ បន្ទាប់មកត្រូវបាន តំឡើងជាអនុ ប្រធានផ្នែកអភិវឌ្ឍន៍ផ្នែកទិន្នន័យនៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៅឆ្នាំ២០០៨។ លោកបាន ចូលបម្រើការងារនៅ ធនាគារមេឃប៉ែងកម្ពុជា ភីអិលស៊ី មានតួនាទី ជាមន្ត្រីផ្នែក E-Banking (អេធីអិម) នៅឆ្នាំ២០០៨ បន្ទាប់មកត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ ផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងអេធីអិម នៅឆ្នាំ២០១០ និងត្រូវបានតែងតាំងជា អ្នកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា ព័ត៌មាន នៅឆ្នាំ២០១៤។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ អិលអូអិលស៊ី ក្នុងខែ តុលា ឆ្នាំ២០១៥ ជានាយកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន។



លោក មុត ពិសី
នាយកនាយកដ្ឋានឥណទាន

លោក មុត ពិសី នាយកនាយកដ្ឋានឥណទាន ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគ្រប់គ្រងអាជីវកម្ម ដែលផ្តោតទៅលើវិស័យទេសចរណ៍ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៦។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជា លើការវាយតម្លៃអចលនទ្រព្យ ការចរចា និងការដោះស្រាយវិវាទការងារ ការគ្រប់គ្រងសាខា ការកសាងសមត្ថភាពសវនករផ្ទៃក្នុង ច្បាប់ការងារ ការពង្រឹងអំណាចនៃភាពជាអ្នកដឹកនាំ និងជំនាញផ្សេងៗទៀត។ លោកធ្លាប់បានបម្រើការងារ មន្ត្រីឥណទាន នៅស្ថាប័ននាមីមីតជីត ពីឆ្នាំ ២០០៦-២០០៨ ហើយលោកត្រូវបានតំឡើងតំណែង ជាប្រធានមន្ត្រីឥណទាន នៅសាខាស្រុកអង្គស្នួលពីខែកុម្ភៈ ឆ្នាំ ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៨។ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ លោកគឺជានាយកសាខាខេត្តកំពត នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាប័ននាមីមីតជីត។ លោកចាប់ផ្តើមបម្រើការងារឱ្យ អិលអូអិលស៊ី ជាអ្នកហាត់រៀនការងារគ្រប់គ្រងសាខា នៅខែឧសភា ឆ្នាំ២០១០ ហើយលោកត្រូវបានតែងតាំងជានាយកសាខាក្រុងស្ទឹង នៅខែកក្កដា ឆ្នាំ២០១០។ នៅក្នុងខែឧសភា ឆ្នាំ២០១៤ លោកត្រូវបាន តំឡើងតំណែងដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ជានាយកនាយកដ្ឋានរដ្ឋបាល និងធុរកិច្ច។ ក្នុងខែមីនា ឆ្នាំ២០១៧ លោកបានផ្លាស់ប្តូរការងារមកនាយកដ្ឋានឥណទាន ក្នុងមុខតំណែងជា នាយករងនាយកដ្ឋានឥណទាន និងជានាយករងនាយកដ្ឋានអាជីវកម្មក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។ បច្ចុប្បន្នលោកត្រូវបានតែងតាំងជានាយក នាយកដ្ឋានឥណទាន ចាប់តាំងពីខែសីហា ឆ្នាំ២០១៨។



លោក អុន កង
នាយករងនាយកដ្ឋានឥណទាន និងទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ

លោក អុន កង នាយករងនាយកដ្ឋានឥណទាន និងទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងពាណិជ្ជកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៤ និងសញ្ញាបត្របរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទូទៅ នៅសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ២០០៩។ លោកធ្លាប់បានចូលរួម នៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹងហិរញ្ញវត្ថុទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ លោក អុន កង ពីមុនបម្រើការងារជាមន្ត្រីឥណទាននៅ អិលអូអិលស៊ី បន្ទាប់មក ត្រូវបានតំឡើងតំណែងជាប្រធានមន្ត្រីឥណទាន។ ចាប់ពីឆ្នាំ២០០២ ដល់ ឆ្នាំ២០០៩ លោកមានតួនាទីជានាយកគ្រប់គ្រងសាខា ហើយនៅក្នុងឆ្នាំ២០០៩ លោកត្រូវបានតំឡើង តំណែងជាប្រធានភូមិភាគ និងជាតំណាងភាគទុនិករបស់ជីភីស៊ី-អ៊ីសប។ បច្ចុប្បន្នលោកត្រូវបានតែងតាំងជា នាយករងនាយកដ្ឋានឥណទាន និងជាទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិ ចាប់តាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។



លោក នុត ថេង
នាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម

លោក នុត ថេង នាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម បានទទួលសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងពាណិជ្ជកម្មពី សាកលវិទ្យាល័យនីតុន ក្នុងឆ្នាំ២០១១ សញ្ញាបត្របរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ក្នុងឆ្នាំ២០០៧ និងសញ្ញាបត្រមធ្យមសិក្សា គរុកោសល្យឯកទេសគណិតវិទ្យា និងរូបវិទ្យាពី មជ្ឈមណ្ឌល គរុកោសល្យភូមិភាគព្រៃវែង ក្នុងឆ្នាំ២០០០។ លោកបានចូលរួមក្នុង វគ្គបណ្តុះបណ្តាលជាច្រើននៅក្នុងប្រទេសដូចជា ការបណ្តុះបណ្តាល និងការអភិវឌ្ឍបុគ្គលិក ការកសាងសមត្ថភាពបុគ្គលិក ការគ្រប់គ្រងសាខា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងឥណទាន វគ្គបណ្តុះបណ្តាលសម្រាប់អ្នកបណ្តុះបណ្តាលបន្ត ជំនាញគ្រប់គ្រង និងដឹកនាំហិរញ្ញប្បទានទ្រព្យសកម្ម និងវគ្គសិក្សាសំខាន់ជាច្រើនទៀត។ មុនពេលចាប់ផ្តើមការងារ ជាមួយអិលអូអិលស៊ី លោកធ្លាប់បានបម្រើការងារ ជាគ្រូបង្រៀនគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស អស់រយៈពេល ៥ឆ្នាំ គឺពីចាប់ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០០៥។ បន្ទាប់មក លោកក៏បានផ្លាស់ប្តូរអាជីពការងារមកក្នុងវិស័យឥណទានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អស់រយៈពេល ៦ឆ្នាំ ដោយចាប់ផ្តើមតាំងពីតួនាទីជាមន្ត្រីឥណទានហាត់ការ ជាមន្ត្រីឥណទាន និងជាប្រធានអនុសាខា។ លោកបានចាប់ផ្តើមការងារជាមួយ អិលអូអិលស៊ី ក្នុងឆ្នាំ២០១១ ហើយធ្លាប់កាន់តួនាទីសំខាន់ៗ ជាច្រើនដូចជា អ្នកហាត់ការគ្រប់គ្រងសាខា នាយកសាខា មន្ត្រីឯកសារទេសផ្នែកឥណទាន នៅការិយាល័យកណ្តាល ប្រធានភូមិភាគ ប្រធានគម្រោងឥណទានសម្ភារប្រើប្រាស់ នៃនាយកដ្ឋានអាជីវកម្ម ហើយបន្ទាប់មក លោកត្រូវបានតែងតាំងជា នាយកនាយកដ្ឋានឥណទានសម្ភារប្រើប្រាស់ក្នុងខែសីហា និងប្តូរតួនាទីទៅជានាយកនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្មក្នុងខែកញ្ញា ឆ្នាំ២០១៨។



លោក ចាន ជ័លឡេង
នាយកនាយកដ្ឋានប្រតិបត្តិការ

លោក ចាន ជ័លឡេង នាយកនាយកដ្ឋានប្រតិបត្តិការ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហានិភ័យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស័យហិរញ្ញវត្ថុ និងធនាគារក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីសាកលវិទ្យាល័យ NANTES។ លោកក៏ទទួលបាន បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអាជីវកម្ម បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រអង់គ្លេស និងបានចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដូចជា ធនាគារអាជីព ភាពជាអ្នកដឹកនាំ ច្បាប់ពន្ធដារកម្ពុជា ស្ថិតិកម្រិតខ្ពស់ ការគ្រប់គ្រងគម្រោងគោលការណ៍ការពារអតិថិជន ការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុ និងការគ្រប់គ្រងគម្រោង នៅក្នុងស្រុក និងក្រៅប្រទេស។ បទពិសោធន៍របស់លោកមានការអភិវឌ្ឍន៍ផែនការអាជីវកម្ម ដើម្បីផ្លាស់ប្តូរពីអាជីវកម្មលក់ក្នុងគ្រួសារ/អង្គការក្រៅរដ្ឋាភិបាល ទៅជាអាជីវកម្មតាមស្តង់ដារ ការវិភាគ ការស្រាវជ្រាវ ការគ្រប់គ្រងគម្រោង ការបង្កើតគោលនយោបាយ និងនីតិវិធីសម្រាប់ស្ថាប័ន។ មុនពេលចូលបម្រើការនៅ អិលអូអិលស៊ី លោកបានបម្រើការជាមន្ត្រីគ្រប់គ្រងគម្រោងនៅ VisionFund រហូតដល់ឆ្នាំ២០១០ បម្រើការជាមន្ត្រីបច្ចេកទេសនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា រហូតដល់ឆ្នាំ២០១២។ បន្ទាប់មកលោក ចូលបម្រើការនៅ អិលអូអិលស៊ី ចុងឆ្នាំ២០១២ ជាអ្នកជំនាញគ្រប់គ្រងសកម្មភាពសង្គម បន្ទាប់មកលោកត្រូវបានតំឡើងតំណែងជានាយកនាយកដ្ឋានគ្រប់គ្រងសកម្មភាពសង្គម នៅក្នុងឆ្នាំ២០១៥ និងនៅឆ្នាំ២០១៨ ប្តូរតួនាទីជានាយកនាយកដ្ឋានប្រតិបត្តិការ ដើម្បីធានាការអនុលោមតាមច្បាប់បញ្ញត្តិពាក់ព័ន្ធផ្សេងៗ ហើយក៏គ្រប់គ្រងផ្នែកគ្រប់គ្រងសកម្មភាពសង្គមផងដែរ។



លោក ឈួន សុខចិត្ត
នាយកនាយកដ្ឋានទីផ្សារ

លោក ឈួន សុខចិត្ត នាយកនាយកដ្ឋានទីផ្សារ ទទួលបានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យនំរុតន ក្នុងឆ្នាំ២០១២ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញគ្រប់គ្រងសហគ្រាស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០០៣ ហើយលោកក៏ទទួលបានសញ្ញាបត្រមធ្យមឯកទេសផ្នែកផែនការសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលផែនការ និងស្ថិតិ ក្នុងឆ្នាំ២០០១។ លើសពីនេះទៅទៀត លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហ្វីលីពីន ជប៉ុន និងថៃ។ ជាមួយបទពិសោធន៍រយៈពេល ១៥ឆ្នាំ លោក សុខចិត្ត ធ្លាប់បម្រើការនៅក្នុងស្ថាប័នជាច្រើនដូចជា ធនាគារអេស៊ីលីដា ភីអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីលានិធី និងក្រុមហ៊ុនធុយ៉ូតា (ខេមបូឌា) ក្នុងតួនាទីជា មន្ត្រីតំណាង ប្រធានមន្ត្រីតំណាង នាយកទីផ្សារ និងប្រធានផ្នែកលក់គ្រឿងបន្លាស់។ លោកបានចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី ក្នុងតំណែងជាប្រធានផ្នែកស្លាកយីហោ និងផ្សព្វផ្សាយ នៅខែកញ្ញា ឆ្នាំ២០១០ និងត្រូវបានតំឡើងតំណែងជានាយកនាយកដ្ឋានទីផ្សារ ក្នុងខែសីហា ឆ្នាំ២០១៥។



លោកស្រី ខេង ណារី
លេខាធិការក្រុមហ៊ុន

លោកស្រី ខេង ណារី លេខាធិការក្រុមហ៊ុន ទទួលបានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ចជំនាញគ្រប់គ្រងសហគ្រាសពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ២០១០ និងបរិញ្ញាបត្រអក្សរសាស្ត្រ ជំនាញទំនាក់ទំនង ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១២ ហើយបានបញ្ចប់កិច្ចការស្រាវជ្រាវ នៅសុខគង់ អាហារវិទ្យា និងហិរញ្ញវត្ថុ ខ្មែរលើកទី១ បន្ថែមលើនេះ លោកស្រី ទទួលបានបរិញ្ញាបត្រភាសាអង់គ្លេសពី វិទ្យាស្ថានភាសាបរទេសបញ្ញាសាស្ត្រ និងទទួលបានការបណ្តុះបណ្តាលនិងសិក្សាវគ្គខ្លីដូចជា មូលដ្ឋានគ្រឹះគណនេយ្យ ពីអង្គការអភិវឌ្ឍន៍ធនធាននិស្សិត ជំនាញសរសេរបាយការណ៍ ពីអង្គការសិក្សាដើម្បីអភិវឌ្ឍន៍ សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ និងការវេចខ្ចប់ និង Greenlanding Workshop។ មុនបម្រើការងារនៅ អិលអូអិលស៊ី លោកស្រីធ្លាប់បម្រើការងារនៅក្រុមហ៊ុនរីង ផ្នែកបម្រើសេវាកម្មអតិថិជន ក្នុងឆ្នាំ២០១២។ លោកស្រីចាប់ផ្តើមបម្រើការឱ្យ អិលអូអិលស៊ី ក្នុងតំណែងជាជំនួយការលេខាធិការក្រុមហ៊ុននៅក្នុងឆ្នាំ២០១៣ និងត្រូវបានតំឡើងតំណែងជាលេខាធិការក្រុមហ៊ុន ក្នុងខែមិថុនា ឆ្នាំ២០១៤។

ការគ្រប់គ្រងហានិភ័យ និងការគ្រប់គ្រងផ្ទៃក្នុង


ទស្សនៈនៃការគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យ គឺតែងតែភ្ជាប់ទៅនឹងយុទ្ធសាស្ត្រផែនការអាជីវកម្មរបស់ស្ថាប័ននីមួយៗរួមទាំង អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផងដែរ។ ទស្សនៈនៃការគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី គឺ ការគ្រប់គ្រងហានិភ័យត្រូវចូលរួមចំណែកធ្វើឱ្យយុទ្ធសាស្ត្រអាជីវកម្មកាន់តែប្រសើរឡើង ជួយក្នុងដំណើរការសម្រេចចិត្ត និងធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព។ ក្របខណ្ឌគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី មានគោលបំណងពង្រឹងសមត្ថភាពក្នុងការកំណត់ វាស់វែង និងគ្រប់គ្រងហានិភ័យ ដើម្បីបង្កើនតម្លៃរបស់ភាគទុនិក ដោយសម្របការគ្រប់គ្រងហានិភ័យទៅនឹងយុទ្ធសាស្ត្ររបស់ អិលអូអិលស៊ី វាយតម្លៃផលប៉ះពាល់នៃហានិភ័យដែលកំពុងកើតមានឡើង បង្កើតយុទ្ធសាស្ត្រដោះស្រាយ និងកាត់បន្ថយហានិភ័យ ដែលឆ្លុះបញ្ចាំងពីអភិបាលកិច្ច

ដឹងមាំរបស់ស្ថាប័ន។ អិលអូអិលស៊ី អនុវត្តគោលការណ៍គ្រប់គ្រងហានិភ័យនៅក្នុងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃដូចខាងក្រោម៖

- លើកកម្ពស់ប្រាក់ចំណេញ និងកំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយនិរន្តរភាព ដោយអនុវត្តការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចដោយប្រុងប្រយ័ត្ន។
- ជួយដល់អាជីវកម្មក្នុងការបង្កើតប្រាក់ចំណេញដែលមានស្ថេរភាព និងនិរន្តរភាពសម្រាប់ភាគទុនិក។
- ធានាថាយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យរបស់ អិលអូអិលស៊ី គឺផ្អែកទៅលើការយល់ដឹងច្បាស់ពីហានិភ័យដែលកំពុងប្រឈមការវាយតម្លៃ វាស់វែង និងគ្រប់គ្រងហានិភ័យដែលមានបែបបទត្រឹមត្រូវ។

ក្របខណ្ឌគ្រប់គ្រងហានិភ័យ



គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់ក្រុមប្រឹក្សាភិបាលត្រូវបានបង្កើតឡើង និងដឹកនាំដោយសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យមួយរូប។ បេសកកម្មរបស់គណៈកម្មាធិការនេះ គឺត្រួតពិនិត្យមើលហានិភ័យនានាដែលកើតឡើងទាំងខាងក្នុង និងខាងក្រៅដែលទាក់ទងនឹងប្រតិបត្តិការគណនាន និងហិរញ្ញវត្ថុ ដើម្បីធានាថាការអនុវត្តលើគោលការណ៍ និងនីតិវិធីមានប្រសិទ្ធភាពក្នុងការកំណត់ និងគ្រប់គ្រងហានិភ័យ និងអនុលោមតាមសេចក្តីណែនាំផ្ទៃក្នុង ក៏ដូចជាតម្រូវការពីខាងក្រៅ។ បន្ថែមលើនេះទៀត គណៈកម្មាធិការនេះនឹងត្រួតពិនិត្យមើលលើការគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាធម្មតាគណៈកម្មាធិការនេះជួបប្រជុំរៀងរាល់បីខែម្តង។

គណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតគណៈគ្រប់គ្រង

គណៈកម្មាធិការគ្រប់គ្រងហានិភ័យរបស់គណៈគ្រប់គ្រងត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ និងជួបប្រជុំជាប្រចាំរាល់ខែ។ ទំនួលខុសត្រូវចម្បងរបស់គណៈកម្មាធិការនេះ គឺធានាថា អិលអូអិលស៊ី ធ្វើប្រតិបត្តិការដោយមានប្រព័ន្ធគ្រប់គ្រងហានិភ័យយ៉ាងមានប្រសិទ្ធភាព និងត្រួតពិនិត្យការវាយតម្លៃ និងគ្រប់គ្រងហានិភ័យ ដើម្បីធានាសុវត្ថិភាពទ្រព្យសកម្ម និងធនធានហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី។ គណៈកម្មាធិការនេះក៏ផ្តោតការយកចិត្តទុកដាក់ទៅលើការត្រួតពិនិត្យ និងកាត់បន្ថយហានិភ័យប្រតិបត្តិការ ដែលអាចកើតមានឡើងដោយសារកង្វះខាតប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា ការល្មើសនឹងការត្រួតពិនិត្យផ្ទៃក្នុង ការគំរាមបំពានបច្ចេកវិទ្យាដែលមិនអាចស្មានទុកជាមុន និងបញ្ហាប្រតិបត្តិការផ្សេងៗ

ទៀតដែលអាចបណ្តាលឱ្យមានការខាតបង់ ឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ អិលអូអិលស៊ី។

គណៈកម្មាធិការគណនាន

គោលបំណងនៃគណៈកម្មាធិការនេះគឺកាត់បន្ថយការខាតបង់ផ្នែកគណនានក្នុងកម្រិតមួយដែលអាចទទួលយកបាន។ គណៈកម្មាធិការនេះ ត្រូវបានដឹកនាំដោយប្រធាននាយកប្រតិបត្តិ។ ទំនួលខុសត្រូវរបស់គណៈកម្មាធិការនេះ គឺធានាថាគោលនយោបាយគណនានមានគ្រប់គ្រាន់សម្រាប់ការអនុវត្ត និងត្រូវបានធ្វើបច្ចុប្បន្នភាពសមស្របទៅតាមអាជីវកម្ម ហើយក៏សាកសមទៅនឹងការអនុវត្តក្នុងការផ្តល់កម្មវិធីបន្ថែមលើនេះគណៈកម្មាធិការនេះក៏ត្រូវត្រួតពិនិត្យលើគុណភាពគណនានកត់សម្គាល់នូវបញ្ហាដែលអាចនាំមកនូវផលប៉ះពាល់អវិជ្ជមាន និងធានាថាបានចាត់វិធានការទាន់ពេលវេលា។ ជាធម្មតាគណៈកម្មាធិការគណនាននេះជួបប្រជុំរៀងរាល់មួយខែម្តង។

គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម

ហានិភ័យហិរញ្ញវត្ថុត្រូវបានត្រួតពិនិត្យ និងគ្រប់គ្រងដោយគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម ដោយមានគោលបំណងចម្បងក្នុងការវាយតម្លៃត្រួតពិនិត្យ និងអនុម័តលើការអនុវត្តទាក់ទងនឹងហានិភ័យសាច់ប្រាក់ ហានិភ័យអត្រាការប្រាក់ ហានិភ័យទាក់ទងនឹងបទបញ្ញត្តិនានា ហានិភ័យរូបិយប័ណ្ណ និងហានិភ័យហិរញ្ញវត្ថុផ្សេងៗទៀត ដើម្បីបង្កើនប្រសិទ្ធភាពប្រាក់ចំណេញ ទន្ទឹមនឹងនេះក៏ធានាថាសាច់ប្រាក់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវ។ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្មត្រូវបានដឹកនាំដោយប្រធាននាយកហិរញ្ញវត្ថុ ហើយជួបប្រជុំរៀងរាល់មួយខែម្តង។

របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករឯករាជ្យ



- របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- របាយការណ៍របស់សវនករឯករាជ្យ
- តារាងតុល្យការ
- របាយការណ៍លទ្ធផល
- របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- របាយការណ៍លំហូរទឹកប្រាក់
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សក្នុងការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ **អិលអិលស៊ី (ខេមបូឌា) ភីអិលស៊ី** ហៅកាត់ថា (“ក្រុមហ៊ុន” ឬ “អិលអិលស៊ី”) ដែលបានធ្វើសវនកម្មច្បាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មមីក្រូហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់ចំណេញមុនពន្ធដារ	១០១.៧៧៨.៣២២	២៥.៣៣០.៥៩២	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣
ចំណាយពន្ធលើប្រាក់ចំណេញ	(២០.៧៤៧.៩២១)	(៥.១៦៣.៧៤៣)	(១៥.៥០៩.៥២១)	(៣.៨៤១.៨៤៣)
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	<u>៨១.០៣០.០០១</u>	<u>២០.១៦៦.៨៤៩</u>	<u>៦១.១៩០.៨២៩</u>	<u>១៥.១៥៧.៥០០</u>

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភ ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឱ្យមានការបែងចែក ភាគលាភ សម្រាប់ការិយបរិច្ឆេទនេះទេ (២០១៧: ភាគលាភចំនួន ៥.៤៩៩.៤៧២ ពាន់រៀល ចេញពីប្រាក់ចំណេញរបស់ ក្រុមហ៊ុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦) ។

ដើមទុន

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី ៧១.៦៨៤.១០០ ពាន់រៀល (ស្មើនឹង ១៧.៨៤០.៧៤២ដុល្លារអាមេរិក) ទៅចំនួន ១២០.០០០.០០០ ពាន់រៀល (ស្មើនឹង ២៩.៨៦៥.៦០៥ ដុល្លារអាមេរិក)។ ការស្នើសុំនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ LOLC Micro investments Asia Ltd. និង DWM Investment Asia Ltd បានលក់/ផ្ទេរភាគហ៊ុនទាំងអស់ទៅឱ្យ LOLC Private Limited ។ ប្រតិបត្តិការនេះបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ការកែប្រែលក្ខន្តិកៈក្រុមហ៊ុនបានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ និងទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។

ដើមទុនបន្ថែម

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលបានអនុម័តបង្កើនដើមទុនទៅចំនួន ១៤០.៨៤៦.៦០០ ពាន់រៀល ដោយដាក់បញ្ចូល

(ទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន) ដល់ប្រជាជនកម្ពុជានៅតាមជនបទ និងសហគ្រាសខ្នាតតូច និងសហគ្រាសខ្នាតមធ្យមតាមរយៈទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងសាខានានានៅតាមបណ្តាខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទស្សនវិស័យរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មហិរញ្ញវត្ថុដែលអាចជឿជាក់បាន និងអាចលៃលកបានជូនសហគ្រិនខ្នាតតូច និងសហគ្រាសខ្នាតមធ្យម ។

ដើមទុនជាសាច់ប្រាក់សុទ្ធពី LOLC Private Limited និង TPC-ESOP Co., ចំនួន ២០.២១៥.០០០ពាន់រៀល និង ៦៣១.៦០០ពាន់រៀលរៀងគ្នា។ នាថ្ងៃចេញរបាយការណ៍នេះ ក្រុមហ៊ុនរងចាំការអនុម័តពីធនាគារជាតិនៃកម្ពុជា និងការយល់ព្រមពីក្រសួងពាណិជ្ជកម្មសម្រាប់ការកែប្រែលក្ខន្តិកៈក្រុមហ៊ុនថ្មីនេះ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទានអត្រា និងឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងទៅនឹងការលុបចោលឥណទានអត្រា និងការធ្វើសំវិធានធនលើ ឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើងដោយអ្នកគ្រប់គ្រង ឬក្រុមហ៊ុន ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទទួលបានត្រូវបានលុបចោលហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់សម្រាប់ឥណទានដែលអត្រាកំណត់ជាប់សង្ស័យ ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាល ពុំបានដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យគណនា អាក្រក់ដែល បានលុបចេញពីបញ្ជី ឬចំនួនសំណើធនជាប់សង្ស័យក្នុងរបាយការណ៍ ហិរញ្ញវត្ថុ របស់ក្រុមហ៊ុន មានចំនួនមិនគ្រប់គ្រាន់ជាសាវ័ន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនត្រូវបាន រៀបចំឡើង ក្រុមប្រឹក្សាភិបាលបានធានាថា អ្នកគ្រប់គ្រង ឬ ក្រុមហ៊ុន បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តា ទ្រព្យសកម្មចរន្តទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ របស់ក្រុមហ៊ុន ហើយដែលទំនងជាមិនអាចទទួលស្គាល់បាននៅក្នុង ប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឱ្យស្មើនឹងតម្លៃដែលគិត ថានឹងអាចប្រមូលបានជាក់ស្តែង ។

វិធីសាស្ត្រកំណត់តម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយដែលបានកើតឡើង ដែលនឹង ធ្វើឱ្យប៉ះពាល់ដល់ ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនថាមានភាព មិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

ចំណុចយថាហេតុ និងចំណុចផ្សេងៗ

នាថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ក្រុមហ៊ុន ដែលកើតមាន ឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុល របស់បុគ្គលណាមួយឡើយ និង
- (ខ) បំណុលយថាហេតុណាមួយ ដែលកើតមានឡើងចំពោះក្រុមហ៊ុន ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅពីប្រតិបត្តិការអាជីវកម្ម ធម្មតារបស់ក្រុមហ៊ុន ។

ក្រុមប្រឹក្សាភិបាល មានមតិថាពុំមានបំណុលយថាហេតុ ឬ បំណុលផ្សេងៗទៀតរបស់ក្រុមហ៊ុនដែលនឹងត្រូវបំពេញ ឬអាចនឹងត្រូវ បំពេញក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ដែលនឹង ធ្វើឱ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសាវ័ន្តដល់លទ្ធភាព របស់ក្រុមហ៊ុនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពី ហេតុការណ៍ណាមួយ ដែលមិនបានរំពឹងទុក នៅក្នុង របាយការណ៍ នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលនឹងបណ្តាលឱ្យ មានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវនោះទេ ។

ប្រការមិនប្រក្រតី

ក្រុមប្រឹក្សាភិបាលមានមតិថា លទ្ធផលនៃការធ្វើប្រតិបត្តិការ របស់ក្រុមហ៊ុនក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ ជាសាវ័ន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែល មានលក្ខណៈជាសាវ័ន្ត និងមិនប្រក្រតីនោះទេ។ ក្រុមប្រឹក្សាភិបាល ក៏មានមតិផងដែរថា នៅក្នុងចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញ របាយការណ៍នេះពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិ- ការណ៍ណាមួយដែលមានលក្ខណៈជាសាវ័ន្ត និងមិនប្រក្រតីកើតមាន

ឡើងដែលអាចនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ក្រុម ហ៊ុនក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល ដែលបានបម្រើការក្នុងអំឡុងការិយ បរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Brindley Chrisantha Gajanayake de Zylva
ប្រធានក្រុមប្រឹក្សាភិបាល

លោក Indrajith Wijesiriwardana សមាជិក

លោក Hans Michael Theodor Moormann សមាជិក

លោក Dulip Rasika Samaraweera សមាជិក

(តែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨)

លោក Francisco Kankanamalage Conrad Prasad

Nirosh Dias សមាជិក (តែងតាំងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)

លោក Ravindra Dhammika Tissera សមាជិក

(លាលែងពីតំណែងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨)

លោកស្រី Fernanda Pecanha Lacerda de Lima សមាជិក

(លាលែងពីតំណែងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)

គណៈកម្មការសវនកម្ម

សមាជិកគណៈកម្មការសវនកម្ម ដែលបានបម្រើការក្នុងអំឡុង ការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Hans Michael Theodor Moormann ប្រធាន

លោក Brindley Chrisantha Gajanayake de Zylva សមាជិក

លោក Indrajith Wijesiriwardana សមាជិក

គណៈកម្មការគ្រប់គ្រងហានិភ័យ

សមាជិកគណៈកម្មការគ្រប់គ្រងហានិភ័យដែលបានបម្រើការ ក្នុង អំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍នេះរួមមាន៖

លោក Hans Michael Theodor Moormann ប្រធាន

លោក Brindley Chrisantha Gajanayake de Zylva សមាជិក

លោក Francisco Kankanamalage Conrad Prasad Nirosh

Dias សមាជិក (តែងតាំងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)

លោកស្រី Fernanda Pecanha Lacerda de Lima សមាជិក

(លាលែងពីតំណែងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)

គណៈកម្មការតែងតាំង និងកំណត់លក្ខការ

សមាជិកគណៈកម្មការតែងតាំង និងកំណត់លក្ខការ ដែលបានបម្រើការក្នុងអំឡុងការិយបរិច្ឆេទ និងនាថ្ងៃចេញរបាយការណ៍ នេះរួមមាន៖

លោក Indrajith Wijesiriwardana ប្រធាន

លោក Dulip Rasika Samaraweera សមាជិក

(តែងតាំងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨)

លោក Francisco Kankanamalage Conrad Prasad Nirosh

Dias សមាជិក (តែងតាំងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨)

លោក Ravindra Dhammika Tissera សមាជិក

(លាលែងពីតំណែងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨)

លោកស្រី Fernanda Pecanha Lacerda de Lima សមាជិក

(លាលែងពីតំណែងនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨)

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារៈធ្វើការអះអាងបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ដូចបានបង្ហាញនៅទំព័រទី៩ ដល់ទី ៦២ គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលធានាថាក្រុមហ៊ុន៖

- អនុម័តនូវគោលនយោបាយគណនេយ្យ ដែលសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- គោរពតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើមានការខុសប្លែកពីនេះដើម្បីបង្ហាញភាពពិត និងត្រឹមត្រូវ គឺត្រូវតែបង្ហាញនិងពន្យល់ឱ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- ត្រួតពិនិត្យប្រព័ន្ធដំណើរការ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងរក្សាទុកនូវបញ្ជីគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព ។
- វាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាន និរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្តាក់ដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។
- ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាកិច្ចការនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ក្រុមប្រឹក្សាភិបាលសូមធានាអះអាងថាបានបំពេញ និងអនុវត្តនូវវាល់ការទទួលខុសត្រូវ ដូចមានរាយការណ៍ ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ តំណាងឱ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុដែលភ្ជាប់មកជាមួយ ដូចបានបង្ហាញនៅទំព័រទី៩ ដល់ទី៦២ ថាបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។



Brindley Chrishantha Gajanayake de Zylva
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច ស័រ្ខិទ្ធិស័ក ព.ស.២៥៦២
ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី

មតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) ដែលមានការងារតុល្យការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ និងរបាយការណ៍លទ្ធផលរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សំគាល់ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រទី ៦៣ ដល់ទី១០១។ ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុជាសាធារណៈ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ក្រុមហ៊ុនសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពីការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានភាពជឿជាក់ក្រុមហ៊ុន ដោយស្របទៅតាមតម្រូវការក្រុមសិល្បធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសិល្បធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ។

យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាលដែលបានបង្ហាញនៅទំព័រទី១ ដល់ទី៥ និងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន ដែលរំពឹងថាច្បាប់បន្ទាប់ ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុមិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ។ ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអានព័ត៌មានផ្សេងៗ ហើយពិចារណា ថាព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសាធារណៈជាមួយ របាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសាធារណៈ។ ប្រសិនបើការអានព័ត៌មានផ្សេងៗដែលបានទទួលមុនកាលបរិច្ឆេទនៃ របាយការណ៍សវនកម្មនេះអាចឱ្យយើងខ្ញុំសង្ស័យថាមានកំហុសឆ្គងជាសាធារណៈកើតឡើង យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវរបស់អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវ លើអតិបាលកិច្ចលើរបាយការណ៍ហិរញ្ញវត្ថុ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុហើយ និងទទួលខុសត្រូវលើប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជៀសផុតពីការបង្ហាញខុសជាសាធារណៈដោយ សារវត្តមានក្លែងបន្លំ ឬកំហុសឆ្គង។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មានបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជីផ្ទៃក្នុងដំណើរការក្រុមហ៊ុន ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ។ អ្នកទទួលខុសត្រូវលើអតិបាលកិច្ចមានការទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករសម្រាប់ការធ្វើសវនកម្ម របាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការបង្ហាញខុសជាសាធារណៈដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួមបញ្ចូលទាំងមតិសវនកម្មរបស់យើងខ្ញុំ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែមិនអាចធានាថា គ្រប់ពេលនៃការធ្វើសវនកម្មដោយ អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវការបង្ហាញខុសជាសាធារណៈដែលបានកើតឡើងនោះទេ។ ការបង្ហាញខុសជាសាធារណៈអាចកើតឡើងដោយសារការក្លែងបន្លំ ឬកំហុសឆ្គងហើយត្រូវបានចាត់ទុកថាជា សាធារណៈនៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គងតែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈិមភាពនិយមក្នុងអំឡុងពេលសវនកម្ម ។

យើងខ្ញុំក៏ ៖

- ធ្វើការកំណត់និងវាយតម្លៃនូវហានិភ័យ នៃការបង្ហាញខុសជាសាធារណៈ លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។

ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ ជាការបង្ហាញខុសកើតឡើងពីកំហុសឆ្គង ដោយសារតែការ ក្លែងបន្លំអាចរួមបញ្ចូលទាំងការប្រើប្រាស់ឯកសារ ការលួចបន្លំ ការ លួចចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្ត តាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។

- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រង ផ្ទៃក្នុងដែលពាក់ព័ន្ធ នឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បី រៀបចំនូវនីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណង ដើម្បីបញ្ចេញមតិ លើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ ក្រុមហ៊ុនឡើយ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យ ដែលក្រុមហ៊ុនបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាន និន្នាការនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយដោយផ្អែក ទៅលើភស្តុតាងសវនកម្មដែលទទួលបាន ធ្វើការសន្និដ្ឋាន ថាគឺជាព័ត៌មានមិនច្បាស់លាស់សារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាព របស់ក្រុមហ៊ុនដើម្បីបន្តនិន្នាការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំ ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជា សារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់ យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មាន ពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាត ត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់ យើងខ្ញុំ គឺផ្អែកតាមភស្តុតាងសវនកម្ម ដែលប្រមូលបានត្រឹមត្រូវ

បរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាពេលអនាគតអាចធ្វើឱ្យក្រុមហ៊ុន បញ្ឈប់និន្នាការនៃអាជីវកម្ម ។

- វាយតម្លៃលើការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ ហិរញ្ញវត្ថុទាំងមូល ដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើរបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ ។

យើងខ្ញុំផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពី បញ្ហាផ្សេងទៀតវិសាលភាព និងពេលវេលាដែលបានគ្រោងទុកសម្រាប់ ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែល មានរួម បញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុង អំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេត្តអ៊ីមធី ខេមបូឌា ចំកាត់



ថៃ ហ៊ុយ

Partner
 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
 ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	កំណត់ សំគាល់	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	៤៩.០១៩.៣៩៣	១២.១៩៩.៩៤៨	១៨.២០១.៥៥៦	៤.៥០៨.៦៨៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	៣១៧.៥២២.៤០៦	៧៩.០២៤.៩៨៩	៦២.១០៣.៥៨២	១៥.៣៨៣.៥៩៧
សមតុល្យនៅធនាគារនានា	៧	១០៨.១៥០.៨៦៥	២៦.៩១៦.៥៩១	៩៥.៩៣៦.០២៨	២៣.៧៦៤.១៨៨
ឥណទានផ្តល់ដល់អតិថិជន-សុទ្ធ	៨	១.៩២៨.៦៧៥.៧៦៧	៤៨០.០០៨.៩០២	១.២៨៣.៨៣៩.៧៤៧	៣១៨.០១៨.២៦៨
ទ្រព្យសកម្មផ្សេងៗ	៩	៤៤.១០៥.៨៧៩	១០.៩៧៧.០៧៣	២៣.៩៧៩.១៧១	៥.៩៣៩.៨៤៩
ការវិនិយោគ		៦០.២៧០	១៥.០០០	៦០.៥៥៥	១៥.០០០
ទ្រព្យ និងបរិក្ខារ	១០	៦.៥៤៤.៥៤០	១.៦២៨.៨០៦	៧.៥០០.០៩៩	១.៨៥៧.៨៤០
ទ្រព្យសកម្មអរូបី	១១	៤.៥០៥.៨០៩	១.១២១.៤០៦	៣.៣៨៩.៧៦៤	៨៣៩.៧៦៤
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	១២(ក)	៧.៥៨១.៨៩៤	១.៨៨៦.៩៨២	៤.៤០៤.៣៧៩	១.០៩១.០០៣
សរុបទ្រព្យសកម្ម		២.៤៦៦.១៦៦.៨២៣	៦១៣.៧៧៩.៦៩៧	១.៤៩៩.៤១៤.៨៨១	៣៧១.៤១៨.១០៣
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើ របស់ធនាគារ					
និងស្ថាប័នហិរញ្ញវត្ថុនានា	១៣	៧៦.៤៦៦.២២៤	១៩.០៣០.៩១៧	៤២.០០៣.៧៩៦	១០.៤០៤.៧០៥
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៨៥៨.៦១៨.០៤០	២១៣.៦៩២.៨៩២	៣២២.៥៩៥.៤២៩	៧៩.៩០៩.៦៩៣
សំវិធានធនលើអត្ថប្រយោជន៍					
របស់និយោជិត	១៥	៤.៣២៣.៧៤០	១.០៧៦.០៩៣	-	-
គណនីត្រូវទូទាត់ផ្សេងៗ	១៦	៦៤.២៩៥.៤២៩	១៦.០០១.៨៤៨	៣៨.៤០០.៩៧៦	៩.៥១២.២៥៥
ឥណទានវិបារូបន៍		-	-	៩៦៣.៩១៦	២៣៨.៧៧០
ប្រាក់កម្ចី	១៧	១.០៨៨.៤៥៦.៥១១	២៧០.៨៩៥.១០០	៨៣០.០០៧.៩៨៣	២០៥.៦០០.១៩៥
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	១២(ខ)	២០.៥២៣.៩៣៣	៥.១០៧.៩៩៧	១៣.៨៣៦.៨៣៦	៣.៤២៧.៥០៥
សរុបបំណុល		២.១១២.៦៨៣.៨៧៧	៥២៥.៨០៤.៨៤៧	១.២៤៧.៨០៨.៩៣៦	៣០៩.០៩៣.១២៣
មូលធន					
ដើមទុន	១៨	១២០.០០០.០០០	២៩.៨៦៥.៦០៥	៧១.៦៨៤.១០០	១៧.៧៥៦.៧៧៥
ដើមទុនបន្ថែម	១៩	២០.៨៤៦.៦០០	៥.១៨៨.៣០៣	-	-
ទុនបម្រុង		១១០.៤១៥.១១៦	២៧.៤៨០.១១៨	៧.១៦៨.៤១០	១.៧៧៥.៦៧៧
ប្រាក់ចំណេញរក្សាទុក		១០២.២២១.២៣០	២៥.៤៤០.៨២៤	១៧២.៧៥៣.៤៣៥	៤២.៧៩២.៥២៨
សរុបមូលធន		៣៤៣.៤៨២.៩៤៦	៨៧.៩៧៤.៨៥០	២៥១.៦០៥.៩៤៥	៦២.៣២៤.៩៨០
សរុបបំណុល និងមូលធន		២.៤៦៦.១៦៦.៨២៣	៦១៣.៧៧៩.៦៩៧	១.៤៩៩.៤១៤.៨៨១	៣៧១.៤១៨.១០៣



របាយការណ៍លទ្ធផល

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	កំណត់ សំគាល់	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណូលការប្រាក់	២០	២៩២.១៩២.២៩៨	៧២.៧២០.៨៣១	២៣៥.១៩០.១៨៨	៥៨.២៥៨.៦៥៤
ចំណាយការប្រាក់	២១	(១២៦.៣៥១.៨៧៣)	(៣១.៤៤៦.៤៤៧)	(៨៥.៨៣៤.៥៧៧)	(២១.២៦១.៩៧១)
ចំណូលពីការប្រាក់សុទ្ធ		១៦៥.៨៤០.៤២៥	៤១.២៧៤.៣៨៤	១៤៩.៣៥៥.៦១១	៣៦.៩៩៦.៦៨៣
ចំណូលផ្សេងៗ	២២	៧៨.៦៨៤.៨៩៨	១៩.៥៨៣.១០១	៣៥.៧២៩.៦៦៤	៨.៨៥០.៥៤៨
ចំណាយកម្រៃជើងសារ	២៣	(២.៣៩៨.៤៧៥)	(៥៩៦.៩៣៣)	(១.៧០១.០៥៦)	(៤២១.៣៦៦)
ចំណាយលើបុគ្គលិក	២៤	(៧៦.០៣៥.៣៨៩)	(១៨.៩២៣.៦៩១)	(៥៨.០៣២.០៩៣)	(១៤.៣៧៥.០៥៤)
រំលស់ទ្រព្យ និងបរិក្ខារ	១០	(៣.៩៤៣.១៦៩)	(៩៨១.៣៧៦)	(៣.៧៥៧.១៣៦)	(៩៣០.៦៧៥)
រំលស់ទ្រព្យសកម្មអរូបី	១១	(២២៦.១៩៣)	(៥៦.២៩៥)	(១៣០.៣៥៣)	(៣២.២៩០)
ចំណាយទូទៅ និងរដ្ឋបាល	២៥	(៤២.៦៧៥.២៤៣)	(១០.៦២១.០១៦)	(៣០.២២៤.៣៧៤)	(៧.៤៨៦.៨៤០)
(ខាត)/ចំណេញពីការប្តូរ រូបិយប័ណ្ណបរទេស		(៣០៩.៥៥៧)	(៧៧.០៤៣)	១.៣៣៥.៤៦៧	៣៣០.៨០៧
ចំណេញពីប្រតិបត្តិការ		១១៨.៩៣៧.៣៨៧	២៩.៦០១.១៣១	៩២.៥៧៥.៧៣០	២២.៩៣១.៨១៣
សំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុ	៨	(១៧.១៥៩.០២៥)	(៤.២៧០.៥៣៩)	(១៥.៨៧៥.៣៨០)	(៣.៩៣២.៤៧០)
ប្រាក់ចំណេញមុនពន្ធដារ		១០១.៧៧៨.៣៦២	២៥.៣៣០.៥៩២	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣
ចំណាយពន្ធលើប្រាក់ចំណេញ	១២(គ)	(២០.៧៤៧.៩២១)	(៥.១៦៣.៧៤៣)	(១៥.៥០៩.៥២១)	(៣.៨៤១.៨៤៣)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		៨១.០៣០.៤០១	២០.១៦៦.៨៤៩	៦១.១៩០.៨២៩	១៥.១៥៧.៥០០

របាយការណ៍ស្តីពីបម្រែបម្រួលមូលធន

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ដើមទុន បន្ថែម ពាន់រៀល	ប្រាក់ចំណេញ រក្សាទុក ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	២៣.៣៦៨.២០០	៤.៨៦១.៧២២	-	១៦៧.៦៨៤.៦៦៦	១៩៥.៩១៤.៥៨៨
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	៤៨.៣១៥.៩០០	-	-	(៤៨.៣១៥.៩០០)	-
ការបែងចែកភាគលាភ	-	-	-	(៥.៤៩៩.៤៧២)	(៥.៤៩៩.៤៧២)
ការផ្ទេរទៅទុនបម្រុង	-	២.៣០៦.៦៨៨	-	(២.៣០៦.៦៨៨)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	៦១.១៩០.៨២៩	៦១.១៩០.៨២៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៧១.៦៨៤.១០០	៧.១៦៨.៤១០	-	១៧២.៧៥៣.៤៣៥	២៥១.៦០៥.៩៤៥
សមមូលជាដុល្លារអាមេរិក (កំណត់សំគាល់ ៤)	១៧.៧៥៦.៧៧៥	១.៧៧៥.៦៧៧	-	៤២.៧៩២.៥២៨	៦២.៣២៤.៩៨០
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	៧១.៦៨៤.១០០	៧.១៦៨.៤១០	-	១៧២.៧៥៣.៤៣៥	២៥១.៦០៥.៩៤៥
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក	៤៨.៣១៥.៩០០	-	-	(៤៨.៣១៥.៩០០)	-
បុរេប្រទានដើមទុនបន្ថែម	-	-	២០.៨៤៦.៦០០	-	២០.៨៤៦.៦០០
ការផ្ទេរទៅទុនបម្រុង	-	១០៣.២៤៦.៧០៦	-	(១០៣.២៤៦.៧០៦)	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	៨១.០៣០.៤០១	៨១.០៣០.៤០១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	១២០.០០០.០០០	១១០.៤១៥.១១៦	២០.៨៤៦.៦០០	១០២.២២១.២៣០	៣៥៣.៤៨២.៩៤៦
សមមូលជាដុល្លារអាមេរិក (កំណត់សំគាល់ ៤)	២៩.៨៦៥.៦០៥	២៧.៤៨០.១១៨	៥.១៨៨.៣០៣	២៥.៤៤០.៨២៤	៨៧.៩៧៤.៨៥០

របាយការណ៍លំហូរទឹកប្រាក់

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
កំណត់ សំគាល់		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនដកពន្ធ		១០១.៧៧៨.៣២២	២៥.៣៣០.៥៩២	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣
យ៉ាតកាតលើ ៖					
លៃសំទ្រព្យ និងបរិក្ខារ	១០	៣.៩៤៣.១៦៩	៩៨១.៣៧៦	៣.៧៥៧.១៣៦	៩៣០.៦៧៥
លៃសំទ្រព្យសកម្មអរូបី	១១	២២៦.១៩៣	៥៦.២៩៥	១៣០.៣៥៣	៣២.២៩០
សំវិធានធនលើឥណទាន					
អាក្រក់ និងជាប់សង្ស័យ	៨	១៦.០៦៦.៥៩២	៣.៩៩៨.៦៥៤	១៥.៨៧៥.៣៨០	៣.៩៣២.៤៧០
សំវិធានធនលើប្រាក់តម្កល់					
នៅធនាគារនានា	៧	១.០៩២.៤៣៣	២៧១.៨៨៥	-	-
ចំណេញពីការលក់ និងការលុបចោលទ្រព្យ និងបរិក្ខារ		(១៥៦.៥៥៣)	(៣៨.៩៦៣)	(៥៣.២៥៥)	(១៣.១៩២)
ចំណូលពីការប្រាក់សុទ្ធ		(១៦៥.៨៤០.៤៧៥)	(៤១.២៧៤.៣៨៤)	(១៤៩.៣៥៥.៦១១)	(៣៦.៩៩៦.៦៨៣)
		(៤២.៨៩០.៣១៩)	(១០.៦៧៤.៥៤៥)	(៥២.៩៤៥.៦៤៧)	(១៣.១១៥.០៩៧)
បម្រែបម្រួលនៃ ៖					
ប្រាក់បម្រុងកាតព្វកិច្ចតម្កល់នៅធនាគារជាតិនៃកម្ពុជា		(៥៧.៥៣៦.១២១)	(១៤.៣១៩.៥៩២)	(២៨.៧៣៣.៥២៦)	(៧.១១៧.៥៤៥)
សមតុល្យនៅធនាគារនានា		៤.៨៤៤.៤០០	១.២០៥.៦៧៤	(៤.៨៤៤.៤០០)	(១.២០០.០០០)
ឥណទានផ្តល់ដល់អតិថិជន		(៦៦០.៩០២.៦១២)	(១៦៤.៤៨៥.៤៦៨)	(៤៣០.០៦៩.៦៨២)	(១០៦.៥៣២.០០០)
ទ្រព្យសកម្មផ្សេងៗ		(១៥.៧០៧.៩៩៨)	(៣.៩០៩.៤០៧)	(៤.៤២២.៧៤៥)	(១.០៩៥.៥៥៣)
ប្រាក់បញ្ញើរបស់អតិថិជន		៥៣៦.០២២.៦១១	១៣៣.៤០៥.៣២៩	២៦៨.៦៩៤.៦៦១	៦៦.៥៥៨.០០៤
ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា		៣៤.៤៦២.៤២៨	៨.៥៧៧.០១០	១៧.៧៨១.៧៤៤	៤.៤០៤.៦៩៣
គណនីត្រូវទូទាត់ផ្សេងៗ		១៨.២២៥.៨២៧	៤.៥៣៦.០៤៥	១២.៧៣៤.១៨៨	៣.១៥៤.៣៦៩
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ		(១៨៣.៤៨១.៧៨៤)	(៤៥.៦៦៤.៩៥៤)	(២២១.៨០៥.៤០៧)	(៥៤.៩៤៣.១២៩)
ការប្រាក់បានទទួល		២៨៧.៧៧៣.៨៧៤	៧១.៦២១.១៧៣	២៣៦.១៩៧.៩៧៨	៥៨.៥០៨.២៩៣
ការប្រាក់បានបង់		(១១៤.៣៥៩.៤៥៧)	(២៨.៤៦១.៧៨៦)	(៨០.១៣៣.១១៧)	(១៩.៨៤៩.៦៧០)
ពន្ធលើប្រាក់ចំណេញបានបង់		(១៧.២៣៨.៣៣៩)	(៤.២៩០.២៧៨)	(១៦.៥៧៩.១៥៧)	(៤.១០៦.៨០០)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ		(២៧.៣០៥.៧០៦)	(៦.៧៩៥.៨៤៥)	(៨២.៣១៩.៧០៣)	(២០.៣៩១.៣០៦)

លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ	កំណត់សំគាល់	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់តម្កល់ធានាលើដើមទុន		(៤.៨៣១.៥៩០)	(១.២០២.៤៨៦)	(៤.៨៣១.៥៩០)	(១.១៩៦.៨២៧)
ការទិញទ្រព្យ និងបរិក្ខារ		(២.៩៩៧.០៤៩)	(៧៤៥.៩០៦)	(១.៩៨៥.០១៨)	(៤៩១.៧០៦)
ការទិញទ្រព្យសកម្មអរូបី		(១.៣៤២.២៣៨)	(៣៣៤.០៥៦)	(១.១៦៨.១៩៦)	(២៨៩.៣៧៣)
សាច់ប្រាក់ទទួលបានពីការលក់ទ្រព្យ និងបរិក្ខារ		១៦៥.៩៩១	៤១.៣១២	៦៦.៧០៤	១៦.៥២៣
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៩.០០៤.៨៨៦)	(២.២៤១.១៣៦)	(៧.៩១៨.១០០)	(១.៩៦១.៣៨៣)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី		៥៩០.៥៨៥.២៤១	១៤៦.៩៨៨.៨៧៨	៤៦៦.៨៣២.២១៤	១១៥.៦៣៨.៣៩៩
ការទូទាត់សងប្រាក់កម្ចី		(៣៣២.១៣៦.៧១៣)	(៨២.៦៦២.១៩៩)	(៣២៥.១១២.៦៤៤)	(៨៥.៤៨៧.៤០២)
ទុនបន្ថែម		២០.៨៤៦.៦០០	៥.១៨៨.៣០៣	-	-
ការបែងចែកភាគលាភ		-	-	(៥.៤៩៩.៤៧២)	(១.៣៦២.២៦៧)
សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពហិរញ្ញប្បទាន		២៧៩.២៩៥.១២៨	៦៩.៥១០.៩៨២	១១៦.២២០.០៩៨	២៨.៧៨៨.៧៣០
ការកើនឡើងសុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់សមមូល		២៤២.៩៨៤.៥៣៦	៦០.៤៧៧.០០២	២៥.៩៨២.២៩៨	៦.៤៣៦.០៤១
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា		១២៦.៥៥២.៥១៤	៣១.៣៤៨.១៥៨	១០០.៥៧០.២១៩	២៤.៩១២.១១៧
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៤៨.២៣៥	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី៣១ ខែធ្នូ	២៦	៣៦៩.៥៣៧.០៥០	៩១.៩៧០.៣៩៥	១២៦.៥៥២.៥១៨	៣១.៣៤៨.១៥៨

ប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗ ៖

នៅក្នុងការិយបរិច្ឆេទ ក្រុមហ៊ុនមានប្រតិបត្តិការមិនមែនជាសាច់ប្រាក់សំខាន់ៗដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បង្វិលពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	៤៨.៣១៥.៩០០	១២.០២៥.០០០	៤៨.៣១៥.៩០០	១១.៩៦៨.២៦៨
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅដើមទុន	១០៣.២៤៦.៧០៦	២៥.៦៩៦.០០០	-	-

កំណត់សំគាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨

កំណត់សំគាល់ខាងក្រោម គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុ និងគួរអានរួមនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ជាមួយនេះ។

១. អំពីក្រុមហ៊ុន

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី (ត្រូវបានស្គាល់ពីមុនថា ជា ធនាគារភូមិ) ហៅកាត់ថា (“ក្រុមហ៊ុន”) ជា ក្រុមហ៊ុនដែលមាន អាជ្ញាប័ណ្ណជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០០២ និងធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ហើយបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ជា ក្រុមហ៊ុនសាធារណជនទទួលខុសត្រូវមានកម្រិត ក្រោមបញ្ជី ពាណិជ្ជកម្មលេខ Co.១៤១៣ E/២០០២ ហើយបានប្តូរលេខចុះ បញ្ជីទៅលេខ២០០១២៨២៩។ ក្រោយពីមានការផ្លាស់ប្តូររចនា សម្ព័ន្ធភាគហ៊ុននៅក្នុងខែកញ្ញា ឆ្នាំ២០១៤ ក្រុមហ៊ុនបានក្លាយជា បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LOLC Micro Investments Ltd ដែលបានចុះបញ្ជីនៅប្រទេសស្រីលង្កា។ ក្រុមហ៊ុនមេធំបំផុតគឺ ក្រុមហ៊ុន Lanka ORIX Leasing Company PLC ដែលបានចុះ បញ្ជីនៅប្រទេសស្រីលង្កា និងបានចុះបញ្ជីនៅផ្សារហ៊ុន Colombo។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ LOLC Micro investments Ltd. និង DWM Investment Asia Ltd បានផ្ទេរ/លក់ភាគហ៊ុន ទាំងអស់ ៩៦.៩៧% ទៅ LOLC Private Limited។ ការផ្ទេរនេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមទៀតភាគហ៊ុនត្រូវបានអនុម័ត ក្នុងការដោះស្រាយ ជាម្ចាស់ ដោយធនាគារជាតិនៃកម្ពុជាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨ និងទទួលស្គាល់ ដោយក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្ម ហិរញ្ញវត្ថុ (ទទួលប្រាក់បញ្ញើសន្សំ និងកម្ចី) ទៅប្រជាជននៅតាម ជនបទ និងសហគ្រាសខ្នាតតូច និងសហគ្រាសខ្នាតមធ្យមតាម រយៈការិយាល័យកណ្តាល នៅភ្នំពេញ និងសាខាដទៃទៀតក្នុង ព្រះរាជាណាចក្រកម្ពុជា។ សេវាកម្មហិរញ្ញវត្ថុ គឺត្រូវបានផ្តល់តាម ធនាគារភូមិដែលបង្កើតដោយ ក្រុមសាមគ្គីដែលមានសមាជិកចាប់ ពី ២នាក់ រហូតដល់ ៧នាក់ ក៏ដូចជាឯកត្តជន។

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនទទួលបាន អាជ្ញាប័ណ្ណសម្រាប់ការទទួលប្រាក់បញ្ញើពីសាធារណជន ដើម្បីធ្វើ អាជីវកម្មទទួលប្រាក់បញ្ញើ ពីធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុន មាន ៧៧ ការិយាល័យ (សាខាចំនួន ៧៦ ការិយាល័យ និងទីស្នាក់ការ កណ្តាលនៅរាជធានីភ្នំពេញ)។ ទីស្នាក់ការចុះបញ្ជីរបស់ក្រុមហ៊ុន មានទីតាំងស្ថិតនៅអាគារ លេខ ៦៦៦B ផ្លូវលេខ២៧១ សង្កាត់

បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ កម្ពុជា។

នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ភាគទុនិករបស់ក្រុមហ៊ុន បានសម្រេចអនុម័តឱ្យក្រុមហ៊ុនធ្វើការបោះផ្សាយមូលបត្របំណុល សាជីវកម្ម សម្រាប់មូលធនបន្ថែមលើប្រាក់កម្ចីពីម្ចាស់បំណុលក្នុង ស្រុក និងអន្តរជាតិ។ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការ សំណើរ នេះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុនមានបុគ្គលិក ចំនួន ២.៣២៧ នាក់ (៣១ ខែធ្នូ ឆ្នាំ២០១៧ : ២.០៦៥ នាក់)។

២. មូលដ្ឋាននៃការរៀបចំ

(ក) របាយការណ៍អនុលោមភាព

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយ អនុលោម ទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោល ការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការ រៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងផ្តល់សិទ្ធិផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

(ខ) មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនត្រូវបានរៀបចំ ឡើងទៅតាមមូលដ្ឋានតម្លៃដើម។

(គ) រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រាលំហូរប្រាក់ គណនេយ្យរបស់ខ្លួនផ្អែកលើរូបិយប័ណ្ណចំនួនបី គឺប្រាក់រៀល ប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។ អ្នកគ្រប់គ្រងបាន កំណត់ប្រាក់រៀល ជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណ សម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីភាពចាំបាច់នៃ សេដ្ឋកិច្ច ប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់ ក្រុមហ៊ុន។ សកម្មភាពប្រតិបត្តិការជា រូបិយប័ណ្ណផ្សេងៗ ទៀតក្រៅពីប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើ អត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ។ សមតុល្យនៃទ្រព្យ សកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុនាការលក់បិទរាយការណ៍ ដែលជារូបិយប័ណ្ណ ក្រៅពីប្រាក់រៀលក៏ត្រូវបានប្តូរទៅជា ប្រាក់រៀលដោយប្រើអត្រានាការលក់បិទនោះ។ ភាពលម្អៀង ពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួល ស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។

(ឃ) ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជាត្រូវឱ្យធ្វើការវិនិច្ឆ័យការប៉ាន់ស្មាននិងការសន្មតតាមគណនេយ្យឱ្យបានច្បាស់ដែលមានផលប៉ះពាល់ដល់ចំនួននៃទ្រព្យសកម្មបំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍ក្នុងការិយបរិច្ឆេទ។ ការប៉ាន់ស្មាននេះត្រូវឱ្យអ្នកគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យដោយអនុលោម តាមគោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុន។ ថ្វីបើការប៉ាន់ស្មាន និងការសន្មតរបស់អ្នកគ្រប់គ្រងផ្នែកលើការមើលឃើញពីព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្នលទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។ ផ្នែកដែលត្រូវឱ្យមានកម្រិតក្នុងការប៉ាន់ស្មានខ្ពស់ និងស្មុគស្មាញ ឬផ្នែកដែលការសន្មត និងការប៉ាន់ ស្មានមានផលប៉ះពាល់ជាសារវន្តដល់របាយការណ៍ហិរញ្ញវត្ថុមានដូចខាងក្រោម៖

(i). ការខាតបង់លើការថយចុះតម្លៃនៃឥណទាន និងផ្តល់ឱ្យអតិថិជន និងប្រាក់បញ្ញើនៅធនាគារនានា

ក្រុមហ៊ុន បានអនុវត្ត ការធ្វើចំណាត់ថ្នាក់ឥណទាន និងសំវិធានធនដែលត្រូវដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ប្រ.ក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសាកលវិទ្យាល័យលេខ ធ7-018-001 ស.វ.ច.ណ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពី “ចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន” សម្រាប់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។ ឥណទាន និងបុរេប្រទានផលិតផលហិរញ្ញវត្ថុផ្សេងៗ និងកិច្ចសន្យាហិរញ្ញវត្ថុក្រៅតារាងតុល្យការ ត្រូវបានបែងចែកជាប្រាំថ្នាក់ ហើយត្រូវកត់ត្រាសំវិធានធន អាស្រ័យទៅតាមចំណាត់ថ្នាក់របស់វា ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុបញ្ចាំ (លើកលែងតែសាច់ប្រាក់)។ ក្រុមប្រឹក្សាភិបាលជឿជាក់ថា អាយុកាលឥណទាន (តាមចំនួនថ្ងៃផុតកំណត់) ដែលជាមូលដ្ឋានកំណត់ចំណាត់ថ្នាក់ឥណទាន មានភាពសមស្របដើម្បីកំណត់ភាពគ្រប់គ្រាន់នៃ ការខាតបង់បណ្តាលមកពីការថយចុះតម្លៃនៃឥណទាន និងបុរេប្រទានដើម្បីឱ្យស្របតាមប្រកាសនេះ។

(ii). ពន្ធ

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយ បច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ប៉ុន្តែបទប្បញ្ញត្តិ

ទាំង អស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការសម្រេចជាចុងក្រោយលើចំនួនពន្ធនឹងធ្វើឡើង បន្ទាប់ពីអធិការ កិច្ចរបស់អាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធផល ពន្ធចុងក្រោយខុសគ្នាពីចំនួនដដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀង នេះនឹងធ្វើឱ្យប៉ះពាល់ដល់សំវិធានធនពន្ធលើប្រាក់ ចំណេញក្នុងឆ្នាំ និងពន្ធពន្យារនៅក្នុងការិយបរិច្ឆេទដែលការកំណត់ពន្ធបានធ្វើឡើង។

(iii). អត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចប្រាក់បំណាច់អតីតភាពការងារ គឺអាស្រ័យទៅតាមចំនួននៃកត្តាផ្សេងៗ ដែល កំណត់ដោយគណៈគ្រប់គ្រងដោយប្រើប្រាស់ការសន្មតមួយចំនួនដូចជា អត្រាលាយបំបែកការងារ។ ការ សន្មតប្រើប្រាស់ក្នុងការគណនាទូទាត់ប្រាក់រំលឹកអតីតភាពការងាររួមបញ្ចូលទាំងអត្រាអប្បបរមា។ គណៈគ្រប់គ្រងបានប្រើអត្រាការប្រាក់មធ្យមរបស់ប្រាក់បញ្ញើមានកាលកំណត់នៅតាមធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុផ្សេងទៀតជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងថានឹងត្រូវទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ។

(ង) ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុថ្មី

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៩ ក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រកាសដាក់ឱ្យប្រើស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកទាំងស្រុងទៅតាមស្តង់ដារទាំងអស់ដែល ចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ រួមទាំងបំណកស្រាយ និងវិសោធនកម្មពាក់ព័ន្ធផ្សេងៗ។ អង្គភាពដែលមានការទទួលខុសត្រូវជាសាធារណៈ ត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនឱ្យស្របទៅតាម CIFRS សម្រាប់ការិយបរិច្ឆេទគណនេយ្យដែលចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០១២ ឬការិយបរិច្ឆេទ គណនេយ្យបន្ទាប់ពីនេះ។

យោងតាមសាកលវិទ្យាល័យលេខ ០៥៨ សហវ-កជគ ចុះថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៦ ដែលចេញដោយក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុម័តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពន្យារពេលអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទដែលចាប់ផ្តើមនៅ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ឬ ការិយបរិច្ឆេទបន្ទាប់ពីនេះ។

៣. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះត្រូវបានអនុវត្តដោយក្រុមហ៊ុនក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។ គោលនយោបាយទាំងអស់នេះ ត្រូវបានយកមកអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទ លើកលែងតែមានការបញ្ជាក់បន្ថែម។

(ក) ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ឥណទានផ្តល់ដល់អតិថិជន ការវិនិយោគ ប្រាក់បញ្ញើ គណនីត្រូវ ទទួលផ្សេងៗ ប្រាក់កម្ចី និងគណនីត្រូវទូទាត់ផ្សេងៗ។

(ខ) មូលដ្ឋាននៃការសម្រប

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមាន របាយការណ៍ហិរញ្ញវត្ថុរបស់ទីស្នាក់ការកណ្តាល និងសាខាទាំងឡាយរបស់ក្រុមហ៊ុន។ រាល់សមតុល្យ និងប្រតិបត្តិការអន្តរសាខាសំខាន់ៗទាំងអស់ត្រូវបានលុបបំបាត់ចោល។

(គ) សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ ប្រាក់បញ្ញើនៅធនាគារដែលមានកាលសន្តនៅពេលតម្កល់ដំបូងមានរយៈពេល ៣ខែ ឬតិចជាង និងការវិនិយោគរយៈពេលខ្លីដែលអាចប្តូរ

ជាសាច់ប្រាក់ពេលណាក៏បានដោយមានហានិភ័យ តិចតួចចំពោះការផ្លាស់ប្តូរតម្លៃ។

(ឃ) ឥណទានផ្តល់ដល់អតិថិជន

ឥណទានផ្តល់ដល់អតិថិជនដែលបានបង្ហាញនៅក្នុងតារាងតុល្យការ ត្រូវបានកាត់ត្រាតាមប្រាក់ដើមដែលនៅសល់ដោយដកចេញចំនួនទាំងឡាយណា ដែលបានលុបចោល និងសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ។

(ង) សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ

ដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា រាល់ឥណទាន និងបុរេប្រទានទាំងអស់ត្រូវបានចាត់ចំណាត់ថ្នាក់ដោយយោងទៅតាមសមត្ថភាព នៃការទូទាត់សងរបស់ដៃគូពាណិជ្ជកម្ម។ សមត្ថភាពនៃការទូទាត់សងនេះត្រូវបានវាយតម្លៃដោយផ្អែកទៅតាមបទ ពិសោធន៍នៃការទូទាត់សង ពីមុនលក្ខខណ្ឌហិរញ្ញវត្ថុរបស់កូនបំណុលអាជីវកម្ម និងលំហូរទឹកប្រាក់នាពេលអនាគត និងការស្ម័គ្រចិត្តសងរបស់កូនបំណុល បរិយាកាសហិរញ្ញវត្ថុ និងគុណភាពនៃឯកសារឥណទាន។ បន្ថែមលើគុណភាពនៃព័ត៌មានខាងលើ ចំនួនថ្ងៃហួសកាលកំណត់សង ត្រូវបានយកមកគិតដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់សង	អត្រាសំវិធានធន
កម្ចីរយៈពេលខ្លី (តិចជាង ឬស្មើមួយឆ្នាំ)៖		
បំណុលធម្មតា/ស្តង់ដារ	< ១៥ ថ្ងៃ	១%
បំណុលឃ្លាំមើល	១៥ ថ្ងៃ – ៣០ ថ្ងៃ	៣%
បំណុលក្រោមស្តង់ដារ	៣១ ថ្ងៃ – ៦០ ថ្ងៃ	២០%
បំណុលសង្ស័យ	៦១ ថ្ងៃ – ៩០ ថ្ងៃ	៥០%
បំណុលបាត់បង់	≥ ៩១ ថ្ងៃ	១០០%
កម្ចីរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)៖		
បំណុលធម្មតា/ស្តង់ដារ	< ៣០ ថ្ងៃ	១%
បំណុលឃ្លាំមើល	≥ ៣០ ថ្ងៃ – ៨៩ ថ្ងៃ	៣%
បំណុលក្រោមស្តង់ដារ	≥ ៩០ ថ្ងៃ – ១៧៩ ថ្ងៃ	២០%
បំណុលសង្ស័យ	≥ ១៨០ ថ្ងៃ – ៣៥៩ ថ្ងៃ	៥០%
បំណុលបាត់បង់	លើសពី ៣៥៩ ថ្ងៃ	១០០%

សំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ ត្រូវបាន គណនាគិតជាភាគរយនៃសមតុល្យកម្ចី ទៅតាម ចំណាត់ថ្នាក់កម្ចី និងត្រូវបានទទួលស្គាល់ជាចំណាយក្នុង របាយការណ៍លទ្ធផល។ សំវិធានធនខាងលើបានធ្វើឡើង ដោយមិនគិត ពី តម្លៃទ្រព្យបញ្ចាំទេលើកលែងតែទ្រព្យបញ្ចាំ នោះជាសាច់ប្រាក់ដែលបានតម្កល់នៅធនាគារ។ ក្នុងករណី ដែលឥណទាន និងបុរេប្រទានចាត់ថ្នាក់ជាឥណទានបាត់បង់ នោះទ្រព្យបញ្ចាំនឹងអាចត្រូវបានពិចារណា ប៉ុន្តែតម្លៃទីផ្សារ ដែលបានស្ថានលើទ្រព្យបញ្ចាំនោះ ត្រូវមានការអនុម័តយល់ ព្រមពីធនាគារជាតិនៃកម្ពុជា ដោយផ្អែកតាមករណីនីមួយៗ ដោយឡែកពីគ្នា។ ភាពគ្រប់គ្រងនៃសំវិធានធនលើឥណទាន អាក្រក់ និងជាប់សង្ស័យត្រូវបានវាយតម្លៃដោយអ្នកគ្រប់គ្រង រៀងរាល់ខែ។ លក្ខខណ្ឌទាំងឡាយដែលត្រូវបានពិចារណា ក្នុងការវាយតម្លៃ លើភាពគ្រប់គ្រាន់នៃសំវិធានធនលើ ឥណទានអាក្រក់ និងជាប់សង្ស័យមានដូចជា ទំហំឥណទាន បទពិសោធន៍ នៃការខាតបង់កន្លងមក លក្ខខណ្ឌសេដ្ឋកិច្ច បច្ចុប្បន្ន និងផលប៉ះពាល់ផ្សេងៗដល់អតិថិជន ស្ថានភាព ហិរញ្ញវត្ថុរបស់អតិថិជន និងស្ថានភាព ជាក់ស្តែងនៃឥណទាន រៀបរៀងលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា។ ឥណទាន ដែលមិនអាចទាញបាន ឬចំណែក នៃឥណទានដែលបានចាត់ ថ្នាក់ជាឥណទានអាក្រក់ត្រូវ បានកាត់ចេញបន្ទាប់ពីមានការ គិតគូរទៅលើតម្លៃលក់បាន នៃទ្រព្យបញ្ចាំ ហើយប្រសិនបើ នៅពេលដែលអ្នកគ្រប់គ្រង វិនិច្ឆ័យឃើញថាពុំមានសង្ឃឹម នឹងទាញបាននូវឥណទានទាំងនោះមកវិញទេ។ ការស្តារឡើង វិញនូវប្រាក់កម្ចីដែលបានដកចេញពីមុន និងការផ្លាស់ប្តូរនៃ ប្រាក់ចំណូលពីមុនត្រូវបាន គេបង្ហាញថាជាចំណូលផ្សេង ទៀតនៅក្នុងរបាយការណ៍លទ្ធផល។

(ច) ការប្រាក់ព្យួរទុក

ការប្រាក់ព្យួរទុកសំដៅលើការប្រាក់ទទួលបានពី ឥណទាន មិនដំណើរការហើយត្រូវបានកាត់ត្រាជា សំវិធានធន ដោយមិនដាក់បញ្ចូលជាចំណូលលុះត្រាតែ អាចប្រមូលបាន ជាសាច់ប្រាក់មកវិញ។ ការប្រាក់ព្យួរទុកត្រូវបានបង្ហាញដោយ ដកចេញពីការប្រាក់ត្រូវទទួល។

(ឆ) សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងធនាគារនានា

សមតុល្យនៅធនាគារជាតិនៃកម្ពុជា រួមបញ្ចូលប្រាក់ បញ្ញើតម្កល់តាមច្បាប់ត្រូវបានកាត់ត្រាតាមតម្លៃដើម ដកសំវិធាន ធនមិនអាចប្រមូលមកវិញបាន ។

(ជ) ប្រាក់បញ្ញើតម្កល់តាមច្បាប់

ប្រាក់បញ្ញើតម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅ ធនាគារជាតិ នៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ ជាភាគរយនៃ ដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជន ដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់បញ្ញើតម្កល់ តាមច្បាប់ត្រូវបានកាត់ត្រាទៅតាមតម្លៃដើម ។

(ឈ) ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកាត់ត្រាតាមតម្លៃដើម។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងសម្រាប់គណនីត្រូវទទួលដែល ជាប់សង្ស័យ ដោយផ្អែកតាមការត្រួតពិនិត្យចំនួនដែលនៅ សល់នាការលក់រឹតច្រើនរយការណ៍ ។

(ញ) ការវិនិយោគ

ការវិនិយោគនៅក្នុង Credit Bureau of Cambodia (“CBC”) ត្រូវបានកាត់ត្រាទៅតាមតម្លៃដើមដកសំវិធានធន នៃការថយចុះនូវតម្លៃ ដើម្បីទទួលស្គាល់នូវការធ្លាក់ចុះជា អចិន្ត្រៃយ៍នៃ តម្លៃនៃការវិនិយោគ។

(ដ) ទ្រព្យ និងបរិក្ខារ

- (i) ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានកាត់ត្រាតាមតម្លៃ ដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃ តម្លៃបង្គរប្រសិនបើមាន។ នៅពេលដែលធាតុរបស់ ទ្រព្យ និងបរិក្ខារមានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះ ត្រូវបានចាត់ទុកជាផ្នែកផ្សេងគ្នា (សមាសធាតុចម្បងៗ) របស់ទ្រព្យ និងបរិក្ខារ។
- (ii) រំលស់លើទ្រព្យ និងបរិក្ខារត្រូវបានទទួលស្គាល់ ជាចំណាយនៅក្នុងរបាយការណ៍លទ្ធផលដោយផ្អែក លើមូលដ្ឋានរំលស់ថេរ ដោយគិតទៅតាមអាយុកាល ប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យ និងបរិក្ខារនីមួយៗដូច ខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់ការិយាល័យ	៣ - ៥
យានយន្ត	៤ - ៥
កុំព្យូទ័រ	៣
ការកែលំអរអគារ - រយៈពេលណាមួយដែលតិចជាង រវាងអាយុកាល សេដ្ឋកិច្ចរបស់ទ្រព្យនោះ និងថេរវេលានៃកិច្ចសន្យាជួល	៥ - ៧

ទ្រព្យកំពុងបង្កើតមិនត្រូវបានរំលស់នោះទេ លុះត្រា តែ ទ្រព្យត្រូវបានប្រើប្រាស់ដូចដែលបានគ្រោងទុក ដោយ អ្នកគ្រប់គ្រង។

- (iii) ការចំណាយបន្ទាប់ដែលពាក់ព័ន្ធទៅនឹងផ្នែកមួយនៃ ទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមកហើយត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោងនៃផ្នែកនោះប្រសិនបើអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ក្រុមហ៊ុន លើសពីស្តង់ដារដើម។ រាល់ការចំណាយ បន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើតឡើង។
- (iv) ចំណេញ ឬខាតពីការឈប់ប្រើ ឬការលក់ចេញផ្នែកនៃទ្រព្យ និងបរិក្ខារណាមួយត្រូវបានកំណត់ដោយភាពខុសគ្នា រវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃទ្រព្យ និងបរិក្ខារនោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល។
- (v) ទ្រព្យ និងបរិក្ខារដែលបានដករំលស់អស់ហើយត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុ រហូតដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលុបបំបាត់ចោល។

(ឬ) ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីដែលមានកំពូលទំហំស្រប និងអាជ្ញាប័ណ្ណប្រព័ន្ធធនាគារស្នូលត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ អាជ្ញាប័ណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្ម តាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់តាមរយៈពេលប្រើប្រាស់របស់វាដែលមានរយៈពេលពី ៥ ដល់ ២០ ឆ្នាំដែលបានប្រើប្រាស់វិធីរំលស់ថេរ។ រាល់ចំណាយទាំងឡាយដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការថែទាំកុំព្យូទ័រស្រប ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតមានឡើង ។

(ខ) ឱនភាពនៃតម្លៃ

- (i) ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាយតម្លៃនាការបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានភស្តុតាងណាមួយដែលបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះមានឱនភាពនៃតម្លៃ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ ប្រសិនបើមានហេតុការណ៍មួយ ឬច្រើនជះឥទ្ធិពលជាអវិជ្ជមានលើលំហូរទឹកប្រាក់ប៉ាន់ស្មាននា ពេលអនាគតដល់ទ្រព្យសកម្មនោះ។ ករណីនេះមិនត្រូវបានប្រើសម្រាប់ឥណទានផ្តល់ដល់ អតិថិជននោះទេដោយ វាត្រូវបានបង្ហាញនៅក្នុង គោលនយោបាយគណនេយ្យដោយឡែកនៅក្នុងកំណត់សំគាល់ ៣ (ង)។ រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទោលសារវន្តត្រូវបានត្រួតពិនិត្យឱនភាពនៃតម្លៃតាមមូលដ្ឋានទោល។ ទ្រព្យសកម្មនៅសល់ ត្រូវបានវាយតម្លៃជាមធ្យមក្នុងក្រុមទ្រព្យសកម្ម

ដែលមានហានិភ័យឥណទានស្រដៀងគ្នា។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ នៅក្នុងរបាយការណ៍លទ្ធផល។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវដកចេញ ប្រសិនបើមានព្រឹត្តិការណ៍កើតឡើងបន្ទាប់ពីការទទួលស្គាល់ ការខាតបង់លើឱនភាពនៃតម្លៃតម្រូវឱ្យដកចេញ។

(ii) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្ម មិនមែនហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទ រាយការណ៍នីមួយៗដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើងការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញ របស់ទ្រព្យសកម្មត្រូវបានធ្វើឡើង។ តម្លៃដែលអាចប្រមូលមកវិញបាននៃទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់សាច់ប្រាក់ រំពឹងថានឹងទទួលបាននាពេលអនាគតត្រូវបាន អប្បបរមាទៅតម្លៃបច្ចុប្បន្នដោយប្រើអត្រាការប្រាក់ មុនបង់ពន្ធដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណ នៃតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ។ សម្រាប់គោលបំណងនៃការត្រួតពិនិត្យលើឱនភាព នៃតម្លៃទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុម ដែលអាចបង្កើតសាច់ប្រាក់បានតូចបំផុតពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃ ទ្រព្យសកម្មដទៃទៀត ឬក្រុមទ្រព្យសកម្មដទៃទៀត ហៅកាត់ថា (“ឯកតាបង្កើតសាច់ប្រាក់”)។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់ ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្មមួយ ឬឯកតាបង្កើត សាច់ប្រាក់មានចំនួនលើសពីតម្លៃដែលអាចប្រមូល មកបានវិញ។ ការខាតបង់លើឱនភាពនៃតម្លៃត្រូវ បានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល ។

(ឈ) ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បញ្ញើរបស់អតិថិជនត្រូវបានបង្ហាញតាមតម្លៃដើម។

(ណ) ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានកត់ត្រាតាមចំនួនប្រាក់ដើម ដែលមិនទាន់ទូទាត់។ សោហ៊ុយផ្សេងៗដែលបានចំណាយដើម្បីទទួលបានប្រាក់កម្ចី ត្រូវបានធ្វើរំលស់តាមមូលដ្ឋានរំលស់ថេរលើ រយៈពេលនៃប្រាក់កម្ចីនៅក្នុងរបាយការណ៍លទ្ធផល។ ចំណាយលើប្រាក់កម្ចី (ចំណាយការប្រាក់) ត្រូវបានកត់ត្រាជាចំណាយ នៅក្នុងឆ្នាំដែលចំណាយនោះបានកើតឡើង

លើកលែងតែចំណាយផ្ទាល់ទៅលើ ការទិញ ការសាងសង់ ឬការផលិតទ្រព្យសកម្មដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានធ្វើមូលធន កម្មទៅជាផ្នែកមួយនៃថ្លៃដើមរបស់ទ្រព្យ នោះ។ ការធ្វើមូលធនកម្មប្រាក់កម្ចីនឹងត្រូវបញ្ឈប់នៅពេល ដែល សកម្មភាពចាំបាច់ទាំងអស់ក្នុងការរៀបចំទ្រព្យនោះ សម្រាប់ប្រើប្រាស់តាមការគ្រោងទុក ឬសម្រាប់លក់ត្រូវបាន បញ្ចប់។

(ក) អនុបំណុល

អនុបំណុលត្រូវបានចាត់ទុកជាបំណុលហិរញ្ញវត្ថុនៅ ពេលដែល ក្រុមហ៊ុនមានកាតព្វកិច្ចតាមកិច្ចសន្យាដើម្បី ប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុទៅឱ្យអង្គភាពមួយ ផ្សេងទៀត ឬដើម្បីផ្តោះប្តូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុល ហិរញ្ញវត្ថុ ជាមួយអង្គភាពមួយផ្សេងទៀតក្រោមលក្ខខណ្ឌ ដែលមិនអំណោយផលចំពោះក្រុមហ៊ុន ហើយប្រសិនបើ មានភាព អំណោយផលចំពោះក្រុមហ៊ុននឹងចាត់ទុកជា មូលធន។ អនុបំណុលដែលត្រូវបានអនុម័តដោយធនាគារ ជាតិនៃកម្ពុជា ត្រូវបានរាប់បញ្ចូលទៅក្នុងដើមទុនថ្នាក់ទី ២ ក្នុងការគណនា មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុនអនុលោម តាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

(ខ) អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង

កាតព្វកិច្ចរបស់ក្រុមហ៊ុនចំពោះអត្ថប្រយោជន៍បុគ្គលិក រយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ដែលបុគ្គលិក ត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លង ផុតទៅ និងបច្ចុប្បន្ន។ អត្ថប្រយោជន៍បុគ្គលិករយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតាមបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីបាន ត្រូវទទួលស្គាល់ក្នុងរបាយការណ៍លទ្ធផលនាការិយបរិច្ឆេទ ដែលចំណាយនេះបានកើតឡើង។

(គ) សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់ នៅពេលដែល ក្រុមហ៊ុនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុត ទៅហើយ មានលទ្ធភាពដែលតម្រូវឱ្យមានលំហូរចេញនូវអត្ថ ប្រយោជន៍ សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់ មានលក្ខណៈសារវន្ត សំវិធានធន ត្រូវបានកំណត់ ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថា នឹងត្រូវទូទាត់ នាពេលអនាគតដោយប្រើអត្រាប្រចាំឆ្នាំដែលឆ្លុះបញ្ចាំង ពីការប៉ាន់ប្រមាណនៃតម្លៃពេលវេលា ក្នុង លក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះ បំណុលទាំងនោះ។

(ឃ) ការទទួលស្គាល់ប្រាក់ចំណូល និងចំណាយ

ចំណូលពីការប្រាក់ ត្រូវបានទទួលស្គាល់ដោយផ្អែក លើមូលដ្ឋានបង្កើន។ នៅពេលដែលឥណទានមួយត្រូវបាន ចាត់ថ្នាក់ជាឥណទានមិនដំណើរការ ការកាត់ត្រាចំណូលពី ការប្រាក់ត្រូវបានព្យួរទុករហូតដល់ ពេលដែលក្រុមហ៊ុនបាន

ទទួលសាច់ប្រាក់ជាក់ស្តែង។ កម្រៃសេវាកម្មឥណទានត្រូវ បានគណនាដោយប្រើប្រាក់ដើម និងអត្រាកម្រៃសេវាកម្មហើយ ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលទឹកប្រាក់ ឥណទានត្រូវបានផ្តល់ដល់អតិថិជន។ ចំណាយការប្រាក់ លើកម្ចី និងអនុបំណុលត្រូវបានទទួលស្គាល់ដោយផ្អែកលើ មូលដ្ឋានប្រាក់បង្គរ។

(ន) កម្រៃសេវាកម្ម និងកម្រៃជើងសារ

ក្រុមហ៊ុនបានទទួលកម្រៃសេវាកម្ម និងកម្រៃជើងសារ ពីសេវាកម្មជាច្រើន ដែលបានផ្តល់ដល់អតិថិជនពិសេស គឺ ទទួលបានពីកម្រៃរៀបចំឯកសារឥណទាន។ កម្រៃសេវាកម្ម និងកម្រៃជើងសារត្រូវបានទទួលស្គាល់ នៅពេលដែលសេវា កម្មត្រូវបានផ្តល់ដល់អតិថិជន។

(ប) ភតិសន្យាប្រតិបត្តិការ

ការចំណាយលើភតិសន្យាប្រតិបត្តិការ ត្រូវបានទទួល ស្គាល់ក្នុងរបាយការណ៍លទ្ធផលតាមវិធីសាស្ត្រ រំលស់ថេរ ទៅតាមថេរវេលានៃភតិសន្យា។ ប្រាក់លើកទឹកចិត្តដែល ទទួលបាន ពីការជួលត្រូវទទួលស្គាល់នៅក្នុងរបាយការណ៍ លទ្ធផលជាផ្នែកនៃចំណាយភតិសន្យាសរុបទៅតាមថេរវេលា នៃភតិសន្យា។

(ដ) ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផល លើកលែង តែក្នុងករណីដែលពន្ធលើប្រាក់ចំណេញ ទាក់ទងនឹង ធាតុណាដែលបាន ទទួលស្គាល់ជាផ្នែកមួយនៃមូលធន។

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ គឺជាពន្ធដែលរំពឹងថា ត្រូវបង់លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធ ដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទ រាយការណ៍ និងនិយ័តភាពទាំងឡាយលើពន្ធត្រូវបង់ពី ឆ្នាំមុន។

ពន្ធពន្យារ ត្រូវបានកំណត់តាមវិធីសាស្ត្រតារាងតុល្យការ លើ ភាពលម្អៀងបណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោង សម្រាប់ការគិតពន្ធ។ ចំនួននៃពន្ធពន្យារដែលបានកំណត់ នោះគឺផ្អែកលើលក្ខណៈដែលអាចប្រើប្រាស់បាន ឬអាច ទូទាត់បានដែល នឹងកើតឡើងរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដោយ ប្រើអត្រាពន្ធកំណត់នៅថ្ងៃតារាងតុល្យការ។ ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលនឹងត្រូវទូទាត់គ្នាប្រសិន បើច្បាប់អនុញ្ញាតឱ្យធ្វើការទូទាត់រវាងទ្រព្យសកម្ម និងបំណុល រយៈពេលខ្លី ហើយទាក់ទងនឹងការបន្ថយពន្ធលើប្រាក់ ចំណេញដោយអាជ្ញាធរ ពន្ធដារលើក្រុមហ៊ុន តែមួយ។

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់តែក្នុង ករណីអាច នឹងកើតមានឡើងនូវប្រាក់ចំណេញជាប់ពន្ធនា ពេលអនាគត ដែលអនុញ្ញាតឱ្យប្រើប្រាស់កាត់កងជាមួយ ពន្ធពន្យារនោះបាន។

ពន្ធពន្យារ ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរាយការណ៍ នីមួយៗ និងជាទ្រព្យសកម្មត្រូវបានកាត់បន្ថយក្នុងករណី មិនអាចមាននូវការប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះ បាន។

(ក) ទុនបម្រុង

- (i) ទុនបម្រុងត្រូវផ្ទេរទៅជាប្រាក់ចំណេញរក្សាទុក ដោយ អនុលោមទៅតាមកិច្ចព្រមព្រៀងប្រាក់កម្ចី ដែលបាន ចុះហត្ថលេខារវាងក្រុមហ៊ុន Instituto De Crédito Oficial (“ICO”) នៃព្រះរាជាណាចក្រ អេស្ប៉ាញ និងក្រុមហ៊ុនក្នុងរយៈកាលនៃប្រាក់កម្ចី ដោយផ្ទេរ ៣,៥% នៃប្រាក់កម្ចី ICO ដែលនៅសល់ ក្រោមកម្មវិធីហិរញ្ញវត្ថុរបស់ប្រទេសអេស្ប៉ាញទៅជា ទុនបម្រុង។ ទុនបម្រុង នេះគឺសម្រាប់ពង្រឹងស្ថាប័ន និងត្រូវបានរក្សាទុកក្នុង គណនីទុនបម្រុងផ្សេងៗ ទៅតាមរយៈកាលនៃប្រាក់កម្ចី លុះត្រាតែទទួលបាន ការយល់ព្រមពី ICO។
- (ii) ទុនបម្រុងទូទៅត្រូវបានបង្កើតឡើងសម្រាប់ ការការពារហានិភ័យហិរញ្ញវត្ថុទូទៅរបស់ក្រុមហ៊ុន។ ក្រុម ប្រឹក្សាភិបាលបានសម្រេចប្រើប្រាស់ និងរក្សាទុន បម្រុងនេះ តាមរយៈការផ្ទេរពីប្រាក់ចំណេញរក្សាទុក។

(ក) សម្ព័ន្ធព្យាបាល

ភាគីដែលត្រូវបានចាត់ទុកជាសម្ព័ន្ធព្យាបាល ប្រសិនបើ ភាគីនោះ មានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ ឬដោយ ប្រយោល ឬមានឥទ្ធិពលខ្លាំងលើភាគីមួយទៀតក្នុងការ ធ្វើសេចក្តីសម្រេចហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬក្រុមហ៊ុន

និងភាគីនោះស្ថិតនៅ ក្រោមការគ្រប់គ្រងរួមមួយ ឬក៏មាន ឥទ្ធិពលខ្លាំង។ សម្ព័ន្ធព្យាបាលអាចជាបុគ្គល ឬនីតិ បុគ្គលហើយក៏រួមបញ្ចូលនូវសមាជិក គ្រួសារជិតស្និទ្ធជាមួយ នឹងបុគ្គលជាសម្ព័ន្ធព្យាបាលផងដែរ។ តាមច្បាប់ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សម្ព័ន្ធព្យាបាលរួមបញ្ចូល ផងដែរនូវបុគ្គលដែលមានភាគហ៊ុនយ៉ាង តិចចំនួន ១០% នៃដើមទុនរបស់ក្រុមហ៊ុន ឬនៃសិទ្ធិបោះឆ្នោត ទោះជាកាន់កាប់ដោយផ្ទាល់ក្តី ឬ ដោយប្រយោលក្តី ឬ រូបវន្តបុគ្គលណាដែលរួមចំណែកក្នុងផ្នែករដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការរៀបចំ និងការអនុវត្តនូវ ការត្រួតពិនិត្យ ផ្ទៃក្នុងរបស់ក្រុមហ៊ុន ។

៤. ការប្តូររូបិយប័ណ្ណពីប្រាក់រៀលទៅជាដុល្លារអាមេរិក

របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់រៀល។ ការប្តូរ រូបិយប័ណ្ណ ពីប្រាក់រៀលទៅជាដុល្លារអាមេរិក ត្រូវបានធ្វើឡើងសម្រាប់ ជាការបង្ហាញប៉ុណ្ណោះ ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការប្រកាស ដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០១៨ ដែល ១ ដុល្លារអាមេរិក ស្មើនឹង ៤.០១៨ រៀល (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ : ៤.០៣៧ រៀល)។ តួលេខជាប្រាក់រៀលនេះមិនត្រូវបានយកមក បកស្រាយ ថាតួលេខប្រាក់រៀលត្រូវបានប្តូរទៅជាប្រាក់ដុល្លារ អាមេរិក ឬនឹងត្រូវប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរ ប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

៥. សាច់ប្រាក់ក្នុងដៃ

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ស្នាក់ការកណ្តាល	៣.៨៧៤.០៧៣	៩៦៤.១៧៩	១.២១២.៧៤៥	៣០០.៤០៨
សាខាតាមបណ្តាខេត្តនានា	៤៥.១៤៥.៣២០	១១.២៣៥.៧៦៩	១៦.៩៨៨.៨១១	៤.២០៨.២៧៦
	<u>៤៩.០១៩.៣៩៣</u>	<u>១២.១៩៩.៩៤៨</u>	<u>១៨.២០១.៥៥៦</u>	<u>៤.៥០៨.៦៨៤</u>

សាច់ប្រាក់ខាងលើ ត្រូវបានធ្វើការវិភាគតាមរូបិយប័ណ្ណដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់រៀល	៧.០៦២.៣៥៥	១.៧៥៧.៦៧៩	៤.០៦២.១៩៨	១.០០៦.២៤២
ប្រាក់ដុល្លារអាមេរិក	៤០.៦៥៣.២៥៥	១០.១១៧.៧៨៤	១៣.៥៣៩.០៧៣	៣.៣៥៣.៧៤៦
ប្រាក់បាតថៃ	១.៣០៣.៧៨៣	៣២៤.៤៨៥	៦០០.២៨៥	១៤៨.៦៩៦
	<u>៤៩.០១៩.៣៩៣</u>	<u>១២.១៩៩.៩៤៨</u>	<u>១៨.២០១.៥៥៦</u>	<u>៤.៥០៨.៦៨៤</u>

៦. សមតុល្យនៃធនាគារ ជាតិនៃកម្ពុជា

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
គណនីចរន្ត	២១១.២៧៤.៣៥៩	៥២.៥៨១.៩៧១	១៨.២២៣.២៤៦	៤.៥១៤.០៥៦
ប្រាក់តម្កល់ធនាគារលើដើមទុន	១២.០០០.០០០	២.៩៨៦.៥៦០	៧.១៦៨.៤១០	១.៧៧៥.៦៧៧
ប្រាក់បម្រុងកាតព្វកិច្ច	៩៤.២៤៨.០៤៧	២៣.៤៥៦.៤៥៨	៣៦.៧១១.៩២៦	៩.០៩៣.៨៦៤
	<u>៣១៧.៥២២.៤០៦</u>	<u>៧៩.០២៤.៩៨៩</u>	<u>៦២.១០៣.៥៨២</u>	<u>១៥.៣៨៣.៥៩៧</u>

(ក) ប្រាក់តម្កល់ធនាគារលើដើមទុន

ប្រាក់តម្កល់ធនាគារលើដើមទុន ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៧-១៦៣ប្រ.ក ស្តីពីអាជ្ញាប័ណ្ណ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ចំនួន ១០% នៃដើមទុនចុះបញ្ជី។

ប្រាក់តម្កល់នេះ នឹងត្រូវបង្វិលឱ្យក្រុមហ៊ុនវិញនៅពេលដែល ក្រុមហ៊ុនស្ម័គ្រចិត្តបញ្ចប់អាជីវកម្មរបស់ខ្លួន ហើយមិនមាន នៅសល់ប្រាក់បញ្ញើរបស់អតិថិជន ។ ប្រាក់តម្កល់ធនាគារលើដើមទុនរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ទទួលបានការប្រាក់តាមអត្រា ៣% ក្នុងមួយឆ្នាំ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ : ៣% ក្នុងមួយឆ្នាំ) ។

(ខ) ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ច គឺជាប្រាក់បម្រុងកាតព្វកិច្ចអប្បបរមា ដែលត្រូវបានគណនាតាមអត្រា ៨% នៃប្រាក់បញ្ញើរបស់ អតិថិជនដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ៨៧-០៧-១៦៣ប្រ.ក ស្តីពី អាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើពីសាធារណជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់បញ្ញើនេះប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន។ ប្រាក់បម្រុងកាតព្វកិច្ចពុំទទួលបានការប្រាក់នោះទេ។

៧. សមតុល្យនៅធនាគារនានា

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
គណនីចរន្ត	៤១.០៥៧.៨១៦	១០.២១៨.៤៧១	២៦.១៦១.៦៩៧	៦.៤៨០.៤៨០
គណនីសន្សំ	៦៨.១៨៥.៤៨២	១៦.៩៧០.០០៥	៦៤.៩២៩.៩៣១	១៦.០៨៣.៧០៨
គណនីប្រាក់បញ្ញើមានកាលកំណត់	-	-	៤.៨៤៤.៤០០	១.២០០.០០០
	១០៩.២៤៣.២៩៨	២៧.១៨៨.៤៧៦	៩៥.៩៣៦.០២៨	២៣.៧៦៤.១៨៨
សំវិធានធនតាមច្បាប់ (កំណត់សំគាល់ ៨)	(១.០៩២.៤៣៣)	(២៧១.៨៨៥)	-	-
	<u>១០៨.១៥០.៨៦៥</u>	<u>២៦.៩១៦.៥៩១</u>	<u>៩៥.៩៣៦.០២៨</u>	<u>២៣.៧៦៤.១៨៨</u>

ប្រាក់បញ្ញើនៅធនាគារនានា ត្រូវបានវិភាគដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ក) តាមរូបិយប័ណ្ណ				
ប្រាក់រៀល	១៦.០៦៧.៥៥៨	៣.៩៩៨.៨៩៤	៣៩.៩៥៦.០០២	៩.៨៩៧.៤៤៩
ប្រាក់ដុល្លារអាមេរិក	៨៧.៤៣១.៤៨២	២១.៧៥៩.៩៩១	៥៤.១០៣.៣៤៧	១៣.៤០១.៨៦៩
ប្រាក់បាតថៃ	៥.៧៤៤.២៥៨	១.៤២៩.៦៣១	១.៨៧៦.៦៧៩	៤៦៤.៨៧០
	<u>១០៩.២៤៣.២៩៨</u>	<u>២៧.១៨៨.៤៧៦</u>	<u>៩៥.៩៣៦.០២៨</u>	<u>២៣.៧៦៤.១៨៨</u>
(ខ) តាមកាលកំណត់				
ក្នុងរយៈពេល ១ ខែ	១០៩.២៤៣.២៩៨	២៧.១៨៨.៤៧៦	៩១.០៩១.៦២៨	២២.៥៦៤.១៨៨
៣ ទៅ ១២ ខែ	-	-	៤.៨៤៤.៤០០	១.២០០.០០០
	<u>១០៩.២៤៣.២៩៨</u>	<u>២៧.១៨៨.៤៧៦</u>	<u>៩៥.៩៣៦.០២៨</u>	<u>២៣.៧៦៤.១៨៨</u>
(គ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)				
គណនីចរន្ត	០% - ១,៧៥%		០%	
គណនីសន្សំ	០,២០% - ២,០០%		០,២៥% - ១,៥០%	
គណនីប្រាក់បញ្ញើមានកាលកំណត់	<u>មិនមាន</u>		<u>១,៧៥% - ៤,៧៥%</u>	

៨. ឥណទានផ្តល់ដល់អតិថិជន - សុទ្ធ

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ឥណទានក្រុមសាមគ្គី				
ឥណទានមានកាលកំណត់	៣៦.៤២៧.៥៦៥	៩.០៦៦.០៩៤	៦៣.៧៥៥.៣៤២	១៥.៧៩២.៧៥៣
ឥណទានបញ្ចប់វគ្គ	១៥១.៨១១.៥២០	៣៧.៧៨២.៨៥៧	១១៧.៩៤៣.១៩៦	២៩.២១៥.៥៥៥
ឥណទានឯកត្តជន				
ឥណទានមានកាលកំណត់	១.៥៤០.៩៧៦.៧៨៨	៣៨៣.៥១៨.៣៦៤	៩៣០.០០៥.១៧២	២៣០.៣៧០.៣៦៧
ឥណទានបញ្ចប់វគ្គ	២១១.៨៤៩.០៣៥	៥២.៧២៤.៩៩៦	១៧៩.៨៤៦.៤៧៦	៤៤.៥៤៩.៥៣៦
ឥណទានបុគ្គលិក	១៧.៦៩១.៣២៤	៤.៤០៣.១០៨	១៥.០០៣.៩៦១	៣.៧១៦.៦១១
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២
សំវិធានធនលើឥណទាន				
អាក្រក់ និងជាប់សង្ស័យ				
សំវិធានធនជាក់លាក់	(១០.៦៨១.៣១៥)	(២.៦៥៨.៣៦៦)	(៩.៨៣៣.៤៤៣)	(២.៤៣៥.៨២៩)
សំវិធានធនទូទៅ	(១៩.៣៩៩.១៥០)	(៤.៨៧៨.០៦១)	(១២.៨៨០.៩៥៧)	(៣.១៩០.៧២៥)
	(៣០.០៨០.៤៦៥)	(៧.៥៣៦.៤២៧)	(២២.៧១៤.៤០០)	(៥.៦២៦.៥៥៤)
	១.៩២៨.៦៧៥.៧៦៧	៤៨០.០០៨.៩០២	១.២៨៣.៨៣៩.៧៤៧	៣១៨.០១៨.២៦៨

សំវិធានធនលើឥណទានបាត់បង់ទទួលស្គាល់ក្នុងរបាយការណ៍កំណត់លទ្ធផល

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
សំវិធានធនលើឥណទាន	១៦.០៦៦.៥៩២	៣.៩៩៨.៦៥៤	១៥.៨៧៥.៣៨០	៣.៩៣២.៤៧០
សំវិធានធនតាមច្បាប់លើប្រាក់				
បញ្ញើនៅធនាគារ	១.០៩២.៤៣៣	២៧១.៨៨៥	-	-
	១៧.១៥៩.០២៥	៤.២៧០.៥៣៩	១៥.៨៧៥.៣៨០	៣.៩៣២.៤៧០

វិធានធនលើឥណទានបាត់បង់ទទួលស្គាល់ក្នុងរបាយការណ៍កំណត់លទ្ធផល

	ការិយបរិច្ឆេទដែលបានបញ្ចប់ ៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
នាថ្ងៃទី១ ខែមករា	២២.៧១៤.៤០០	៥.៦៥៣.១៦១	១២.១០៧.០៣៣	២.៩៩៩.០១៨
សវិធានធនក្នុងការិយបរិច្ឆេទ	១៦.០៦៦.៥៩២	៣.៩៩៨.៦៥៤	១៥.៨៧៥.៣៨០	៣.៩៣២.៤៧០
ការលុបចោលក្នុងការិយបរិច្ឆេទ	(៨.៥៣៨.៨០២)	(២.១២៥.១៣៧)	(៥.២៧៦.១៣០)	(១.៣០៦.៩៤៣)
ខាតពីការប្តូរបិយប័ណ្ណបរទេស	(១៦១.៧២៥)	(៤០.២៥១)	៨.១១៧	២.០០៩
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ	៣០.០៨០.៤៦៥	៧.៤៨៦.៤២៧	២២.៧១៤.៤០០	៥.៦៦២.៥៥៤

ឥណទានផ្តល់ដល់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ក) តាមកាលកំណត់				
ក្នុងរយៈពេល ១ ខែ	៦៥.៥៣១.៤៦២	១៦.៣០៩.៤៧៣	៤៤.៥៧៥.៧៤៥	១១.០៤១.៨០០
២ ទៅ ៣ ខែ	១៤៥.៣៤១.១១៥	៣៦.១៧២.៥០២	៩១.៣៣៦.៤៨៥	២២.៦២៤.៨៤១
៤ ទៅ ១២ ខែ	៥៤៦.១០៩.៦១៥	១៣៥.៩១៥.៧៨៣	៤២០.៥១៦.៦០៩	១០៤.១៦៥.៦២០
លើសពី ១២ ខែ	១.២០១.៧៧៤.០៤០	២៩៩.០៩៧.៥៧១	៧៥០.១២៥.៣០៨	១៨៥.៨១២.៥៦១
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២
(ខ) តាមប្រភេទបិយប័ណ្ណ				
ប្រាក់រៀល	៣៧៦.៦៣៩.៩៣៥	៩៣.៧៣៨.១៦២	២៩០.០១៩.១០៣	៧១.៨៤០.២៥៣
ប្រាក់ដុល្លារអាមេរិក	១.៤៦៨.៨៧១.៧៣៦	៣៦៥.៥៧២.៨៥៦	៩៣៦.៧២៥.៧២២	២៣២.០៣៥.១០៦
ប្រាក់បាតថៃ	១១៣.២៤៨.៥៦១	២៨.១៨៨.៣១១	៧៩.៨០៩.៣២២	១៩.៧២៥.៤៦៣
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២
(គ) តាមផ្នែកសេដ្ឋកិច្ច				
វិស័យកសិកម្ម	៧១០.៩៩៨.៣៧៤	១៧៦.៩៥៣.៣០៤	៦១៣.២៧៧.៦២៣	១៥១.៩១៤.១៩៩
គេហកិច្ច/គ្រួសារ	៥៥៤.៦២៤.៦៦៣	១៣៨.០៣៥.០០៨	២៨៩.៦៨២.១០៧	៧១.៧៥៦.៧៧៧
ឥណទានជំនួញ និងពាណិជ្ជកម្ម	៣២៤.៧៨៨.២៣៤	៨០.៨៣៣.៣០៩	២២៧.០៩៦.៥០១	៥៦.២៥៣.៧៧៨
វិស័យសេវាកម្ម	២៧៨.៧៦៨.៧២០	៦៩.៣៧៩.៩៧០	១៤៤.២១២.១៥៣	៣៥.៧២២.៦០៤
វិស័យសំណង់	៦០.០៧២.៩៤៣	១៤.៩៥០.៩៥៦	២១.៥៤៨.៨០២	៥.៣៣៧.៨២៦
វិស័យដឹកជញ្ជូន	៨.៦១៥.១២៦	២.១៤៤.១៣៣	៣.២៤២.៣០៨	៨០៣.១៤៨
វិស័យផ្សេងៗ	២០.៨៨៨.១៧២	៥.១៩៨.៦៤៩	៧.៤៩៤.៦៥៣	១.៨៥៦.៤៩០
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ឃ) តាមនិវាសនដ្ឋាន				
និវាសនជន	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២
(ង) តាមទំនាក់ទំនងសម្ព័ន្ធព្យាបាល				
អតិថិជនខាងក្រៅ	១.៩៤១.០៦៤.៩០៨	៤៨៣.០៩២.៣១១	១.២៩១.៥៥០.១៨៦	៣១៩.៩២៨.២១១
ឥណទានបុគ្គលិក	១៧.៥៥៤.៦៧៧	៤.៣៦៩.០០៩	១៤.៨៨២.៨៥១	៣.៦៨៦.៦១១
សម្ព័ន្ធព្យាបាល	១៣៦.៦៤៧	៣៤.០០៩	១២១.១១០	៣០.០០០
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២

ឥណទានមានវត្ថុបញ្ចាំ គឺជាឥណទានដែលមានវត្ថុបញ្ចាំជាទម្រង់នៃដីកម្មសិទ្ធិដោយរួមទាំងប្លង់ទន់ ឬរឹង ។

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ច) តាមចំណាត់ថ្នាក់ឥណទាន				
ឥណទានស្តង់ដារ				
មានវត្ថុបញ្ចាំ	១.៧៥៥.៤១០.៣៩៩	៤៣៦.៨៨៦.៦១០	១.១១២.៤៨៧.៣១២	២៧៥.៥៧០.៥៥០
ពុំមានវត្ថុបញ្ចាំ	១៨៤.៥០៤.៤៨៩	៤៥.៩១៩.៤៨៥	១៧៥.៦៧១.៣០១	៤៣.៥១៥.៣០៩
ឥណទានឃ្លាំមើល				
មានវត្ថុបញ្ចាំ	២.២២៨.៩៣០	៥៥៤.៧៣៦	១.៨៤៥.៩២៤	៤៥៧.២៥១
ពុំមានវត្ថុបញ្ចាំ	៤៣៤.៨១៩	១០៨.២១៨	៥៤១.៤៦០	១៣៤.១២៤
ឥណទានក្រោមស្តង់ដារ				
មានវត្ថុបញ្ចាំ	២.៥៧២.៨០៧	៦៤០.៣២០	២.៥៩២.០៤៣	៦៤២.០៧២
ពុំមានវត្ថុបញ្ចាំ	៥៧៧.៥៥៩	១៤៣.៧៤៣	៨៧១.៤៩០	២១៥.៨៧៦
ឥណទានជាប់សង្ស័យ				
មានវត្ថុបញ្ចាំ	៤.៩០៥.៤២៤	១.២២០.៨៦២	៤.៤៣៤.៦៤៣	១.០៩៨.៥០០
ពុំមានវត្ថុបញ្ចាំ	១.២០៦.៣៧៥	៣០០.២៤៣	២.៥៣៧.៥៩១	៦២៨.៥៨៣
ឥណទានបាត់បង់				
មានវត្ថុបញ្ចាំ	៥.៣៩៩.៥៨៧	១.៣៤៣.៨៤៩	៣.៥០៤.៦៨៧	៨៦៨.១៤១
ពុំមានវត្ថុបញ្ចាំ	១.៩១៥.៨៤៣	៣៧៧.២៦៣	២.០៧៦.៦៩៦	៥១៤.៤១៦
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២

(ឆ) តាមភូមិសាស្ត្រ				
ការិយាល័យកណ្តាល	២.៩៦៣.៤៤៦	៧៣៧.៥៤៣	២.៦១៧.៤៧៤	៦៤៨.៣៧១
សាខានានា	១.៩៥៥.៧៩២.៧៨៦	៤៨៦.៧៥៧.៧៨៦	១.៣០៣.៩៣៦.៦៧៣	៣២២.៩៩៦.៤៥១
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២

(ជ) តាមអត្រាការប្រាក់ (ប្រចាំខែ)

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧
ប្រាក់រៀល	១,៥០%	១,០០% - ៣,៥០%
ប្រាក់ដុល្លារអាមេរិក	១,២០% - ១,៥០%	១,២០% - ៣,០០%
ប្រាក់បាតថៃ	១,៥០%	១,០០% - ៣,៥០%

ដើម្បីអនុលោមតាមប្រកាសលេខ ធ៧-០១៧-១០៩ ស្តីពីកម្រិតអត្រាការប្រាក់ដែលបានចេញដោយធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ក្រុមហ៊ុនត្រូវកម្រិតអត្រាការប្រាក់អតិបរមាត្រឹម ១៨% ក្នុងមួយឆ្នាំ ចំពោះកិច្ចសន្យាឥណទាន ថ្មីរួមទាំងឥណទានរៀបចំ ឡើងវិញ និង/ឬបុរេបញ្ញត្តិមានដោយមានចុះហត្ថលេខា និង/ឬ ស្នាមម្រាមដៃចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៧។

៩. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ការប្រាក់ត្រូវទទួល	២០.៧៦០.៤៣៣	៥.១៦៦.៨៥៧	១៦.៤៦៨.១២២	៤.០៧៩.២៩៧
ការប្រាក់ព្យួរទុក	(២.៥០០.៣៧៨)	(៦២២.២៩៤)	(២.៦២៦.៤៨៩)	(៦៥០.៦០៤)
ការប្រាក់ត្រូវទទួលសុទ្ធ	១៨.២៦០.០៥៥	៤.៥៤៤.៥៦៣	១៣.៨៤១.៦៣៣	៣.៤២៨.៦៩៣
ចំណាយបង់មុន	៦.៣១០.៣២៣	១.៥៧០.៥១៣	៤.៣៧៩.០៦៣	១.០៨៤.៧៣២
កម្រៃប្រាក់កម្ចីមិនទាន់រំលស់អស់	៤.៩២៦.៧២៦	១.២២៦.១៦៤	៣.៤៦៥.២៥០	៨៥៨.៣៧៣
ផ្សេងៗ	១៤.៦០៨.៧៧៥	៣.៦៣៥.៨៣៣	២.២៩៣.២២៥	៥៦៨.០៥១
	<u>៤៤.១០៥.៨៧៩</u>	<u>១០.៩៧៧.០៧៣</u>	<u>២៣.៩៧៩.១៧១</u>	<u>៥.៩៣៩.៨៨៩</u>

១០. ទ្រព្យ និងបរិក្ខារ

	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	កុំព្យូទ័រ ពាន់រៀល	កែលំអរអគារ ពាន់រៀល	សរុប ពាន់រៀល
៣១ ខែធ្នូ ឆ្នាំ២០១៨					
តម្លៃដើម					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	២.៦២២.៧៦៨	១២.៤៥៨.២៥១	៦.៣៣០.៥៩៨	១.០៨០.៩៤៦	២២.៤៩២.៥៦៣
ការទិញបន្ថែម	៥៦៣.៣៩៤	៦៤៥.១៥៤	១.៤៨១.៩៤៧	៣០៦.៥៥៤	២.៩៩៧.០៥៩
ការបញ្ចេញចោល	(៤១.៨៨៦)	(៣២១.៨៩១)	(៦៨.៨៩០)	-	(៤៣២.៦៦៧)
ការលុបចោល	(២៣.៧៦៥)	(១៨៦.៨២៧)	(១៣៦.៥៥២)	-	(៣៤៧.១៤៤)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	<u>៣.១២០.៥១១</u>	<u>១២.៥៩៤.៦៨៧</u>	<u>៧.៦០៧.១០៣</u>	<u>១.៣៨៧.៥០០</u>	<u>២៤.៧០៩.៨០១</u>

	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	កុំព្យូទ័រ ពាន់រៀល	កែលំអរអគារ ពាន់រៀល	សរុប ពាន់រៀល
ដក រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	១.៧៧០.៩៨៨	៩.២៥៦.៦៦៣	៣.៥៨៥.៩១៤	៣៧៨.៨៩៩	១៤.៩៩២.៤៦៤
រំលស់ក្នុងការិយបរិច្ឆេទ	៥៥១.០១១	១.៦១៧.៣៨២	១.៦១៣.៩២២	១៦០.៨៥៤	៣.៩៤៣.១៦៩
ការបញ្ចេញចោល	(៤១.៨៨៦)	(៣២១.៨៩១)	(៦៥.៦១៩)	-	(៤២៩.៣៩៦)
ការលុបចោល	(២២.៨២១)	(១៨៣.៦៧៧)	(១៣៤.៤៧៨)	-	(៣៤០.៩៧៦)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	២.២៥៧.២៩២	១០.៣៣៥.៨៧៣	៤.៩៩៩.៧៣៩	៥៣៩.៧៥៣	១៨.១៣២.៧៥៧
កម្លៃយោង					
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៨៦៣.២១៩	២.២២៦.២១០	២.៦០៧.៣៦៤	៨៤៧.៧៤៧	៦.៥៤៤.៥៤០
សមមូលដុល្លារអាមេរិក (កំណត់សំគាល់ ៤)	២១៤.៨៣៨	៥៥៤.០៥៩	៦៤៨.៩២១	២១០.៩៨៨	១.៦២៨.៨០៦

	គ្រឿងសង្ហារឹម និងបរិក្ខារ ពាន់រៀល	យានយន្ត ពាន់រៀល	កុំព្យូទ័រ ពាន់រៀល	កែលំអរអគារ ពាន់រៀល	ទ្រព្យ កំពុង បង្កើត ពាន់រៀល	សរុប ពាន់រៀល
៣១ ខែធ្នូ ឆ្នាំ២០១៧						
កម្លៃដើម						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	២.៣៥៥.៧០៣	១១.៦៨៩.២២១	៣.៨៩៦.៦៩៩	១.០៣០.៣៣៥	១.៩៩០.៤៦៣	២០.៩៦២.៤២១
ការទិញបន្ថែម	៣០៨.៩៩២	៩៥៧.៧៥៦	៦៦៧.៦៥៩	៥០.៦១១	-	១.៩៨៥.០១៨
ការផ្ទេរ	-	-	១.៩៩០.៤៦៣	-	(១.៩៩០.៤៦៣)	-
ការលក់	(១៧.៩១០)	(១៨៨.៧២៦)	(៥៨.៩៦៩)	-	-	(២៦៥.០០៥)
ការលុបចោល	(២៤.០១៧)	-	(១៦៥.២៥៤)	-	-	(១៨៩.២៧១)
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	២.៦២២.៧៦៨	១២.៤៥៨.២៥១	៦.៣៣០.៥៩៨	១.០៨០.៩៤៦	-	២២.៤៩២.៥៦៣
ដក រំលស់បង្គរ						
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	(១.២៣៤.៩៣៩)	(៧.៥៦០.៦០១)	(២.៦៤៥.៧៣១)	(២៣៥.៤៨៤)	-	(១១.៦៣៦.៧៥៥)
រំលស់ក្នុងការិយបរិច្ឆេទ	(៥៧៤.០៩៤)	(១.៨៧៩.២០០)	(១.១៦០.៤២៧)	(១៤៣.៤១៥)	-	(៣.៧៥៧.១៣៦)
ការលក់	១៥.៩០៦	១៨៣.១៣៨	៥៥.១៣៤	-	-	២៥៤.១៧៨
ការលុបចោល	២២.១៣៩	-	១៦៥.១១០	-	-	១៨៧.២៤៩
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	(១.៧៧០.៩៨៨)	(៩.២៥៦.៦៦៣)	(៣.៥៨៥.៩១៤)	(៣៧៨.៨៩៩)	-	(១៤.៩៩២.៤៦៤)
កម្លៃយោង						
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	៨៥១.៧៨០	៣.២០១.៥៨៨	២.៧៤៤.៦៨៤	៧០២.០៤៧	-	៧.៥០០.០៩៩
សមមូលដុល្លារអាមេរិក (កំណត់សំគាល់ ៤)	២១០.៩៨៨	៧៩៣.០៦១	៦៧៨.៨៨២	១៧៣.៩០៣	-	១.៨៥៦.៧៣៤

១១. ទ្រព្យសកម្មអរូបី

	ទ្រព្យកំពុង បង្កើត ពាន់រៀល	កម្មវិធីកុំព្យូទ័រ និង កម្រៃអាជ្ញាបណ្ណ ពាន់រៀល	សរុប ពាន់រៀល
៣១ ខែធ្នូ ឆ្នាំ២០១៨			
កម្លាំងដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	-	៣.៧៤៨.៧៨៨	៣.៧៤៨.៧៨៨
ការទិញបន្ថែម	៩១០.៧៩២	៤៣១.៤៤៦	១.៣៤២.២៣៨
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	៩១០.៧៩២	៤.១៨០.២៣៤	៥.០៩១.០២៦
ដក រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៨	-	៣៥៩.០២៤	៣៥៩.០២៤
រំលស់ក្នុងការិយបរិច្ឆេទ	-	២២៦.១៩៣	២២៦.១៩៣
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	-	៥៨៥.២១៧	៥៨៥.២១៧
កម្លាំងយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨	៩១០.៧៩២	៣.៥៩៥.០១៧	៤.៥០៥.៨០៩
សមមូលដុល្លារអាមេរិក (កំណត់សំគាល់ ៤)	២២៦.៦៧៨	៨៩៤.៧២៨	១.១២១.៤០៦
៣១ ខែធ្នូ ឆ្នាំ២០១៧			
កម្លាំងដើម			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	២.២៩៨.៥៧៨	២៨២.០១៤	២.៥៨០.៥៩២
ការទិញបន្ថែម	៤០៦.៥៦០	៧៦១.៦៣៦	១.១៦៨.១៩៦
ការផ្ទេរ	(២.៧០៥.១៣៨)	២.៧០៥.១៣៨	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	-	៣.៧៤៨.៧៨៨	៣.៧៤៨.៧៨៨
ដក រំលស់បង្គរ			
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៧	-	(២២៨.៦៧១)	(២២៨.៦៧១)
រំលស់ក្នុងការិយបរិច្ឆេទ	-	(១៣០.៣៥៣)	(១៣០.៣៥៣)
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	-	(៣៥៩.០២៤)	(៣៥៩.០២៤)
កម្លាំងយោង			
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	-	៣.៣៨៩.៧៦៤	៣.៣៨៩.៧៦៤
សមមូលដុល្លារអាមេរិក (កំណត់សំគាល់ ៤)	-	៨៣៩.៦៧៤	៨៣៩.៦៧៤

១២. ពន្ធលើប្រាក់ចំណេញ

(ក) ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<u>៧.៥៨១.៨៩៤</u>	<u>១.៨៨៦.៩៨២</u>	<u>៤.៤០៤.៣៧៩</u>	<u>១.០៩១.០០៣</u>

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
នាថ្ងៃទី១ ខែមករា	៤.៤០៤.៣៧៩	១.០៩១.០០៣	៣.៤៤៤.២៣៤	៨៥៣.១៦៧
កត់ត្រាជាបន្ទុកក្នុងរបាយការណ៍លទ្ធផល	៣.១៧៧.៥១៥	៧៩០.៨២០	៩៦០.១៤៥	២៣៧.៨៣៦
លម្អៀងពីអត្រាប្តូរប្រាក់	-	៥.១៥៩	-	-
នាថ្ងៃទី៣១ ខែធ្នូ	<u>៧.៥៨១.៨៩៤</u>	<u>១.៨៨៦.៩៨២</u>	<u>៤.៤០៤.៣៧៩</u>	<u>១.០៩១.០០៣</u>

បម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្មសុទ្ធគឺមានគណនីដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
សំវិធានធនលើឥណទាន				
អាក្រក់ និងជាប់សង្ស័យ	១.២៩៧.៣៧៥	៣២២.៨៩១	៧៨៧.៦២៨	១៩៥.១០២
ប្រាក់រង្វាន់សម្រាប់បុគ្គលិក	១.៧១៥.៥៥៦	៤២៦.៩៦៨	៤២.១៩៩	១០.៤៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ				
មិនទាន់កើតឡើង	៦១.៩១២	១៥.៤០៩	២៦៧.០៩៣	៦៦.១៦១
រំលស់	១០២.៦៧២	២៥.៥៥២	២៤.៧០៧	៦.១២០
បង្គរ ផ្សេងៗ	-	-	(១៦១.៤៨០)	(៤០.០០០)
	<u>៣.១៧៧.៥១៥</u>	<u>៧៩០.៨២០</u>	<u>៩៦០.១៤៥</u>	<u>២៣៧.៨៣៦</u>

(ខ) បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
នាថ្ងៃទី១ ខែមករា	១៣.៨៣៦.៨៣៦	៣.៤២៧.៥០៥	១៣.៩៤៦.៣២៧	៣.៤៥៤.៦២៦
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៣.៩២៥.៤៣៦	៥.៩៥៤.៥៦៣	១៦.៤៦៩.៦៦៦	៤.០៧៩.៦៧៩
ពន្ធលើប្រាក់ចំណេញបានបង់	(១៧.២៣៨.៣៣៩)	(៤.២៩០.២៧៨)	(១៦.៥៧៩.១៥៧)	(៤.១០៦.៨០០)
លម្អៀងពីអត្រាប្តូរប្រាក់	-	១៦.២០៧	-	-
នាថ្ងៃទី៣១ ខែធ្នូ	<u>២០.៥២៣.៩៣៣</u>	<u>៥.១០៧.៩៩៧</u>	<u>១៣.៨៣៦.៨៣៦</u>	<u>៣.៤២៧.៥០៥</u>

(គ) ចំណាយពន្ធលើប្រាក់ចំណេញ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៣.៩២៥.៤៣៦	៥.៩៥៤.៥៦៣	១៦.៤៦៩.៦៦៦	៤.០៧៩.៦៧៩
ពន្ធពន្យារ	(៣.១៧៧.៥១៥)	(៧៩០.៨២០)	(៩៦០.១៤៥)	(២៣៧.៨៣៦)
	<u>២០.៧៤៧.៩២១</u>	<u>៥.១៦៣.៧៤៣</u>	<u>១៥.៥០៩.៥២១</u>	<u>៣.៨៤១.៨៤៣</u>

អនុលោមទៅតាមច្បាប់សារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ដោយគណនាតាមអត្រា ២០% នៃប្រាក់ចំណេញជាប់ពន្ធ។

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលគណនាតាមអត្រាពន្ធផ្លូវការរៀបចំទៅនឹងពន្ធលើប្រាក់ចំណេញដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់ចំណេញមុនដកពន្ធ	១០១.៧៧៨.៣២២	២៥.៣៣០.៥៩២	៧៦.៧០០.៣៥០	១៨.៩៩៩.៣៤៣
ពន្ធត្រូវបង់តាមអត្រាពន្ធ				
លើប្រាក់ចំណេញ ២០%	២០.៣៥៥.៦៦៤	៥.០៦៦.១១៨	១៥.៣៤០.០៧០	៣.៧៩៩.៨៦៩
ចំណាយមិនអាចកាត់កងបាន	<u>៣៩២.២៥៧</u>	<u>៩៧.៦២៥</u>	<u>១៦៩.៤៥១</u>	<u>៤១.៩៧៤</u>
	<u>២០.៧៤៧.៩២១</u>	<u>៥.១៦៣.៧៤៣</u>	<u>១៥.៥០៩.៥២១</u>	<u>៣.៨៤១.៨៤៣</u>

ការគណនាប្រាក់ចំណេញដែលត្រូវជាប់ពន្ធ នឹងត្រូវមានការត្រួតពិនិត្យ និងអនុម័តដោយអាជ្ញាធរពន្ធដារ។

១៣. ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានា

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
គណនីសន្សំ	២.០៨១.៤០៧	៥១៨.០២១	២២៩.០៦០	៥៦.៧៤០
ប្រាក់បញ្ញើមានកាលកំណត់	<u>៧៤.៣៨៤.៨១៧</u>	<u>១៨.៥១២.៨៩៦</u>	<u>៤១.៧៧៤.៧៣៦</u>	<u>១០.៣៤៧.៩៦៥</u>
	<u>៧៦.៤៦៦.២២៤</u>	<u>១៩.០៣០.៩១៧</u>	<u>៤២.០០៣.៧៩៦</u>	<u>១០.៤០៤.៧០៥</u>

ប្រាក់បញ្ញើរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុនានាជាប្រាក់ដុល្លារអាមេរិក និងមានអត្រាការប្រាក់ ៥% ក្នុង មួយឆ្នាំសម្រាប់គណនីសន្សំ និងប្រាក់បញ្ញើមានកាលកំណត់ ដែលមានការប្រាក់ចន្លោះពី ២,០០% ទៅ ៦,៥០% (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ចន្លោះពី ៤,៥០% ទៅ ៦,៩០%) ក្នុងមួយឆ្នាំ។

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
គណនីសន្សំ	៩៧.៨០០.៣៧៣	២៤.៣៤០.៥៦១	៣៦.៩៦៣.៦៧៤	៩.១៥៦.២២៤
ប្រាក់បញ្ញើមានកាលកំណត់	៧៦០.៨១៧.៦៦៧	១៨៩.៣៥២.៣៣១	២៨៥.៦៣១.៧៥៥	៧០.៧៥៣.៤៦៩
	<u>៨៥៨.៦១៨.០៤០</u>	<u>២១៣.៦៩២.៨៩២</u>	<u>៣២២.៥៩៥.៤២៩</u>	<u>៧៩.៩០៩.៦៩៣</u>

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគបន្ថែមដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ក) តាមកាលកំណត់				
ក្នុងរយៈពេល ១ ខែ	១១៦.៩៣៥.៩៩៣	២៩.១០៣.០៣៥	៥៤.៩៦៤.៧៥៦	១៣.៦១៥.២៤៨
២ ទៅ ៣ ខែ	១១១.៧១៣.៤៤៥	២៧.៨០៣.២៤៧	៥៨.៦៧៩.៣១៨	១៤.៥៣៥.៣៧៧
៤ ទៅ ១២ ខែ	៤៦១.៨៧៤.៨៥៦	១១៤.៩៥១.៤៣៣	១២៦.៥៤៤.៦៤៨	៣១.៣៤៦.២១០
១ ទៅ ៥ ឆ្នាំ	១៦៨.០៩៣.៧៤៦	៤១.៨៣៥.១៧៧	៧៧.៩៣៤.៤៩៦	១៩.៣០៥.០៥២
លើសពី ៥ ឆ្នាំ	-	-	៤.៤៧២.២១១	១.១០៧.៨០៦
	<u>៨៥៨.៦១៨.០៤០</u>	<u>២១៣.៦៩២.៨៩២</u>	<u>៣២២.៥៩៥.៤២៩</u>	<u>៧៩.៩០៩.៦៩៣</u>
(ខ) តាមប្រភេទរូបិយប័ណ្ណ				
ប្រាក់រៀល	១២២.៧៦២.៥៦៣	៣០.៥៥៣.១៥១	៥៤.២៧០.៤៨៩	១៣.៤៤៣.២៧២
ប្រាក់ដុល្លារអាមេរិក	៧៣០.០១៣.៩០៩	១៨១.៦៨៥.៨៩១	២៦៥.៦៩៦.៤៨០	៦៥.៨១៥.៣២៨
ប្រាក់បាតថៃ	៥.៨៤១.៥៦៨	១.៤៥៣.៨៥០	២.៦២៨.៤៦០	៦៥១.០៩៣
	<u>៨៥៨.៦១៨.០៤០</u>	<u>២១៣.៦៩២.៨៩២</u>	<u>៣២២.៥៩៥.៤២៩</u>	<u>៧៩.៩០៩.៦៩៣</u>
(គ) តាមទំនាក់ទំនងសម្ព័ន្ធភាគី				
ភតិយជន	៨៣៩.៨២៤.២៤៨	២០៩.០១៥.៤៩២	៣១៥.៦៤៧.៧៥១	៧៨.១៨៨.៦៩២
បុគ្គលិក	១៥.៣៩៦.៧៨០	៣.៨៣១.៩៥១	៣.៩៤៤.១១៨	៩៧៦.៩៩៣
សម្ព័ន្ធភាគី	៣.៣៩៧.០១២	៨៤៥.៤៤៩	៣.០០៣.៥៦០	៧៤៤.០០៨
	<u>៨៥៨.៦១៨.០៤០</u>	<u>២១៣.៦៩២.៨៩២</u>	<u>៣២២.៥៩៥.៤២៩</u>	<u>៧៩.៩០៩.៦៩៣</u>
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)				
	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
គណនីសន្សំ	៥,០០%		១,០០% - ៥,០០%	
ប្រាក់បញ្ញើមានកាលកំណត់	<u>៣,២៥% - ១២,០០%</u>		<u>៥,២៥% - ១០,៥០%</u>	

១៥. សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក

សំវិធានធននេះសំដៅលើសំណល់លើអតីតភាពការងាររបស់ និយោជិតដែលតម្រូវដោយប្រកាសលេខ ៤៤៣ ចេញដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ ប្រកាសនេះតម្រូវឱ្យនិយោជិតត្រូវទូទាត់ប្រាក់បំណាច់ អតីតភាពការងារដល់និយោជិតចាប់ពីឆ្នាំ ២០១៩ តទៅ។ ប្រាក់ បំណាច់អតីតភាពការងារនេះគឺស្មើនឹង ១៥ ថ្ងៃនៃប្រាក់បៀវត្ស និង អត្ថប្រយោជន៍ផ្សេងទៀតក្នុងមួយឆ្នាំ។ ប្រកាសនេះក៏តម្រូវឱ្យ និយោជកទូទាត់ប្រាក់បំណាច់អតីតភាពការងារនេះ ក៏តម្រូវឱ្យ

និយោជកទូទាត់ប្រាក់បំណាច់អតីតភាពការងារឆ្នាំចាស់អតិបរមា ចំនួន ៦ខែ (ផ្អែកលើរយៈពេលបំពេញការងារ របស់និយោជិត) ដល់ និយោជិតដែលបំពេញការងារមុនឆ្នាំ២០១៩។ ការទូទាត់នេះត្រូវ ធ្វើឡើងចំនួន ពីរដងក្នុងមួយឆ្នាំ គឺក្នុង ខែមិថុនា និងខែធ្នូ ចំនួន ៧,៥ ថ្ងៃក្នុងមួយលើក។ និយោជិតនឹងមិនត្រូវទទួលបានប្រាក់បំណាច់ អតីតភាពការងារឆ្នាំចាស់ដែលនៅសល់ ក្នុងករណីដែលនិយោជិត នោះលាលយប់ពីក្រុមហ៊ុន ។

ការសន្មត៖

ខាងក្រោមនេះគឺជាការសន្មត់ចំបងនាថ្ងៃចេញរបាយការណ៍៖

អត្រាអប្បហារ * ៧,៣២%

លក្ខខណ្ឌទូទាត់ ៧,៥ ថ្ងៃក្នុង ខែមិថុនា និងខែធ្នូ

អត្រាលាលយប់ ៣,៣០% - ៣៣,៣០%

* ដោយពុំទាន់មានទិន្នន័យមូលបត្ររបស់ក្រុមហ៊ុន ឬរដ្ឋាភិបាល ក្រុមហ៊ុនបានវិភាគលើអត្រាការប្រាក់មធ្យមរបស់បញ្ជីមានកាលកំណត់ នៅធនាគារធំៗ និងស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ។

បម្រែបម្រួលសំវិធានធនលើអត្ថប្រយោជន៍និយោជិតមានបង្ហាញដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
នាថ្ងៃទី១ ខែមករា	-	-	-	-
ការទទួលស្គាល់ចំណេញ ឬ ខាត	៤.៣២៣.៧៤០	១.០៧៦.០៩៤	-	-
នាថ្ងៃទី៣១ ខែធ្នូ	<u>៤.៣២៣.៧៤០</u>	<u>១.០៧៦.០៩៤</u>	<u>-</u>	<u>-</u>

១៦. គណនីត្រូវទូទាត់ផ្សេងៗ

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
អតិថិជនខាងក្រៅ	២៨.៦៣៣.៧៦៧	៧.១២៦.៣៧៣	១៦.៣៨៨.៨៩៨	៤.០៥៩.៦៧២
សម្ព័ន្ធព្យាបាល	៥៣.៧៩៦	១៣.៣៨៩	៣០៦.២៩៨	៧៥.៨៧៣
ការប្រាក់ត្រូវទូទាត់	២៨.៦៨៧.៥៦៣	៧.១៣៩.៧៦២	១៦.៦៩៥.១៩៦	៤.១៣៥.៥៤៥
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត				
សម្រាប់បុគ្គលិក	១៤.៨០២.២៦៦	៣.៦៨៣.៩៨៩	១២.០២៣.៩៨៧	២.៩៧៨.៤៤៦
ពន្ធកាត់ទុកត្រូវបង់	១.៣១១.៧៦៥	៣២៦.៤៧២	៩៤៧.០៩៧	២៣៤.៦០៤
បង្គរចំណាយផ្សេងៗ	៧.៦៩៣.២៧៦	១.៩១៤.៧០៣	៨៧៧.៦២២	២១៧.៣៩៥
បំណុលផ្សេងៗ	១១.៨០០.៥៥៩	២.៩៣៦.៩២២	៧.៨៥៧.០៧៤	១.៩៤៦.២៦៥
	<u>៦៤.២៩៥.៤២៩</u>	<u>១៦.០០១.៨៤៨</u>	<u>៣៨.៤០០.៩៧៦</u>	<u>៩.៥១២.២៥៥</u>

១៧. ប្រាក់កម្ចី

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់កម្ចីពីធនាគារក្នុងស្រុក	២១៧.៨២០.៦៩៩	៥៤.២១១.២២៤	១៤៤.៣១៤.២៧២	៣៥.៧៤៧.៩០០
ប្រាក់កម្ចីពីស្ថាប័នបរទេស *	៨៧០.៦៣៥.៨១២	២១៦.៦៨៣.៨៧៦	៦៨៥.៦៩៣.៧១១	១៦៩.៨៥២.២៩៥
	<u>១.០៨៨.៤៥៦.៥១១</u>	<u>២៧០.៨៩៥.១០០</u>	<u>៨៣០.០០៧.៩៨៣</u>	<u>២០៥.៦០០.១៩៥</u>

* ប្រាក់កម្ចីនេះ រួមបញ្ចូលអនុបណ្តាលដែលមានទឹកប្រាក់ចំនួន ៨៣,៥៧ ពាន់លានរៀល (ស្មើនឹង ២០.៨ លានដុល្លារអាមេរិក) (៣១ ខែធ្នូ ឆ្នាំ២០១៧ ចំនួន ៤២ ពាន់លានរៀល ស្មើនឹង ១០,៤ លានដុល្លារអាមេរិក) ដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងប្រាក់កម្ចីជាមួយបណ្តាស្ថាប័ននានា។ ប្រាក់ដើម និងការប្រាក់ គឺត្រូវទូទាត់ រៀងរាល់ខែ ត្រីមាស ឆមាស ឬរៀងរាល់ឆ្នាំទៅតាមតារាងទូទាត់ ដែលមានចែងក្នុងកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។

បម្រែបម្រួលប្រាក់កម្ចីនៅក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
នាថ្ងៃទី១ ខែ មករា	៨៣០.០០៧.៩៨៣	២០៥.៦០០.១៩៥	៧០៨.២៨៨.៤១៣	១៧៥.៤៤៩.១៩៨
ប្រាក់កម្ចីទទួលបាន	៥៩០.៥៨៥.២៤១	១៤៦.៩៨៤.៨៧៨	៤៦៦.៨៣២.២១៤	១១៥.៦៣៨.៣៩៩
ការទូទាត់សង	(៣៣២.១៣៦.៧១៣)	(៨២.៦៦២.១៩៨)	(៣៤៥.១១២.៦៤៤)	(៨៥.៤៨៧.៤០២)
លម្អៀងពីអត្រាប្តូរប្រាក់	-	៩៧២.២២៥	-	-
នាថ្ងៃទី៣១ ខែធ្នូ	<u>១.០៨៨.៤៥៦.៥១១</u>	<u>២៧០.៨៩៥.១០០</u>	<u>៨៣០.០០៧.៩៨៣</u>	<u>២០៥.៦០០.១៩៥</u>

បម្រែបម្រួលប្រាក់កម្ចីនៅក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
(ក) តាមកាលកំណត់				
ក្នុងរយៈពេល ១ ខែ	១៣.៧៨៥.៦១៣	៣.៤៣០.៩៦៤	៣.៣២០.៨០៤	៨២២.៥៩២
២ ទៅ ៣ ខែ	៦៥.៤២០.៩៩៣	១៦.២៨១.៩៧៩	១៩.៤០១.៧៧៣	៤.៨០៥.៩៨៨
៤ ទៅ ១២ ខែ	២៦៤.៨៣១.៦១៨	៦៥.៩១១.៣០៤	២៦៤.៦៦៥.៥៣៤	៦៥.៥៥៩.៩៥៤
១ ទៅ ៥ ឆ្នាំ	៧១៥.៨៥៩.៥៧៩	១៧៨.១៦៣.១៦១	៥៤២.៦១៩.៨៧២	១៣៤.៤១១.៦៦១
លើសពី ៥ ឆ្នាំ	២៨.៥៥៨.៧០៨	៧.១០៧.៦៩២	-	-
	<u>១.០៨៨.៤៥៦.៥១១</u>	<u>២៧០.៨៩៥.១០០</u>	<u>៨៣០.០០៧.៩៨៣</u>	<u>២០៥.៦០០.១៩៥</u>

(ខ) តាមប្រភេទរូបិយប័ណ្ណ

ប្រាក់រៀល	៦៦.៧៥២.៩៤៥	១៦.៦១៣.៤៧៦	៣៥.៩៥៩.៨០៤	៨.៩០៧.៥៥៦
ប្រាក់ដុល្លារអាមេរិក	៩២៦.២១៩.១៦២	២៣០.៥១៧.៤៦២	៧២២.៩២១.៣២៩	១៧៩.០៧៣.៨៩៩
ប្រាក់បាតថៃ	៩៥.៤៨៤.៤០៤	២៣.៧៦៤.១៦២	៧១.១២៦.៨៥០	១៧.៦១៨.៧៤០
	<u>១.០៨៨.៤៥៦.៥១១</u>	<u>២៧០.៨៩៥.១០០</u>	<u>៨៣០.០០៧.៩៨៣</u>	<u>២០៥.៦០០.១៩៥</u>

(គ) តាមទំនាក់ទំនង

តតិយជន	១.០៨៨.៤៥៦.៥១១	២៧០.៨៩៥.១០០	៨០៧.៥៨២.៧៣០	២០០.០៤៥.២៦៤
សម្ព័ន្ធព្យាបាល	-	-	២២.៤២៥.២៥៣	៥.៥៥៤.៩៣១
	<u>១.០៨៨.៤៥៦.៥១១</u>	<u>២៧០.៨៩៥.១០០</u>	<u>៨៣០.០០៧.៩៨៣</u>	<u>២០៥.៦០០.១៩៥</u>

(ឃ) តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧
ប្រាក់រៀល	៦,០០% - ១១,០០%	៦,០០% - ១១,០០%
ប្រាក់ដុល្លារអាមេរិក	២,៥៥% - ១០,៥០%	២,៥៥% - ១០,៥០%
ប្រាក់បាតថៃ	<u>៦,៨៥% - ៩,៨០%</u>	<u>៦,៥០% - ១០,៨៥%</u>

១៨. ដើមទុន

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧
	ពាន់រៀល ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
១០០.០០០ រៀល ក្នុងមួយហ៊ុន		
ដើមទុនបានចុះបញ្ជី បែងចែក និងបានបង់ ៖		
១,២ លានហ៊ុន	<u>១២.០០០.០០០</u> <u>២៩.៨៦៥.៦០៥</u>	<u>៧១.៦៨៤.១០០</u> <u>១៧.៧៥៦.៧៧៥</u>

ភាគទុនិករបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨			នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧		
	% នៃហ៊ុន កាន់កាប់	ចំនួនហ៊ុន	ចំនួន ពាន់រៀល	% នៃហ៊ុន កាន់កាប់	ចំនួនហ៊ុន ពាន់រៀល (កំណត់ សំគាល់ ៤)	ចំនួន ពាន់រៀល
LOLC Private Limited	៩៦,៩៧%	១.១៦៣.៦៨២	១១៦.៣៦៤.២០០	-	-	-
TPC-ESOP Co., Ltd. (*)	៣,០៣%	៣៦.៣៥៨	៣.៦៣៥.៨០០	៣,០៣%	២១.៧១៩	២.១៧១.៩០០
LOLC Micro Investments Ltd.	-	-	-	៦០,០០%	៤៣០.១០៧	៤៣.០១០.៧០០
DWM Investment Asia Ltd	-	-	-	៣៦,៩៧%	២៦៥.១០៥	២៦.៥០១.៥០០
	<u>១០០,០០%</u>	<u>១.២០០.០០០</u>	<u>១២០.០០០.០០០</u>	<u>១០០,០០%</u>	<u>៧១៦.៨៤១</u>	<u>៧១.៦៨៤.១០០</u>

(*) TPC-ESOP ត្រូវបានបង្កើតឡើងដោយឱ្យបុគ្គលិកពេញសិទ្ធិ មានឱកាសទិញភាគហ៊ុនរបស់ក្រុមហ៊ុន។ ESOP ត្រូវបានចាត់ទុកជាអត្ថប្រយោជន៍បុគ្គលិក ដែលអាចឱ្យបុគ្គលិកអាចចូលរួមចំណែកអភិវឌ្ឍក្រុមហ៊ុនក្នុងរយៈពេលវែង ។

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាភិបាលបានសម្រេចដំឡើងដើមទុនពី ២៣.៣៦៨.២០០ ពាន់រៀល (ស្មើនឹង ៥.៨១៥.៨៧៩ ដុល្លារអាមេរិក) ដល់ចំនួន ១២០.០០០.០០០ ពាន់រៀល (ស្មើនឹង ២៩.៨៦៥.៦០៥ ដុល្លារអាមេរិក) ដោយដំឡើងចំនួនភាគហ៊ុនពី ២៣៣.៦៨២ ហ៊ុន ទៅដល់ ១.២០០.០០០ ហ៊ុន ។

ដើមទុននឹងត្រូវដំឡើងបន្ថែម ដោយការបង្វិលពីប្រាក់ចំណេញរក្សាទុកទៅក្នុងដើមទុនចុះបញ្ជីជាពីរដំណាក់កាល ដំណាក់កាលទីមួយ ៥០% ចំនួន ៤៨.៣១៥.៩០០ ពាន់រៀល (ស្មើនឹង ១១.៩៦៨.២៦៩ ដុល្លារអាមេរិក) នៅខែមករា ឆ្នាំ២០១៧ និងដំណាក់កាលទីពីរ ៥០% ចំនួន ៤៨.៣១៥.៩០០ ពាន់រៀល (ស្មើនឹង ១២.០២៤.៨៦៤ ដុល្លារអាមេរិក) នៅខែមករា ឆ្នាំ២០១៨។

នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក្រុមហ៊ុនបានធ្វើលិខិតស្នើសុំទៅធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើនដើមទុនពី ៧១.៦៨៤.១០០ ពាន់រៀល (ស្មើនឹង ១៧.៨៤០.៧៤២ ដុល្លារ

អាមេរិក) ទៅចំនួន ១២០.០០០.០០០ ពាន់រៀល (ស្មើនឹង ២៩.៨៦៥.៦០៥ ដុល្លារអាមេរិក) ។ ការស្នើសុំនេះត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ LOLC Micro investments Asia Ltd. និង DWM Investment Asia Ltd បានលក់/ផ្ទេរភាគហ៊ុនទាំងអស់ទៅឱ្យ LOLC Private Limited។ ប្រតិបត្តិការនេះ បានការ អនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការកែប្រែលក្ខន្តិកៈក្រុមហ៊ុន បានទទួលការអនុម័តពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ និងទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០១៨ ។

១៩. ដើមទុនបន្ថែម

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាភិបាលបានអនុម័តបង្កើនដើមទុនទៅចំនួន ១៤០.៨៤៦.៦០០ ពាន់រៀលជាសាច់ប្រាក់សុទ្ធពី LOLC Private Limited និង TPC- ESOP Co.,

ចំនួន ២០.២១៥.០០០ ពាន់រៀល និង ៦៣១.៦០០ ពាន់រៀលរៀងគ្នា។ នាថ្ងៃចេញរបាយការណ៍នេះក្រុមហ៊ុនរងចាំការអនុម័តពីធនាគារជាតិនៃកម្ពុជា និងការយល់ព្រមពីក្រសួងពាណិជ្ជកម្មសម្រាប់ការកែប្រែលក្ខន្តិកៈ ក្រុមហ៊ុនថ្មីនេះ ។

២០. ចំណូលការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ឥណទានផ្តល់ដល់អតិថិជន	២៩១.០៣៥.៧៨៧	៧២.៤៣២.៩៩៨	២៣៣.៤២៩.៦១៤	៥៧.៨២២.៥៤៥
ប្រាក់បញ្ញើនៅធនាគារនានា	១.១៥៦.៥១១	២៨៧.៨៣៣	១.៧៦០.៥៧៤	៤៣៦.១០៩
	<u>២៩២.១៩២.២៩៨</u>	<u>៧២.៧២០.៨៣១</u>	<u>២៣៥.១៩០.១៨៨</u>	<u>៥៨.២៥៨.៦៥៤</u>

២១. ចំណាយការប្រាក់

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់កម្ចីក្នុងប្រទេស	១៣.៧៨៤.៤៧៧	៣.៤៣០.៦៨១	៧.៦៩២.២៦៤	១.៩០៥.៤៤១
ប្រាក់កម្ចីពីស្ថាប័នបរទេស	៦៩.២៥៤.៥២០	១៧.២៣៦.០៦៨	៦៣.៤៧១.៤៧៨	១៥.៧២២.៤៣៧
ប្រាក់បញ្ញើរបស់អតិថិជន	៤៣.៣១២.៨២៦	១០.៧៧៩.៦៩៨	១៤.៦៧០.៨៣៥	៣.៦៣៤.០៩៣
	<u>១២៦.៣៥១.៨២៣</u>	<u>៣១.៤៤៦.៤៤៧</u>	<u>៨៥.៨៣៤.៥៧៧</u>	<u>២១.២៦១.៩៧១</u>

២២. ចំណូលផ្សេងៗ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណូល និងកម្រៃជើងសារពីឥណទាន	៧១.៦១៣.៩៤៤	១៧.៨២៣.២៨១	៣២.២៥៨.២០៤	៧.៩៩០.៦៣៨
ចំណូលបានពីការផ្អាកពិន័យ	៤.៧១៦.០៨០	១.១៧៣.៧៣៨	២.៣៣៣.៧៣១	៥៧៨.០៨៥
ចំណូលការប្រមូលបានពី				
ឥណទាន ដែលបានលុបចោល	១.២៦៣.៨៥២	៣១៤.៥៤៨	៦៥១.៨៨៤	១៦១.៤៧៧
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	១៥៦.៥៥៣	៣៨.៩៦៣	៥៣.២៥៥	១៣.១៩២
ផ្សេងៗ	៩៣៤.៤៦៩	២៣២.៥៧១	៤៣២.៥៩០	១០៧.១៥៦
	<u>៧៨.៦៨៤.៨៩៨</u>	<u>១៩.៥៨៣.១០១</u>	<u>៣៥.៧២៩.៦៦៤</u>	<u>៨.៨៥០.៥៤៨</u>

២៣. ចំណាយកម្រៃសេវា

ចំណាយកម្រៃសេវាគឺជាចំណាយឱ្យទូទាត់ទៅអ្នកសម្របសម្រួលប្រមូលប្រាក់ឥណទានជាក្រុម និងការិយាល័យឥណទានរបស់កម្ពុជា (CBC) ស្តីពីការសាកសួរព័ត៌មានរបស់អ្នកខ្ចី ។

២៤. ចំណាយលើបុគ្គលិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណាយប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	៦៨.២៥១.៦៦៨	១៦.៩៨៦.៤៧៨	៥២.៣០៦.០២៤	១២.៩៥៦.៦៥៧
ចំណាយអត្ថប្រយោជន៍បុគ្គលិក	៧.៧៨៣.៧២១	១.៩៣៧.២១៣	៥.៧២៦.០៦៩	១.៤១៨.៣៩៧
រយៈពេលខ្លីផ្សេងៗ	៧៦.០៣៥.៣៨៩	១៨.៩២៣.៦៩១	៥៨.០៣២.០៩៣	១៤.៣៧៥.០៥៤

២៥. ចំណាយទូទៅ និងរដ្ឋបាល

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
កម្រៃសេវាធនាគារ និងសេវាផ្សេងៗ	៧.៥៨៨.៩៥៦	១.៨៨៨.៧៤០	៥.០៦៦.០១៨	១.២៥៨.៨៩៧
ចំណាយលើការជួល	៧.២០៦.៣៩២	១.៧៩៣.៥២៧	៦.៣៣៩.៣២២	១.៥៧០.៣០៥
ចំណាយធ្វើដំណើរ	៣.៧០៤.៩១៨	៩២២.០៨០	៣.៤១៩.១៣១	៨៤៦.៩៤៨
ចំណាយផ្គត់ផ្គង់សម្ភារការិយាល័យ	១.៨០៦.៨៩៧	៤៤៩.៧០១	១.៣២៣.៩៣៨	៣២៧.៩៥១
ចំណាយទីផ្សារ	១.៣៩៤.៨០៣	៣៤៧.១៣៩	១.០៤២.៧៧៩	២៥៨.៣០៥
ចំណាយទឹកភ្លើង	១.៣៥៤.៨៨៨	៣៣៧.២០៥	១.២៩៥.៤៦៣	៣២០.៨៩៧
ចំណាយសេវាវិទ្យុទិន្នន័យ	១.៩៦៨.៦៦៨	៤៨៩.៩៦២	១.៦៣៥.៥៤៥	៤០៥.១៣៩
ចំណាយទំនាក់ទំនង	១.២៩៣.២៧៥	៣២១.៨៧០	១.១៤៤.៥២៣	២៨៣.៥០៨
ចំណាយសន្តិសុខ	១.០៧៩.៧១៧	២៦៨.៧២០	១.០២៥.៥៣៤	២៥៤.០៣៤
ចំណាយក្រុមប្រឹក្សាភិបាល	៥៤៩.៥៥២	១៣៦.៧៧៣	៥០២.៥០៣	១២៤.៤៧៤
ចំណាយបោះពុម្ព និងចតចម្លង	២៨៣.៣៥៦	៧០.៥២២	៣៣៧.៤៨៦	៨៣.៥៩៨
កម្រៃអាជ្ញាប័ណ្ណ	១.៥០៤.០៨១	៣៧៤.៣៣៦	១.១៤២.៥៧៦	២៨៣.០២៦
ចំណាយផ្សេងៗ	២.៧០០.៤៩៩	៦៧២.១០០	៤.៤៣៩.៥៧៤	១.០៩៩.៧២១
ចំណាយពន្ធផ្សេងៗ	៧.៨១៥.៧៩២	១.៩៤៥.១៩៤	៥៥១.៦៨១	១៣៦.៦៥៦
ចំណាយសម្ភារការិយាល័យផ្សេងៗ	៧០២.៤៨០	១៧៤.៨៣៣	៥៧៧.៤៣៧	១៤៣.០៣៦
ចំណាយធានារ៉ាប់រងផ្សេងៗ	១.៧២០.៩៦៩	៤២៥.៣១៤	៣៨០.៨៦៣	៩៤.៣៤៥
	៤២.៦៧៥.២៤៣	១០.៦២១.០១៦	៣០.២២៤.៣៧៤	៧.៤៨៦.៨៤០

២៦. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ឥណទានវិញ្ញាបន៍		-	-	(៩៦៣.៩១៦)	(២៣៨.៧៧០)
សាច់ប្រាក់ក្នុងដៃ	៥	៤៩.០១៩.៣៩៣	១២.១៩៩.៩៤៨	១៨.២០១.៥៥៦	៤.៥០៨.៦៨៤
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦	២១១.២៧៤.៣៥៩	៥២.៥៨១.៩៧១	១៨.២២៣.២៤៦	៤.៥១៤.០៥៦
សមតុល្យនៅធនាគារនានា	៧	១០៩.២៤៣.២៩៨	២៧.១៨៨.៤៧៦	៩១.០៩១.៦២៨	២២.៥៦៤.១៨៨
សាច់ប្រាក់ និងសាច់ប្រាក់សមមូល		<u>៣៦៩.៥៣៧.០៥០</u>	<u>៩១.៩៧០.៣៩៥</u>	<u>១២៦.៥៥២.៤១៤</u>	<u>៣១.៣៨៨.១២៨</u>

២៧. សមតុល្យ និងប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាល

(ក) កម្រៃក្រុមប្រឹក្សាភិបាល

		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
កម្រៃក្រុមប្រឹក្សាភិបាល		<u>៥៤៩.៥៥២</u>	<u>១៣៦.៧៧៣</u>	<u>៥០២.៥០៣</u>	<u>១២៤.៤៧៤</u>

(ខ) ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់

		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
		ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍					
រយៈពេលខ្លីត្រូវបង់		<u>៤៤៤.៣១៣</u>	<u>១១០.៥៨១</u>	<u>៩៦២.៣៧៦</u>	<u>២៣៨.៣៨៩</u>
ចំណាយប្រាក់បៀវត្សរ៍					
និងអត្ថប្រយោជន៍រយៈពេលខ្លីត្រូវបង់		<u>២.២៨៧.៩២៦</u>	<u>៥៦៩.៤១៩</u>	<u>២.១៨៥.៣៨៩</u>	<u>៥៤១.៣៤០</u>

(គ) ឥណទានផ្តល់ឱ្យភាគទុនិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ឥណទាននៅសល់	១៣៦.៦៤៧	៣៤.០០៩	១២១.១១០	៣០.០០០
បង្គរការប្រាក់ត្រូវទទួល	១៨២	៤៥	១២១	៣០
	<u>១៣៦.៨២៩</u>	<u>៣៤.០៥៤</u>	<u>១២១.២៣១</u>	<u>៣០.០៣០</u>

(ឃ) ចំណូលការប្រាក់ពីភាគទុនិក

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណូលការប្រាក់	<u>១៤.៨៤៦</u>	<u>៣.៦៩៥</u>	<u>១១.៤១៧</u>	<u>២.៨២៨</u>

(ង) ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាភិ

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ភាគទុនិក៖				
ប្រាក់បញ្ញើនៅសល់	២៩៤.៧៩៣	៧៣.៣៦៨	១.៩៥៩.៤៧៧	៤៨៥.៣៧៩
ការប្រាក់ត្រូវបង់	<u>៨.៦៧៨</u>	<u>២.១៦០</u>	<u>១៤.៥៥៧</u>	<u>៣.៦០៦</u>
	<u>៣០៣.៤៧១</u>	<u>៧៥.៥២៨</u>	<u>១.៩៧៤.០៣៤</u>	<u>៤៨៨.៩៨៥</u>
ក្រុមប្រឹក្សាភិបាល៖				
ប្រាក់បញ្ញើនៅសល់	៥៨៩.០៥៨	១៤៦.៦០៥	២៩៩.៥០៦	៧៤.១៩០
ការប្រាក់ត្រូវបង់	<u>១៥.៦៧០</u>	<u>៣.៩០០</u>	<u>៣.៦៩០</u>	<u>៩១៤</u>
	<u>៦០៤.៧២៨</u>	<u>១៥០.៥០៥</u>	<u>៣០៣.១៩៦</u>	<u>៧៥.១០៤</u>
គណៈគ្រប់គ្រងសំខាន់ៗ៖				
ប្រាក់បញ្ញើនៅសល់	២.៥១៣.១៦១	៦២៥.៤៧៦	៨៨៤.៣៥៣	២១៩.០៦២
ការប្រាក់ត្រូវបង់	<u>២៩.៤៨៨</u>	<u>៧.៣២៩</u>	<u>២០.១៩១</u>	<u>៥.០០១</u>
	<u>២.៥៤២.៦១០</u>	<u>៦៣២.៨០៥</u>	<u>៩០៤.៥៤៤</u>	<u>២២៤.០៦៣</u>

	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណាយការប្រាក់លើប្រាក់បញ្ញើ របស់សម្ព័ន្ធព្យាភិ៖				
ភាគទុនិក	៣១.១៥១	៧.៧៥៣	១៦៧.៧៨២	៤១.៥៦១
ក្រុមប្រឹក្សាភិបាល	៦៩.១៩០	១៧.២២០	២៦.៨២១	៦.៦៤៤
គណៈគ្រប់គ្រងសំខាន់ៗ	<u>១៥៩.៤២០</u>	<u>៣៩.៦៧៦</u>	<u>៨១.៣៣៣</u>	<u>២០.១៤៧</u>
	<u>២៥៩.៧៦១</u>	<u>៦៤.៦៤៩</u>	<u>២៧៥.៩៣៦</u>	<u>៦៨.៣៥២</u>

(ច) ប្រាក់កម្ចីពីភាគទុនិក

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ប្រាក់កម្ចីនៅសល់	-	-	២២.៤២៥.២៥៣	៥.៥៥៤.៩៣១
ការប្រាក់ត្រូវបង់	-	-	២៦៧.៨៦១	៦៦.៣៥១
	-	-	២២.៦៩៣.១១៤	២.៦២១.២៨២
	ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨		ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ចំណាយការប្រាក់	-	-	១.២៩៣.៦០២	៣២០.៤៣៦

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនប្រឈមនឹងហានិភ័យហិរញ្ញវត្ថុផ្សេងៗមួយចំនួនដូចជា ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមាន ហានិភ័យរូបិយប័ណ្ណ ហានិភ័យអត្រាការប្រាក់ និង ហានិភ័យតម្លៃ) និងហានិភ័យសាច់ប្រាក់។ អាជីវកម្មហិរញ្ញវត្ថុភាគច្រើនប្រឈមនឹងហានិភ័យ ក្នុងនោះហានិភ័យប្រតិបត្តិការគឺជាផលវិបាកដែលពិបាកជៀសរួចក្នុងដំណើរការអាជីវកម្ម។ ក្រុមហ៊ុនមិនប្រើប្រាស់ហិរញ្ញវត្ថុ ឧបករណ៍និស្សន្ទដូចជា កិច្ចសន្យារូបិយប័ណ្ណបរទេស និងការប្តូរអត្រាការប្រាក់ដើម្បីគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ខ្លួនឡើយ។ ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាសិទ្ធិដែលមានចែងក្នុងកិច្ចសន្យា ដើម្បីទទួលបានសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតពី អង្គភាពមួយផ្សេងទៀត។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួលផ្សេងៗដែលរួមមាន សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា ប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ឥណទានផ្តល់ដល់អតិថិជន និងទ្រព្យសកម្មផ្សេងទៀត។

បំណុលហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតទៅឱ្យអង្គភាពមួយផ្សេងទៀត។ បំណុលហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ជាបំណុលផ្សេងៗដែលរួមមាន ប្រាក់បញ្ញើអតិថិជន ឥណទានវិបារូបន៍ប្រាក់កម្ចី និងបំណុលផ្សេងៗទៀត ។ ក្រុមហ៊ុនមានគោលការណ៍ណែនាំ និងវិធានការណ៍ដើម្បីចាត់ចែងនូវហានិភ័យដែលកើតឡើងក្នុងសកម្មភាពអាជីវកម្ម មានដូចខាងក្រោម៖

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់

ក្រុមហ៊ុន ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀតមិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យាហើយហានិភ័យនេះជាចម្បង គឺកើតចេញតាមរយៈ ការផ្តល់ឥណទានដល់អតិថិជន ។

(i) ការគ្រប់គ្រងហានិភ័យឥណទាន

សកម្មភាពឥណទានត្រូវបានណែនាំដោយគោលនយោបាយ ឥណទានដើម្បីធានាថាគោលបំណងទូទៅក្នុងការឱ្យខ្លួនបានសម្រេចជោគជ័យ។ ឧទាហរណ៍ ឥណទានមានគុណភាពល្អហើយហានិភ័យឥណទាន ត្រូវបានបែងចែកយ៉ាងល្អ។ គោលនយោបាយផ្តល់ឥណទានបានបញ្ចូលនូវគោលនយោបាយផ្តល់កម្ចី គោលនយោបាយទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទានដែលត្រូវអនុវត្តដើម្បីធានាថាបានអនុលោម ទៅតាមគោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា។

(ii) ការគ្រប់គ្រងកម្រិត និងគោលការណ៍កាត់បន្ថយហានិភ័យ

ក្រុមហ៊ុនធ្វើប្រតិបត្តិការ និងផ្តល់ឥណទានជាលក្ខណៈក្រុម ឯកត្តជន ឬសហគ្រាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនគ្រប់គ្រងកម្រិតហានិភ័យ និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលវាកើតឡើង។ ហានិភ័យធំៗត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា ថាជាទំហំឥណទានរួម ដែលផ្តល់ដល់បុគ្គលណាមួយលើសពី ២% សម្រាប់ ឥណទានឯកត្តជន និង ៣%

សម្រាប់ឥណទានជា ក្រុមនៃមូលធនិវិធានសុទ្ធរបស់ ក្រុមហ៊ុនដោយអនុលោមតាមប្រកាសលេខ ធ៧-០៧-១៦៣ប្រ.ក របស់ធនាគារ ជាតិនៃកម្ពុជា។ លើសពីនេះទៅទៀតការផ្តល់សំវិធានធនទូទៅត្រូវបានផ្តល់ជូនលើប្រាក់កម្ចីដែលមិនដំណើរការបន្ថែមទៅលើ សំវិធានធនជាក់លាក់ដែលមានស្រាប់ដើម្បីធានាឱ្យបានអនុបាតគ្របដណ្តប់ហានិភ័យដល់ ១០០%។ ក្រុមហ៊ុនប្រើគោលនយោបាយ និងការអនុវត្តជាច្រើនដើម្បីបន្ថយហានិភ័យឥណទាន។ គោលនយោបាយ ប្រើច្រើនបំផុតក្នុងចំណោមគោលនយោ

បាយទាំងនេះ គឺការធានាដោយយកវត្ថុបញ្ចាំពីអតិថិជន ដែលជាការ អនុវត្តទូទៅមួយ។ ក្រុមហ៊ុនអនុវត្តតាមគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវប្រភេទវត្ថុបញ្ចាំ ឬ ការបញ្ចៀសហានិភ័យឥណទាន។ ប្រភេទនៃវត្ថុបញ្ចាំសំខាន់ៗ ដែលបានធានាលើឥណទានផ្តល់ដល់ អតិថិជន មានដូចជា៖

- ការដាក់បញ្ចាំលើទ្រព្យសម្បត្តិឯកជន (ដី អគារ និងទ្រព្យសម្បត្តិផ្សេងទៀត) និង
- ការបញ្ចាំលើទ្រព្យសម្បត្តិរបស់អាជីវកម្ម ដូចជា ដី និងអគារ ។

(iii) ការប្រឈមហានិភ័យឥណទាន

ហានិភ័យឥណទានដែលក្រុមហ៊ុនប្រឈម គឺឥណទាន ផ្តល់ដល់អតិថិជនដែលមានចំនួនលើសពី ៨០% នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ ៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
ឥណទានផ្តល់ដល់អតិថិជន				
មិនហួសកាលកំណត់				
និងមិនខាតបង់	១.៩២៣.៤៤៧.១១៧	៤៧៨.៧០៧.៦១១	១.២៧៩.៣៩៨.៥៩១	៣១៦.៩១៨.១៥៥
ហួសកាលកំណត់				
និងមិនទាន់ខាតបង់	៥.២២៨.៥៩០	១.៣០១.២៩១	៤.៤៤១.១៥៦	១.១០០.១១៣
ខាតបង់	៣០.០៨០.៤៦៥	៧.៤៨៦.៤២៧	២២.៧១៤.៤០០	៥.៦២៦.៥៥៤
	១.៩៥៨.៧៥៦.២៣២	៤៨៧.៤៩៥.៣២៩	១.៣០៦.៥៥៤.១៤៧	៣២៣.៦៤៤.៨២២
សំវិធានធនលើឥណទាន				
អាក្រក់ និងជាប់សង្ស័យ	(៣០.០៨០.៤៦៥)	(៧.៤៨៦.៤២៧)	(២២.៧១៤.៤០០)	(៥.៦២៦.៥៥៤)
	១.៩២៨.៦៧៥.៧៦៧	៤៨០.០០៨.៩០២	១.២៨៣.៨៣៩.៧៤៧	៣១៨.០១៨.២៦៨

មិនហួសកាលកំណត់ និងមិនខាតបង់

ឥណទានមិនហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលមានគុណភាពល្អដែលអតិថិជនមិនមានបទពិសោធន៍ ក្នុងការបង់យឺតយ៉ាវ និងអ្នក គ្រប់គ្រងយល់ឃើញថា ភាពនៃការយឺតយ៉ាវក្នុងការបង់ គឺមានកម្រិតទាប ។ សំវិធានធនអប្បបរមា ត្រូវបានធ្វើឡើងទៅតាមការ ចំណាត់ថ្នាក់របស់ឥណទាននីមួយៗ លើកលែងតែមាន ព័ត៌មានផ្សេងទៀតអាចបញ្ជាក់ ពីលទ្ធភាពនៃការទូទាត់សងរបស់អ្នកខ្លី។ គោលនយោបាយគណនេយ្យត្រូវបានបង្ហាញនៅកំណត់ សំគាល់ ៣ (ង)។

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់

ឥណទានហួសកាលកំណត់ និងមិនទាន់ខាតបង់ គឺជាឥណទានដែលការទូទាត់សងការប្រាក់ ឬប្រាក់ដើមមានការយឺតយ៉ាវតិចជាង ៣១ ថ្ងៃ សម្រាប់ឥណទាន រយៈពេលវែង និង ១៥ ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី លុះត្រាតែមានផ្សេងទៀតមានលក្ខណៈគ្រប់គ្រាន់ ដើម្បីបង្ហាញពីការប្រែប្រួល ។

ឥណទានខាតបង់

ឥណទានខាតបង់ គឺជាឥណទានផ្តល់ដល់អតិថិជនដែលក្រុមហ៊ុនបានកំណត់ថាមានភស្តុតាងអំពីឱនភាព ហើយក្រុមហ៊ុនមិនសង្ឃឹមថានឹងអាចប្រមូលមកវិញបាននូវប្រាក់ដើម និងការប្រាក់ត្រូវទទួលទៅតាមកិច្ចសន្យាខ្ចីប្រាក់របស់អតិថិជននោះទេ។

អនុលោមតាម គោលការណ៍ណែនាំរបស់ ធនាគារជាតិនៃកម្ពុជា សំវិធានធនសម្រាប់ឥណទានជាប់សង្ស័យ ត្រូវបានធ្វើឡើងសម្រាប់ ឥណទានហួសកាលកំណត់លើសពី ៣០ ថ្ងៃ សម្រាប់ឥណទាន រយៈពេលខ្លី និង ៩០ ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ការរឹបអូសវត្ថុបញ្ចាំ

ក្នុងការិយបរិច្ឆេទបញ្ជាក់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ក្រុមហ៊ុន មិនបានរឹបអូសទ្រព្យសកម្មផ្សេងៗ ដែលបានដាក់ជាវត្ថុបញ្ចាំនោះទេ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ មិនមាន) ។

(ខ) ហានិភ័យប្រតិបត្តិការ

ការខាតបង់ពីហានិភ័យប្រតិបត្តិការ ដែលអាចកើត មានឡើងដោយសារតែកង្វះខាត ឬបរាជ័យនៃដំណើរការ ផ្ទៃក្នុងធនធានមនុស្ស និងប្រព័ន្ធ ឬបណ្តាលមកពីកត្តា ខាងក្រៅត្រូវបាន គ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រង ហានិភ័យប្រតិបត្តិការ ដែលបានបង្កើតរួចហើយការត្រួត ពិនិត្យ និងការវាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាព អាជីវកម្មធ្វើឡើងដោយផ្នែកត្រួតពិនិត្យ និងគាំទ្រដែល ឯករាជ្យ ពីផ្នែកអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ ដោយអ្នកគ្រប់គ្រង។ ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការ តម្រូវឱ្យបង្កើតនូវចនាសម្ព័ន្ធភាព និងគោលនយោបាយ ត្រួតពិនិត្យច្បាស់លាស់មួយ។ គោលនយោបាយ និងវិធានការ ត្រួតពិនិត្យផ្ទៃក្នុងនីមួយៗត្រូវបានអនុវត្ត។ វិធានទាំងនេះ រួមមានការបង្កើតនូវសិទ្ធិអំណាចក្នុង ការចុះហត្ថលេខាការ កំណត់ប្រព័ន្ធត្រួតពិនិត្យការរៀបចំនូវនីតិវិធី និងឯកសារ សំអាង។ ទាំងនេះត្រូវត្រួតពិនិត្យឡើង វិញជាបន្តបន្ទាប់

ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិ ការអាជីវកម្មក្រី ហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យនៃការខាតបង់កើតពី ការប្រែប្រួលមិនអំណោយផលនៅក្នុងកម្រិតតម្លៃ ឬអត្រា ទីផ្សារដែលមានសមាសធាតុសំខាន់ៗ គឺហានិភ័យរូបិយ ប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។

(i) ហានិភ័យរូបិយប័ណ្ណបរទេស

ក្រុមហ៊ុនមានហានិភ័យរូបិយប័ណ្ណបរទេសដែល បណ្តាលមកពីការប្រើរូបិយប័ណ្ណផ្សេងៗជាច្រើនជា ពិសេសប្រាក់ដុល្លារអាមេរិក និងប្រាក់បាតថៃ។ ហានិភ័យរូបិយប័ណ្ណបរទេសកើតឡើងពីប្រតិបត្តិការ ជួញដូរក្នុងពេលអនាគត និងទ្រព្យសកម្ម និងបំណុល ដែលបានកត់ត្រារួចហើយ ។

គណៈគ្រប់គ្រងត្រួតពិនិត្យហានិភ័យការប្តូរ រូបិយប័ណ្ណរបស់ខ្លួន ដោយរៀបចំនឹងរូបិយប័ណ្ណគោល តាមរយៈការត្រួតពិនិត្យហានិភ័យការប្តូររូបិយប័ណ្ណ ដោយប្រើការទទួលយកហានិភ័យ ២០% នៃមូលនិធិ សុទ្ធ តម្រូវដោយធនាគារជាតិនៃកម្ពុជា។ ក្រុមហ៊ុន មិនត្រូវបានតម្រូវឱ្យការពារហានិភ័យរូបិយប័ណ្ណ ដែល កើតពីប្រតិបត្តិការពាណិជ្ជកម្មក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបានកត់ត្រា ដោយប្រើ កិច្ចសន្យាពេលអនាគតទេ ។

ការផ្តាច់លើហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

សមមូលជាពាន់រៀល

៣១ ខែធ្នូ ឆ្នាំ២០១៨

ប្រាក់រៀល

ដុល្លារអាមេរិក

បាតថៃ

សរុប

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ	៧.០៦២.៣៥៥	៤០.៦៥៣.២៥៥	១.៣០៣.៧៨៣	៤៩.០១៩.៣៩៣
សមតុល្យនៅធនាគារ ជាតិនៃកម្ពុជា	១១៦.៤៤១.៧១៦	៩៤.៨៣២.៦៤៣	-	២១១.២៧៤.៣៥៩
សមតុល្យនៅធនាគារនានា	១៥.៩០៦.៨៨២	៨៦.៥៥៧.១៦៧	៥.៦៨៦.៨១៦	១០៨.១៥០.៨៦៥
ការវិនិយោគ	-	៦០.២៧០	-	៦០.២៧០
ឥណទានផ្តល់ដល់អតិថិជន	៣៧០.០៥៩.៣៣៧	១.៤៤៧.៣៥៣.៨៤០	១១១.២៦២.៥៩០	១.៩២៨.៦៧៥.៧៦៧
ទ្រព្យសកម្មផ្សេងៗ	៤.២១៤.៣៥២	១៦.៦៤៦.១២០	១.១៥៨.៩៥៦	២២.០១៩.៤២៨
	<u>៥១៣.៦៨៤.៦៤២</u>	<u>១.៦៨៦.១០៣.២៩៥</u>	<u>១១៩.៤១២.១៤៥</u>	<u>២.៣១៩.២០០.០៨២</u>

សមមូលជាពាន់រៀល

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ

និងស្ថាប័នហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់កម្ចី

គណនីត្រូវទូទាត់ផ្សេងៗ

ស្ថានភាពទ្រព្យសកម្ម/(បំណុល) សុទ្ធ

សមមូលដុល្លារអាមេរិក

(កំណត់សំគាល់ ៤)

ប្រាក់រៀល

ដុល្លារអាមេរិក

បាតថៃ

សរុប

៥.៧២៨.៣៧៨

៧០.៧៣៧.៨៤៦

-

៧៦.៤៦៦.២២៤

១២២.៧៦២.៥៦៣

៧៣០.០១៣.៩០៩

៥.៨៤១.៥៦៨

៨៥៨.៦១៨.០៤០

៦៦.៧៥២.៩៤៥

៩២៦.២១៩.១៦២

៩៥.៤៨៤.៤០៤

១.០៨៨.៤៥៦.៥១១

២២.៦៧៤.៦៩៤

៣៩.៣៤៧.៤២៨

២.០៦៨.៣៩៦

៦៤.០៩០.៥១៨

២១៧.៩១៨.៥៨០

១.៧៦៦.៣១៨.៣៤៥

១០៣.៣៩៤.៣៦៨

២.០៨៧.៦៣១.២៩៣

២៩៥.៧៦៦.០៦២

(៨០.២១៥.០៥០)

១៦.០១៧.៧៧៧

២៣១.៥៦៨.៧៨៩

៧៣.៦១០.២៦៩

(១៩.៩៦៣.៩២៥)

៣.៩៨៦.៥០៥

៥៧.៦៣២.៨៤៩

សមមូលជាពាន់រៀល

៣១ ខែធ្នូ ឆ្នាំ២០១៧

ទ្រព្យសកម្មហិរញ្ញវត្ថុ

សាច់ប្រាក់ក្នុងដៃ

សមតុល្យនៅធនាគារ ជាតិនៃកម្ពុជា

សមតុល្យនៅធនាគារនានា

ការវិនិយោគ

ឥណទានផ្តល់ដល់អតិថិជន

ទ្រព្យសកម្មផ្សេងៗ

បំណុលហិរញ្ញវត្ថុ

ប្រាក់បញ្ញើរបស់ធនាគារ

និងស្ថាប័នហិរញ្ញវត្ថុនានា

ប្រាក់បញ្ញើរបស់អតិថិជន

ឥណទានវិបារូបន៍

ប្រាក់កម្ចី

គណនីត្រូវទូទាត់ផ្សេងៗ

ស្ថានភាពទ្រព្យសកម្ម/(បំណុល) សុទ្ធ

សមមូលដុល្លារអាមេរិក

(កំណត់សំគាល់ ៤)

ប្រាក់រៀល

ដុល្លារអាមេរិក

បាតថៃ

សរុប

៤.០៦២.១៩៨

១៣.៥៣៩.០៧៣

៦០០.២៨៥

១៨.២០១.៥៥៦

១៨.០៧៧.២២២

១៤៦.០២៤

-

១៨.២២៣.២៨៦

៣៩.៩៥៦.០០២

៥៤.១០៣.៣៤៧

១.៨៧៦.៦៧៩

៩៥.៩៣៦.០១៨

-

៦០.៥៥៥

-

៦០.៥៥៥

២៨៣.២៥៩.៨៤៤

៩២២.៣៦៦.៨៩៧

៧៨.២១៣.០០៦

១.២៨៣.៨៣៩.៧៤៧

៣.៦៧៦.៣០១

១០.០៤១.៤៦៩

៩៩៩.៥៥១

១៤.៦៧៧.៣២១

៣៤៩.០៣១.៥៦៧

១.០០០.២៥៧.៣៦៥

៨១.៦៤៩.៥២១

១.៤៣០.៩៣៨.៤៥៣

៨.៤០០.០០០

៣៣.៦០៣.៧៩៦

-

៤២.០០៣.៧៩៦

៥៤.២៧០.៤៨៩

២៦៥.៦៩៦.៤៨០

២.៦២៨.៤៦០

៣២២.៥៩៥.៤២៩

-

៩៦៣.៩១៦

-

៩៦៣.៩១៦

៣៥.៩៥៩.៨០៤

៧២២.៩២១.៣២៩

៧១.១២៦.៨៥០

៨៣០.០០៧.៩៨៣

១៦.៣៥៨.២៩៩

១៩.២៣០.៦១៦

១.៨៥៥.០៩០

៣៧.៤៤៤.០០៥

១១៤.៩៨៨.៥៩២

១.០៤២.៤១៦.១៣៧

៧៥.៦១០.៤០០

១.២៣៣.០១៥.១២៩

២៣៤.០៤២.៩៧៥

(៤២.១៥៨.៧៧២)

៦.០៣៩.១២១

១៩៧.៩២៣.៣២៤

៥៧.៩៧៤.៤៨០

(១០.៤៤៣.០៩៤)

១.៤៩៥.៩៤៣

៤៩.០២៧.៣២៨

ការវិភាគបញ្ចេញ

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ប្រសិនបើប្រាក់រៀល បានធ្លាក់ចុះ/កើនឡើង ១% ធៀបនឹងប្រាក់ដុល្លារ អាមេរិក ដោយអថេរផ្សេងៗមិនប្រែប្រួលចំណេញសុទ្ធ ដែលត្រូវបានគណនាឡើងវិញក្នុងការិយបរិច្ឆេទ ត្រូវ មានចំនួន ៧៩៩ លានរៀល ខ្ពស់ជាង/ទាបជាងដោយ សារលទ្ធផលនៃចំណេញ/ខាតពីការប្តូររូបិយប័ណ្ណ នៃ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ប្រសិនបើប្រាក់រៀល បានធ្លាក់ចុះ/កើនឡើង ១% ធៀបនឹងប្រាក់ចំណាត់ ដោយអថេរផ្សេងៗមិនប្រែប្រួល ចំណេញសុទ្ធដែល ត្រូវបានគណនាឡើងវិញក្នុងឆ្នាំ ត្រូវមានចំនួន ១៥៩ លានរៀល ខ្ពស់ជាង/ទាបជាងដោយសារលទ្ធផល នៃចំណេញ/ខាតពីការប្តូររូបិយប័ណ្ណនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ។

(II) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើអស្ថេរភាពនៃ ចំណូលការប្រាក់សុទ្ធ ដោយសារការប្រែប្រួលនូវកម្រិតអត្រា ការប្រាក់ និងការផ្លាស់ប្តូរនៅក្នុង សមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ការកើតឡើង នូវហានិភ័យ អត្រាការប្រាក់ គឺមានទំនាក់ទំនង ជាចម្បងលើឥណទានប្រាក់បញ្ញើ និង ប្រាក់កម្ចី។

ដោយសារតែ ទ្រព្យសកម្ម ហិរញ្ញវត្ថុភាគច្រើន មាន រយៈពេលខ្លី ហើយអត្រាការប្រាក់ផ្លាស់ប្តូរ តាមអត្រាទីផ្សារ ក្រុមហ៊ុនមិនបានប្រើឧបករណ៍ហិរញ្ញវត្ថុសម្រាប់ការទប់ស្កាត់ នូវហានិភ័យអត្រាការប្រាក់នេះទេ។ ប្រាក់កម្ចីភាគច្រើនមាន អត្រាការប្រាក់ថេរ ហើយមានកាលកំណត់ជាមធ្យមលើសពី ឥណទានផ្តល់ដល់ អតិថិជនហេតុនេះហានិភ័យអត្រាការប្រាក់ មានកម្រិតអប្បបរមា។ តារាងខាងក្រោមនេះបង្ហាញនូវអត្រា ការប្រាក់ប្រសិទ្ធភាព នាថ្ងៃតុល្យការ និងអំឡុងពេលដែល មូលបត្រហិរញ្ញវត្ថុត្រូវបាន កំណត់តម្លៃឡើងវិញ ឬដល់កាល កំណត់ណាមួយដែលកើតមុនគេ ។

៣១ ខែធ្នូ ឆ្នាំ ២០១៨	ចន្លោះពី ១ ខែ ពាន់រៀល	ចន្លោះពី ១-៣ ខែ ពាន់រៀល	ចន្លោះពី ៣-១២ ខែ ពាន់រៀល	ចន្លោះពី ១-៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	ពុំមានការ ប្រាក់ ពាន់រៀល	សរុប ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	៤៩.០១៩.៣៩៣	៤៩.០១៩.៣៩៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១០.០៧៩.២៧៥	-	២០០.០០០	-	-	២០០.៩៩៥.០៨៤	២១១.២៧៤.៣៥៩
សមតុល្យនៅធនាគារនានា	៦៧.០៩៣.០៤៩	-	-	-	-	៤១.០៥៧.៨១៦	១០៨.១៥០.៨៦៥
ឥណទានផ្តល់ដល់អតិថិជន	៣៥.៤៥០.៩៩៧	១៤៥.៣៤១.១១៥	៥៤៦.១០៩.៦១៥	១.១៨៣.១៦៦.៨៧០	១៨.៦០៧.១៧០	-	១.៩២៨.៦៧៥.៧៦៧
ការវិនិយោគ	-	-	-	-	-	៦០.២៧០	៦០.២៧០
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	២២.០១៩.៤២៨	២២.០១៩.៤២៨
	១១២.៦២៣.៣២១	១៤៥.៣៤១.១១៥	៥៤៦.៣០៩.៦១៥	១.១៨៣.១៦៦.៨៧០	១៨.៦០៧.១៧០	៣១៣.១៥១.៩៩១	២.៣១៩.២០០.០៨២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ							
និងស្ថាប័នហិរញ្ញវត្ថុនានា	២.០៨១.៤០៧	១៥.២៦៨.៧៦៤	៥៩.១១៦.០៥៣	-	-	-	៧៦.៤៦៦.២២៤
ប្រាក់បញ្ញើរបស់អតិថិជន	៣២.៣០០.៧៨៦	១០៥.៣៣៣.៨៥៩	៤០៩.៤៨៨.៥៨៩	២១១.៦១៣.០២៥	-	៩៩.៨៨១.៧៨១	៨៥៨.៦១៨.០៤០
ប្រាក់កម្ចី	៤១.៩១១.៦១៣	៧៦.៩៧២.៧៨៣	៣១០.៥៣៦.៣៦៨	៦៣០.៤៧៧.០៧៩	២៨.៥៥៨.៧០៨	-	១.០៨៨.៤៥៦.៥១១
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	-	៦៤.០៩០.៥១៨	៦៤.០៩០.៥១៨
	៧៦.២៩៣.៨០៦	១៩៧.៥៧៥.៣០៦	៧៧៩.១៤១.០១០	៨៤២.០៩០.១០៤	២៨.៥៥៨.៧០៨	១៦៣.៩៧២.២៩៩	២.០៨៧.៦៣១.២៥៣
គំណាត់ - ពាន់រៀល	៣៦.៣២៩.៥១៥	(៥២.២៣៤.២៥១)	(២៣២.៨៣១.៣៩៥)	៣៤១.០៧៦.៧៦៦	(៩.៩៥១.៥៣៨)	១៤៩.១៧៩.៦៩២	២៣១.៥៦៨.៧៨៩
សមមូលដុល្លារអាមេរិក	៩.០៤១.៦៩១	(១៣.០០០.០៦២)	(៥៧.៩៨៧.០៨៧)	៨៤.៨៨៧.១៩៩	(២.៤៧៦.៧៣៩)	៣៧.១២៧.៨៤៨	៥៧.៦៣២.៨៩០
- (កំណត់សំគាល់ ៤)							

៣១ ខែ ធ្នូ ឆ្នាំ ២០១៧	ចន្លោះពី ១ ខែ ពាន់រៀល	ចន្លោះពី ១-៣ ខែ ពាន់រៀល	ចន្លោះពី ៣-១២ ខែ ពាន់រៀល	ចន្លោះពី ១-៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	ពុំមានការ ប្រាក់ ពាន់រៀល	សរុប ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៨.២០១.៥៥៦	១៨.២០១.៥៥៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	-	-	២០០.០០០	-	-	១៨.០២៣.២៤៦	១៨.២២៣.២៤៦
សមតុល្យនៅធនាគារនានា	៦៤.៩២៩.៩៣១	-	៤.៨៤៤.៤០០	-	-	២៦.១៦១.៦៩៧	៩៥.៩៣៦.០២៨
ឥណទានផ្តល់ដល់អតិថិជន							
- ឥណទានដំណើរការ	២១.៨៦១.៣៤៥	៩១.៣៣៦.៤៨៥	៤២០.៥១៦.៦០៩	៧៣៩.៩៨៧.៦៧៤	១០.១៣៧.៦៣៤	-	១.២៨៣.៨៣៩.៧៤៧
ការវិនិយោគ	-	-	-	-	-	៦០.៥៥៥	៦០.៥៥៥
ទ្រព្យសកម្មផ្សេងៗ	-	-	-	-	-	១៤.៦៧៧.៣២១	១៤.៦៧៧.៣២១
	៨៦.៧៩១.២៧៦	៩១.៣៣៦.៤៨៥	៤២៥.៥៦១.០០៩	៧៣៩.៩៨៧.៦៧៤	១០.១៣៧.៦៣៤	៧៧.១២៤.៣៧៥	១.៤៣០.៩៣៨.៤៥៣
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ							
និងស្ថាប័នហិរញ្ញវត្ថុនានា	២០.៤៣១.៧៨១	២.៨៣១.៩៥៥	១៨.៥១១.០០០	-	២២៩.០៦០	-	៤២.០០៣.៧៩៦
ប្រាក់បញ្ញើរបស់អតិថិជន	៥៤.៩៦៤.៧៥៦	៥៨.៦៧៩.៣១៨	១២៦.៥៤៤.៦៤៨	៧៧.៩៣៤.៤៩៦	៤.៤៧២.២១១	-	៣២២.៥៩៥.៤២៩
ឥណទានវិបាកប័ន	៩៦៣.៩១៦	-	-	-	-	-	៩៦៣.៩១៦
ប្រាក់កម្ចី	៣.៣២០.៨០៤	១៩.៤០១.៧៧៣	២៦៤.៤៤២.៤៨៤	៥៤២.៦១៩.៨៧០	-	២២៣.០៥២	៨៣០.០០៧.៩៨៣
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	-	៣៧.៤៤៤.០០៥	៣៧.៤៤៤.០០៥
	៧៩.៦៨១.២៥៧	៨០.៩១៣.០៤៦	៤០៩.៤៥៨.១៣២	៦២០.៥៥៤.៣៦៦	៤.៧០១.២៧១	៣៧.៦៦៧.០៥៧	១.២៣៣.០១៥.១២៩
គំណត់ - ពាន់រៀល	៧.១១០.០១៩	១០.៤២៣.៤៣៩	១៦.០៦២.៨៧៧	១១៩.៤៣៣.៣០៨	៥.៤៣៦.៣៦៣	៣៩.៤៥៧.៣១៨	១៩៧.៩២៣.៣២៤
សមមូលដុល្លារអាមេរិក	១.៧៦១.២១៤	២.៥៨១.៩៧៦	៣.៩៧៨.៩១៤	២៩.៥៨៤.៦៦៩	១.៣៤៦.៦៣៤	៩.៧៧៣.៩២១	៤៩.០២៧.៣២៨
-(កំណត់សំគាល់ ៤)							

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល ទាក់ទងនឹងលទ្ធភាពរក្សានូវទ្រព្យសកម្មងាយស្រួលឱ្យបានគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដែលដល់កាលកំណត់សង ដោយក្នុងតម្លៃដ៏ សមហេតុផលមួយ ។

បន្ថែមពីលើការអនុវត្តយ៉ាងពេញលេញ តាមតម្រូវការនៃសាច់ប្រាក់ងាយស្រួល អ្នកគ្រប់គ្រងក្រុមហ៊ុនបានត្រួតពិនិត្យយ៉ាងជិតស្និទ្ធលើលម្អូរសាច់ប្រាក់ចេញចូល និងចំនួនគំណត់

តាមកាលវិសាខ្លួន តាមរយៈការរាយការណ៍ ជាប្រចាំ។ ការប្រែប្រួលនៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីធានាថាទ្រព្យសកម្មងាយស្រួលមាន លក្ខណៈគ្រប់គ្រាន់ ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុ នៅពេលដល់កាលកំណត់សង។

តារាងខាងក្រោមនេះ គឺជាការបង្ហាញនូវ បំណុលហិរញ្ញវត្ថុ តាមកាលវិសាខ្លួនក្នុងការសន្យាសង។

៣១ ខែ ធ្នូ ឆ្នាំ ២០១៨	ចន្លោះពី ១ ខែ ពាន់រៀល	ចន្លោះពី ១-៣ ខែ ពាន់រៀល	ចន្លោះពី ៣-១២ ខែ ពាន់រៀល	ចន្លោះពី ១-៥ ឆ្នាំ ពាន់រៀល	លើសពី ៥ ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ						
និងស្ថាប័នហិរញ្ញវត្ថុនានា	១៨.១៥២.៥៦៦	១៧.៤៨៨.៨២៣	៤០.១៦៨.៦២៦	២.០០៦.៧៧៨	-	៧៧.៨១៦.៧៩៣
ប្រាក់បញ្ញើរបស់អតិថិជន	២០.៣០៧.៩១៨	១០៨.១៥៤.៨៣៤	៤៥៣.៨០១.៦៩៨	២៤៥.៤០២.៧១៧	៩៧.៨០០.៣៧៤	៩២៥.៤៦៧.៥៤១
ប្រាក់កម្ចី	១៧.៨៧៧.០៣៨	៧៥.៦១០.៧៩៦	៣០៦.៦៨៦.៥៧៥	៧៦២.០២១.៥១៨	២៨.៥៥៨.៧០៨	១.១៩០.៧៥៤.៦៣៥
គណនីត្រូវទូទាត់ផ្សេងៗ	២៥.៧៤៣.០០៦	២២.០០៩.៥៨៧	១៤.៨៥៥.៤៧៣	១.៣២៨.៩២០	១៥៣.៥៣២	៦៤.០៩០.៥១៨
	៨២.០៨០.៥២៨	២២៣.២៦៤.០៤០	៨១៥.៥១២.៣២២	១.០១០.៧៥៩.៩៣៣	១២៦.៥១២.៦១៤	២.២៥៨.១២៩.៤៨៧
សមមូលដុល្លារអាមេរិក	២០.៤២៨.២០៥	៥៥.៥៦៥.៩៦៣	២០២.៩៦៤.៧៥២	២៥១.៥៥៧.៩៧២	៣១.៤៨៦.៤៦៥	៥៦២.០០៣.៣៥៧
(កំណត់សំគាល់ ៤)						

៣១ ខែ ធ្នូ ឆ្នាំ ២០១៧

បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់ធនាគារ						
និងស្ថាប័នហិរញ្ញវត្ថុនានា	២០.៤៧៥.១៨៣	២.៨៤១.១៧១	១៩.១៤៦.៥៥៨	៩.១៧២	២២៩.០៦០	៤២.៧០១.១៤៤
ប្រាក់បញ្ញើរបស់អតិថិជន	១៨.១៨៧.៣៨៩	៦០.៨១៦.១៣៣	១៣៦.០១៧.៤៧៩	៩៧.០០៧.១៣២	៣៧.៤៦៧.៣២០	៣៨៥.៤៨៥.៤៥៣
គណនីប្រាក់កម្ចី	៩៦៣.៩១៦	-	-	-	-	៩៦៣.៩១៦
ប្រាក់កម្ចី	៨.៣៧៦.១៤៥	២៩.៥៩១.៥៧៦	៣០៥.៥៥៦.៥៧៦	៥៨៨.៧៨១.៨០៩	-	៩៣២.៣០៦.១០៦
គណនីត្រូវទូទាត់ផ្សេងៗ	១២.៨៤៨.២៧៨	១៦.១០៨.១៦៤	៧.៥០១.៦៨៧	៩១៩.២២១	៧០.៦៥៥	៣៧.៤៤៨.០០៥
	៦០.៨៤៦.៩១១	១០៩.៣៥៧.០៤៤	៤៦៨.២២២.៣០០	៦៨៦.៧១៧.៣៣៤	៣៧.៥៣៧.០៣៥	១.៣៦២.៩១០.៦២៤
សមមូលដុល្លារអាមេរិក	១៥.០៧២.៣០៩	២៧.០៨៨.៦៩១	១១៥.៩៨២.៧៣៥	១៧០.១០៥.៨៥៤	៩.៣៥៥.២២៣	៣៣៧.៦០៤.៨១២
(កំណត់សំគាល់ ៤)						

(ង) ការគ្រប់គ្រងដើមទុន

(i) បញ្ញត្តិដើមទុន

ធនាគារជាតិ នៃកម្ពុជាក្នុងនាមជាអាជ្ញាធរបានបង្កើត និងត្រួតពិនិត្យនូវតម្រូវការដើមទុន របស់ក្រុមហ៊ុនជាមួយ។ គោលនយោបាយរបស់ក្រុមហ៊ុន គឺធានាឱ្យបាននូវមូលដ្ឋាន ដើមទុនរឹងមាំ ដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានា ស្ថិរភាពនៃការអភិវឌ្ឍយូរអង្វែង របស់អាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើ ភាគលាភភាគទុនិក ក៏ត្រូវបាន ទទួលស្គាល់ ហើយក្រុមហ៊ុនបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាឱ្យ បាននូវតុល្យភាពរវាង ភាគលាភខ្ពស់ដែល អាចនឹងកើតមានឡើងនូវបំណុលខ្ពស់ និងអត្ថប្រយោជន៍ និង ការធានា ដែលផ្តល់ដោយស្ថានភាពមូលធនល្អ។ ក្រុមហ៊ុនបានអនុលោមទៅតាមតម្រូវការដើមទុន ដែលបាន កំណត់ដោយច្បាប់នៅក្នុងការិយបរិច្ឆេទ ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាព ជាក់លាក់ណាមួយ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ ដែលទទួលបានពីការបែងចែកនោះ។ ដើមទុនដែលបាន បែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ ត្រូវផ្អែក ទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

២៩. ភាគពូជសន្យាន និងយថាភាព

(ក) ភាគសន្យាប្រតិបត្តិការ

ក្រុមហ៊ុនមានសន្យាភាគសន្យាក្នុងកិច្ចព្រមព្រៀងជួលការិយាល័យ ដូចខាងក្រោម៖

	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨		នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៧	
	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)	ពាន់រៀល	ដុល្លារអាមេរិក (កំណត់សំគាល់ ៤)
តិចជាង ១ ឆ្នាំ	៥.៩០៥.៧៧៣	១.៤៦៩.៨២៩	៤.១៤៣.៥២១	១.០២៦.៣៨៦
ពី ២ ទៅ ៥ ឆ្នាំ	១៤.៥៨៦.២៣៩	៣.៦៣០.២២៤	៧.៩១៦.៦៧៤	១.៩៦១.០២៩
ច្រើនជាង ៥ ឆ្នាំ	៣.៩២៧.១៧៣	៩៧៧.៣៩៥	៦៩២.១៤៤	១៧១.៤៥០
	<u>២៤.៤១៩.១៨៥</u>	<u>៦.០៧៧.៤៤៨</u>	<u>១២.៧៥២.៣៣៩</u>	<u>៣.១៥៨.៨៦៥</u>

(ខ) យថាភាពលើពន្ធ

ប្រព័ន្ធពន្ធដារ នៅក្នុង ព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈថ្មី ហើយពន្ធទាំងនេះតែងតែមានការ ផ្លាស់ប្តូរជាញឹកញាប់ ហើយតែងតែមានភាពមិនច្បាស់លាស់ ភាពផ្ទុយគ្នា និងស្ថិតនៅក្រោមបំណកស្រាយបំភ្លឺ។ ជាទូទៅតែងតែកើតឡើងនូវភាពខុសគ្នា ចំពោះការបកស្រាយបំភ្លឺក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងធ្វើការតាមដានអង្កេតដោយក្រុមអាជ្ញាធរជាច្រើន ដែលអាចផ្តល់នូវលទ្ធភាពតាមច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់។

បញ្ហាជាក់ស្តែង ទាំងនេះ អាចនឹងបង្កើតឱ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈធំដុំជាងនៅប្រទេសដទៃទៀត។ អ្នកគ្រប់គ្រងជឿជាក់ថាការធ្វើសិទ្ធិធនធានមានលក្ខណៈសមរម្យ គ្រប់គ្រាន់ ដោយផ្អែកលើការបកស្រាយ នៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធអាចនឹងមានបំណក ស្រាយខុសគ្នា ហើយផលប៉ះពាល់អាចនឹងមានទំហំធំ ។

៣០. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

តម្លៃសមស្រប គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន ឬជាតម្លៃដែលបំណុលអាចសងបាន ។ ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន ហើយតម្លៃសមស្រប មិនមានសម្រាប់កំណត់បានសម្រាប់ទ្រព្យមួយភាគធំ ដូច្នេះតម្លៃសមស្រប មិនត្រូវបានបង្ហាញឡើយ។ តម្លៃសមស្របត្រូវបានសន្មត ដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់អ្នកគ្រប់គ្រង តម្លៃយោងនៃ ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មាន ដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។

បណ្តាញប្រតិបត្តិការរបស់ អិលអូអិលស៊ី

ការិយាល័យកណ្តាល

អាគារលេខ ៦៦៦ប ផ្លូវលេខ ២៧១
ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២
ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ទូរសព្ទ: (+៨៥៥) ០២៣ ៩៩១ ៩៩១

សារអេឡិចត្រូនិច: info@lolc.com.kh

គេហទំព័រ: www.lolc.com.kh

ការិយាល័យប្រតិបត្តិការ

អាគារលេខ ៦៦៦ប ផ្លូវលេខ ២៧១

សង្កាត់ បឹងទំពុនទី ២ ខណ្ឌមានជ័យ

រាជធានីភ្នំពេញ

ទូរសព្ទ: ០៨១ ៣០០ ៦៦៦

សាខាខណ្ឌព្រះសីហនុ

ផ្ទះលេខ៤៣១ មហាវិថីព្រះមុនីវង្ស សង្កាត់
បឹងព្រលិត ខណ្ឌព្រះសីហនុ រាជធានីភ្នំពេញ

ទូរសព្ទ: ០៨១ ៨០០ ១៩០

សាខាខណ្ឌទួលគោក

ផ្ទះលេខ 101A3E0 E1 និង101A

ផ្លូវជាតិ 289 ភូមិ 1 សង្កាត់បឹងកក់1

ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរសព្ទ: ០៨១ ៧០០ ០០១

សាខាខណ្ឌសែនសុខ

ផ្ទះលេខ A25-27 វិថីសហព័ន្ធរុស្ស៊ី

ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា

ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរសព្ទ: ០៨១ ៩០០ ២៦៨

សាខាខេត្តបន្ទាយមានជ័យ

ផ្ទះលេខ 62 ផ្លូវជាតិលេខ 6អា

ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ

ក្រុងស្រីសោក ខេត្តបន្ទាយមានជ័យ

ទូរសព្ទ: ០៨១ ៨០០ ៣១៥

សាខាស្រុកព្រះនេត្រព្រះ

ផ្លូវជាតិលេខ 6 ភូមិជប់ ឃុំជប់រ៉ា

ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

ទូរសព្ទ: ០៨១ ៨០០ ០២០

សាខាស្រុកថ្មពួក

ផ្លូវជាតិលេខ 56A ភូមិអណ្តូងខ្ពង់ ឃុំគំរូ

ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ទូរសព្ទ: ០៨១ ៨០០ ៥៩៥

សាខាក្រុងប៉ោយប៉ែត

ផ្លូវជាតិលេខ 5 ភូមិទី១ ផ្លូវលេខ 4

សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ

ទូរសព្ទ: ០៨១ ៨០០ ៣២៤

សាខាខេត្តបាត់ដំបង

ផ្ទះលេខ No. 01-03 F59A

ផ្លូវជាតិលេខ 5 ភូមិព្រែកមហាទេព

សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៣១៧

សាខាស្រុកបាណន់

ផ្ទះលេខ 25 ផ្លូវលេខ 15B ភូមិកំបង់លិច

ឃុំកន្ទី 2 ស្រុកបាណន់ ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៥៣៦

សាខាស្រុកបង្កើន

ផ្លូវជាតិលេខ 57 ភូមិស្ពានកណ្តាល

ឃុំបង្កើន ស្រុកបង្កើន ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៦០៩

សាខាស្រុកមោងឫស្សី

ភូមិរាមគន់ ឃុំគោរ ស្រុកមោងឫស្សី

ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៣១៩

សាខាស្រុករតនមណ្ឌល

ផ្ទះលេខ 491 ក្រុមទី 1 ភូមិស្តៅ ឃុំស្តៅ

ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៣១៨

សាខាស្រុកសំឡូត

ផ្លូវលេខ 10B ភូមិអូរទន្លេ ឃុំតាសាញ

ស្រុកសំឡូត ខេត្តបាត់ដំបង

ទូរសព្ទ: ០81 800 988

សាខាស្រុកសំពៅលូន

ផ្ទះលេខ 1025 ភូមិត្រពាំងព្រលិត

ឃុំសន្តិភាព ស្រុកសំពៅលូន

ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៥៨៥

សាខាស្រុកកំរង

ផ្ទះលេខ 79 ភូមិដូង ឃុំបឹងរាំង

ស្រុកកំរង ខេត្តបាត់ដំបង

ទូរសព្ទ: ០៨១ ៨០០ ៧៨៥

សាខាខេត្តកំពង់ចាម

ផ្ទះលេខ 24 ផ្លូវជាតិលេខ 7A

ភូមិបឹងស្វាយ សង្កាត់សំបូរមាស

ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ទូរសព្ទ: ០៨១ ៨០០ ២៩៨

សាខាស្រុកចំការលើ

ផ្លូវជាតិលេខ 71 ភូមិថ្នល់បែកកើត

ឃុំស្វាយទាប ស្រុកចំការលើ

ខេត្តកំពង់ចាម

ទូរសព្ទ: ០៨១ ៨០០ ៩៨៣

សាខាស្រុកជើងព្រៃ

ផ្លូវជាតិលេខ 6 ភូមិតាសែន ឃុំសុទិច

ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ទូរសព្ទ: ០៨១ ៨០០ ៣០១

សាខាស្រុកព្រៃឈរ

ភូមិស្នែង ឃុំជ្រៃវែង

ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ទូរសព្ទ: ០៨១ ៨០០ ០៨០

សាខាស្រុកកំពង់ត្រឡាច

ផ្លូវជាតិលេខ 5 ភូមិពពែល ឃុំថ្មគង្គ

ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ទូរសព្ទ: ០៨១ ៨០០ ០៣៩

សាខាខេត្តកំពង់ស្ពឺ

ផ្លូវជាតិលេខ 3 ភូមិរំលោង

សង្កាត់សុព័រទេព ក្រុងច្បារមន

ខេត្តកំពង់ស្ពឺ

ទូរសព្ទ: ០៨១ ៨០០ ៧៦៩

សាខាស្រុកឧដុង្គ

ផ្លូវជាតិលេខ 5 ភូមិស្រះកែវ ឃុំរាំងចាស់

ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ទូរសព្ទ: ០៨១ ៨០០ ៣២១

សាខាស្រុកភ្នំស្រួច

ផ្លូវជាតិលេខ 4 ភូមិផ្សារត្រពាំងក្រឡឹង

ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

ទូរសព្ទ: ០៨១ ៥០០ ០៦០

សាខាខេត្តកំពង់ធំ

ផ្ទះលេខ ០៨៣២ ផ្លូវជាតិលេខ ៦
ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់
ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ៩៧៧

សាខាស្រុកបារាយណ៍

ផ្លូវជាតិលេខ ៦ ភូមិតាក្រាវ ឃុំបល្ល័ង្ក
ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ២៦៦

សាខាស្រុកសណ្តាន់

ភូមិកំពង់ត្របែក ឃុំសណ្តាន់
ស្រុកសណ្តាន់ ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៥០០ ៤៤៤

សាខាស្រុកស្ទឹង

ផ្លូវជាតិលេខ ៦ ភូមិឈើទាល
ឃុំកំពង់ចិនត្បូង ស្រុកស្ទឹង ខេត្តកំពង់ធំ
ទូរសព្ទ: ០៨១ ៨០០ ៩៦៧

សាខាខេត្តកំពត

ផ្ទះលេខ ១៦៦ ផ្លូវជាតិលេខ ៣ ភូមិស្វាយធំ
សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩១

សាខាស្រុកអង្គរជ័យ

ផ្លូវលេខ ៣១ ភូមិពោធិ៍ ឃុំភ្នំកុង
ស្រុកអង្គរជ័យ ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩៣

សាខាស្រុកឈូក

ផ្លូវជាតិលេខ ៣ ភូមិសត្វពង ឃុំសត្វពង
ស្រុកឈូក ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២៩០

សាខាស្រុកកំពង់ត្រាច

ផ្លូវជាតិលេខ ៣១ ភូមិបឹងធំខាងលិច
ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត
ទូរសព្ទ: ០៨១ ៨០០ ២០២

សាខាខេត្តកណ្តាល

ផ្ទះលេខ ១៣៨ ផ្លូវជាតិលេខ ២
ភូមិត្រពាំង ឃុំសង្កាត់ព្រែកប្បស្សី
ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៨០០ ៣១២

សាខាស្រុកកៀនស្វាយ

ផ្ទះលេខ ២៧៤ ផ្លូវជាតិលេខ ១ ភូមិកោះចិន
ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៨០០ ៦០១

សាខាស្រុកកោះធំ

ផ្លូវជាតិលេខ ២១ ភូមិព្រែកធំ ឃុំព្រែកថ្មី
ស្រុកកោះធំ ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៧០០ ១២៧

សាខាស្រុកមុខកំពូល

ផ្លូវជាតិលេខ ៦ ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៩០០ ០៤១

សាខាស្រុកអង្គស្នួល

ផ្លូវជាតិលេខ ៤ ភូមិប្រឹកម្ម ឃុំបែកចាន
ស្រុកអង្គស្នួល ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៨០០ ២២២

សាខាស្រុកស្អាង

ផ្លូវជាតិលេខ ២១B ភូមិព្រែកខ្សែ
ឃុំការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល
ទូរសព្ទ: ០៨១ ៨០០ ៣១៤

សាខាខេត្តកោះកុង

ផ្លូវជាតិលេខ ៤៨ ភូមិទី ១
សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ
ខេត្តកោះកុង
ទូរសព្ទ: ០៨១ ៩០០ ២៨១

សាខាខេត្តក្រចេះ

ផ្លូវសង្កាត់ស្រុកនិយម ភូមិដូនជ្រាំ
សង្កាត់ក្រចេះ ខេត្តក្រចេះ
ទូរសព្ទ: ០៨១ ៨០០ ៣២៧

សាខាស្រុកឆ្លូង

ផ្លូវជាតិលេខ ៣០៨ ភូមិជ្រោយថ្មក្រោម
ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
ទូរសព្ទ: ០៨១ ៨០០ ៣២៨

សាខាស្រុកស្នួល

ផ្លូវលេខ ៧៤ ភូមិក្បាលស្នួល ឃុំស្នួល
ស្រុកស្នួល ខេត្តក្រចេះ
ទូរសព្ទ: ០៨១ ៧០០ ១២៥

សាខាខេត្តមណ្ឌលគីរី

ផ្លូវជាតិលេខ ៧៦ ភូមិអូរស្ពាន
សង្កាត់ស្ពានមានជ័យ
ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី
ទូរសព្ទ: ០៨១ ៧០០ ១១១

សាខាខេត្តព្រះវិហារ

ភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក
ក្រុងព្រះវិហារ ខេត្តព្រះវិហារ
ទូរសព្ទ: ០៨១ ៨០០ ៩៩៦

សាខាស្រុកជាំក្បាន

ផ្លូវជាតិលេខ ៩៧ ភូមិជាំក្បាន ឃុំជាំក្បាន
ស្រុកជាំក្បាន ខេត្តព្រះវិហារ
ទូរសព្ទ: ០៨១ ៩០០ ៨៥៥

សាខាខេត្តព្រៃវែង

ផ្ទះលេខ ២១ ភូមិលេខ ៤ សង្កាត់កំពង់លាវ
ក្រុងព្រៃវែង ខេត្តព្រៃវែង
ទូរសព្ទ: ០៨១ ៨០០ ៧៨១

សាខាស្រុកកំពង់ត្របែក

ផ្លូវជាតិលេខ ១ ភូមិដូនឡុង ឃុំប្រាសាទ
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
ទូរសព្ទ: ០៨១ ៨០០ ៣០៥

សាខាស្រុកមេសាង

ភូមិរាំង ឃុំជីផុច
ស្រុកមេសាង ខេត្តព្រៃវែង
ទូរសព្ទ: ០៨១ ៧០០ ០១០

សាខាស្រុកពាមរីក

ផ្លូវជាតិលេខ ១ ភូមិ ១ ឃុំព្រែកខ្សាយ ខ
ស្រុកពាមរីក ខេត្តព្រៃវែង
ទូរសព្ទ: ០៨១ ៨០០ ២៧៧

សាខាស្រុកពារាំង

ផ្ទះលេខ ១១០ ផ្លូវជាតិលេខ ៨
ភូមិស្វាយពល ឃុំកា ស្រុកពារាំង ខេត្តព្រៃវែង
ទូរសព្ទ: ០៨១ ៨០០ ៤០០

សាខាខេត្តពោធិ៍សាត់

ផ្ទះលេខ ២៥៦ ផ្លូវជាតិលេខ ៥
ភូមិថ្មលំបែក សង្កាត់រលាប
ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ទូរសព្ទ: ០៨១ ៨០០ ៨៨៩

សាខាខេត្តរតនគិរី

ផ្ទះលេខ B06-07 ផ្លូវជាតិលេខ 78A
ភូមិអភិវឌ្ឍន៍ សង្កាត់ទួលបានសៀក
ក្រុងបានលុង ខេត្តរតនគិរី
ទូរសព្ទ: ០៨១ ៨០០ ២៤៤

សាខាស្រុកបរកែវ

ផ្លូវជាតិលេខ 78 ភូមិមួយ ឃុំឡាមិញ
ស្រុកបរកែវ ខេត្តរតនគិរី
ទូរសព្ទ: ០៨១ ៩០០ ២៤៨

សាខាខេត្តសៀមរាប

ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម
ក្រុងសៀមរាប ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៤

សាខាស្រុកអង្គរជុំ

ផ្លូវលេខ 231 ភូមិដូនស្វា ឃុំចារឈូក
ស្រុកអង្គរជុំ ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ១៥១

សាខាស្រុកជីក្រែង

ផ្ទះលេខ ០28 ផ្លូវជាតិលេខ 6
ភូមិកំពង់ក្តី 1
ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៥

សាខាស្រុកពួក

ផ្ទះលេខ 2709 ភូមិគោកជូន ឃុំពួក
ស្រុកពួក ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៦

សាខាស្រុកសូទ្រនិគម

ផ្ទះលេខ ០33 ភូមិដំដេកថ្មី ឃុំដំដេក
ស្រុកសូទ្រនិគម ខេត្តសៀមរាប
ទូរសព្ទ: ០៨១ ៨០០ ២៩៧

សាខាខេត្តព្រះសីហនុ

ផ្ទះលេខ 19-20 ផ្លូវប្រឹក្សាកម្ម ភូមិ 3
សង្កាត់លេខ៣ ខណ្ឌមិត្តភាព
ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទូរសព្ទ: ០៨១ ៩០០ ២៧៧

សាខាខេត្តស្ទឹងត្រែង

ផ្ទះលេខ 22 ភូមិកណ្តាល
សង្កាត់ស្ទឹងត្រែង
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ទូរសព្ទ: ០៨១ ៨០០ ៩៥៩

សាខាខេត្តស្វាយរៀង

ភូមិព្រៃឆ្នាក់ សង្កាត់ស្វាយរៀង
ក្រុងស្វាយរៀង ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៣០២

សាខាស្រុកមាសហែក

ភូមិកំពង់ត្រាច ឃុំកំពង់ត្រាច
ស្រុកមាសហែក ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៣០៤

សាខាក្រុងបាវិត

ផ្លូវជាតិលេខ 1 ភូមិជ្រៃធំ
សង្កាត់ព្រៃអង្គុញ ក្រុងបាវិត
ខេត្តស្វាយរៀង
ទូរសព្ទ: ០៨១ ៨០០ ៧៨៣

សាខាខេត្តតាកែវ

ផ្លូវជាតិលេខ 2 ភូមិផ្សារតាកែវ
សង្កាត់កាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ២៩៩

សាខាស្រុកបាទី

ផ្លូវជាតិលេខ 2 ភូមិបរមាចម ឃុំចំបក់
ស្រុកបាទី ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ៣០៧

សាខាស្រុកគិរីវង់

ផ្លូវជាតិលេខ 2 ភូមិកំពង់
ឃុំព្រះបាទជាន់ជុំ
ស្រុកគិរីវង់ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ២៨៩

សាខាស្រុកព្រែកប្បាស

ភូមិល្វាត្នោត ឃុំព្រៃល្វា
ស្រុកព្រែកប្បាស ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ៣០៩

សាខាស្រុកត្រាំកក់

ផ្លូវជាតិលេខ 3 ភូមិត្រពាំងខ្នុរ
ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ
ទូរសព្ទ: ០៨១ ៨០០ ២៨៨

សាខាខេត្តឧត្តរមានជ័យ

ផ្លូវជាតិលេខ 68 ភូមិដូនកែវ
សង្កាត់សំរោង ក្រុងសំរោង
ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៨០០ ៣១៦

សាខាស្រុកអន្លង់វែង

ផ្លូវជាតិលេខ 67 ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង
ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៨០០ ២១១

សាខាស្រុកបន្ទាយអំពិល

ផ្លូវជាតិលេខ 56A ភូមិគោកមន
ឃុំគោកមន ស្រុកបន្ទាយអំពិល
ខេត្តឧត្តរមានជ័យ
ទូរសព្ទ: ០៨១ ៣០០ ៣១១

សាខាខេត្តប៉ៃលិន

ផ្លូវជាតិលេខ 57 ភូមិអូរតាប្រាង
សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
ទូរសព្ទ: ០៨១ ៩០០ ២៤២

សាខាខេត្តត្បូងឃ្មុំ

ផ្លូវជាតិលេខ 7 ភូមិជើងឡូង សង្កាត់ស្ទឹង
ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៣២៦

សាខាស្រុកតំបែរ

ផ្លូវជាតិលេខ 73 ភូមិសញ្ជ័យសែន
ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៤២០

សាខាស្រុកមេមត់

ផ្លូវជាតិលេខ 7 ភូមិម៉ាស៊ីនទឹក
ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ២៥៥

សាខាស្រុកអូររាំងឌី

ភូមិស្វាយតាធម្ម ឃុំអំពិលតាពក
ស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៥៧៨

សាខាស្រុកពញាត្រែក

ផ្លូវជាតិលេខ 7 ភូមិកណ្តាលកោង
ឃុំកោងកាង ស្រុកពញាត្រែក ខេត្តត្បូងឃ្មុំ
ទូរសព្ទ: ០៨១ ៨០០ ៣៣៣

គំនិតរីកចម្រើន

អាគារលេខ ៦៦៦B | ផ្លូវលេខ២៧១ | ភូមិក្បាលទំនប់ៗ | សង្កាត់បឹងទំពុនទី២ | ខណ្ឌមានជ័យ
រាជធានីភ្នំពេញ | ព្រះរាជាណាចក្រកម្ពុជា | ទូរសព្ទ: (+៨៥៥) ០៩៣ ៩៩១ ៩៩១
អ៊ីម៉ែល: info@lolc.com.kh | គេហទំព័រ: www.lolc.com.kh
ហ្វេសប៊ុក: facebook.com/lolccambodia